



យើងខិតខំប្រឹងប្រែងនាំយកភាពច្នៃប្រឌិតបែបឌីជីថលដែល  
មានលក្ខណៈសាមញ្ញ ងាយស្រួល និងមានសុវត្ថិភាព  
សម្រាប់តម្រូវការធនាគាររបស់លោកអ្នក



ដោនឡូត PRINCE Mobile App ឥឡូវនេះ!



### ទំនាក់ទំនងមកយើងខ្ញុំ

ទូរស័ព្ទ៖ ១៨០០ ២០ ៨៨៨៨ (២៤/៧)

អ៊ីម៉ែល៖ info@princebank.com.kh

គេហទំព័រ៖ www.princebank.com.kh

ទីស្នាក់ការកណ្តាល៖ អគារលេខ១៧៥ អាហ្វិស៊ែរ មហាវិថីម៉ៅសេខុង ភូមិភូមិ៥  
សង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ

របាយការណ៍ប្រចាំឆ្នាំ  
២០២១

# មាតិកា

## ១. ទិដ្ឋភាពទូទៅ

អំពីធនាគារ ព្រីនស៍	៣
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សាររបស់ប្រធាននាយកប្រតិបត្តិ	៧
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១០

## ២. ព័ត៌មានសំខាន់ៗរបស់ធនាគារ

ប្រវត្តិប្រកបដោយប្រឹក្សាភិបាល	១៥
ប្រវត្តិប្រកបដោយទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	១៩
ប្រវត្តិប្រកបដោយគណៈគ្រប់គ្រង	២៣
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២១	៣៥
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	៣៥
លទ្ធផលហិរញ្ញវត្ថុ	៣៦
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២១	៣៧
ជំហានធាតុដើម	៣៩
បណ្តាញការិយាល័យប្រតិបត្តិការ	៤០
បណ្តាញអេធីអឹម	៤២
ផលិតផល និងប្តូរសិទ្ធិ	៤៤
ធនធានមនុស្ស	៥២
គម្រោងឌីជីថល	៥៥
មុខងារប្រតិបត្តិការ	៥៨

## ៣. រចនាសម្ព័ន្ធជនាគារ

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៦១
អភិបាលកិច្ចសាជីវកម្ម	៦៣
ភាគទុនិក	៦៣
ក្រុមប្រឹក្សាភិបាល	៦៣

## ៤. ទំនួលខុសត្រូវសង្គម

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព	៧១
ទំនួលខុសត្រូវសង្គម	៧២
ក. កីឡា	៧២
ខ. ការផ្តល់ទៅកាន់សង្គម	៧២

## ៥. ការទទួលស្គាល់នានា

ព័ត៌មានស្ថាប័ន	៧៧
ពានរង្វាន់	៨១

## ៦. របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៨៥
របាយការណ៍សវនករឯករាជ្យ	៨៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩៣

# ទំនាក់ទំនង



## ១

អំពីធនាគារ ព្រីនស៍	៣
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សាររបស់ប្រធាននាយកប្រតិបត្តិ	៧
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១០



# អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុធនាគារមួយដែលមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានក្លាយទៅជាធនាគារពាណិជ្ជកម្មអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ៨៤៦ ចេញដោយធនាគារជាតិនៃកម្ពុជាចុះ ទី១៨ ខែ កក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាលរបស់ធនាគារ ព្រីនស៍ ម.ក ស្ថិតនៅអគារលេខ១៧៥ អាបេសេដេ មហាវិថីម៉ៅសេទុង ភូមិភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតក្នុងបញ្ជីពាណិជ្ជកម្មលេខ០០១០១៤៦២៧របស់ក្រសួងពាណិជ្ជកម្ម។ ដោយមានមូលដ្ឋានដើមទុនយ៉ាងរឹងមាំជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រកបដោយជំនាញច្បាស់លាស់និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារមានចក្ខុវិស័យក្នុងការក្លាយជា “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា” ដោយផ្តល់ជូននូវជំនាញស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតផ្សេងៗគ្នាកាមរយៈបណ្តាញចម្រុះដែលមានមុខទាំងវេទិកាបច្ចេកវិទ្យាទំនើបជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាពដ៏អស្ចារ្យសម្រាប់អតិថិជន។

យើងបានធ្វើការយ៉ាងសកម្មបំផុតដើម្បីក្លាយជាធនាគារឌីជីថលឈានមុខហើយយើងមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ ព្រីនស៍ បានបន្ត និងប្តេជ្ញាក្នុងការពង្រីកយុទ្ធសាស្ត្រភាពជាដៃគូ និងពង្រឹងប្រព័ន្ធអ៊ីកូឡូស៊ីក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពេញលេញ និងទាន់សម័យ ជាមួយនឹងការបែកចែកសេវាប្រកបដោយវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់អតិថិជនមានស្រាប់ និងអតិថិជនសក្តានុពលរបស់យើង។

កត្តាខាងលើនេះបានធ្វើឱ្យយើងអាចឈរនៅជួរមុខជាមួយធនាគារលំដាប់ក្នុងប្រទេសកម្ពុជា ក្នុងនាមជាធនាគារផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជន និងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ គោលបំណងរបស់យើងមិនត្រឹមតែជាធនាគារក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែជាធនាគារអន្តរជាតិដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកផងដែរ។ ដើម្បីសម្រេចបាននូវចំណុចនេះគណៈគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលរបស់យើងបានដឹកនាំធនាគារដោយប្រាជ្ញានិងការយកចិត្តទុកដាក់ឈានមុខគេក្នុងវិស័យធនាគារនៅកម្ពុជាដោយព្យាយាមនិងខិតខំប្រឹងប្រែងគ្រប់ជំហានដើម្បីធានាថាយើងសម្រេចបាននូវចក្ខុវិស័យនេះ។

ជំនឿកក្លាតបានជះឥទ្ធិពលដល់មនុស្សគ្រប់រូបក្នុងឆ្នាំ២០២១មុនទាំងបុគ្គលិករបស់យើងផងដែរ។ ការយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់យើងដែលជាអ្នកផ្តល់សេវាកម្មជូនដល់អតិថិជនពិតជាមានសារៈសំខាន់ណាស់ដែលនេះជាការជំរុញឱ្យដំណើរជីវិតប្រព្រឹត្តទៅបានដូចធម្មតា។ យើងបានចាត់វិធានការយ៉ាងសកម្ម និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេ យើងជឿជាក់ថាបុគ្គលិកដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់អាចបំពេញភារកិច្ចបានល្អនិងបម្រើសេវាកម្មជូនអតិថិជនកាន់តែល្អប្រសើរ។

គិតត្រឹមចុងឆ្នាំ២០២១ ធនាគារ ព្រីនស៍ ម.ក មានសាខាសរុបចំនួន៣២ ដែលមានសាខាចំនួន១០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង២២សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ សាខាដែលមានទីតាំងនៅរាជធានីភ្នំពេញមានដូចជា ធនាគារ ព្រីនស៍ ម.ក (ការិយាល័យកណ្តាល) សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ព្រែកលៀប សាខាខណ្ឌលមករា-សង្កាត់វាលវែង សាខាខណ្ឌចំការមន-សង្កាត់ទន្លេបាសាក់ សាខាខណ្ឌច្បារអំពៅ-សង្កាត់និរោធ សាខាខណ្ឌចំការមន-សង្កាត់ដើមថ្កូវ សាខាខណ្ឌ៧មករា-សង្កាត់បឹងព្រលិត សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ស្ទឹងមានជ័យ២ សាខាខណ្ឌឫស្សីកែវ-សង្កាត់ទួលសង្កែទី២ សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣ ចំណែកឯទីតាំងនៅតាមបណ្តាខេត្តមាន សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម សាខាខេត្តព្រះសីហនុ សាខាខេត្តតាកែវ (ខេត្តកណ្តាល) សាខាខេត្តព្រៃវែង សាខាខេត្តក្រចេះ សាខាខេត្តស្វាយរៀង សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ សាខាខេត្តព្រះវិហារ សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តកំពង់ធំ សាខាខេត្តប៉ោយប៉ែក សាខាខេត្តក្បួងឃ្មុំ សាខាខេត្តពោធិ៍សាត់ សាខាខេត្តស្ទឹងត្រែង សាខាខេត្តកំពត សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តកំពត និងសាខាខេត្តមណ្ឌលគីរី។ យើងមានទីតាំង ATM/CDM សរុបចំនួន៧២ ហើយយើងបានដាក់ឱ្យដំណើរការម៉ាស៊ីនATM Drive-Through ដំបូងគេបង្អស់នៅកម្ពុជា។







### អ្នកឧកញ៉ា ចេន ហ៊ឺ

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

## សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

បញ្ហាប្រឈមនៃជំងឺកូវីដ១៩នៅតែបន្តឥតឈប់ឈររហូតដល់ ឆ្នាំ២០២១ហើយបានជះឥទ្ធិពលដល់ពិភពលោកនិងប្រទេស កម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និងសុខភាព សាធារណៈ ដែលយើងត្រូវរកសម្រួល និងសម្របខ្លួនដោយ ការរស់នៅជាមួយជំងឺរាតត្បាតនេះ។

នៅធនាគារ ព្រីនស៍ យើងមិនត្រឹមតែរកសម្រួលដំណើរការ ប្រតិបត្តិការ គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការ ដោះស្រាយនូវបញ្ហាប្រឈម និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានលើក្រុមហ៊ុន និងអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តើមគំនិតក្នុងការគាំទ្ររដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ។ លើសពីនេះ ធនាគារបាន ដាក់ដំណើរការយុទ្ធនាការបិទ "យើងរួមគ្នាដើម្បីកម្ពុជា" នៅលើ **PRINCE Mobile App** ដើម្បីអនុវត្តសេចក្តីសម្រាប់ ជាវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងបាន បិទបញ្ជាម៉ាស និងទឹកលាងដៃដល់ក្រសួងពាក់ព័ន្ធសម្រាប់ បេសកកម្មប្រឆាំងនឹងជំងឺកូវីដ១៩។ ជាមួយនឹងភាពជោគជ័យ របស់កម្ពុជាក្នុងការដាក់ឱ្យដំណើរការកម្មវិធីចាក់វ៉ាក់សាំង នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១រដ្ឋាភិបាលបានបន្តបន្ថយការរីក បន្តិចលើការធ្វើដំណើរ ដោយបានបើកប្រទេសឡើងវិញ សម្រាប់អាជីវកម្ម និងសាលារៀន ខណៈពេលដែលបន្ត អនុវត្តវិធានការការពារសុខភាពយ៉ាងតឹងរឹង ហើយយើង នៅតែមានសុខិភាពនិយមថាសេដ្ឋកិច្ចនឹងវិលត្រឡប់មកសភាព ដើមវិញនៅឆ្នាំ២០២២។

ជាការពិតណាស់ ប្រទេសរបស់យើងបានឆ្លងកាត់ការលំបាក យ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំមកនេះជាពិសេសនៅក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងវិស័យធនាគារ។ ក្រោម ការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដំណើរការ អាជីវកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅតែមានភាពនឹងនរ ក្នុងឆ្នាំ២០២១ ទាក់ទងនឹងគុណភាពនៃផលទាន និង ប្រាក់បញ្ញើបើទោះបីជាមានការធ្លាក់ចុះដែលបណ្តាលពីការរីក រាលដាលនៃជំងឺកូវីដ១៩ដែលបានរារាំងសកម្មភាពសេដ្ឋកិច្ច ហើយបានចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាបាននូវ សាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីគាំទ្រអ្នកប្រើប្រាស់និង វិស័យផ្សេងទៀតជាពិសេសជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ ប្រាក់កម្ចី ធនាគារ ព្រីនស៍ បានចូលរួមក្នុងគម្រោង

សហហិរញ្ញប្បទានរបស់រដ្ឋាភិបាលដើម្បីផ្តល់ធនធាន ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលជាជំនួយ ក្នុងការពង្រឹងនិងពង្រីកអាជីវកម្មរបស់ពួកគេក្នុងអំឡុងពេល ជំងឺរាតត្បាត។ យើងជឿជាក់ថាមានសារៈសំខាន់ណាស់ក្នុង ការរក្សាកំណើនអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយសារវិស័យនេះដើរតួយ៉ាងសំខាន់ក្នុងការកសាងភាព ស៊ាំនៃសេដ្ឋកិច្ចបង្កើតការងារក្នុងស្រុករួមចំណែកកាត់បន្ថយ ភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្រាប់ប្រតិបត្តិការធុនតូចរបស់ធនាគារ ព្រីនស៍ យើងបាន ខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការពង្រឹង និងបង្កើត ផលិតផល និងសេវាកម្មរបស់យើងឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើ និងបំពេញតម្រូវការរបស់អតិថិជនក្នុងសម័យ ជំងឺរាតត្បាត។ យើងបានវិនិយោគយ៉ាងខ្លាំងទៅលើសេវាធនាគារ ឌីជីថលដើម្បីផ្តល់ជូនអតិថិជននូវសេវាធនាគារជំងាយស្រួល គ្រប់ពេលវេលានិងការរស់នៅបែបឌីជីថលដែលអតិថិជនតែង ប្រាថ្នា។ ធនាគារព្រីនស៍មានបំណងផ្តោតសំខាន់និងយកចិត្ត ទុកដាក់លើគ្រប់ផ្នែកនៃដំណើរការធនាគារ បន្តអភិវឌ្ឍនិងកែ លម្អទិដ្ឋភាពនីមួយៗ ក៏ដូចជាការគ្រប់គ្រងតម្លាភាព និង យុត្តិធម៌ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់យើង ដើម្បីក្លាយជា "ធនាគារជម្រើសទីមួយនៅកម្ពុជា" និង គោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង ដោយមានទំនួលខុសត្រូវ និងគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍន៍ សង្គម សហគមន៍ និងបរិស្ថានរបស់យើង។

ក្នុងនាមជាធនាគារឌីជីថលមួយ ដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាទ្រព្យសកម្មរបស់យើងមាន សរុបចំនួន ៨០៥ លានដុល្លារអាមេរិក ប្រាក់កម្ចីរបស់ អតិថិជនមានចំនួន ៤៨០ លានដុល្លារអាមេរិក ប្រាក់បញ្ញើ របស់អតិថិជនមានចំនួន ៣៩៤ លានដុល្លារអាមេរិក និង ប្រាក់ចំណូលប្រតិបត្តិការមានចំនួន ៤៥,៥ លានដុល្លារ អាមេរិក ព្រមទាំងប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធមាន ចំនួន ៣,៣ លានដុល្លារអាមេរិក។

ក្នុងដំណើរឆ្ពោះទៅមុខ ខ្ញុំចង់គូសបញ្ជាក់ថា អតិថិជន និង ដៃគូអាជីវកម្មអាចជឿទុកចិត្តលើសេវាកម្មរបស់ធនាគារ ព្រីនស៍។ ឥឡូវនេះយើងកំពុងធ្វើការតតល់ឈរដើម្បីផ្តល់ ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត កាន់តែប្រសើរឡើង រួមជាមួយនឹងប្រមូលនិធិ ដើម្បីផ្តល់ជា រង្វាន់លើកទឹកចិត្តជូនដល់អតិថិជនរបស់យើង។ ការមាន មូលដ្ឋានដើមទុនរឹងមាំនឹងអាចឱ្យយើងក្លាយជាធនាគារដែល គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ដោយយើងមាន បុគ្គលិកជំនាញក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយ និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតដោយផ្អែកលើតម្រូវការរបស់ ពួកគេ។ លើសពីនេះ យើងជាធនាគារដែលចាក់ទុកទំនួល ខុសត្រូវសង្គមសាធារណៈ (CSRs) ជាផ្នែកមួយដ៏សំខាន់ក្នុង កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងអង្គការមិនមែន រដ្ឋាភិបាល (NGOs) ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល។

កំណងឱ្យក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត សម្រាប់ការបន្តណែនាំនិងការគាំទ្រខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុនទាំងអស់គណៈគ្រប់គ្រង ប្រតិបត្តិរបស់ធនាគារ បុគ្គលិក ដៃគូអាជីវកម្ម ក៏ដូចជា អតិថិជនសម្រាប់ការជឿទុកចិត្តនិងការគាំទ្រធនាគារ ព្រីនស៍ ម.ក រហូតមក។ យើងនឹងបន្តខិតខំប្រឹងប្រែងដំណើរការ ប្រតិបត្តិការសេវាកម្មរបស់យើងប្រកបដោយវិជ្ជាជីវៈ ដើម្បី បង្កើននិងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជននិង ពាក់ព័ន្ធទាំងអស់។



### សាររបស់ប្រធាននាយកប្រតិបត្តិ

ដោយសារជំងឺកូវីដ១៩នៅតែជាបញ្ហាប្រឈមដ៏កាចសាហាវសម្រាប់ពិភពលោក ប្រទេសកម្ពុជាបានសម្របខ្លួនដោយការរស់នៅជាមួយនឹងជំងឺរាតត្បាតនេះ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកំពុងវិលត្រឡប់មករកសភាពដើមវិញជាបណ្តើរៗ ហើយបានមានសន្ទុះឡើងវិញត្រឹម ៣%នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣.១% ក្នុងឆ្នាំ២០២០ ជាមួយនឹងប្រាក់បញ្ញើរបស់អតិថិជនកើនឡើង ១៥.៤% ដល់ ៣៨.៥ពាន់លានដុល្លារអាមេរិក ហើយកម្ចីមានការកើនឡើង ២១.២% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៤៧.៥ពាន់លានដុល្លារអាមេរិក ដោយយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ២០២១។ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាជន និងដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោមសកម្មភាពដ៏ឆ្លាតវៃ និងការចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងស្ថានភាពជំងឺកូវីដ១៩។ ភាពទូលំទូលាយនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានអនុញ្ញាតឱ្យប្រទេសកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍នៅចុងឆ្នាំ២០២១ដោយរំពឹងទុកថាសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរនៅឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាញឌីជីថល និងវេទិកាធានាបានក្លាយជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់មនុស្សក្នុងការបន្តការរស់នៅរបស់ពួកគេតាមដែលអាចធ្វើបានជាពិសេសសេវាកម្មទូទាត់ដែលមានការកើនឡើងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់តាមរយៈឌីជីថល។ កម្រៃការរបស់អតិថិជនសម្រាប់សេវាធានាឌីជីថលបានកើនឡើងយ៉ាងខ្លាំងហើយការគ្រប់គ្រងសាច់ប្រាក់ និងការអញ្ជើញទៅសាខាដោយផ្ទាល់ មិនមែនជាជម្រើសសម្រាប់អតិថិជនទៀតទេ។ បើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា នៅចុងឆ្នាំ២០២១ ប្រទេសកម្ពុជាមានម្ចាស់គណនី e-wallets ច្រើនជាង ៨.៦លាននាក់។

គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានក្រៀមខ្លួនរួចជាស្រេចជាមួយនឹងវេទិកាបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបម្រើអតិថិជនរបស់យើងជាមួយនឹងកម្មវិធីសេវាធានាតាមទូរស័ព្ទប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និង

**លោក ហ៊ិន សុរាចនា**  
អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

មានសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់អតិថិជនដ៏មានតម្លៃរបស់យើង និងកម្មវិធីទូរស័ព្ទធនធានមនុស្ស ដើម្បីគាំទ្រដល់បុគ្គលិករបស់យើង ជុំវិញបញ្ហាប្រឈមនានា ដែលជួបប្រទះ ក្នុងអំឡុងពេលជំងឺរាតត្បាតជាសកលនេះផងដែរ។ យើងតែងតែផ្តោតសំខាន់លើកម្រៃការ និងបទពិសោធន៍របស់អតិថិជន ក្នុងការសម្រេចបាននូវគោលដៅរបស់យើងក្នុងការក្លាយជា "ធនាគារជម្រើសទីមួយ"។ យើងបន្តខិតខំបន្ថែមទៀតដើម្បីផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងមិនអាចខ្វះបាន ដើម្បីធានាថា អតិថិជនរបស់យើងត្រូវបានមើលថែ និងយកចិត្តទុកដាក់បានយ៉ាងល្អបំផុត។

ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានកំពុងបន្តវិនិយោគលើមុខងារនៃកម្មវិធីធនាគារឌីជីថល ដើម្បីផ្តល់សេវាធានាគ្រប់ពេលវេលា ដែលមានភាពរហ័ស ងាយស្រួល និងសុវត្ថិភាព។ យើងបានខិតខំពង្រឹង និងច្នៃប្រឌិតផលិតផល និងសេវាកម្មធនាគារ ដើម្បីពង្រឹងដំណើរការ និងបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនជាទីគោរពរបស់យើង ដើម្បីឱ្យពួកគេអាចទទួលបានសេវាធានាដែលមានទំនុកចិត្តបំផុត។ នៅឆ្នាំ២០២១ យើងបានដាក់ឱ្យដំណើរការនូវបច្ចុប្បន្នភាពថ្មីនៃកម្មវិធីសេវាធានាតាមទូរស័ព្ទ PRINCE Mobile ជាមួយនឹងមុខងារថ្មីៗជាច្រើនដែលអនុញ្ញាតឱ្យអតិថិជនថ្មីអាចបើកគណនី ព្រីនស៍ eAccount ជាមួយធនាគារ ព្រីនស៍ បានភ្លាមៗតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ដោយមិនចាំបាច់អញ្ជើញទៅសាខាណាមួយឡើយ។ លើសពីនេះយើងក៏បានដាក់ឱ្យដំណើរការមុខងារសំខាន់ៗមួយចំនួនទៀត ដូចជាលេខគណនីពិសេស ដែលអនុញ្ញាតឱ្យអតិថិជនកំណត់លេខគណនីធានាផ្ទាល់ខ្លួនរបស់ពួកគេ និងការទូទាត់តាមរយៈQRកូដ ដែលជាមុខងារមួយផ្សេងទៀត អនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងល្អ និងសុវត្ថិភាពជាមួយដៃគូអាជីវកម្មPRINCEPayហើយមុខងារនេះត្រូវបានបំប្លែងទៅជា PRINCE KHQR ដែលអាចឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ និងដៃគូអាជីវកម្ម PRINCE Pay អាចទទួលយកការទូទាត់ពីគ្រប់ធនាគារទាំងអស់។

លើសពីនេះ យើងបានដាក់ឱ្យដំណើរការកម្មវិធីសេវាធានាតាមទូរស័ព្ទពីផ្សេងទៀតជាសាធារណៈ -- កម្មវិធីPRINCE MobileBiz និងកម្មវិធី PRINCE Merchant។ កម្មវិធីទាំងពីរនេះត្រូវបានរចនាឡើងជាពិសេសដើម្បីផ្តល់អត្ថប្រយោជន៍និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់អតិថិជនអាជីវកម្មរបស់យើង។ ជាមួយនឹងកម្មវិធី PRINCE MobileBiz អតិថិជនអាចត្រួតពិនិត្យ និងអនុវត្តប្រតិបត្តិការអាជីវកម្មរបស់ពួកគេបានយ៉ាងល្អនៅលើកម្មវិធីទូរស័ព្ទរបស់ពួកគេ និងទូទាត់ប្រាក់បៀវត្សរបស់បុគ្គលិកយ៉ាងងាយស្រួលនៅលើURLដោយប្រើកម្មវិធីទូរស័ព្ទរបស់ពួកគេស្មោះដើម្បីប្រើប្រាស់។ ចំណែកឯកម្មវិធី PRINCE Merchant គឺជាឧបករណ៍សំខាន់សម្រាប់ដៃគូអាជីវកម្ម PRINCE Pay ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពអាជីវកម្មប្រចាំថ្ងៃ និងប្រតិបត្តិការតាមរយៈកម្មវិធីទូរស័ព្ទហើយអាចបង្កើតបញ្ជី/សាខាទូទាត់តាមតម្រូវការអាជីវកម្មរបស់ពួកគេ។



មិនត្រឹមតែសម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះទេប៉ុន្តែយើងក៏បានបំប្លែងដំណើរការការងារសម្រាប់បុគ្គលិកធានាគាររបស់យើងទៅជាប្រព័ន្ធឌីជីថលផងដែរ។ ការបង្កើតកម្មវិធី HR In the Pocket បានអនុញ្ញាតឱ្យបុគ្គលិករបស់យើងរាយការណ៍ពីការរាយការណ៍សុខភាពជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ពួកគេដូច្នេះយើងអាចចាត់វិធានការភ្លាមៗដើម្បីធានាថា បុគ្គលិកគ្រប់រូបមានសុខភាពល្អ មានទំនាក់ទំនង និងការគាំទ្រស្និទ្ធស្នាល នៅពេលបំពេញការងារជាមួយយើង។ មិនត្រឹមតែប៉ុណ្ណោះទេបុគ្គលិកអាចសិក្សាដោយខ្លួនឯងនិង



ពង្រីកចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេតាមរយៈមុខងារ E-Learning។ នាយកដ្ឋានធនធានមនុស្សក៏បានរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់នៅទូទាំងធនាគារយ៉ាងទៀងទាត់បំផុតដើម្បីធ្វើបច្ចុប្បន្នភាពនិងការរំលឹកឡើងវិញនូវចំណេះដឹងចាស់ៗ ព្រមទាំងការណែនាំជំនាញថ្មីៗដែលមានប្រយោជន៍សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារ ព្រីនស៍ តែងតែផ្តោតសំខាន់លើដំណើរការប្រកបដោយនិរន្តរភាព និងការអនុវត្តល្អបំផុត ដើម្បីបន្តអភិវឌ្ឍ និងកែលម្អទិដ្ឋភាពនីមួយៗ ព្រមទាំងការគ្រប់គ្រងអង្គភាពប្រកបដោយអភិបាលកិច្ចល្អ គោលនយោបាយតម្លាភាព និងយុត្តិធម៌ និងទំនួលខុសត្រូវសង្គមសហគមន៍ និងបរិស្ថាន ស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង។ បើទោះបីជាប្រទេសកម្ពុជាវិញ្ញាមករកតាចនឹងនរហើយក្តីក៏យើងមិនអាចធ្វេសប្រហែសបានដែរ។ ធនាគារ ព្រីនស៍ នៅតែបន្តអនុវត្តនូវវិធានការនានា ដើម្បីកាត់បន្ថយការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ។

នៅក្នុងពិភពលោកដែលមានការវិវឌ្ឍន៍ជានិច្ច យើងត្រូវរកបន្តបំពេញនូវតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងទោះបីជាបរិយាកាសប្រតិបត្តិការរបស់ពួកគេមានការផ្លាស់ប្តូរក៏ដោយ។ ហើយក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុត ធនាគារ ព្រីនស៍ នឹងបន្តពង្រីកការអភិវឌ្ឍន៍បច្ចេកវិទ្យាពេលវេលាអនាគតដើម្បីក្លាយជាធនាគារឈានមុខគេលើការផ្តល់សេវាកម្មអតិថិជនដល់ដាច់ពិភពលោក និងបទពិសោធន៍អតិថិជនដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ តាមរយៈកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់យើង និងការពង្រីកសាខា ព្រមទាំងម៉ាស៊ីនធនាគារស្វ័យប្រវត្តិទូទាំងប្រទេសយើងអាចបម្រើអតិថិជនរបស់យើងតាមរយៈអនឡាញ ដែលស្របទៅតាមតម្រូវការរបស់ពួកគេ។ នៅលើផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២១ ផលប័ត្រប្រាក់ឥណទានសរុបរបស់យើងបានកើនឡើង ៣៧% ដល់ ៤៨០លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបបានកើនឡើង ៩៧% ដល់ ៣៩៤លានដុល្លារអាមេរិក។

ធនាគារ ព្រីនស៍ បានទទួលបានរង្វាន់ជាអន្តរជាតិ ជាច្រើននៅឆ្នាំ២០២១ យើងមានកិត្តិយស និងកិត្តិសាមនស្សរីករាយជាអនេក ដែលសម្រេចបាននូវការទទួលស្គាល់បែបនេះពីស្ថាប័នអន្តរជាតិដែលមានដូចជាពានរង្វាន់ធនាគារពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជាឆ្នាំ២០២១ និងពានរង្វាន់សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតឆ្នាំ២០២១ ព្រមទាំងពានរង្វាន់ធនាគារដែលមានភាពច្នៃប្រឌិតជាអន្តរជាតិប្រចាំឆ្នាំ២០២១ ពីEnterprise Asia ពានរង្វាន់និយោជកឆ្នាំ២០២១ ពីWorld HRD Congress ព្រមទាំងពានរង្វាន់និយោជកល្អបំផុតនៅអាស៊ីឆ្នាំ២០២១ ពី HR Asia។ ទាំងនេះគឺជាកិត្តិយសនៃការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់យើងនៅឆ្នាំ២០២១ ដើម្បីសម្រេចបាននូវគោលដៅរបស់ធនាគារ និងបំពេញតាមតម្រូវការរបស់អតិថិជន។

តំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងនិយោជិក ដៃគូអាជីវកម្ម និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានគាំទ្រដល់ធនាគារ ព្រីនស៍កាំងពីដើមរហូតមក។ ភាពជោគជ័យនៅថ្ងៃនេះនឹងមិនអាចទៅរួចនោះទេ បើសិនជាគ្មានការជឿទុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាការចូលរួមចំណែក និងការលះបង់របស់និយោជិករបស់យើងក្នុងការចូលរួមធ្វើដំណើរលើវិថីដ៏អស្ចារ្យនេះ។

# ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ



## ចក្ខុវិស័យ៖

“ក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ម៉ឺងម៉ាត់របស់អតិថិជនជានិច្ច”



## បេសកកម្ម៖

“ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ”



## គុណតម្លៃ



## មានចំណង់ចំណូលចិត្តខ្ពស់

យើងចង់បាននូវឧត្តមភាព និងចង់ជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យ។

ចំណង់ចំណូលចិត្តគឺជាអ្វីដែលយើងធ្វើចេញពីបេះដូង យើងពេញចិត្តនឹងជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យដោយធ្វើអ្វីដែលត្រឹមត្រូវជានិច្ច គ្រប់ ពេលទាំងអស់។ យើងមានគោលបំណងសម្រេចឱ្យបាននូវឧត្តមភាពដោយដំណើរឆ្ពោះទៅមុខជានិច្ចភាពច្នៃប្រឌិត និងការកែលម្អ។ ទន្ទឹមនឹងនេះ យើងឱ្យ តម្លៃ លើកស្មួយ និងការពារយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍។





### ផ្ដោតទៅលើលទ្ធផល

យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេច ឱ្យបាននូវការងារដែលយើងចាប់ផ្ដើម។

អតិថិជនរបស់យើងជឿជាក់លើយើងក្នុងការផ្តល់នូវដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង ហើយយើង ក៏បានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះយ៉ាងហ្មត់ចត់។ យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផល ចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលចាំបាច់។ យើងរំពឹងនឹង យកឈ្នះលើបញ្ហាប្រឈមនានា ហើយតស៊ូក្នុងការស្វែងរកគោលដៅរបស់យើងជាក្រុមតែមួយ។



### មានគំនិតច្នៃប្រឌិត

យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងការសហការគ្នា។

យើងមិនចង់រីករាយត្រឹមអ្វីដែលយើងធ្លាប់បានធ្វើនិងទទួលបានស្ថានភាពដូចពីមុនដោយធ្វើការងារតាមរបៀបដែលយើង តែងតែធ្លាប់ធ្វើនោះទេ។ យើងស្វែងរកការផ្សេងទៀត និងសេរីភាពក្នុងការច្នៃប្រឌិតនូវដំណោះស្រាយរបស់យើង។ យើង ឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយ សុវត្ថិភាព និងការសហការគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវមានវិន័យនៅពេលធ្វើការពិសោធន៍ និងមានទំនួលខុសត្រូវរៀង ៗខ្លួនចំពោះលទ្ធផលចុងក្រោយ។



### មានភាពថ្លៃថ្នូរ

យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។

យើងត្រូវប្រតិបត្តិខ្លួនប្រកបដោយសុចរិតភាពចំពោះរាល់អ្វីទាំងអស់ដែលយើងធ្វើហើយក្បួនឈ្មោះរបស់យើងជាបុគ្គលនិង ក្នុងនាមជាក្រុមហ៊ុនមួយគឺមានសារៈសំខាន់បំផុត។ ពាក្យរបស់យើងគឺជាចំណងរបស់យើង យើងនិយាយអ្វីដែលយើង ចង់និយាយ ហើយយើងធ្វើអ្វីដែលយើងនិយាយ។ យើងមិនមានភាពអត់ធ្មត់ចំពោះរឿងនយោបាយ របៀបរារះលាក់កំបាំង ឬអាកប្បកិរិយាបម្រើប្រយោជន៍ខ្លួនឯង។



### ចេះសហការគ្នា

យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ។

ធនាគារព្រីនស៍ ត្រូវបានបង្កើតឡើងដោយមនុស្សពិសេសប៉ុន្តែមានតែតាមរយៈការធ្វើការជាក្រុមប៉ុណ្ណោះ ដែលយើងទទួល បានភាពអស្ចារ្យនេះ។ យើងភ្ជាប់និងកសាងទំនាក់ទំនងរឹងមាំនិងយូរអង្វែង ជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជនដើម្បី ជំរុញភាពជោគជ័យ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវកសាងការជឿទុកចិត្តនិងស្វែងរកគោលដៅរួមគ្នាជាមួយសហការី របស់យើង។



### មានសហគ្រិនភាព

យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្ដីក្លាហានក្នុង ការសម្រេចចិត្ត “បាទ/ចាស ឬអត់” ។

យើងក្លាហាន និងហ៊ាន ប៉ុន្តែមិនមែនមិនចេះពិចារណានោះទេ។ យើងមិនខ្លាចក្នុងការប្រថុយ និងការធ្វើខុសនោះទេ។ យើងមាន ចក្ខុវិស័យក្នុងការមើលឃើញហួសពីស្ថានភាពបច្ចុប្បន្ន និងធនធានមានកំណត់នាពេលបច្ចុប្បន្នរបស់យើង ដើម្បីដឹងអំពីសក្ដានុពលនៃការបណ្ដាក់ទុនថ្មី។ យើងមានភាពក្លាហានក្នុងការសម្រេចចិត្ត “បាទ/ចាស ឬអត់” ទោះបីជាពេលខ្លះគ្មានព័ត៌មានគ្រប់ ទាំងអស់ក៏ដោយ។ ហើយសំខាន់បំផុត យើងមានកម្លាំងចិត្តដើម្បីបញ្ចប់អ្វីដែលយើងចាប់ផ្ដើម។

# ព័ត៌មានសំខាន់ៗរបស់ធនាគារ



## ២

ប្រវត្តិរូបក្រុមប្រឹក្សាភិបាល	១៥
ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	១៩
ប្រវត្តិរូបគណៈគ្រប់គ្រង	២៣
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២១	៣៥
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	៣៥
លទ្ធផលហិរញ្ញវត្ថុ	៣៦
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២១	៣៧
ជំហានជោគជ័យ	៣៩
បណ្តាញការិយាល័យប្រតិបត្តិការ	៤០
បណ្តាញអេធីអឹម	៤២
ផលិតផល និងប្រ័យ្យសិន	៤៤
ធនធានមនុស្ស	៥២
គម្រោងឌីជីថល	៥៥
មុខងារប្រតិបត្តិការ	៥៨

# ប្រវត្តិរូបក្រុមប្រឹក្សាភិបាល

## អ្នកឧកញ៉ា ចេន ហ្សឺ

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ចេន ហ្សឺ គឺជាម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ព្រីនស៊ីម.ក។ អ្នកឧកញ៉ា ចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្ត្រសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគទៅលើអាជីវកម្មផ្សេងៗដែលទាក់ទងនឹងវិស័យជាច្រើនដូចជា វិនិយោគទៅលើវិស័យអចលនទ្រព្យ វិស័យហិរញ្ញវត្ថុ និងទេសចរណ៍វិស័យភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណែត ការគ្រប់គ្រងនាករសាងសង់ ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។

ក្រៅពីសកម្មភាពជំនួញនានា អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់សហគមន៍នៅកម្ពុជាជាមួយនឹងការងារសប្បុរសធម៌របស់គាត់ផងដែរ។

## លោក ហុយ ឆាយ

ម្ចាស់ភាគហ៊ុន និងអនុប្រធានក្រុមប្រឹក្សាភិបាល



បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោក ហុយ ឆាយ បានសម្រេចជួបផ្ដើមបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួនដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ នៅអំឡុងពេលប៉ុន្មានឆ្នាំដំបូងលោក ផ្ដោតជាពិសេសលើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ ដោយទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគលោកបានពង្រីកការវិនិយោគនៅក្នុងវិស័យមួយចំនួនទៀតជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៊ី ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជកម្មដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។

លោកជាពាណិជ្ជករ ដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឱ្យ។ លើសពីនេះ លោកយល់ច្បាស់ពីបរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក មានអាជីវកម្មដទៃផ្សេងទៀត នៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណែត ការចែកចាយទំនិញប្រើប្រាស់រហ័ស និងវិនិយោគលើអចលនទ្រព្យ។





**លោក ហ៊ិន សុរាថនា**  
អភិបាលមិនឯករាជ្យ ប្រតិបត្តិ  
និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរាថនា ជាអភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ព្រមទាំងជាសមាជិកស្ថាបនិកម្នាក់នៃធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក ហ៊ិន សុរាថនា មានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងវិស័យអប់រំ និងធនាគារ។ លោកមានទស្សនវិស័យដ៏អស្ចារ្យសម្រាប់ធនាគារ ព្រីនស៍ ម.ក និង ផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រ និងការគ្រប់គ្រងចំពោះធនាគារ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអន្តរជាតិពីសាលា Audencia-School of Business នៅទីក្រុង Nantes ប្រទេសបារាំង។



**លោក ថេន សំរិសុទ្ធ**  
អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ថេន សំរិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារសម្រាប់សាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។ លោកមិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាពិគ្រោះយោបល់/សេវាកម្មពន្ធដារ សេវាកម្ម និងបណ្តុះបណ្តាលផ្នែកគណនេយ្យផងដែរ។ លោកក៏ធ្លាប់ជានាយក ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងគ្រឹះស្ថានដែលទាក់ទងនឹងចំណីអាហារផ្សេងៗផងដែរ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ សញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យនំរកុន និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីវិទ្យាស្ថាន Asian Institute of Technology (AIT) នាទីក្រុងបាងកក ប្រទេសថៃ។ លោកក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី IAE នៅសាកលវិទ្យាល័យ Université Pierre Mendès-François 2 ប្រទេសបារាំងផងដែរ។



**លោក ស៊ីម ហ៊ុយឈ័ង**  
អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារជាង២០ឆ្នាំលើវិស័យគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងផ្នែកធនាគារ ពីស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសកម្ពុជា។ លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅវិទ្យាល័យសាកលវិទ្យាល័យបន្ទីរលើនេះ លោកក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ លោក ហ៊ុយឈ័ង ក៏ជាគណនេយ្យករដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីសមាគមគណនេយ្យករ Association of Chartered Certified Accountants (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

# ប្រវត្តិបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល



**លោក DATUK MICHAEL LOR CHEE LENG**  
ទីប្រឹក្សាជាន់ខ្ពស់



លោក Datuk Michael បានបង្កើតកំណត់ត្រាបទពិសោធន៍ដ៏ល្អជាង ៣២ឆ្នាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាធនាគារិកជាន់ខ្ពស់ជាមួយនឹងការផ្តោតយ៉ាងទូលំទូលាយលើយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម ការគ្រប់គ្រងហានិភ័យនិងអភិបាលកិច្ចសាជីវកម្ម ការរៀបចំស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស ។

បច្ចុប្បន្ន លោកជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ដែលជាកន្លែងដែលលោកបានដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យយុទ្ធសាស្ត្រធនាគារ SME កម្ពុជា គំនិតផ្តួចផ្តើមបង្កើតឡើងវិញនូវវិស័យSME និងសាជីវកម្មធនាគារណាទានកម្ពុជា។

ក្នុងចំណោមជំនាញវិជ្ជាជីវៈពីមុនរបស់លោក លោកធ្លាប់ជានាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា គីអិលស៊ី នៅប្រទេសកម្ពុជា ដែលគាត់បានដឹកនាំការផ្លាស់ប្តូរធនាគារក្នុងស្រុកនេះទៅជាក្រុមសេវាកម្មហិរញ្ញវត្ថុប្រចាំតំបន់។ មុនចូលរួមជាមួយធនាគារកាណាឌីយ៉ា លោកជានាយកប្រតិបត្តិនៃក្រុមធនាគារ EON Bank Group នៅប្រទេសម៉ាឡេស៊ី។ ក្រោមការដឹកនាំរបស់លោក ធនាគារនេះត្រូវបានផ្តល់ថាមពលឡើងវិញពីការយល់ឃើញពីមុនថាធនាគារដែលមិនមានឥទ្ធិពលនៅក្នុងឧស្សាហកម្មទៅជាធនាគារពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជាធនាគារមួយដែលគេនិយាយច្រើនបំផុតអំពីសិទ្ធិផ្តាច់មុខធនាគារនៅក្នុងប្រទេសម៉ាឡេស៊ី។

គាត់ក៏ធ្លាប់ជានាយកប្រតិបត្តិទូទាំងពិភពលោក ផ្នែកដំណោះស្រាយធនាគារ នៅHewlett Packard Worldwide ហើយមុននោះ លោកក៏ធ្លាប់ជានាយកក្រុមសេវាធនាគារអតិថិជននៃធនាគារ RHB ប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។ មុនពេលគាត់ត្រឡប់មកប្រទេសម៉ាឡេស៊ីវិញក្នុងឆ្នាំ ២០០៤ លោកគឺជាអភិបាលគ្រប់គ្រងនៅធនាគារ DBS ប្រទេសសិង្ហបុរីអស់រយៈពេល ១៧ ឆ្នាំដោយឆ្លងកាត់កំណែទម្រង់គ្រប់គ្រងជាន់ខ្ពស់ផ្សេងៗគ្នាលើប្រតិបត្តិការធនាគារទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ។

ក្នុងអាជីពរបស់លោក លោក Datuk Michael បានចូលរួមទាំងនៅក្នុងឧស្សាហកម្មធនាគារ និងបច្ចេកវិទ្យា និងបានដឹកនាំអាជីវកម្មនៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនផងដែរ។ បច្ចុប្បន្នលោកជាអ្នកតស៊ូមតិយ៉ាងក្លៀវក្លានៃការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់ ដោយមានមុខងារ និងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់ប្រតិបត្តិការផ្សេងៗ។

**លោក DIETER BILLMEIER**  
ទីប្រឹក្សា



លោក Dieter Billmeier គឺជាទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក។ តួនាទីរបស់លោក គឺផ្តល់ការគាំទ្រ ការណែនាំ ផ្តល់អនុសាសន៍ និងដំបូន្មាន ដើម្បីធានានូវភាពជោគជ័យរបស់ធនាគារ។

លោក Billmeier ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិដ៏ល្បីល្បាញនៅកម្ពុជា ហើយលោកធ្លាប់ជាអនុប្រធានជាន់ខ្ពស់ និងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ធនាគារកាណាឌីយ៉ា គីអិលស៊ីផងដែរ។ មុនពេលចូលរួមជាមួយធនាគារកាណាឌីយ៉ាគីអិលស៊ីលោកបានចំណាយពេលជិតពីរទសវត្សរ៍ជាអ្នកពិគ្រោះយោបល់អាជីពនៅទីក្រុងហុងកុង និងនៅប្រទេសកម្ពុជា។

ក្នុងរយៈពេល ១៧ ឆ្នាំ លោកបានកាន់មុខតំណែងជាច្រើននៅធនាគារ Commerzbank លើផ្នែកយុទ្ធសាស្ត្ររតនាគាររដ្ឋបាល ការផ្លាស់ប្តូរវិស័យប័ណ្ណបរទេស និងទីផ្សារប្រាក់។ ការងាររបស់លោកបានធ្វើឱ្យលោកមានមូលដ្ឋានធ្វើការនៅប្រទេសជាច្រើនដូចជាអាស៊ីម៉ង់ សហរដ្ឋអាមេរិក បារាំង និងហុងកុង។ មុខតំណែងចុងក្រោយរបស់លោក Billmeier គឺជាអនុប្រធានជាន់ខ្ពស់ និងជាអគ្គនាយកគ្រប់គ្រងទូទៅ របស់ធនាគារ Commerzbank នៅទីក្រុងហុងកុង។

ដោយមានដើមកំណើតមកពីប្រទេសអាស៊ីម៉ង់ លោកបានសិក្សានៅសាលាពាណិជ្ជកម្មជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅទីក្រុង Bamberg និងបណ្ឌិត្យសភាធនាគារ និងហិរញ្ញវត្ថុ នៅទីក្រុង Nuremberg ។



## គណៈកម្មាធិការប្រតិបត្តិ (EXCO)

លោក ឡេង សេងឡុន លោក លីម សីវាឌី លោក Winston Tan លោក Steven Low លោក Alex Lim លោក កែវ រុឌ្ឍី  
លោក ហ៊ាន់ សុវចនា លោក Leslie Lee លោក អ៊ុង ពិសី លោក Tay Choon Wei លោក Ho Kok Wai លោក Bryan Min  
លោកស្រី កែវ រស័នស្ស័យ លោកស្រី ប៉េង សីយ៉ា លោកស្រី តៃ មុយនី លោកស្រី លាង សុខឡាង លោកស្រី សៀ សុខលីន  
កញ្ញា ហាំង ហ៊ុយ



# ប្រវត្តិរូបគណៈគ្រប់គ្រង

## លោក ហិន សុរចនា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ



លោកជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ។ លោកមាន ចក្ខុវិស័យផ្ទៃក្នុងនិងច្បាស់លាស់ព្រមទាំងមានយុទ្ធសាស្ត្រអនុវត្តជាក់ស្តែងដើម្បីគ្រប់គ្រងនិងដឹកនាំធនាគារព្រីនស៍ ឱ្យរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យ ធានារ៉ាប់រង និងធនាគារ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីអន្តរជាតិផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេសបារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ កុំព្យូទ័រ ពីសាកលវិទ្យាល័យកូម៉ូនីតេពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៣ ។

## លោក Leslie Lee Chee Wei (Leslie Lee)

នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាជីវកម្ម



លោក Leslie គឺជានាយកប្រតិបត្តិ នៃអគ្គនាយកដ្ឋានគ្រប់គ្រងអាជីវកម្ម ដែលដឹកនាំមុខងារយុទ្ធសាស្ត្រចំនួន ០៦ រួមមានគ្រប់គ្រងសេវាធនាគារសម្រាប់អាជីវកម្មនិងអ្នកសម្បូរធនធានគ្រប់គ្រងយុទ្ធសាស្ត្រសាខានិងបទពិសោធន៍ អតិថិជន សេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល គ្រប់គ្រងបណ្តាញចែកចាយក្រៅពីសាខា គ្រប់គ្រងសាខា វិភាគ អាជីវកម្មនិងផែនការ។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៥ឆ្នាំក្នុងការចែកចាយបណ្តាញ និងធនាគារ បុគ្គល ធនាគារអាទិភាព និងធនាគារសហគ្រាសធុនតូច និងមធ្យម នៅប្រទេសម៉ាឡេស៊ី។ លោក Leslie មានបទពិសោធន៍៥ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ាដែលមានតួនាទីជាអ្នកដឹកនាំផ្សេងៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ ឌីជីថល និងសេវាហិរញ្ញវត្ថុឌីជីថល មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា។

លោកទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (ការគ្រប់គ្រង និងទីផ្សារ) ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ បច្ចេកវិទ្យានៃ Curtin ទីក្រុងភ្នំពេញ (Perth) ប្រទេសអូស្ត្រាលី។



## លោក Low Weng Haw (Steven Low)

នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោក Steven Low គឺជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ នៅធនាគារព្រីនស៍។ លោកគឺជាអ្នក អនុវត្តហានិភ័យជាមួយនិងបទពិសោធន៍ឌីជីថលដែលផ្តោតលើការវិភាគទិន្នន័យធំនៅក្នុងធនាគារដែលគ្របដណ្តប់ លើគំនិតដ្ឋចម្រើន GRC និងគំរូប្រតិបត្តិការគោលដៅអាជីវកម្មសម្រាប់សេវាហិរញ្ញវត្ថុឌីជីថល និងធនាគារឌីជីថល។ លោកធ្លាប់បម្រើការងារនៅក្នុងគ្រប់គ្រងសម្រាប់ក្រុមហ៊ុនវិភាគទិន្នន័យធំ AlphaZetta Malaysia។ លោកធ្លាប់បម្រើការ ងារជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងជានាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ សម្រាប់អតិថិជនធនាគារ ដែល គ្របដណ្តប់ទាំងផ្នែកសេវាធនាគារបុគ្គលនិងសេវាធនាគារអាជីវកម្មនៅធនាគារមេយប៊ែងដែលជាធនាគារឈានមុខ គេមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ គាត់ក៏ជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សម្រាប់ Wavemoney Yangon, Affin Bank និង Bangkok Bank Malaysia ។

ជាមុនមក លោក Steven មានបទពិសោធន៍ជាង ២២ឆ្នាំក្នុងផ្នែកសវនកម្ម ការគ្រប់គ្រងឥណទាន (រួមទាំងធនាគារសេវាកម្ម) និងអាជីវកម្មនៅក្នុងស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុក និងក្រៅស្រុក រួមមាន ធនាគារ Standard Chartered ធនាគារមេយប៊ែង Wavemoney Yangon ធនាគារ RHB ធនាគារ Affin ធនាគារ បាងកក និងធនាគារ Binh (វៀតណាម) ធនាគារ EON និង Orix Leasing។ លោកបានធ្វើដំណើរយ៉ាងសកម្ម ទៅកាន់ប្រទេសមួយចំនួនដូចជា សិង្ហបុរី ម៉ុងហ្គោលី វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងអ៊ីរ៉ង់ ដើម្បីធ្វើការ លើគម្រោងផ្សេងៗ និងការចូលរួមជាមួយអ្នកពាក់ព័ន្ធលើហានិភ័យ និងការអនុលោមតាមគម្រោង និងគម្រោងវិភាគ ទិន្នន័យធំ។ លោកមានជំនាញ ICSA-UK (បរិញ្ញាបត្រគុណិត្យ ACCA ឬសមមូលនឹង ICMA)។



**លោក WINSTON TAN**  
នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ

លោក Winston Tan គឺជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ នៅធនាគារ ព្រីនស៍ ។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ លោកគឺជា នាយក នាយកដ្ឋានហិរញ្ញវត្ថុ និងផែនការអាជីវកម្មនៃធនាគារ OCBC ប្រទេសម៉ាឡេស៊ី។ លោកក៏ធ្លាប់ជា នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុនហិរញ្ញវត្ថុព្រូជីនសល គីអិលស៊ី នៃប្រទេសវៀតណាមផងដែរ។ លោកមានបទពិសោធន៍ជាង១៧ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មធនាគារ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំយុទ្ធសាស្ត្រនិងផែនការអាជីវកម្ម ការគ្រប់គ្រងការសម្រេចចិត្ត និងទិដ្ឋភាពផលជាដើម។ លោកក៏ធ្លាប់មានអតីតភារកិច្ចការងារដ៏បូងជាមួយក្រុមហ៊ុន KPMG ក្នុងនាមជាគណនេយ្យករ ដែលមានបទពិសោធន៍ផ្នែកសវនកម្ម។

លោក Winston បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី ។



**លោក ហៀង សេង ហៀង**  
នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានប្រតិបត្តិការ

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានប្រតិបត្តិការ។ លោកមានបទពិសោធន៍ជាង១១ឆ្នាំក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទិដ្ឋភាពភាគហ៊ុន/មូលបត្រពីធនាគារឈានមុខក្នុងស្រុកជាច្រើន។ លោកមានជំនាញយ៉ាងប៉ិនប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតកម្មវិធីប្រព័ន្ធផ្តល់ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធជាដើម។

លោក ហៀង សេង ហៀង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ០២ និងថ្នាក់បរិញ្ញាបត្រចំនួន ០២ ផងដែរ។ ទីមួយគឺអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និងទីពីរ គឺអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា (AIT) នៅប្រទេសថៃផងដែរ ។ ចំណែកថ្នាក់បរិញ្ញាបត្រ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៣ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យនីរតុន ក្នុងឆ្នាំ ២០១០ ។



**លោក Bryan Min**  
នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានគ្រប់គ្រងសេវាកម្មធនាគារឌីជីថល

លោក Bryan គឺជានាយកប្រតិបត្តិគ្រប់គ្រងសេវាកម្មធនាគារឌីជីថលនៃធនាគារព្រីនស៍ ម.ក ។ លោកមានបទពិសោធន៍ច្រើនជាង២០ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យារបស់ធនាគារ។ ក្នុងនាមជាអ្នកជំនាញខាងជំនួញស្ថាបត្យករប្រព័ន្ធនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fintech លោកបានចូលរួម ឬដឹកនាំកសាង ឬដំណើរការប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុធំៗជាង ១០០ ។

លោកមានការយល់ដឹងទូលំទូលាយ និងការអនុវត្តយូរអង្វែងអំពីហិរញ្ញវត្ថុឌីជីថល ហើយលោកមានភាពប៉ិនប្រសប់ផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាពិសេសក្នុងការអនុវត្ត និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី កម្មវិធីនិងស្ថិតស្ថេរជាច្រើន។

លោកទទួលបានអនុបណ្ឌិតផ្នែកវិស្វកម្មកម្ពុជាពី សាកលវិទ្យាល័យ Tsinghua ក្នុងប្រទេសចិន និងបរិញ្ញាបត្រវិស្វកម្មពីវិទ្យាស្ថានបច្ចេកវិទ្យា Harbin នៅប្រទេសចិន។



**លោក កែវ រុខ្សី**  
នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងធនាគារ ព្រីនស៍ ម.ក។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកមានបទពិសោធន៍ជា សវនករផ្ទៃក្នុងជានិច្ចសម្រាប់អ្នកគ្រប់គ្រង និង ជានាយកនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អស់រយៈពេល ០៩ឆ្នាំ។ បន្ថែមពីនោះ លោកក៏ធ្លាប់ធ្វើការក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត អស់រយៈពេលជាង១០ឆ្នាំ។

លោក កែវ រុខ្សី បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន០៣រួមមានអនុបណ្ឌិតគណនេយ្យ និងអនុបណ្ឌិតសវនកម្មពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ (ប្រទេសស្វីស) និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម-ហិរញ្ញវត្ថុពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ (ប្រទេសស្វីស)។ លោកក៏ទទួលបានសញ្ញាបត្រក្រោយបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Wale (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ២០០៨ផងដែរ។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំលោកបានធ្វើតេស្តលើសិក្សាស្រាវជ្រាវនៃម ដោយទទួលបាននិរ្ញាបនបត្រជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា CND, WVTS, CCI, GCMA, QIA, CAME, FCPA, CFIP, CAIP, CBFA, CFE, CAT ជាដើម ។



**លោកស្រី ប៉េង លីយ៉ា**  
នាយិកានៃអគ្គនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុ  
សម្រាប់អតិថិជនបុគ្គល

លោកស្រី ប៉េង លីយ៉ា គឺជានាយិកានៃអគ្គនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល នៅធនាគារ ព្រីនស៍។ លោកស្រីមានបទពិសោធជាង ១០ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ហើយលោកស្រីធ្លាប់មានតួនាទី ជាច្រើនក្នុងការដឹកនាំយុទ្ធសាស្ត្រទីផ្សារ និងការផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ផលិតផល។

ក្នុងតួនាទីបច្ចុប្បន្នលោកស្រីលីយ៉ាមានទំនួលខុសត្រូវក្នុងការជំរុញអាជីវកម្មរបស់ធនាគារផ្នែកសេវាធនាគារសម្រាប់ អតិថិជនបុគ្គល ដោយការបង្កើនចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងប្រាក់កម្ចី តាមរយៈការពង្រីកការផ្តល់ជូន ប័ណ្ណឥណទានរបស់ធនាគារ និងបង្កើនចំនួនប្រតិបត្តិការ ។ លោកស្រីក៏ចូលរួមផងដែរជាមួយគម្រោងធំៗរបស់ ធនាគារដូចជាគម្រោងកម្មវិធីធនាគារតាមរយៈទូរស័ព្ទនិងគម្រោងប័ណ្ណទូទាត់របស់ធនាគារ។ មុនពេលចូលរួមជាមួយ ធនាគារព្រីនស៍ ម.ក លោកស្រី លីយ៉ា បានកាន់មុខតំណែងជាច្រើននៅធនាគារហុងកុងលីមីត (ឧបបុខា) គឺអិលស៊ី និង ធនាគារឯកទេស រីង ឧបបុខា ។

លោកស្រីទទួលបានសញ្ញាបត្រគណនេយ្យពីក្លោងចូរប្រទេសចិននិងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ ន័រតុន។ លើសពីនេះទៀតលោកស្រីមានគុណវុឌ្ឍិសិក្សាយ៉ាងទូលំទូលាយនៅក្នុងភាសាអង់គ្លេសរួមមានសញ្ញាប័ត្រ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រនិងប្រាក់ភាសាអង់គ្លេសសម្រាប់មុខជំនួញជាច្រើនទៀតដែលផ្តល់ជូនដោយគ្រឹះស្ថាន អប់រំណានមុខគេនៅកម្ពុជាដូចជាវិទ្យាស្ថានភាសាបរទេស (IFL) និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ។ លោកស្រីលីយ៉ា ក៏អាចប្រើប្រាស់ច្រើនភាសារួមមានភាសាខ្មែរអង់គ្លេសចិនកុកជី និងគ្រាមភាសាចិនកន្លងផងដែរ។



**លោកស្រី តៃ មុយនី**  
នាយិកានៃអគ្គនាយកដ្ឋានគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុ  
សម្រាប់អតិថិជនអាជីវកម្ម

លោកស្រីជានាយិកានៃអគ្គនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអាជីវកម្ម និងពាណិជ្ជកម្មនៃធនាគារ ព្រីនស៍ ម.ក។ លោកស្រី ទទួលបន្ទុកលើការផ្តល់សេវាកម្មធនាគារផ្នែកអាជីវកម្ម និងអាជីវកម្មដែលមានដូចជាឥណទាន ប្រាក់បញ្ញើ និង ការអភិវឌ្ឍន៍ផលិតផលនិងសេវាកម្មផ្នែកអាជីវកម្មដែលរួមទាំងហិរញ្ញប្បទានពាណិជ្ជកម្មនិងសេវាកម្មពាក់ព័ន្ធផងដែរ។ លោកស្រីមានបទពិសោធន៍ជំនាញជាង១៥ ឆ្នាំក្នុងវិស័យធនាគារទាំងធនាគារអន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងៗរបស់លោកស្រីរួមមាន សេវាកម្មធនាគារបុគ្គល (Retail Banking) និងធនាគារពាណិជ្ជ ក៏ដូចជាការវិភាគ ហានិភ័យឥណទាន និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាជីវកម្ម។ លោកស្រី មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ហើយអ្នកស្រីក៏បានបញ្ចប់សញ្ញាបត្រថ្នាក់ភាសាអង់គ្លេស និងសញ្ញាបត្រភាសាចិនកុកជីផងដែរ។

**លោក Tay Choon Wei**  
នាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងសេវាធនាគារ  
សម្រាប់អាជីវកម្ម និងអ្នកសម្បូរធនធាន



លោក Choon Wei គឺជានាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងសេវាធនាគារសម្រាប់អាជីវកម្ម និងអ្នកសម្បូរធនធាន។ លោកមានបទពិសោធន៍ក្នុងវិស័យធនាគារជាង២៦ឆ្នាំ ជាមួយធនាគារ Citibank និងធនាគារ United Overseas ធនាគារ ហុង កុង និង ធនាគារ Alliance នៅប្រទេសម៉ាឡេស៊ី។ លោកបានទទួលបទពិសោធន៍ផ្នែកធនាគារ យ៉ាងទូលំទូលាយលើអាជីវកម្មធនាគាររបស់គាត់នៅក្នុងការគ្រប់គ្រងសាខាក្នុងស្រុកនិងការគ្រប់គ្រងសាខាក្នុងតំបន់ កាលកំ និងការទិញ ប្រតិបត្តិការធនាគារ យុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍អាជីវកម្ម ដំណើរការ និងវាយតម្លៃឥណទាន ការអនុលោមតាមអាជីវកម្ម សវនកម្មផ្ទៃក្នុង ការបង្កើត និងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អាជីវកម្មផងដែរ។

លោកទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រដែលមានមុខជំនាញពីផ្នែកហិរញ្ញវត្ថុនិងការគ្រប់គ្រងអន្តរជាតិនៅសាលា គ្រប់គ្រងនៃសាកលវិទ្យាល័យបូស្តុន ទីក្រុងបូស្តុន រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ លោក គឺជា គ្រូបណ្តុះបណ្តាលថ្នាក់តំបន់ដែលមានការបញ្ជាក់ និងទទួលស្គាល់នៅវិទ្យាស្ថានគ្រប់គ្រងទ្រព្យធន Citibank (ហុងកុង/សិង្ហបុរី) ជាមួយនិងវិញ្ញាបនបត្រសម្រាប់ការវិនិយោគក្នុងតំបន់និងផលិតផលទ្រព្យធនរបស់ Citibank។





**លោក លីម លីវ៉ាឌី**

នាយកនៃអគ្គនាយកដ្ឋានសេវាកម្មធនធានមនុស្ស

បច្ចុប្បន្ន លោកជានាយកនៃអគ្គនាយកដ្ឋានសេវាកម្មធនធានមនុស្ស។ លោកមានបទពិសោធន៍ជាង២០ ឆ្នាំក្នុងវិស័យធនធានមនុស្ស និងការគ្រប់គ្រងនៅធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងសហគ្រាសសេវាវិជ្ជាជីវៈផ្សេងៗទៀត ។ មុនលោកចូលបម្រើការនៅ ធនាគារ ព្រីនស៍ ម.ក លោកធ្លាប់បានបម្រើការឲ្យ មីក្រូហិរញ្ញវត្ថុ អម្រឹតធនាគារកាណាឌីយ៉ា ក្រុមហ៊ុនស្តីពីម៉ូតូគ្រប ក្រុមហ៊ុន Digital Divide Data អង្គការភ្នែងអន្តរជាតិ ក្រុមហ៊ុន PwC (PricewaterhouseCooper) សណ្ឋាគារ និងមណ្ឌលវិជ្ជាជីវៈ Inter-Continental ។ លោកបានកាន់តួនាទីជានាយកគ្រប់គ្រងធនធានមនុស្សអស់រយៈពេលជាង ១៥ ឆ្នាំជាប់ៗគ្នា ។

លោក លីម លីវ៉ាឌី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធុរកិច្ច) ពីសាកលវិទ្យាល័យ Preston នៃសហរដ្ឋអាមេរិក និងសញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburn នៃប្រទេសអូស្ត្រាលី។

លោកលីមលីវ៉ាឌីគឺជាសមាជិកនៃបណ្តាញផ្សេងៗដែលមានដូចជាបណ្តាញធនធានមនុស្សនៅកម្ពុជាទាំងផ្នែកឯកជននិងសាធារណៈ បណ្តាញធនធានមនុស្សនៅប្រទេសវៀតណាម បណ្តាញក្រុមហ៊ុន PricewaterhouseCoopers (PwC) -Strata-Ev បណ្តាញវាយតម្លៃការងារនៅអាស៊ីម៉ង់ បណ្តាញក្រុមហ៊ុនហៃគ្រុបនៅប្រទេសថៃ មជ្ឈមណ្ឌលវាយតម្លៃ Saville and Holdsworth ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលផ្តល់ជូននូវសេវាកម្មសាកល្បងអាជីពនិងជំនាញជាសកលហើយក៏ជាសមាជិកនៃ បណ្តាញផែនការអន្តរជាតិធនធានមនុស្សនៅអាស៊ីផងដែរ។



**លោក Ho Kok Wai (Steven)**

នាយកនៃអគ្គនាយកដ្ឋានយុទ្ធសាស្ត្រសាខា និងបទពិសោធន៍អតិថិជន

លោក Steven គឺជានាយកនៃអគ្គនាយកដ្ឋានយុទ្ធសាស្ត្រសាខា និងបទពិសោធន៍អតិថិជន នៅធនាគារ ព្រីនស៍។ លោកបានចូលរួមជាមួយធនាគារ ព្រីនស៍ ជានាយកនាយកដ្ឋានគ្រប់គ្រងការលក់ និងបណ្តាញចែកចាយ នៅខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីបានបម្រើការងារជាមួយធនាគារ OCBC ម៉ាឡេស៊ីអស់រយៈពេល ១៧ ឆ្នាំ ធ្លាប់ជាមួយធនាគារហុងកុង ម៉ាឡេស៊ី ជាង ២០ ឆ្នាំ។

លោក Steven មានបទពិសោធន៍ផ្នែកធនាគារយ៉ាងទូលំទូលាយនៅក្នុងវិស័យសវនកម្មផ្ទៃក្នុងប្រតិបត្តិការធនាគារ ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ការលក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ក្នុងអំឡុងពេលដែលលោកបម្រើការងារនៅធនាគារ OCBC ម៉ាឡេស៊ី លោកក៏បានចូលរួមក្នុងការងារដូចជា ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលសម្រាប់បណ្តាញ។ ដឹកនាំក្រុមក្នុងគម្រោងការបណ្តុះបណ្តាល និងសម្របសម្រួលដល់ ប្រធានសាខា និងប្រធានផ្នែកសេវាអតិថិជន។

លោក Steven បានបញ្ចប់ការសិក្សានៅ Kolej Tuanku Abdul Rahman ជាមួយនឹង HSC Statement ។ លោកក៏មានវិញ្ញាបនបត្រជាមួយសហព័ន្ធអ្នកគ្រប់គ្រងការដើរទុកចិត្តម៉ាឡេស៊ី វិញ្ញាបនបត្រវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី ក្នុងការវិនិយោគ - ធានារ៉ាប់រងអាយុជីវិត Linked វិញ្ញាបនបត្រវិជ្ជាជីវៈការពារវិនិយោគិន ការពិនិត្យកិច្ចសន្យាជាមុនរបស់វិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ីសម្រាប់វិញ្ញាបនបត្រគ្រប់គ្រងធានារ៉ាប់រង វិញ្ញាបនបត្រជំនាញក្នុងការធានារ៉ាប់រងទូទៅ របស់វិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី និងសមាគម Takaful របស់ម៉ាឡេស៊ី (ធានារ៉ាប់រង Takaful) ។

**លោក យុន ប៊ុណ្ណារិទ្ធ**

នាយក នៃនាយកដ្ឋានគ្រប់គ្រងសាខា



លោកយុន ប៊ុណ្ណារិទ្ធ គឺជានាយកនៃនាយកដ្ឋានគ្រប់គ្រងសាខានៅធនាគារ ព្រីនស៍។ លោកបានបម្រើការងារក្នុងវិស័យធនាគារអស់រយៈពេលជិត២៥ឆ្នាំជាមួយនឹងមុខតំណែងជាច្រើនដូចជានាយកបណ្តាញនិងចែកចាយនាយកសវនកម្មផ្ទៃក្នុង នាយកធានារ៉ាប់រង និងនាយកប្រតិបត្តិការ នៅធនាគារកាណាឌីយ៉ា ភីអិលស៊ី នៅកម្ពុជា។ លោកបានបញ្ចប់ការអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យក្នុងរដ្ឋអន្តរជាតិ ក្នុងឆ្នាំ ២០០៨។

**លោក អុង ពិសី**

នាយកនៃអគ្គនាយកដ្ឋានសេវាកម្មបច្ចេកវិទ្យា



លោកអុង ពិសី ជានាយកនៃអគ្គនាយកដ្ឋានសេវាកម្មបច្ចេកវិទ្យានៅធនាគារ ព្រីនស៍។ លោកមានបទពិសោធន៍ការងារជំនាញក្នុងវិស័យធនាគារអស់រយៈពេលជាង ១៤ ឆ្នាំ មកហើយ។ លោកមានបទពិសោធន៍ទៅលើការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល សន្និសុខបណ្តាញ ការស្រាវជ្រាវ និងគម្រោងផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ។

លោកបានចំណាយពេលជិត១០ឆ្នាំ ធ្វើការនៅធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា។ នៅក្នុងការងាររបស់លោកនៅទីនោះ លោកបានចូលរួមក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យា និងក្រុមរៀបចំដើម្បីបំពេញតាមតម្រូវការរបស់ធនាគារ។

នៅខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារនៅធនាគារ ព្រីនស៍ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីបច្ចេកវិទ្យា។ បច្ចុប្បន្ននេះលោកកំពុងទទួលបន្ទុកផ្នែកសំខាន់ៗនៃប្រព័ន្ធឈានមុខគេដូចជាប្រព័ន្ធធនាគារស្នូលហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការពង្រីកប្រព័ន្ធអេធីអឹម និងអភិវឌ្ឍគម្រោងក្លាយប្រព័ន្ធជាមួយរបស់ធនាគារ។

លោក អុង ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យកូឡុំប៊ិញនៃប្រទេសកម្ពុជា និងទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យ Oracle Efma Said Business School សាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យជាតិនៃប្រទេសស៊ាហ្គាញ Business School Executive Education។

**លោកស្រី សៀ សុខលីន**

នាយិកានៃនាយកដ្ឋានប្រតិបត្តិកាម



លោកស្រីជានាយិកានៃនាយកដ្ឋានប្រតិបត្តិកាមនៅធនាគារ ព្រីនស៍។ លោកស្រីមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យធនាគារហើយបានកាន់តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកាម។ បន្ថែមពីជំនាញដែលមាន លោកស្រីបានបន្តពង្រីក និងអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្មផងដែរ។

លោកស្រីសៀ សុខលីន ទទួលបានបរិញ្ញាបត្រ(B.A.) គណនេយ្យ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាជំនាញ ACCA នៅសាលាពាណិជ្ជកម្ម CamEd។ លោកស្រីបានទទួលវិញ្ញាបនបត្រផ្នែកប្រតិបត្តិកាមច្បាប់ ពី IBF និង ICA វិញ្ញាបនបត្រកម្រិតខ្ពស់អន្តរជាតិក្នុងការប្រឆាំងការលាងសម្អាតប្រាក់ ពីចក្រភពអង់គ្លេស ។

**លោកស្រី កែវ រស់និស្ស័យ**

នាយិកានៃនាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន



លោកស្រីមានតួនាទីជានាយិកានៃនាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុននៅធនាគារព្រីនស៍។លោកស្រីមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងសាជីវកម្ម និងពាណិជ្ជកម្មប្រតិបត្តិការអចលនទ្រព្យ និងបញ្ហារ៉ាវ។

លោកស្រី បានផ្តល់ការប្រឹក្សា ស្តីពីយុទ្ធសាស្ត្រផ្សេងៗ នៃការហាត់ចូលទីផ្សារ និងការចាកចេញ រួមទាំងការបង្កើតក្រុមហ៊ុន និងអភិបាលកិច្ច សាជីវកម្មរចនាសម្ព័ន្ធនៃការទិញយកអចលនទ្រព្យ ការចាត់ សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងលក់ និងទិញដីធ្លី ការអភិវឌ្ឍន៍ដីធ្លីនិងខុនដូដា ដើម។

លោកស្រីបានធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធនៃការអចលនទ្រព្យសម្រាប់ការជួលរយៈពេលខ្លីនិងវែងនិងបានធ្វើការប្រឹក្សាយោបល់ដល់អតិថិជនអំពីវិវាទរដ្ឋប្បវេណីនិងព្រហ្មទណ្ឌជាអាជ្ញាកណ្តាលនិងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ហារ៉ាវ។

លោកស្រី កែវ រស់និស្ស័យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យកូឡុំប៊ិញនៃស្រុក និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RUE) បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យLumièreLyon2នៃប្រទេសបារាំងនិងបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។



**កញ្ញា ហាំង ហ៊ុយ**  
នាយិកានៃនាយកដ្ឋានគ្រប់គ្រងឥណទាន

កញ្ញា ហាំង ហ៊ុយ ជានាយិកានៃនាយកដ្ឋានគ្រប់គ្រងឥណទាននៅធនាគារ ព្រីនស៍ ។ កញ្ញាមានបទពិសោធន៍ច្រើនជាង១០ឆ្នាំក្នុងវិស័យធនាគារដែលផ្តោតខ្លាំងលើការវិភាគហានិភ័យឥណទាន។ ជាពិសេសកញ្ញាទទួលបានការទទួលស្គាល់សម្រាប់ជំនាញនៃការវាយតម្លៃឥណទានដោយ Moody's Analytics ផងដែរ។ កញ្ញាហ៊ុយមានជំនាញខាងការវិភាគអាជីវកម្ម និងហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្មខ្នាតតូច មធ្យម និងសាជីវកម្ម។

កញ្ញា ហាំង ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



**លោកស្រី លាង សុខឡាង**  
នាយិកានៃនាយកដ្ឋានបំប្លែង និងគ្រប់គ្រងទិន្នន័យ

លោកស្រី លាង សុខឡាង គឺជានាយិកានៃនាយកដ្ឋានបំប្លែង និងគ្រប់គ្រងទិន្នន័យ នៅធនាគារ ព្រីនស៍។ លោកស្រីគឺជាអ្នកសំរបសម្រួលការផ្លាស់ប្តូរអាជីវកម្មបច្ចេកវិទ្យានិងដំណោះស្រាយនិងដំណើរការឌីជីថលព្រមទាំងការគិតទុកជាមុននូវការផ្លាស់ប្តូរ និងឧបសគ្គផងដែរ។ អ្នកស្រីមានតួនាទីត្រួតពិនិត្យមុខងារជាច្រើនដែលទាក់ទងនឹងទិន្នន័យដែលរួមមានការគ្រប់គ្រងទិន្នន័យ ការធានាគុណភាពទិន្នន័យ និងការបង្កើតយុទ្ធសាស្ត្រទិន្នន័យ។

លោកស្រី សុខឡាង មានបទពិសោធន៍ជាង ១៨ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យាធនាគារ។ សមត្ថភាពសំខាន់របស់លោកស្រីគឺការវិភាគ និងកែលម្អដំណោះស្រាយធនាគារដោយផ្អែកលើនិន្នាការខុស្តហាមកម្ម និងវិជ្ជាជីវៈ។ លោកស្រីប្រើប្រាស់សមត្ថភាពដំណោះស្រាយធនាគារយ៉ាងពេញលេញ ដើម្បីគាំទ្រដល់ការកែលម្អដំណើរការអាជីវកម្ម ហើយកែប្រែតម្រូវការអាជីវកម្មទៅជាតម្រូវការមុខងារជាក់លាក់ និងពេញលេញ។

លោកស្រីទទួលបានបរិញ្ញាបត្រប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



**លោក Alex Lim Eng Keat**  
នាយកនៃនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ

លោក Alex គឺជានាយកនៃនាយកដ្ឋានទំនាក់ទំនងសាជីវកម្មនិងទីផ្សារនៅធនាគារ ព្រីនស៍។ លោកជាអ្នកជំនាញផ្នែកទីផ្សារ និងទំនាក់ទំនង ដែលមានបទពិសោធន៍ការងារជាង ២០ ឆ្នាំក្នុងវិស័យធនាគារ ការអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម។ បទពិសោធន៍របស់លោកគ្របដណ្តប់យ៉ាងស៊ីជម្រៅនៅទូទាំងទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី។

លោកបានចាប់ផ្តើមការងារទំនាក់ទំនងរយៈពេលជាច្រើនឆ្នាំ ក្នុងការបង្កើតស្លោកយីហោ (branding) ការផ្សាយពាណិជ្ជកម្មការគ្រប់គ្រងទំនាក់ទំនងអតិថិជនការធ្វើទីផ្សារដោយផ្ទាល់ការបង្កើតទូរទស្សន៍និងការធ្វើឱ្យសកម្មនៅក្នុងទីភ្នាក់ងារអន្តរជាតិដូចជា Ogilvy, Euro RSCG, Young & Rubicam និង Draft-Lowe មុនពេលងាកទៅក្រុមហ៊ុនខាងអតិថិជនក្នុងវិស័យធនាគារ នៅធនាគារ អ អេច ប៊ី និងធនាគារ ហុងលីអុង។ បន្ទាប់មកលោកចូលរួមជាមួយ KSK Berhad ដែលជាក្រុមហ៊ុនកាន់កាប់ការវិនិយោគផ្តោតលើការធានារ៉ាប់រងទូទៅ ការអភិវឌ្ឍអចលនទ្រព្យបដិសណ្ឋារកិច្ច និង Insurtech & Autotech ។ ថ្មីៗនេះ លោកធ្វើការជាមួយអ្នកអភិវឌ្ឍអចលនទ្រព្យចំនួនពីរនាក់ដែលមានគម្រោងចាប់ពីឆ្នេរសមុទ្រ រហូតដល់ ទីក្រុង ហើយរហូតទៅដល់ការអភិវឌ្ឍចម្រុះរួមមានអាគារស្នាក់នៅ ។

លោក Alex បានបញ្ចប់ថ្នាក់អនុបណ្ឌិត (MBA) ពីសាកលវិទ្យាល័យ Bath ចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) ពីសាកលវិទ្យាល័យ Campbell សហរដ្ឋអាមេរិក ។ លើសពីនេះទៀតលោកគឺជាអ្នកទីផ្សារដែលបានទទួលស្គាល់ដោយវិទ្យាស្ថានទីផ្សារឆោតទើវិត ចក្រភពអង់គ្លេសដែលនៅទីនោះ លោកបានទទួលបញ្ញាបត្រអនុបណ្ឌិតផ្នែកទីផ្សារ។ លោកក៏ទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈពីវិទ្យាស្ថានទំនាក់ទំនងសាធារណៈប្រទេសម៉ាឡេស៊ី ផងដែរ។



# សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២១

ធនាគារ ព្រីនស៍ កំពុងខិតខំឆ្ពោះទៅរកការក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅប្រទេសកម្ពុជា។ ជាក់ស្តែង ធនាគារបានធ្វើការកែលម្អ អភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពផលិតផលធនាគារបែបឌីជីថលថ្មីៗៗ ដើម្បីបម្រើតម្រូវការខុសៗគ្នាទៅតាមប្រភេទអតិថិជនរបស់យើង។ លើសពីនេះ យើងបានពង្រីកប្រតិបត្តិការរបស់យើងទូទាំងប្រទេស នាំយកនូវភាពងាយស្រួលនិងប្រសិទ្ធភាពជូនដល់អតិថិជនរបស់យើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេស។ សម្រាប់អាយុជំនាន់សាខាយើងបានផ្តោតលើទីតាំងដែលបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មល្អបំផុតនិងភាពងាយស្រួលរបស់អតិថិជនរបស់យើងហើយបច្ចុប្បន្នយើងសាខារបស់យើង ៣២ ទីតាំង និងម៉ាស៊ីនអេដអិមចំនួន ៧២ ទីតាំងទូទាំងប្រទេស។

យើងបានណែនាំផលិតផល និងសេវាកម្មថ្មីៗទៅកាន់ទីផ្សារទូទាំងបណ្តាញដែលមាន ដើម្បីផ្តល់សេវាកម្មល្អបំផុតជូនដល់អតិថិជននិងគាំទ្រដល់កំណើននាពេលអនាគត។ បើនិយាយអំពីមូលដ្ឋានអតិថិជនដើមទុនទូទាំងរបស់ធនាគារមានចំនួន ២៥០លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបច្ចុប្បន្នប្រមាណចំនួន ៧៥លានដុល្លារសម្រាប់ធនាគារពាណិជ្ជកម្មទ្រព្យសកម្មរបស់យើងមានចំនួន ៨០៥ លានដុល្លារអាមេរិក ប្រាក់កម្ចីអតិថិជនមានចំនួន ៤៨០ លានដុល្លារអាមេរិក ប្រាក់ចំណេញអតិថិជនមានចំនួន៣៥៤លានដុល្លារអាមេរិកប្រាក់ចំណូលប្រតិបត្តិការមានចំនួន ៤៥.៥ លានដុល្លារអាមេរិកនិងប្រាក់ចំណេញសុទ្ធរបស់ធនាគារមានចំនួន ៣.៣ លានដុល្លារអាមេរិក។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំបានធ្វើឱ្យធនាគារអាចពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងមុតមាំ ដែលជាជំនួយធ្វើឱ្យធនាគារ ព្រីនស៍ក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានដើមទុនខ្ពស់ និងមានភាពរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ២០២១ យើងទទួលបានការងារងារជាច្រើនដូចជា ធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតសម្រាប់កម្មវិធីសេវាធនាគារតាមទូរស័ព្ទ PRINCE Mobile ពី Global Business Outlook ធនាគារពាណិជ្ជកម្មប្រចាំកម្ពុជាឆ្នាំ២០២១ ពី International Banker (២ឆ្នាំជាប់គ្នា) និងធនាគារឆ្លើមក្នុងនាមជាវិនិយោគករល្អបំផុតពី World HRD Congress។ សម្រាប់ផ្នែកធនធានមនុស្សយើងបានទទួលបានការងារងារ និងវិនិយោគករល្អបំផុតប្រទេសកម្ពុជាឆ្នាំ២០២១ ក្រោមផ្នែក "ទឹកនៃនិងការងារល្អបំផុត" និយោជកឆ្លើមជាសកលឆ្នាំ២០២១ ក្រោមផ្នែកធនធានមនុស្សឆ្លើមតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ពី WorldHRD Congress និងនិយោជកល្អបំផុតនៅអាស៊ីឆ្នាំ២០២១ ពី HR Asia, Business Media International។


សម្រាប់យុទ្ធសាស្ត្រឆ្នាំក្រោយ ធនាគារ ព្រីនស៍ គ្រោងនឹងពង្រឹង និងលើកកម្ពស់អាជីវកម្មរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃតាមរយៈការបំប្លែងបច្ចេកវិទ្យា ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន។ ជាចុងក្រោយ យើងមានបំណងក្លាយជាធនាគារឌីជីថលដ៏ល្អបំផុត និងក្លាយជាធនាគារជម្រើសទីមួយនៅប្រទេសកម្ពុជា។

# សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ  
សូចនាករសមិទ្ធផលគន្លឹះ (%)

	២០២១	២០២០
ប្រាក់ចំណេញសុទ្ធរៀបនឹងទ្រព្យម្ចាស់	១,៣%	២,០%
ប្រាក់ចំណេញសុទ្ធរៀបនឹងទ្រព្យសរុប	០,៤%	០,៩%
អនុបាតសាធនភាព	៤៣%	៥៦%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	១៣៧%	១២៦%


# លទ្ធផលហិរញ្ញវត្ថុ



# សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១

## សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១

ធនាគារ ព្រីនស៍ បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្តនិងក្រុងដែលមានសក្តានុពលជាច្រើន។ នៅចុងឆ្នាំ២០២១ធនាគារមានសាខាសរុបចំនួន៣២ទីតាំងទូទាំងប្រទេស។ យោងតាមចក្ខុវិស័យរបស់យើង ធនាគារព្រីនស៍ មានបំណងក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយសម្រាប់អតិថិជន ដូច្នេះ យុទ្ធសាស្ត្រពង្រីកទីផ្សារនេះ មានគោលបំណងដើម្បីឈានទៅរក និងដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើងជាមួយនិងភាពងាយស្រួល និងផ្តល់ជូននូវសេវាកម្មកាន់តែរហ័សជាងមុន។



ការផ្លាស់ប្តូរឌីជីថល(សេវាធនាគារតាមទូរស័ព្ទ)




នៅឆ្នាំ២០២១ ការប្រើប្រាស់ធនាគារឌីជីថលមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដំណាច់ឆ្នាំ។ ធនាគារព្រីនស៍បានបន្តវិនិយោគនិងព្យាយាមដោយមិនមានភាពឆ្ងល់ភ្នំក្នុងការនាំយកផលិតផលនិងសេវាកម្មឌីជីថលដែលប្រកបដោយការច្នៃប្រឌិត និងកាន់តែប្រសើរឡើងជូនដល់អតិថិជនរបស់យើង ជាមួយនិងបទពិសោធន៍ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងរីករាយនៅក្នុងប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសនៅក្នុងស្ថានភាពដំណាច់ឆ្នាំ។ ធនាគារ ព្រីនស៍ បានពង្រឹងកម្មវិធីសេវាធនាគារតាមទូរស័ព្ទ PRINCE Mobile ជាមួយនិងមុខងារពិសេសៗដូចជា គណនីព្រីនស៍ eAccount គណនីលេខពិសេស អាំងប៉ារអេឡិចត្រូនិច ការបង្កើតប័ណ្ណនិម្មិតម៉ាស៊ីនកាត និងវីសា សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ SWIFT និងការទូទាត់បែបឌីជីថលតាមរយៈ KHQR ។ ជាមួយនិងលក្ខណៈពិសេសខាងលើ អតិថិជនអាចបង្កើតគណនីធនាគារព្រីនស៍និងប័ណ្ណនិម្មិតបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់អញ្ជើញទៅកាន់សាខាឡើយ។ ធ្វើអាំងប៉ារអេឡិចត្រូនិចទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិក្នុងឱកាសពិសេស និងធ្វើការផ្ទេរប្រាក់អន្តរជាតិ ក៏ដូចជាធ្វើការទូទាត់ឆ្លងធនាគារតាមរយៈ Prince Bank KHQR បានយ៉ាងងាយស្រួល។ លើសពីនេះ ធនាគារក៏បានដាក់ឱ្យដំណើរការនូវកម្មវិធីសេវាធនាគារតាមទូរស័ព្ទថ្មីចំនួនពីរគឺ PRINCE MobileBiz និង PRINCE Merchant ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បម្រើអតិថិជនអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនប្រសិទ្ធភាព និងជួយដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។



## ភាពជាដៃគូអាជីវកម្មលើផលទានគេហដ្ឋាននិងការសហការដាក់ដំណើរប័ណ្ណរួមគ្នា

ធនាគារព្រីនស៍បានចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនអចលនទ្រព្យល្បីៗចំនួនពីរគឺ ក្រុមហ៊ុនព្រីនស៍ ហ៊ុន យូរ៉ែល អ៊ីស្តេត គ្រុប និងក្រុមហ៊ុន ជាប់ចែលយូប៊ី ស្ត្រីក រីលេចដើម្បីពង្រីកសេវាកម្មផលទានគេហដ្ឋានជាមួយនិងអតិថិជនឱ្យទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ។ លើសពីនេះ ធនាគារក៏បានចាប់ដំណើរការភាពជាដៃគូរបស់ខ្លួនជាមួយយានដ្ឋាន អេក្លាស អូតូដើម្បីដាក់ចេញនូវប័ណ្ណផលទានវីសា រួមគ្នាសម្រាប់សមាជិកវិអាយតិរបស់អេក្លាស។

# ជំហានជោគជ័យ



**២០១៥**  
 ត្រីមាស ហ្វាយនេន ភីអិលស៊ី ត្រូវបានបង្កើតឡើងជាត្រីមាសស្ថាន មីក្រូហិរញ្ញវត្ថុ

**២០១៦**  
 • ត្រីមាសមានសាខាចំនួន ០៣ ដំណើរការនៅរាជធានីភ្នំពេញ  
 • ត្រីមាសមានបុគ្គលិកចំនួន ១០៩ នាក់  
 • មានទ្រព្យសកម្មសរុបចំនួន ១៣.៧០ លានដុល្លារអាមេរិក  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ៣៥៦ នាក់

**២០១៧**  
 • ត្រីមាសមានសាខាចំនួន ០៥ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង  
 • ត្រីមាសមានបុគ្គលិកចំនួន ១៦៨ នាក់  
 • ទ្រព្យសកម្មសរុបបានកើនឡើងដល់ ២១.៥៣ លានដុល្លារអាមេរិក  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ៦៨៨ នាក់

**២០១៨**  
 • ត្រីមាសមានសាខាចំនួន ០៩ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម  
 • ត្រីមាសមានបុគ្គលិកចំនួន ៦២១ នាក់  
 • ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៧០.៧០ លានដុល្លារអាមេរិក  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ១.៧១១ នាក់  
 • ត្រីមាសបានទទួលអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជ នៅខែកក្កដា  
 • ប្រព័ន្ធធនាគារស្នូលថ្មី Oracle's Flexcube បានដាក់ឱ្យប្រើប្រាស់  
 • អតិថិជនសរុបមានចំនួន ២.២៦៣ នាក់


**២០១៩**  
 • ត្រីមាសមានសាខាចំនួន ២៨ ដំណើរការនៅរាជធានីភ្នំពេញ និងខេត្ត ចំនួន២០  
 • ត្រីមាសមានបុគ្គលិកចំនួន ១,០០៤ នាក់  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ២,៨៤៨ នាក់  
 • ប្រព័ន្ធធនាគារនីវិធីប្រធានដាក់ឱ្យដំណើរការ  
 • អ្នកប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទមានចំនួន ៤,៤៣១ នាក់ បានចូលរួមក្នុងប្រព័ន្ធសេវាទូទាត់ហិរស និងសេវាទូទាត់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRIS) ត្រូវបានដាក់ដំណើរការ (តាមរយៈគេហទំព័រ)  
 • ប្រព័ន្ធប្រុងអេឡិចត្រូនិក សម្រាប់បុគ្គលិកត្រូវបានដាក់ដំណើរការ (តាមរយៈគេហទំព័រ)

**២០២០**  
 • ត្រីមាសមានសាខាសរុបចំនួន ៣១ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ ខេត្ត  
 • ត្រីមាសមានបុគ្គលិកចំនួន ១,០១១ នាក់  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ៤,០៦២ នាក់  
 • អ្នកប្រើប្រាស់កម្មវិធី PRINCE Mobile មានចំនួន ១៩.៣៧៩ នាក់ (ស្មើនឹង ៦៧% នៃអតិថិជនសរុប)  
 • ដាក់ដំណើរការសាលារៀនបំណុល Priority Banking Lounges  
 • ដាក់ដំណើរប័ណ្ណវិសា និងប័ណ្ណម៉ាស៊ីនកាត  
 • បញ្ចប់ការដាក់បញ្ចូលប្រព័ន្ធ ខេមបូឌីនៃស៊ែរវ៉ូ និងវិធានដេ  
 • ក្លាយជាសមាជិកផ្ទាល់នៃសភាទូទាត់ជាតិ  
 • ដាក់ដំណើរសេវាផ្ទេរប្រាក់ក្រៅប្រទេស តាមរយៈ ធនាគារ ភស្តិកន  
 • ដាក់ដំណើរសេវា PRINCE Pay (ស្វែន QR កូដ)

**២០២១**  
 • ត្រីមាសមានសាខាសរុបចំនួន ៣២ ដែលដំណើរការនៅរាជធានី ភ្នំពេញ និង ២១ ខេត្ត  
 • ត្រីមាសមានបុគ្គលិកចំនួន ១,០៣៨ នាក់  
 • ត្រីមាសបានផ្តល់សេវាធានាជូនអតិថិជនចំនួន ៥,១៣០ នាក់  
 • អតិថិជនសកម្មមានចំនួន ៩៧,២៤១ នាក់  
 • អ្នកប្រើប្រាស់កម្មវិធី PRINCE Mobile មានចំនួន ៧៥,៤៨៤ នាក់ (ស្មើនឹង ៦៧% នៃអតិថិជនសរុប)  
 • សាលារៀនបំណុល Priority Banking Lounges មានចំនួន ០៣ ទីតាំង  
 • ដាក់ដំណើរការគណនីលេខពិសេស  
 • ដាក់ដំណើរការគណនីត្រីមាស eAccount  
 • ដាក់ដំណើរការមុខងារពិសេសអាំងតែណេតអេឡិចត្រូនិក  
 • ដាក់ដំណើរការមុខងារបង្កើតប័ណ្ណនិម្មិតវិសា និងប័ណ្ណនិម្មិតម៉ាស៊ីនកាត  
 • ដាក់ដំណើរការផ្តល់ជូនប័ណ្ណហិរសវិសា និងប័ណ្ណហិរសម៉ាស៊ីនកាត  
 • ដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធទូទាត់ SWIFT លើកម្មវិធីសេវាធនាគារតាមទូរស័ព្ទ (PRINCE Mobile App)  
 • ដាក់ដំណើរការសេវាទូទាត់តាមរយៈប្រព័ន្ធ KHQR  
 • ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងកិច្ចការសេវាធានា  
 • ដាក់ដំណើរការសេវាហិរញ្ញប្បទានពាណិជ្ជកម្ម  
 • ដាក់ដំណើរការកម្មវិធី PRINCE MobileBiz  
 • ដាក់ដំណើរការកម្មវិធី PRINCE Merchant  
 • ដាក់ដំណើរការម៉ាស៊ីនអេមីប Drive-Through ដំបូងគេបង្អស់ នៅកម្ពុជា  
 • ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើ កម្មវិធី E-learning កម្មវិធី HRIS និងកម្មវិធី HR In The Pocket  
 • ដៃគូទូទាត់វិទ្យុសម្រាប់ចំនួន ២៤ ស្ថាប័នតាមរយៈកម្មវិធីសេវាធនាគារ តាមទូរស័ព្ទ (PRINCE Mobile App)  
 • ដៃគូអារីកម្ម PRINCE Pay មានចំនួន ១១,៧៤១ ហាង

# បណ្តាញការិយាល័យប្រតិបត្តិការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ ត្រីមាស ម.ក មានសាខាប្រតិបត្តិការចំនួន ៣២



សាខាសរុបចំនួន៣២ កំពុងប្រតិបត្តិការ និងម៉ាស៊ីនដក-ដាក់ប្រាក់ចំនួន៧២ទីតាំង

- ១. ធនាគារ ត្រីមាស ម.ក ទីស្នាក់ការកណ្តាល**  
 ផ្ទះលេខ ១៧៥ អាបេសេដ មហាវិថីម៉ៅសេទុង ភូមិ ភូមិដី សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- ២. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀប**  
 ផ្ទះលេខ៨ និង១០ ផ្លូវជាតិលេខ៦អា ភូមិខ្នារ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- ៣. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌ៧មករា - សង្កាត់វាលវែង**  
 អាគារលេខអេស២-០១ ដីអូឡាំព្យាស៊ីដី មហាវិថី ព្រះមុនីរ័ត្ន (២១៧) និងវេជ្ជបណ្ឌិត (១៨២) សង្កាត់ វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ
- ៤. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌចំការមន - សង្កាត់ទន្លេចាសាក់**  
 ប្លុកអា-១ ដីឡូតិ៍លេខ៧១ មហាវិថីព្រះនរោត្តម សង្កាត់ ទន្លេចាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ
- ៥. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌច្បារអំពៅ - សង្កាត់និរោធ**  
 អាគារលេខ ២១៨-២១៨អា ផ្លូវជាតិលេខ១ ភូមិឫស្សី ស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- ៦. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវ**  
 ផ្ទះលេខ ៣៦៣ ភូមិ ៣ ផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ
- ៧. ធនាគារ ត្រីមាស ម.ក - សាខាខណ្ឌ៧មករា - សង្កាត់បឹងព្រលិត**  
 អគារភ្នំពេញដេវី ផ្ទះលេខ៤៤៥ មហាវិថីព្រះមុនីរ័ត្ន (ផ្លូវលេខ៩៣/២៣២) សង្កាត់បឹងកេងកង ខណ្ឌ៧មករា រាជធានីភ្នំពេញ
- ៨. ធនាគារ ត្រីមាស ម.ក សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យ២**  
 ក្បាលដីលេខ២៩៥០ ៤២៩៥១ ផ្ទះលេខ៣២អា& ៣៣អា មហាវិថីព្រះមុនីរ័ត្ន ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ



**៩. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌឫស្សីកែវ - សង្កាត់ទួលសង្កែទី២**

ផ្ទះលេខ ២១១ អ៊ីស្សូ ផ្លូវលេខ ៥៩៨ សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

**១១. ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងតាខ្មៅ**

ផ្លូវលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ខេត្តកណ្តាល

**១៣. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តសៀមរាប**

ភូមិលាក់កន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប

**១៥. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះសីហនុ**

ភូមិ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

**១៧. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្វាយរៀង**

ភូមិសួនថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

**១៩. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តរតនៈគីរី**

ភូមិជ័យជំនះ សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្ត រតនៈគីរី

**២១. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តតាកែវ**

ក្បាលដីលេខ ៧៩២ ភូមិឡឃី សង្កាត់រកាក្នុង ក្រុង ដូនកែវ ខេត្តតាកែវ

**២៣. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ឆ្នាំង**

ភូមិឡទឹកក្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង

**២៥. ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងប៉ោយប៉ែត**

ភូមិបាលិលយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

**១០. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌ ពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី១**

ផ្ទះលេខ ២១១១ ផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងខាងជើង ទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ

**១២. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបាត់ដំបង**

ភូមិព្រែកតាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

**១៤. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ចាម**

ភូមិទី៤ សង្កាត់រាលរង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

**១៦. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រៃវែង**

ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

**១៨. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តក្រចេះ**

ភូមិដូនត្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

**២០. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ស្ពឺ**

ក្បាលដីលេខ ៨៨៤ ភូមិពាណិជ្ជកម្ម សង្កាត់ការ៉ា ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ

**២២. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះវិហារ**

ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

**២៤. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ធំ**

ក្បាលដីលេខ១២០០ ភូមិកំពង់ធំសង្កាត់កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

**២៦. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តក្បូងឃ្មុំ**

ក្បាលដីលេខ ០៨១៩ ផ្លូវជាតិលេខ៧ ភូមិជើងឡុង សង្កាត់ស្នួង ក្រុងក្បូងឃ្មុំ ខេត្តក្បូងឃ្មុំ

**២៧. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តពោធិ៍សាត់**

ក្បាលដីលេខ ០៥៣២ ផ្លូវជាតិ លេខ៥ ភូមិ ស្មានីយ៍ សង្កាត់ ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់

**២៩. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបន្ទាយមានជ័យ**

ក្បាលដីលេខ A11 ១១៨៨ ផ្លូវជាតិលេខ ៦អា ភូមិ ១ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ

**៣១. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តមណ្ឌលគីរី**

ក្បាលដីលេខ១១៨ ភូមិកណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

**២៨. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្ទឹងត្រែង**

ក្បាលដីលេខ ៤៥ ផ្លូវលេខ៦៣ ភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង

**៣០. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពត**

ក្បាលដីលេខ AI ០៦៨៧ ផ្លូវសួនច្បារក្រុង ភូមិ ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

**៣. ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងសៀមរាប**

ក្បាលដីលេខ១៥២៦ មហាវិថីស៊ីវ័ត្ត ភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប

# បណ្តាញអេធីអឹម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ព្រីនស៍ ម.ក មានទីតាំងម៉ាស៊ីនអេធីអឹមសរុបចំនួន ៧២ទីតាំងដែលក្នុងនោះមាន ម៉ាស៊ីនអេធីអឹមចំនួន៣២ទីតាំងស្ថិតនៅតាមទីតាំងសាខា និងម៉ាស៊ីនអេធីអឹមចំនួន៤០ទីតាំងទៀតនៅតាមទីប្រជុំជនទូទាំង ប្រទេស។ ឥឡូវនេះអតិថិជនអាចធ្វើការដក និងដាក់ប្រាក់ ក៏ដូចជាធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ២៤/៧ ដោយមិនចាំបាច់ អញ្ជើញទៅកាន់ទីតាំងសាខាណាមួយឡើយ។

លើសពីនេះ ធនាគារ ព្រីនស៍ បានដាក់ឱ្យដំណើរការនូវម៉ាស៊ីនអេធីអឹមDrive-Through ដំបូងគេនៅប្រទេសកម្ពុជា ដែល អនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការដោយផ្ទាល់ពីលើយានជំនិះរបស់ពួកគេនៅរាល់ពេលដែលពួកគេមានតម្រូវការ សាច់ប្រាក់ ឬ ចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយបាន ២៤/៧។



### នៅរាជធានីភ្នំពេញ

- ១. ទីស្នាក់ការកណ្តាល
- ២. សាខាខណ្ឌព្រៃយ័ន
- ៣. សាខាខណ្ឌព្រៃសាទរ
- ៤. សាខាខណ្ឌចំការមន
- ៥. សាខាខណ្ឌច្បារអំពៅ
- ៦. សាខាខណ្ឌចំការមន
- ៧. សាខាខណ្ឌព្រៃសាទរ
- ៨. សាខាខណ្ឌព្រៃសាទរ
- ៩. សាខាខណ្ឌបឹងកេងកង
- ១០. សាខាខណ្ឌព្រៃសាទរ
- ១១. អ៊ីអេស ស៊ែរស៊ុន
- ១២. អ៊ីអេស អ៊ីអេស
- ១៣. អេដេន ហ្គាដិន
- ១៤. រង្វង់មូលទួលគោក
- ១៥. កោះពេជ្រ
- ១៦. សណ្ឋាគារ ហ៊ុយហ្វី
- ១៧. ស្ពាយទ្រី ខ្ពស់
- ១៨. ស្ពាយទ្រី ទាប
- ១៩. មេត្រាយអ៊ីស បឹងស្រា
- ២០. ឡាក់គី អ៊ុចប្រេស

- ២១. ស្ពាយទ្រី ប្រេងឥន្ធនៈ PTT
- ២២. ផ្សារទំនើបអ៊ីអេស ភ្នំពេញ
- ២៣. HMA The Bridge SOHO
- ២៤. ម៉ូធាល កាហ្វេ ស្ពាយ
- ២៥. វិទ្យាល័យសន្តិសុខ
- ២៦. សាលាបឋមសិក្សាព្រះនរោត្តម
- ២៧. ឡាក់គី អ៊ុចប្រេស ចាក់អង្រែក្រោម
- ២៨. ស្ពាយទ្រី ប្រេងឥន្ធនៈ តូតាល់ ភ្នំពេញ
- ២៩. ស្ពាយទ្រី ប្រេងឥន្ធនៈ តូតាល់ ផ្លូវ៣១០
- ៣០. ផ្សារទួលទំពូង
- ៣១. ស្ពាយទ្រី ប្រេងឥន្ធនៈ កាល់ ភិច អេស
- ៣២. ស្ពាយទ្រី ប្រេងឥន្ធនៈ កាល់ ភិច អេស ៧១
- ៣៣. ស្ពាយទ្រី ប្រេងឥន្ធនៈ កាល់ ភិច តាខៀវ
- ៣៤. បឹងហ្វុក យ៉ូរី ផាក
- ៣៥. ស្ពាយទ្រី ប្រេងឥន្ធនៈ តេលា ទឹកថ្លា
- ៣៦. សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
- ៣៧. បឹងហ្វុក ដី ស្ពាយទ្រី ផ្លូវលេខ៥៩៨
- ៣៨. AMAZON Drive-Through
- ៣៩. មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត
- ៤០. ហាងកាហ្វេ Brown ៥៧ បឹងកេងកង

### នៅតាមបណ្តាខេត្ត

- ៤១. សាខាក្រុងតាខ្មៅ
- ៤២. សាខាក្រុងសៀមរាប
- ៤៣. សាខាខេត្តសៀមរាប
- ៤៤. សាខាខេត្តកំពង់ចាម
- ៤៥. សាខាខេត្តព្រះសីហនុ
- ៤៦. សាខាខេត្តព្រៃវែង
- ៤៧. សាខាខេត្តស្វាយរៀង
- ៤៨. សាខាខេត្តក្រចេះ
- ៤៩. សាខាខេត្តកោះកុង
- ៥០. សាខាខេត្តកំពង់ស្ពឺ
- ៥១. សាខាខេត្តតាកែវ
- ៥២. សាខាខេត្តព្រះវិហារ
- ៥៣. សាខាខេត្តកំពង់ឆ្នាំង
- ៥៤. សាខាខេត្តកំពង់ធំ
- ៥៥. សាខាក្រុងប៉ោយប៉ែក
- ៥៦. សាខាខេត្តក្នុងឃុំ

- ៥៧. សាខាខេត្តបាត់ដំបង
- ៥៨. សាខាខេត្តស្ទឹងត្រែង
- ៥៩. សាខាខេត្តបន្ទាយមានជ័យ
- ៦០. សាខាខេត្តកំពត
- ៦១. សាខាខេត្តមណ្ឌលគីរី
- ៦២. សាខាខេត្តពោធិ៍សាត់
- ៦៣. ឃុំឃោរ ភ្នំពេញ
- ៦៤. ឃុំឃោរ ស្រីរតា - សៀមរាប
- ៦៥. សណ្ឋាគារ អ៊ែមប៊ី អង្គរ សៀមរាប
- ៦៦. ស្ពាយទ្រី ប្រេងឥន្ធនៈ PTT ផ្សារលើ
- ៦៧. ឱសថស្ថាន ហុងហ្វុក
- ៦៨. ស្ពាយទ្រី ក្រុងព្រះសីហនុ
- ៦៩. ផ្សារទំនើប ត្រីស៊ែរ យូ
- ៧០. សណ្ឋាគារ ភ្នំសំបូរ បាត់ដំបង
- ៧១. ស្ពាយទ្រី ប្រេងឥន្ធនៈ កាល់ ភិច បាត់ដំបង
- ៧២. ប៉ោយប៉ែក ព្រៃនគរ ឆ្នាំហ្វុក

## ផលិតផល និងប្រ៊ូម៉ូសិន

### ផលិតផល និងសេវាកម្មសម្រាប់បុគ្គល

គណនីប្រាក់បញ្ញើសន្សំរបស់យើងរួមមាន៖ គណនីសន្សំត្រីស៊ែរ គណនីបើកប្រាក់បៀវត្ស គណនីចរន្ត និងគណនីសោរ ធនាគារអភិបាល។

គណនីប្រាក់បញ្ញើមានកាលកំណត់របស់យើង មានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់ទៅតាមរយៈពេលនៃការសន្សំម ជាមួយនឹងជម្រើសទទួលបានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់ប្រចាំខែ ឬនៅពេលដល់កាលបរិច្ឆេទ។ ប័ណ្ណធនាគារ ត្រីស៊ែរ របស់យើងមាន ប័ណ្ណធនាគារ និងធនាគារវិសាម៉ាស៊ីន និងប័ណ្ណអេធីអឹមដែលមាននិមិត្តសញ្ញា CSS ជាប់ជាមួយ។

យើងផ្តល់ជូនធនាគារជាច្រើនប្រភេទសម្រាប់កម្រៃការអភិវឌ្ឍផ្សេងៗគ្នាដូចជាធនាគារគេហដ្ឋានធនាគារផ្ទាល់ខ្លួន ធនាគារនិស្សិត ធនាគារសម្រាប់អភិវឌ្ឍក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍នៅដ្ឋាន សេវាបើកប្រាក់បៀវត្សមុនកាលកំណត់ ធនាគារសម្រាប់បុគ្គលិកក្រុមហ៊ុនដែលចុះអនុស្សាវរណៈជាមួយធនាគារត្រីស៊ែរនិងធនាគារវិប្បបរិស្ថានអភិវឌ្ឍន៍សេវា បើកប្រាក់បៀវត្ស។

ក្រៅពីផលិតផលដែលបានរាយនាមយើងផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទដូចជាការផ្ទេរប្រាក់ក្នុងស្រុក (ប្រព័ន្ធជាត់ទាត់ជាតិ សេវាទូទាត់ហ៊ុន ប្រព័ន្ធវិធាន ប្រព័ន្ធបាតង)។



### ប្រ៊ូម៉ូសិនសម្រាប់អភិវឌ្ឍន៍បុគ្គល

បើកគណនីទទួលបាន 5 ដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រ៊ូម៉ូសិន បើកគណនីទទួលបាន 5 ដុល្លារ ក្នុងបើកគណនីជាមួយធនាគារ ត្រីស៊ែរ ងាយស្រួល និងមិន ចំណាយពេលយូរក្នុងការបើកគណនី តាមរយៈ PRINCE Mobile ការផ្តល់ជូននេះមានសុពលភាពរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត





**ណែនាំឥណទានបានប្រាក់រង្វាន់!**

អ្នកបានប្រាក់រង្វាន់មនុស្សអ្នកស្រលាញ់ទទួលបានឥណទានជាមួយអត្រាការប្រាក់ពិសេស! ចង់ដឹងកាន់តែច្បាស់ អំពីប្រូម៉ូសិននេះ សូមចុច <http://bit.ly/3njQYg4> ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

កម្មវិធី "លាក់សំណាងទាំង៤" របស់ធនាគារ ព្រីនស៍ និងផ្តល់ជូនអ្នករង្វាន់ទ្រូងរួមទាំងការដុះ និងឱកាស ឈ្នះរង្វាន់ប្រាក់សរុបរហូតដល់ ១៨.០០០.០០០ រៀល។ នៅពេលអ្នកសន្សំដល់លាក់សំណាងគ្រប់ចំនួន ៤ ប្រភេទ លោកអ្នកអាចប្តូរយកសន្លឹកប័ណ្ណផ្សេងសំណាង និងទទួលបានប្រាក់រង្វាន់ចំនួន ២០.០០០ រៀល។



**កាន់តែពិសេស ជាមួយនឹងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ ព្រីនស៍!**

លោកអ្នកនឹងទទួលបានការមិនគិតកម្រៃសេវាលើការទទួលប្រាក់ពីក្រៅប្រទេស និងកម្រៃសេវាពិសេសត្រឹមតែ ០.12% លើការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានចំនួនចាប់ពី 50,000 ដល់ 200,000ដុល្លារអាមេរិក ការផ្តល់ជូននេះមានសុពលភាពរហូតដល់គ្រប់ចំនួនកំណត់។

ស្នើប័ណ្ណឥណទាន ឬឥណទានVisa/Mastercard របស់អ្នក ពីធនាគារ ព្រីនស៍ ដោយគិតត្រឹមថ្ងៃ និងមិន គិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង (សម្រាប់ប្រភេទប័ណ្ណStandard/ប័ណ្ណClassic)! ចាំអីទៀត? ស្នើប័ណ្ណរបស់ អ្នកឥឡូវនេះ តាមរយៈ Prince Bank App ឬសេវាណាមួយដែលនៅជិតលោកអ្នកបំផុត។



**ផ្ទេរប្រាក់រហ័ស និងមិនគិតថ្លៃសេវា!!!**

លោកអ្នកអាចផ្ទេរប្រាក់រវាងគណនីប្រាក់រង្វាន់ និងគណនីព្រីនស៍គ្រប់ពេលវេលាគ្រប់ទីកន្លែងដោយមិនគិតថ្លៃសេវា និងមានសុវត្ថិភាព។ ទាញយក Prince Bank App ឥឡូវនេះ: <http://onelinkto/4fzpw5> (iOS and Android)!

ផ្ទេរប្រាក់ឆ្លងធនាគារកាន់តែរហ័ស និងមានភាពងាយស្រួល! ធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធវីធរលេ លើកម្មវិធីPRINCE Mobile លោកអ្នកទទួលបានប្រាក់ ភ្លាមៗ ដោយមានសុវត្ថិភាព និងមិនគិតថ្លៃសេវា! ទាញយកកម្មវិធីPRINCE Mobile ឥឡូវនេះ: <http://onelinkto/4fzpw5> (iOS and Android)!



ទទួលបានអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសនានា ក្រុមទាំងការបញ្ចុះតម្លៃ50%លើសេវាប្រចាំឆ្នាំ! ស្នើសុំប័ណ្ណម៉ាស៊ីនកាតវីសា ឥណទាន ឬឥណទានរបស់អ្នកនៅថ្ងៃនេះ តាមរយៈ PRINCE Mobile!

ស្ដេនទូទាត់ ជាមួយព្រីនស៍ដេ ទទួលបានរង្វាន់ទ្រូងដង! លោកអ្នកនឹងទទួលបានប្រាក់រង្វាន់រហូតដល់ \$30 ប្រចាំខែដោយធ្វើការស្ដេនទូទាត់តាមរយៈព្រីនស៍ដេ នៅ តាមហាងដៃគូសហការ របស់យើងច្រើនជាង 1800 កន្លែងនៅទូទាំង 25 ខេត្ត - ក្រុង និង 7 រីកាយជាមួយការ បញ្ចុះតម្លៃរហូតដល់ 50% នៅតាមហាងដៃគូសហការរបស់យើងជាង 100 កន្លែងទៀតផង ។



ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោកអ្នកបានគ្រប់កាលៈទេសៈ! ដោយស្នើឥណទានផ្ទាល់ខ្លួន និង ឥណទានគេបង្ការរបស់ធនាគារព្រីនស៍លោកអ្នកនឹងទទួលបានអត្រាការប្រាក់ពិសេសនិងរយៈពេលឥណទាន វែង! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ទទួលបានកាន់តែច្រើន ជាមួយព្រីនស៍ដេ! លោកអ្នកនឹងទទួលបានប្រាក់ត្រឡប់\$1 រាល់ការចំណាយគ្រប់\$5 ក្នុងមួយប្រតិបត្តិការ ដោយទូទាត់តាម រយៈព្រីនស៍ដេ នៅតាមបណ្តាហាងដៃគូរបស់យើងជាង 3,000+ កន្លែងទូទាំង 25 ខេត្ត-ក្រុង។



ការផ្តល់ជូនពិសេសសម្រាប់ម្ចាស់អាជីវកម្ម! បានប្រាក់ត្រឡប់រហូតដល់ \$50 ប្រចាំខែ ដោយប្រើប្រាស់PRINCE Pay សម្រាប់អាជីវកម្មប្រចាំថ្ងៃរបស់ លោកអ្នក។ ស្នើសុំ PRINCE PAY QR ឥឡូវនេះ!

ការផ្តល់ជូនពិសេសសម្រាប់ម្ចាស់អាជីវកម្ម! បានប្រាក់ត្រឡប់រហូតដល់ \$50ប្រចាំខែ ដោយប្រើប្រាស់PRINCE Pay សម្រាប់អាជីវកម្មប្រចាំថ្ងៃរបស់លោកអ្នក។ ស្នើសុំ PRINCE PAY QR ឥឡូវនេះ!







**ការផ្តល់ជូនពិសេសប្រចាំខែសតា!**

រាល់ការកម្ចីងទាំងអស់តាមរយៈ Muuve App ដោយទូទាត់ជាមួយប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍ លោកអ្នកនឹងទទួលបានប្រាក់ត្រឡប់ 50% ប្រហុតដល់ \$5 ក្នុងមួយវិក្កយបត្រ ហើយទទួលបានហុតដល់ \$50 ប្រចាំខែ! ពិសេសបែបនេះ មានតែប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍ប៉ុណ្ណោះ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

តោះគ្រាន់តែណែនាំមិត្តភក្តិដែលមានគណនីត្រីនស៍ចុះឈ្មោះប្រើប្រាស់កម្មវិធី PRINCE Mobile អ្នកព្រមទាំងមិត្តភក្តិ នឹងទទួលបានម្នាក់ 100 ពិន្ទុភ្លាមៗ! ជាមួយនឹងពិន្ទុដែលទទួលបាន អ្នកអាចប្រើប្រាស់បាននៅពេលទូទាត់ជាមួយដៃគូសហការរបស់ PRINCE Pay ។



**រីករាយនឹងការទទួលបានប្រាក់ត្រឡប់អន្តរកាលកំណត់ ពីប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍!**

រាល់ការទូទាត់ទាំងអស់ មិនថាលើម៉ាស៊ីន POS ឬអនឡាញ ដោយប្រើប្រាស់ប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍ លោកអ្នកនឹងទទួលបានប្រាក់ត្រឡប់ 0.5% សម្រាប់ប័ណ្ណប្រភេទ Standard និង 1% សម្រាប់ប័ណ្ណប្រភេទ Platinum នៃការចំណាយសរុប!

បើគណនីថ្មី បាន \$5 បាន \$5! សម្រាប់អ្នកដែលមិនទាន់មានគណនីជាមួយធនាគារ ត្រីនស៍ សរសេរលើកគណនីរបស់អ្នកឥឡូវនេះ តាមរយៈ PRINCE Mobile! បើកភ្លាម ទទួលបានរង្វាន់ 500 ពិន្ទុភ្លាមៗលើ PRINCE Mobile! បញ្ជាក់៖ 500 ពិន្ទុ = \$5 ។ លោកអ្នកអាចប្រើប្រាស់ពិន្ទុនេះ ក្នុងការបញ្ចូលកាតទូរស័ព្ទ ឬនៅពេលទូទាត់ជាមួយដៃគូ PRINCE Pay តាមរយៈ QR កូដ ។



**ទទួលបានប្រាក់ត្រឡប់ 50% ប្រហុតដល់ \$5 ក្នុងមួយវិក្កយបត្រ លើ Foodpanda ដោយទូទាត់ជាមួយប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍!**

ពិសេសបែបនេះ មានតែប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍ប៉ុណ្ណោះ! ស្វែងយល់បន្ថែម៖ <https://bit.ly/2TH9Mnr> លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

**ទីតាំងសាខាថ្មីទី១២៧ ដល់នៅជិតលោកអ្នក! ធនាគារ ត្រីនស៍ ម.ក សាខាបឹងព្រលិត ចាប់បើកសាកល្បងហើយ!**

ជាមួយសាខាថ្មីទី១២៧នេះ អតិថិជនអាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសរយៈពេល ០១ ខែ ពេញក៏ដូចជាការធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែងាយស្រួល និងរហ័សជាងមុនជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង ហើយលោកអ្នកក៏អាចធ្វើប្រតិបត្តិការដោយខ្លួនអ្នកផ្ទាល់នៅទីនោះផងដែរ។ អញ្ជើញមកកាន់សាខាថ្មីរបស់យើង ដើម្បីទទួលបានការផ្តល់ជូនពិសេស!



**ធ្វើប្រាក់ឆ្លងធនាគារប្រាក់រៀលដោយឥតគិតថ្លៃ ជាមួយសេវាទូទាត់របស់!**

លោកអ្នកអាចធ្វើការធ្វើប្រាក់ពីគណនីត្រីនស៍ទៅកាន់ធនាគារក្នុងស្រុកដែលជាសមាជិកនៃប្រព័ន្ធទូទាត់របស់ ដោយមិនគិតថ្លៃសេវា និងទទួលបានប្រាក់បានភ្លាមៗ។ ទាញយកកម្មវិធី PRINCE Mobile ឥឡូវនេះ: <http://onelink.to/4fzpw5> (iOS and Android)!

**ទទួលបានផ្ទះក្នុងក្តីសុបិនរបស់អ្នកនៅ គោម្រោង ដី ហ្គ្រីន រស្មី ជេន ឥឡូវនេះ!**

ស្នើសុំធានាគោលដៅរបស់អ្នកនៅធនាគារ ត្រីនស៍ ដើម្បីទទួលបានអត្រាការប្រាក់ពិសេសរយៈពេលបង់រំលោះ មានភាពបង់បែន ជាមួយទំហំឥណទានរហូតដល់ 85%! ទីតាំងគ្រោងនៅខេត្តកំពង់ចាម៖ <https://goo.gl/maps/TGggsdaA2F46RcMv9>



**ងាយស្រួល រហ័ស និងមានសុវត្ថិភាព ហើយមិនគិតថ្លៃសេវាទៀត!**

ធ្វើប្រាក់ពីធនាគារ ត្រីនស៍ទៅធនាគារដទៃក្នុងស្រុក តាមរយៈ កម្មវិធី PRINCE Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទាញយកកម្មវិធី PRINCE Mobile ឥឡូវនេះ: <http://onelink.to/4fzpw5> (iOS and Android)!

ប្រូម៉ូសិនកាន់តែអស្ចារ្យរបស់ធនាគារ ត្រីនស៍ សម្រាប់ពិធីបុណ្យប្រចាំឆ្នាំរីករាយជាមួយនឹងការទទួលបានប្រាក់ត្រឡប់រហូតដល់ 15% លើការចំណាយសរុប ដោយទូទាត់តាមរយៈប័ណ្ណម៉ាស៊ីនកាតធនាគារ ត្រីនស៍ នៅ៖

- ផ្សារទំនើប អ៊ីអនម៉លត្រីពេញ (ផ្សារលក់ទំនិញទូទៅ)
  - ផ្សារទំនើប អ៊ីអនសែនសុខស៊ីធី (ផ្សារលក់ទំនិញទូទៅ)
  - អ៊ីអន MaxValu Express គ្រប់សាខា និងអ៊ីអនអនឡាញ
- ចាប់ពីថ្ងៃទី 14 ខែកញ្ញា រហូតដល់ថ្ងៃទី 10 ខែតុលា ឆ្នាំ 2021 ។ ចាំអីទៀត! ទូទាត់តាមរយៈប័ណ្ណម៉ាស៊ីនកាតរបស់ធនាគារ ត្រីនស៍ឥឡូវនេះ!



**មកលេងស្តង់ធនាគារ ត្រីនស៍ នៅផ្សារទំនើបអ៊ីអនម៉លត្រីពេញផងណា! យើងមានផ្តល់ជូនរង្វាន់រួមមាន ធុត្រដ៍ស្រស់ស្អាត ទឹកកម្រាលកុលលាងដៃ មួក និងរង្វាន់ផ្សេងៗជាច្រើនទៀត! មកទទួលយករង្វាន់របស់អ្នកនៅថ្ងៃនេះ។**

អ្វីដែលកាន់តែពិសេសលោកអ្នកអាចស្នើប័ណ្ណម៉ាស៊ីនកាតថ្មីរបស់អ្នកនិងទទួលបានប័ណ្ណភ្លាមៗដោយមិនចាំបាច់រង់ចាំបុរ។ ហើយថែមទាំងមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប្តីប្រពន្ធចៀនផង។ លោកអ្នកអាចចាប់ផ្តើមរីករាយជាមួយនឹងប្រូម៉ូសិនទទួលបានប្រាក់ត្រឡប់រហូតដល់ 15% នៅផ្សារទំនើបអ៊ីអន (រោងលក់ទំនិញទូទៅ) អ៊ីអន MaxValue និងអ៊ីអនអនឡាញ។

ទីតាំងស្តង់៖ នៅឆាន់ផ្កាល់ដី បរិវេណ Lively Plaza ទល់មុខហាងដុណាត់ Krispy Kreme ម៉ោងធ្វើការ៖ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង 10:០០ យប់ កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2021 ដល់ថ្ងៃទី 17 ខែតុលា ឆ្នាំ 2021

**ការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់ដៃគូសហការPRINCE Pay ទាំងអស់!**

វិភាយនិងប្រាក់រង្វាន់ប្រចាំខែ 5% នៃចំនួនប្រតិបត្តិការសរុបរបស់អតិថិជន ឬទទួលបានរហូតដល់ \$100! ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ក្លាយជាដៃគូសហការរបស់ធនាគារព្រីនស៍ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដែលលោកអ្នកមិនធ្លាប់មានពីមុនមក!



**ស្នើត្រាម បានភ្លាម!** ស្នើប័ណ្ណហ៊ុយធី (ប័ណ្ណឥណទានម៉ាស៊ីនកាតវីសា) លោកអ្នកអាចទទួលបាននូវនឹងកន្លែងដោយមិនង់ប្រាក់! ថែមទាំងទទួលបានការបញ្ចុះតម្លៃ50%លើសេវាប័ណ្ណប្រចាំថ្ងៃសម្រាប់ប្រាក់បញ្ញើបង្កើតផង! ស្នើប័ណ្ណឥណទានហ៊ុយធីរបស់អ្នកឥឡូវនេះ! អត្ថប្រយោជន៍ជាច្រើនទៀតកំពុងរង់ចាំអ្នក!

**ទូទាត់ជាមួយPRINCE Pay ថ្ងៃនេះ លោកអ្នកអាចមានសំណាងក្នុងការទទួលបានពិន្ទុព្រីនស៍បន្ថែម!** រាល់ការទូទាត់ជាមួយPRINCE Payលោកអ្នកនឹងទទួលបានពិន្ទុព្រីនស៍ដែលមានឱកាសទទួលបានពិន្ទុសំណាងរហូតដល់ 3000 ពិន្ទុរង្វាន់ (ស្មើនឹង \$30) ។ កុំរង់ចាំទៀតអី ធ្វើការទិញទំនិញជាមួយ PRINCE Pay នៅថ្ងៃនេះ!



**ប្រូម៉ូសិនទ្វេដងពីធនាគារ ព្រីនស៍!**  
**ប្រូម៉ូសិនទ្វេដងពីធនាគារ ព្រីនស៍!**  
វិភាយនិងការទទួលបានប្រាក់ត្រឡប់ 30% ឬ ច្រើនបំផុត\$3 និងបញ្ចុះតម្លៃបន្ថែម \$2 ជាមួយប្រូម៉ូកូដ៖ wowprince ក្នុងមួយវិក្កយបត្រ ដោយទូទាត់ជាមួយប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍ សម្រាប់ការកម្លាំងរបស់អ្នកនៅលើ WOWNOW app! លោកអ្នកអាចទទួលបានប្រាក់ត្រឡប់រហូតដល់\$15ក្នុងមួយខែ។ ប្រូម៉ូកូដមានចំនួនកំណត់ក្នុងមួយខែ អ្នកប្រើមុន បានមុនណា! កុំភ្លេចប្រើប្រាស់ប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍របស់អ្នក ដើម្បីទទួលបានការផ្តល់ជូននេះ!  
រយៈពេលប្រូម៉ូសិន៖ ថ្ងៃទី15 ខែតុលា ឆ្នាំ2021 ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021។  
បញ្ជាក់៖ ប្រូម៉ូកូដអាចប្រើបានសម្រាប់ការកម្លាំងចាប់ពី \$7 ឡើងតែប័ណ្ណោះ។

**សូមណែនាំគណនីថ្មីស្រឡាង គណនីព្រីនស៍ eAccount!**


ឥឡូវនេះ ជាមួយគណនីព្រីនស៍ eAccount លោកអ្នកមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ក៏អាចបើកគណនីដោយខ្លួនឯងបានដែរ និងមិនតម្រូវឱ្យមានប្រាក់តម្កល់នោះឡើយ! ថែមទាំងទទួលបានការផ្តល់ជូនពិសេស៖

- អតិថិជនថ្មី និងទទួលបាន 500ពិន្ទុរង្វាន់=\$5 ភ្លាមៗសម្រាប់ការបើកគណនី
- អ្នកណែនាំអតិថិជន និងទទួលបាន 200ពិន្ទុរង្វាន់=\$2 ភ្លាមៗក្រោយពេលណែនាំបានជោគជ័យសម្រាប់អតិថិជនគណនីព្រីនស៍ eAccount ទាំងអស់នឹងមានឱកាសឈ្នះក្នុងការចាប់រង្វាន់ផ្សេងៗសំណាងផងដែរ!

ដោយទូកPRINCE Mobile app ដើម្បីបើកគណនីព្រីនស៍ eAccount ឥឡូវនេះ។




**ពេលទិញសំបុត្រកុន កុំភ្លេចប័ណ្ណធនាគារ ព្រីនស៍ណា!** វិភាយនិងការបញ្ចុះតម្លៃរហូតដល់50% នៅរោងភាពយន្ត Major Cineplex by Smart គ្រប់សាខានៅក្រុងភ្នំពេញ និងក្រុងសៀមរាប ដោយគ្រាន់តែបង្ហាញប័ណ្ណធនាគារអាទិភាព ឬទូទាត់តាមរយៈប័ណ្ណម៉ាស៊ីនកាតវីសា របស់ធនាគារ ព្រីនស៍ នោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសនេះលើសំបុត្រកុនប្រភេទ2D/3D/WPភ្លាមៗ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



**តក់ៗពេញបំពង!** ចាប់ផ្តើមសន្សំប្រាក់លោកអ្នកថ្ងៃនេះជាមួយគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀលដែលផ្តល់ជូនអត្រាការប្រាក់ពិសេសរហូតដល់6.25% ក្នុងមួយឆ្នាំ (សម្រាប់រយៈពេលសន្សំ 9ខែ និង 12ខែតែប័ណ្ណោះ)។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ2021 រហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ2022។ បើគណនីជាប្រាក់រៀលរបស់អ្នកឥឡូវនេះ តាមរយៈ PRINCE Mobile app ឬនៅសាខាណាមួយរបស់ធនាគារ ព្រីនស៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



**ការផ្តល់ជូនពិសេសពីធនាគារ ព្រីនស៍សម្រាប់ពិធីបុណ្យអុំទូក!**  
វិភាយជាមួយការផ្តល់ជូនពិសេសពីប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍នៅភ្នំពេញសាហ្វារី! ទទួលបានប្រាក់ត្រឡប់ 50% លើការទូទាត់សរុប ឬអតិបរមា 20 ដុល្លារក្នុងអំឡុងពេលនៃកម្មវិធី។ លើសពីនេះសម្រាប់សំបុត្រចូលទស្សនា 1 សន្លឹក លោកអ្នកនឹងទទួលបានសំបុត្រដ៏ទូកទាចំនួន 1សន្លឹកដោយឥតគិតថ្លៃ។ លោកអ្នកអាចវិភាយនិងការផ្តល់ជូននេះចាប់ពីថ្ងៃទី12 រហូតដល់ថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021។ កុំភ្លេចយកប័ណ្ណម៉ាស៊ីនកាតធនាគារព្រីនស៍របស់អ្នកមកជាមួយផងណាដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



**ទូទាត់ជាមួយប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍ បានទាំងសំរាប់ បានទាំងប្រាក់ត្រឡប់!**  
ទទួលបានប្រាក់ត្រឡប់រហូតដល់ 15% ឬច្រើនបំផុត \$3 ក្នុងមួយប្រតិបត្តិការ ដោយទូទាត់ជាមួយប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍ នៅស្ថានីយប្រេងឥន្ធនៈតូតាល់អេនធីដី 68ទីតាំង។ ចាក់សាំង កុំភ្លេចប្រើប័ណ្ណម៉ាស៊ីនកាតធនាគារ ព្រីនស៍ណា! ដើម្បីវិភាយនិងការផ្តល់ជូនពិសេសនេះ!  
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ2021 ដល់ថ្ងៃទី31 ខែមករា ឆ្នាំ2022។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



**ផលិតផល និងសេវាកម្មសម្រាប់អតិថិជនអាជីវកម្ម**

សម្រាប់អតិថិជនអាជីវកម្មយើងផ្តល់ជូននូវផលិតផលដូចខាងក្រោម៖ គណនីមូលប្បទានប័ត្រអាជីវកម្ម គណនីអាជីវកម្ម ផ្តិតស គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គណនីអាជីវកម្មរយៈពេលយូរ គណនីសម្រាប់ស្ថាប័នហិរញ្ញវត្ថុ គណនីធានាដោយប្រាក់បញ្ញើ គណនីវិបារប័ និងគណនីសម្រាប់កិច្ចធានា។

### ប្រឹក្សាសម្រាប់អតិថិជនអាជីវកម្ម

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស ជូនតូច និងមធ្យម មាននៅធនាគារ ត្រីនស៍ហើយ ទទួលបានអត្រាការប្រាក់ពីសេសចាប់ពី៤.5% ជាមួយនឹងទំហំឥណទានរហូតដល់ \$500,000 និងមិនមាន សោហ៊ុយអនុម័តឥណទាន ស្មើឥណទានរបស់អ្នកឡើយនេះ!



ដើម្បីគាំទ្រដល់អាជីវកម្មកម្ពុជា ជាមួយនឹងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម យើងនៅទីនេះ គាំទ្រអាជីវកម្មរបស់អ្នក! អតិថិជនថ្មីអាចស្នើកម្ចីលើសពី100%នៃតម្លៃទ្រព្យបញ្ចាំ។ សម្រាប់អតិថិជនចាស់ មិនចាំបាច់មានទ្រព្យបញ្ចាំ ក៏បាន!

## ធនធានមនុស្ស



### ផែនការធនធានមនុស្ស និង ការជ្រើសរើសបុគ្គលិក

ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅមិនទាន់ធូរស្រាល និងបន្តជាបញ្ហាប្រឈម ពួកយើង នៅតែបន្តផ្តោតលើខ្លួន ទៅលើគោលបំណងរបស់ពួកយើងក្នុងការត្រួតពិនិត្យ ជា “ធនធានមនុស្សបំផុតនៅក្នុងប្រទេសកម្ពុជា”។ ទោះបីជាឆ្នាំ២០២១ ជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអំឡុងពេលនៃជំងឺរាតត្បាតនេះ វាបានបង្រៀនយើងនូវ វិធីសាស្ត្រជាច្រើនដូចជា ជាជាងការធ្វើបទសម្ភាសន៍ដោយផ្ទាល់ យើងបានកែលម្អ ទិកាប្រព័ន្ធនីតិវិធីលើកិច្ចការជ្រើសរើសបុគ្គលិកដូចជា ប្រើប្រាស់កម្មវិធី LinkedIn Telegram Facebook ក្នុងការស្វែងរកបុគ្គលិក និងការសម្ភាសន៍តាមរយៈ Microsoft Team Meeting និង Zoom Meeting ជាដើម ដែលអាចឱ្យយើងបន្តរក្សា ទំនាក់ទំនងជាមួយបុគ្គលិកនិងបណ្តាញការងារជ្រើសរើសបុគ្គលិកក្រោមទាំងធ្វើអោយបុគ្គលិក របស់យើងទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការវិវត្តន៍នៃបច្ចេកវិទ្យា។ យើងបាន បន្តពង្រឹងដំណើរការធនធានមនុស្សរបស់យើងដែលសម្របទៅនឹងការវិវត្តន៍នៃ បច្ចេកវិទ្យា និងធ្វើឱ្យដំណើរការជ្រើសរើសបុគ្គលិកតាមអេឡិចត្រូនិករបស់ធនាគារ ត្រីនស៍ សម្រាប់សារណាមានការប្រសើរឡើង ដែលត្រូវបានគេស្គាល់ថាជាការ ជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ ដែលប្រើប្រាស់បច្ចេកវិទ្យាមូលដ្ឋានគេហទំព័រ សម្រាប់ដំណើរការផ្សេងៗ រួមទាំងការទាក់ទាញចំណាប់អារម្មណ៍ ការវាយតម្លៃ ការ ជ្រើសរើសនិងដំណើរការបុគ្គលិកចូលបម្រើក្នុងធនាគារត្រីនស៍។ តាមរយៈការជ្រើសរើស បុគ្គលិកតាមប្រព័ន្ធអេឡិចត្រូនិកនេះ បុគ្គលិកអាចធ្វើការដាក់ពាក្យបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចតែមួយដង(One Click)ដើម្បីដាក់ពាក្យហើយពាក្យស្នើសុំនោះនឹងភ្ជាប់ បេក្ខជនម្នាក់នោះទៅនឹងបេក្ខជនដទៃទៀតដែលយើងមានដែលធ្វើឱ្យការជ្រើសរើសរបស់ យើងកាន់តែលឿនជាងមុន។ ជាលទ្ធផលពួកយើងអាចបន្តជ្រើសរើសបុគ្គលិកប្រកបដោយ គុណភាពនិងពេញដោយទេពកោសល្យចូលរួមជាមួយយើងចំនួន២១១នាក់ក្នុង ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់ធនាគារ ត្រីនស៍។

### ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស

- នៅធនាគារ ត្រីនស៍ ការអភិវឌ្ឍមនុស្សតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់យើង។ យើងជឿជាក់ថា ការអភិវឌ្ឍនវិជ្ជាជីវៈ ជាប្រចាំដល់បុគ្គលិករបស់យើងគឺជាគន្លឹះក្នុងការសម្រេចបាននូវគុណភាពនៃកំណើនអាជីវកម្មរបស់យើងក៏ដូចជាគុណភាពខ្ពស់នៃសេវាកម្ម ដល់អតិថិជនរបស់យើង។ នៅឆ្នាំ ២០២១ យើងបានបន្តវិនិយោគយ៉ាងសំខាន់ទៅលើ ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិករបស់យើងទាំងថ្មី និងចាស់។ នេះគឺដើម្បីធានាថាពួកគេមានចំណេះដឹង ជំនាញ និងអាកប្បកិរិយាត្រឹមត្រូវ ដើម្បីបំពេញការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនរបស់យើង។
- ទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើងក្នុងឆ្នាំ២០២១ដែលបានរឹតបន្តឹងយើងពីការរៀបចំនូវការបណ្តុះបណ្តាល ដោយផ្ទាល់ក៏ដោយ ជាមួយនឹងប្រព័ន្ធសិក្សាឌីជីថល(ODL)របស់យើងនិងឧបករណ៍បច្ចេកវិទ្យាសម័យបច្ចុប្បន្ននេះ យើងនៅតែអាចបន្តអភិវឌ្ឍ បុគ្គលិករបស់យើងដោយបង្វែរវិធីសាស្ត្រសិក្សាផ្សេងៗទៅជាការបណ្តុះបណ្តាលពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ។ នេះគឺដើម្បីធានាថាបុគ្គលិក គ្រប់រូបបន្តបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ពួកគេលើផលិតផលនិងសេវាកម្មរបស់យើងដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការ រំពឹងទុករបស់អាជីវកម្ម និងបង្កើនផលិតភាពរបស់ធនាគារ។
- ជាលទ្ធផល យើងបានធ្វើការបណ្តុះបណ្តាលជាង ១១,៣០០ ម៉ោងនៃការបណ្តុះបណ្តាលពីចម្ងាយ និង ២,៧០០ ម៉ោងនៃការបណ្តុះបណ្តាលដោយ ផ្ទាល់មុខនិងការរៀនដោយខ្លួនឯងតាមរយៈODLទៅលើទាំងជំនាញវិជ្ជាជីវៈនិងជំនាញទូទៅសម្រាប់បុគ្គលិកថ្មីនិងដែលមានស្រាប់ចំនួនសរុប ១,០១០ នាក់។ ជាមួយគ្នានេះដែរ យើងបានបញ្ជូនបុគ្គលិករបស់យើងពីផ្នែកផ្សេងៗឱ្យចូលរួមគ្រូបណ្តុះបណ្តាលខាងក្រៅទាំងលក្ខណៈជាតិ និងលក្ខណៈ អន្តរជាតិ។
- ក្នុងចំណោមម៉ោងបណ្តុះបណ្តាលដែលសម្រេចបានទាំងនោះ ក៏មានផងដែរនូវកម្មវិធីបណ្តុះបណ្តាលនាយកគ្រប់គ្រងសារណាដែលមានរយៈពេល០៣ខែ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីពង្រឹងសមត្ថភាពនាយកគ្រប់គ្រងសារណារបស់យើងក្នុងការគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ។ កម្មវិធី បណ្តុះបណ្តាលនោះរួមមានគ្រូបណ្តុះបណ្តាលចំនួន១០ដែលគ្របដណ្តប់លើប្រធានបទផ្សេងៗរួមមានការរៀនសារឡើងវិញនូវផលិតផលប្រាក់កម្ចី និងប្រាក់បញ្ញើ ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង និងបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចនិងទីផ្សារ។

- ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្ររបស់ធនាគារក្នុងការអភិវឌ្ឍន៍បុគ្គលិកសក្តានុពល ក្រៅពីការផ្តល់នូវគុណ្ណៈបណ្តាលវិកាឡើងវិញនិងដាក់ចេញនូវគុណតម្លៃស្នូល និងគុណវិជ្ជាស្នូលជាអ្នកដឹកនាំរបស់យើងនៅទូទាំងធនាគារ យើងក៏បាននឹងកំពុងដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដ៏ល្អរបស់យើងដែលមានឈ្មោះថា “Leadership Excellence And Performance (LEAP)” ក្នុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីជួយរៀបចំបុគ្គលិករបស់យើងឱ្យបានល្អ សម្រាប់គោលដៅអាជីពដ៏មានបន្ទាប់ និងដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពដែលនឹងអាចបង្កើនសមត្ថភាពក្រុមរបស់ពួកគេទូទាំងនៅក្នុងធនាគារ ត្រីនស៍។

**ការទូទាត់ប្រាក់សំណង និងអត្ថប្រយោជន៍បុគ្គលិក**

**អត្ថប្រយោជន៍របស់បុគ្គលិក**

- ក្នុងនាមជានិយោជកដែលល្អបំផុតមួយ ធនាគារ ត្រីនស៍ ត្រូវបានគេទទួលស្គាល់ថាស្ថាប័នឈានមុខមួយដែលផ្តល់កញ្ចប់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ដ៏ទាក់ទាញដល់បុគ្គលិក។
- ជាក់ស្តែងក្នុងស្ថានភាពជំងឺកូវីដ១៩ ធនាគារបានផ្តល់ប្រាក់ឧបត្ថម្ភហិរញ្ញវត្ថុដល់បុគ្គលិករបស់យើងនិងតម្រូវឱ្យបុគ្គលិកទទួលបានអាហារនៅផ្ទះ ឬ បច្ចុប្បន្នកិរិយាល័យ។
- លើសពីនេះគោលការណ៍ធនាគារយើងសុខភាពរបស់យើងត្រូវបានបន្ថែមការធានាទៅលើការព្យាបាលជំងឺកូវីដ១៩ ផងដែរសម្រាប់បុគ្គលិកសហព័ទ្ធនិងកូនរបស់ពួកគេ។ យើងក៏បានផ្តល់ប្រាក់ឧបត្ថម្ភហិរញ្ញវត្ថុដល់បុគ្គលិករបស់យើងដែលត្រូវបានបិទខ្ទប់នៅក្នុងបរិវេណសាខាតាមរយៈវិធានការរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការចម្លងមេរោគបន្តចូលក្នុងសហគមន៍។
- ដើម្បីលើកទឹកចិត្តបុគ្គលិកសន្សំប្រាក់កាន់តែច្រើនធនាគារបានបញ្ជូនចំនួនប្រាក់តម្កល់ដើមត្រូវសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់និងផ្តល់អត្រាការប្រាក់ពិសេសសម្រាប់បុគ្គលិកទាំងអស់ថែមទៀត។

**វិធានការណ៍ការពារបុគ្គលិកពី ជំងឺកូវីដ-១៩**

- ដើម្បីការពារអាយុជីវិតបុគ្គលិករបស់យើងពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ធនាគារបានផ្តល់ការឧបត្ថម្ភនិងសម្របសម្រួលការចាក់វ៉ាក់សាំងដូសទី១ និងទី២របស់បុគ្គលិករបស់យើងចាប់តាំងពីដំណាក់កាលដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសនៅអំឡុងខែមីនាដល់ខែឧសភា ឆ្នាំ២០២១។
- ធនាគារបានប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធដើម្បីការពារបុគ្គលិកនិងអតិថិជនដែលចូលមកក្នុងបរិវេណធនាគារ ដែលរួមមាន៖ ស្ថានភាពដេ ពាក់ម៉ាស់ លាងសម្អាតដៃ រក្សាគម្ងាត់ សម្អាតនិងចាញ់ថ្នាំសម្លាប់មេរោគជំងឺរាងរាងរាង។ ធនាគារក៏បានផ្តល់ម៉ាស់ការពារនិងឧបករណ៍ព្រមទាំងផ្តល់បុគ្គលិកនិងតាមដានស្ថានភាពសុខភាពបុគ្គលិកបុគ្គលិកដែលប៉ះពាល់ជាមួយអ្នកជំងឺនិងបុគ្គលិកដែលឆ្លងកូវីដ១៩ ជារៀងរាល់ថ្ងៃ តាមរយៈកម្មវិធីក្នុងខ្សែសង្វាក់សម្រាប់បុគ្គលិក HR in the Pocket ។

**ការគ្រប់គ្រងលទ្ធផលការងារ និងភាពជាដៃគូអាជីវកម្មធនធានមនុស្ស**

**ការគ្រប់គ្រងលទ្ធផលការងារ**

- ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុទ្ធសាស្ត្ររបស់ធនាគារនៅឆ្នាំ ២០២១ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង លទ្ធផលការងារត្រូវបានពិនិត្យឡើងវិញដើម្បីអោយមានភាពជាក់ស្តែង ស្តង់ដារ និងស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម។ គោលការណ៍ណែនាំក៏បានរួមបញ្ចូលផងដែរសម្រាប់ការងារសាកល្បង ការកំណត់ និងការវាយតម្លៃ ស្ថិតិភាព (KPI) ប្រចាំឆ្នាំដែលត្រូវបានកែលម្អជាប្រព័ន្ធដ៏ថែមលើក្នុងឆ្នាំ ២០២១ ដែលអាចអោយអ្នកគ្រប់គ្រងចូលពិនិត្យ និងអនុវត្តលទ្ធផលការងារបុគ្គលិករបស់ពួកគេ។

**ដៃគូអាជីវកម្មធនធានមនុស្ស**

- ក្រុមការងារដៃគូអាជីវកម្មធនធានមនុស្សរបស់យើងបាននឹងកំពុងពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែរឹងមាំក្នុងការជួយគាំទ្រក្រុមអ្នកវិនិយោគដើម្បីគ្រប់គ្រងបញ្ហារបស់បុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។ ពួកគេសម្រេចបាននូវគម្រោងបុគ្គលិកជាច្រើនរួមមានការរក្សាបុគ្គលិកការចល័តនិងចាក់តាំងបុគ្គលិក ផែនការកែលម្អលទ្ធផលការងារបុគ្គលិក និងការចូលរួមស្តាប់និងផ្តល់មតិបុគ្គលិក ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងចំណោមបុគ្គលិកនៅក្នុងក្រុម និងនៅទូទាំងធនាគារ។ លទ្ធផលទាំងនេះបានធ្វើអោយធនាគារក្លាយជាកន្លែងធ្វើការងារល្អប្រសើរជាងមុនដោយយោងតាមមតិទូទៅរបស់បុគ្គលិកតាមរយៈការស្ទង់មតិរបស់និយោជកដែលអត្រាខ្ពស់ជាង ៩០% បុគ្គលិកមានអារម្មណ៍ចេញចិត្តធ្វើការនៅធនាគារនៅឆ្នាំ ២០២១។

**ពានរង្វាន់ធនធានមនុស្ស**

- ធនាគារ ត្រីនស៍ មានមោទនភាពក្នុងការបង្ហាញនូវពានរង្វាន់ទាំងបីដែលទទួលបានក្នុងឆ្នាំ ២០២១ មានដូចជា៖



ពានរង្វាន់និយោជកល្អបំផុតពលករ ប្រចាំ២០២១ទៅលើ “ឧត្តមភាពធនធានមនុស្សតាមរយៈបច្ចេកវិទ្យា” ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែកុម្ភៈឆ្នាំ ២០២១ ដែលបានបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ធនាគារ ត្រីនស៍ទូទាំងពិភពលោក។



ពានរង្វាន់និយោជកល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែមករាឆ្នាំ ២០២១ ទៅលើ “ក្រុមហ៊ុនក្នុងក្តីសុបិន្ត”



ពានរង្វាន់ HR ASIA ដែលជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ឆ្នាំ២០២១ ពីប្រព័ន្ធផ្សព្វផ្សាយអេក្រង់អន្តរជាតិនៅខែធ្នូ ឆ្នាំ២០២១ សម្រាប់ “ក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី”

បន្ទប់ពីបានបំប្លែងខ្លួនទៅជាធនាគារពាណិជ្ជកម្មពេញលេញនៅក្នុងខែកក្កដាឆ្នាំ ២០១៨ ធនាគារបានបង្កើនចំនួននិយោជិកយ៉ាងច្រើន។ ក្នុងរយៈពេលដ៏ខ្លីនេះ ធនាគារ ត្រីនស៍ បានផ្តោតលើយុទ្ធនាការ “និយោជកជាដើម្បីសម្រាប់មនុស្ស” ដោយបង្កើតគោលការណ៍ណែនាំ និងនីតិវិធីក្នុងការពង្រឹងការជ្រើសរើសបុគ្គលិកនិងដំណើរការជ្រើសយកបុគ្គលិកថ្មី ការវិនិយោគក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកដោយបណ្តុះគំនិតផ្តោតលើលទ្ធផលការងារជាក់ស្តែង និងគុណតម្លៃស្នូលរបស់ធនាគារ និងផ្តល់ឱកាសដល់និយោជិកក្នុងការចូលរួមផ្តល់មតិយោបល់ និងគំនិតថ្មីៗ។ ធនាគារ ត្រីនស៍ មានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ទាំងនេះ ។



# គម្រោងឌីជីថល

ការកែលម្អកម្មវិធី PRINCE Mobile



វិបត្តិកូវីដនៅបន្តតាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដែលប្រជាជនទូទៅសុទ្ធតែជួបប្រទះការបិទខ្ទប់ ដែលមកពីការរីករាលដាលនៃមេរោគ។ ដើម្បីចូលរួម និងបង្កើតភាពងាយស្រួលក្នុងអំឡុងពេលបិទខ្ទប់ ធនាគារ ព្រីនស៍ បានកែលម្អមុខងារជាច្រើននៅកម្មវិធី PRINCE Mobile ដូចខាងក្រោម៖

- មុខងារចែករំលែកប្រាក់ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ដែលមានងាយស្រួលជាងមុន ដោយមិនចាំបាច់ឆ្លងកាត់ជំហានស្នាក់ស្នាញច្រើន។ លើសពីនេះ អតិថិជនអាចទទួលបានបទពិសោធន៍ថ្មីបំផុតនៃពិសោធន៍ព្រីនស៍ ដែលពួកគេអាចទទួលបាន និងប្រើប្រាស់បាន ដោយធ្វើប្រតិបត្តិការជាមួយវិបត្តិសហការ PRINCE Pay រួសរាយលើទូរស័ព្ទទូទៅ។
- ជាមួយនឹងលក្ខណៈពិសេសថ្មីនៃការបង្កើតប័ណ្ណ អ្នកប្រើប្រាស់អាចបង្កើតប័ណ្ណនិម្មិតសម្រាប់ការប្រើប្រាស់តាមរយៈប្រព័ន្ធគ្រប់គ្រងការងារក្នុងការទូទាត់តាមអ៊ីនធឺណិត និងស្នើសុំប័ណ្ណវិងដោយមិនចាំបាច់ទៅសាខា។ អ្នកប្រើប្រាស់អាចជ្រើសរើសប្រភេទប័ណ្ណដែលពួកគេចូលចិត្ត ដោយមានប័ណ្ណវិសាប្យម៉ាស៊ីនកាត។ អ្វីដែលសំខាន់ យើងក៏បានដាក់ឱ្យដំណើរការនូវការដាក់ប្រាក់ និងដកប្រាក់ដោយគ្មានប័ណ្ណនៅលើម៉ាស៊ីនអេដអិម ដែលអនុញ្ញាតឱ្យអតិថិជនរបស់យើងធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីនអេដអិម គ្រប់ពេលវេលាតាមតម្រូវការរបស់ពួកគេ។
- មុខងារថ្មីមួយទៀតគឺអាំងតែរផេសដែលបង្កើតជាពិសេសសម្រាប់អ្នកប្រើប្រាស់ដើម្បីអបអរពិធីបណ្តាញជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយការធ្វើមិត្តភក្តិ ឬក្រុមគ្រួសារដោយឡែក ឬធ្វើជាមួយ។
- បន្ថែមលើលក្ខណៈពិសេសដែលបានដាក់ដំណើរការថ្មីយើងក៏បានបង្កើនជម្រើសបង់ប្រាក់របស់យើងដើម្បីពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។ ផ្ទះនេះ យើងទទួលបានអគ្គិសនីកម្ពុជា ជាដៃគូទូទាត់វិភាគប្រាក់របស់យើង ដើម្បីឱ្យអ្នកប្រើប្រាស់របស់យើងរីករាយប្រកួតប្រជែងនឹងសេវាប្រាក់តាមរយៈកម្មវិធី PRINCE Mobile គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម៉្យាងវិញទៀត ការបើកដំណើរការថ្មីរបស់ KHQR ដោយធនាគារជាតិនៃកម្ពុជាបាននាំមកនូវអត្ថប្រយោជន៍និងភាពងាយស្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់និងពាណិជ្ជកររបស់ធនាគារព្រីនស៍ដោយសារពួកគេអាចធ្វើ/ទទួលយកការទូទាត់តាមធនាគារក្នុងស្រុកបានកាន់តែងាយស្រួល និងរហ័សជាងមុន។
- ជាចុងក្រោយសមិទ្ធផលសំខាន់មួយទៀតគឺការបើកដំណើរការលេខគណនីពិសេសដែលអ្នកប្រើប្រាស់អាចបង្កើតលេខគណនីតាមជម្រើសរបស់ពួកគេ ដែលអាចជាលេខណាមួយដែលពួកគេចង់ ដូចជាថ្ងៃខួបកំណើត ថ្ងៃគម្រប់ខួបជាដើម។

## ការដាក់ដំណើរការគណនីព្រីនស៍ eAccount



ត្រឹមតែប៉ុន្មានជំហានដ៏សាមញ្ញអតិថិជនអាចបង្កើតគណនីអេឡិចត្រូនិចដោយមិនចាំបាច់អញ្ជើញទៅកាន់សាខារបស់ធនាគារ ព្រីនស៍។ លើសពីនេះទៅទៀត ជាមួយនឹងគណនីព្រីនស៍ eAccount អតិថិជនអាចធ្វើការទូទាត់តាមរយៈ PRINCE Pay បញ្ចូលប្រាក់ទូរស័ព្ទ និងធ្វើការផ្ទេរប្រាក់ក្នុងស្រុកយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ការចាប់ផ្តើមដំបូងនេះ គឺជាផលិតផលឌីជីថលមួយផ្សេងទៀត ដែលភស្តុតាងបញ្ជាក់ពីគោលបំណងរបស់ធនាគារ ក្នុងការក្លាយជាធនាគារច្នៃប្រឌិតដ៏ល្អបំផុតនៅប្រទេសកម្ពុជា។

## ការដាក់ដំណើរការកម្មវិធី PRINCE Merchant



ការបើកដំណើរការកម្មវិធី PRINCE Merchant អនុញ្ញាតឱ្យដៃគូពាណិជ្ជកររបស់យើងចូលពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់ពួកគេបានដោយមានភាពងាយស្រួល។ ភាពបត់បែននៃកម្មវិធីនេះ អនុញ្ញាតឱ្យម្ចាស់គណនីបង្កើតការចូលប្រើប្រាស់ជាក់លាក់ចំពោះអ្នកគិតលុយប្រកួលក្នុងតម្រូវការអាជីវកម្ម។ ការរីកលូតលាស់ និងត្រួតពិនិត្យពាណិជ្ជករដោយមិនមានការរំខាននៃសាច់ប្រាក់។ កម្មវិធី PRINCE Merchant គឺជាដំណោះស្រាយការទូទាត់ដ៏ល្អបំផុតសម្រាប់តម្រូវការអាជីវកម្មរបស់អ្នកជាមួយនឹងសុវត្ថិភាពនិងងាយស្រួលក្នុងការប្រើប្រាស់។ ការមុខងារចុងក្រោយបំផុតសម្រាប់កម្មវិធីនេះ គឺមុខងារ KHQR ដែលអនុញ្ញាតការទូទាត់ឆ្លងធនាគារតាមរយៈសមាជិកបាតកម្មក្រៅពីនេះ អត្ថប្រយោជន៍សំខាន់ៗមានការត្រួតពិនិត្យដងាយស្រួលជាមួយនឹងមុខងារតាមដានត្រឹមត្រូវសម្រាប់ម្ចាស់អាជីវកម្ម និងការផ្ទៀងផ្ទាត់អ្នកគិតលុយ កំណត់ត្រាប្រតិបត្តិការត្រឹមត្រូវជាមួយនឹងការទូទាត់ពេលវេលាជាក់ស្តែង លេខកូដ QR អាចត្រូវបានបង្ហាញនៅលើ APP ដើម្បីទទួលបានការទូទាត់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពិនិត្យមើលសេចក្តីសង្ខេប និង សេចក្តីថ្លែងការណ៍លម្អិតនៃគណនីបញ្ចុះ/សាខាជាច្រើន អាចត្រូវបានបង្កើតដោយយោងទៅតាមតម្រូវការអាជីវកម្មរបស់អ្នកជំនួញ។




# បេឡាសម្ព័ន្ធជនាធារ



## ៣

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៦១
អភិបាលកិច្ចសាជីវកម្ម	៦៣
ភាគទុនិក	៦៣
ក្រុមប្រឹក្សាភិបាល	៦៣

# រចនាសម្ព័ន្ធរបស់ស្ថាប័ន





# អភិបាលកិច្ចសាជីវកម្ម

ធនាគារយល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នោះធនាគារ ត្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនាគារ ជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ត្រីនស៍ ម.ក បានរៀបចំនូវរចនាសម្ព័ន្ធការធានាឱ្យបាននូវការបែងចែកនូវតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យមានផ្នែកប្រតិបត្តិការ និងហានិភ័យ ដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍ផ្ទាល់ទៅគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) ដែលមានគណៈកម្មការហានិភ័យ និងផលិតផលថ្មីនិងគណៈកម្មការសវនកម្មនិងប្រតិបត្តិការ។ លើសពីនេះមុខងារសវនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិការ និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) តាមរយៈគណៈកម្មការសវនកម្ម និងប្រតិបត្តិការ។

## ក្រុមប្រតិបត្តិ

ជំនឿទុកចិត្តដែលអភិបាល និងសាធារណៈជនមានចំពោះធនាគារ គឺសំខាន់សម្រាប់កំណើនជាបន្តបន្ទាប់ និងភាពជោគជ័យរបស់ធនាគារ។ ធនាគារ ត្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រុមប្រតិបត្តិមាន អភិបាលបុគ្គលិក អ្នកចុះកិច្ចសន្យា និងអ្នកផ្គត់ផ្គង់ដែលតម្រូវឱ្យទទួលស្គាល់ និងអនុវត្តនូវក្រុមប្រតិបត្តិរបស់ធនាគារ ត្រីនស៍ ម.ក និងតម្រូវឱ្យប្រតិបត្តិតាមយ៉ាងតឹងរឹង។

## ភាគទុនិក

បច្ចុប្បន្ន ធនាគារ ត្រីនស៍ ម.ក មានភាគទុនិកចំនួន ០២១២។ អ្នកឧកញ៉ា ចេន ហ៊ុំ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ត្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិក អ្នកឧកញ៉ាបានចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។

លោក ហុយ ធាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ត្រីនស៍ ម.ក។ លោកជាសហគ្រិនពូកែមួយរូបជាមួយជំនាញក្នុងការធ្វើនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនៈទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍ ភោជនីយដ្ឋាន បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។

## ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥នាក់ ហើយក្នុងនោះ ២១២ ជា អភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការយល់ព្រមពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង ចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្ថេរភាពនៃយុទ្ធសាស្ត្រ និងដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចលើគ្រប់ការវិនិច្ឆ័យទាំងអស់។ ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅនិងការរួមចំណែកពីសំណាក់អភិបាលនីមួយៗ នៅគ្រប់វិស័យទាំងអស់របស់ធុរកិច្ច និងប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើពេលកោសល្យជំនាញដ៏ទូលំទូលាយរបស់អភិបាលទាំងអស់អភិបាលឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហានានា ទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើសវនកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទងទៅនឹងប្រកាសទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិកម្ពុជា (NBC)។ ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ។ នេះដើម្បីធានាឱ្យបានថាធនាគារ ទទួលបាននូវសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ការសម្រេចចិត្តប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តបេសកកម្មរបស់ធនាគារដោយជោគជ័យ។ ក្រុមប្រឹក្សាភិបាលកិច្ចរបស់ធនាគារត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាសលេខ ៨-៧-០៨-២១១ ស្តីពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ៨៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្របសម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខ៨៧-១០-១៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរ។

គណៈកម្មការជាន់ខ្ពស់បីត្រូវបង្កើតឡើងដូចខាងក្រោម៖

### គណៈកម្មការសវនកម្ម និងប្រតិបត្តិការសមាសភាព

- លោក ថេន ស៊ីសុទ្ធ ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ស៊ីម ហុយឈង ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ហុយ ធាយ ជាសមាជិក

### តួនាទី និងទំនួលខុសត្រូវ

#### ក. ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

- 1 អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។
- 2 ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការ ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងធនាគារ។
- 3 គណៈកម្មការសវនកម្មនិងប្រតិបត្តិការ ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
- 4 ពិនិត្យលើការប្រតិបត្តិតាមច្បាប់ បទបញ្ញត្តិ និងក្រុមសីលធម៌របស់ធនាគារ។ ពិចារណាលើគំហើញសំខាន់ៗដែលពាក់ព័ន្ធនឹងការស្នើបង្គោលផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្តប្រព្រឹត្តក្រុមអសីលធម៌និងការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
- 5 ដឹកនាំអង្គការដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្មនិងប្រតិបត្តិការ ហើយផ្តល់យោបល់ពីផលដែលអាចកើតមានឡើង ឬកើតមានជាគំហើញនៃការផ្លាស់ប្តូរនិយ័តកម្ម។
- 6 ផ្តល់អនុសាសន៍ត្រឹមត្រូវដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

#### ខ. របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

- 1 ពិនិត្យគោលនយោបាយគណនេយ្យ។
- 2 ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
- 3 រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។
- 4 ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្តោតសំខាន់លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម
- លិខិតតំណាងទៅកាន់សវនករ
- សេចក្តីសន្និដ្ឋានពីកង្វល់
- ការប្រតិបត្តិតាមស្តង់ដារគណនេយ្យ
- ការប្រតិបត្តិតាមលក្ខខណ្ឌកម្រៅផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ
- ប្រតិបត្តិការរាងកាយពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជុំវិញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុនពាក់ព័ន្ធដទៃទៀត ឬសាច់ញាតិ ។ល។ ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

គ. សវនកម្មដោយសវនករឯករាជ្យ

- 1 ពិនិត្យទំហំការងារនិងតម្លៃប្រសិទ្ធភាពរបស់សវនកម្មនិងឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនដងដែរក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មការសវនកម្មនិងប្រតិបត្តិកម្មគួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការរិះរកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
- 2 ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យព្រមទាំងអនុម័តយល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
- 3 ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

ឃ. សវនកម្មផ្ទៃក្នុង

- 1 ពិនិត្យនូវទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
- 2 ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំនិងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។
- 3 ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
- 4 ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំងឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
- 5 ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្តភាពមិនប្រក្រតី និងភាពហាជយនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

ង. ប្រតិបត្តិតាម

- 1 ត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវការប្រកាន់ខ្ជាប់របស់ធនាគារចំពោះតម្រូវការច្បាប់ និងប្រតិបត្តិតាម ដែលត្រូវអនុវត្តចំពោះអាជីវកម្មនិងប្រតិបត្តិការរបស់ធនាគារដោយគ្មានការកំណត់ចំពោះការគ្រប់គ្រងលើការប្រឆាំងទៅនឹងការសម្អាតប្រាក់និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរកម្មហើយរាយការណ៍ជាទៀងទាត់ទៅក្រុមប្រឹក្សាភិបាលផ្អែកលើបញ្ហាប្រតិបត្តិតាមដោយស្របតាមអនុសាសន៍ ឬសកម្មភាពកែតម្រូវណាមួយ។
- 2 ពិនិត្យមើលឡើងវិញរបៀបប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធនិងស្ថានភាពទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតឡើងនៅក្នុងធនាគារមុនទាំងប្រតិបត្តិការនីតិវិធីដំបូងណាមួយប្រព្រឹត្តិកម្មដែលចោទជាសំណួរអំពីភាពស្មោះត្រង់នៃការគ្រប់គ្រង។

ច. ផ្សេងៗ

- 1 សម្របសម្រួលជាមួយគណៈកម្មការហានិភ័យនិងផលិតផលថ្មីដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
- 2 ប្រតិបត្តិការត្រួតពិនិត្យ និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសកម្មភាពនឹងខ្លឹមសារយោង។

គណៈកម្មការហានិភ័យ និងផលិតផលថ្មី

សមាសភាព

- លោក ស៊ឹម ហ៊ុយឈង់ ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ថេន ស៊ីសុទ្ធ ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ ធាយ ជាសមាជិក

តួនាទី និងទំនួលខុសត្រូវ

ក. ហានិភ័យ

- 1 ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុងអនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
- 2 ពិនិត្យឡើងវិញនូវទស្សនៈវិទ្យាលើហានិភ័យក្របខណ្ឌយុទ្ធសាស្ត្រនិងគោលនយោបាយដែលបានណែនាំដោយគណៈគ្រប់គ្រងដោយធានានូវការប្រតិបត្តិតាមគោលនយោបាយនិងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងនាយកដ្ឋាន រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
- 3 ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- 4 ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រស្រាវជ្រាវហានិភ័យ។
- 5 មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រុមប្រតិបត្តិល្អឥតខ្ចោះ។
- 6 លម្អិតលើចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យរួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- 7 ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
- 8 បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។
- 9 ពិនិត្យនិងរាយការណ៍លើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យនិងក្របខណ្ឌក្នុងការកំណត់អត្តសញ្ញាណការរស់ស្ងួត និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
- 10 ធានាថាមានម៉ូឌុលធនធាននិងប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រងហានិភ័យឧទាហរណ៍ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យនិងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
- 11 ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូនសមាសភាពមុខងារហានិភ័យ និងសកម្មគ្រប់គ្រងហានិភ័យ។

ខ. ផលិតផលថ្មី

- 1 ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី រួមបញ្ចូលទាំងប៉ុន្តែមិនកំណត់ត្រឹមតែមុខងារ បញ្ញត្តិ និងលក្ខខណ្ឌ យុទ្ធសាស្ត្រ និងផ្នែកគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មការហានិភ័យ និង ផលិតផលថ្មី និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។
- 2 តាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អភិបាលនិងធានាថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

៣ ដើម្បីតាមដាន និងវាយតម្លៃលក្ខខណ្ឌអាជីវកម្ម និងការអភិវឌ្ឍន៍ក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុង រីកចម្រើន និងវាយតម្លៃផ្ទាល់ដោយផ្ទាល់លើកិច្ចការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

**គណៈកម្មការ ការតែងតាំង និង ប្រាក់ឈ្នួល**

**សមាសភាព**

- លោក ស៊ឹម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហួយ ធាយ ជាសមាជិក
- លោក ហ៊ិន សុវចនា ជាសមាជិក (ប្រធាននាយកប្រតិបត្តិ)

**តួនាទី និងទំនួលខុសត្រូវ**

ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឲ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈ សម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឲ្យមានសម្រាប់ធ្វើជាអភិបាល។

ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់នាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ និង;

គ. ដើម្បីបង្កើតយន្តការសម្រាប់វាយតម្លៃជាផ្លូវការលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួម ចំណែក របស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់អនុគណៈកម្មការ នានា របស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិ នានា និង

ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងវាយតម្លៃលើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មការ នៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជានាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការ ប្រតិបត្តិ។

ង. ដើម្បីវាយតម្លៃលើអភិបាល សម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រម ពីធនាគារជាតិនៃកម្ពុជា (NBC) ។

ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងសមា ភាព រវាង អភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការពិនិត្យឡើងវិញប្រចាំឆ្នាំ។

ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំង ផែនការបន្តនៃរបស់គណៈគ្រប់គ្រង និងការវាយតម្លៃលើការអនុវត្តការងារ របស់ គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង

ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់ សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល ។

ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលដាក់លាក់សម្រាប់អភិបាលប្រតិបត្តិ នាយកប្រតិបត្តិ និងសមាជិក គណៈកម្មការប្រតិបត្តិ។

**គណៈកម្មាធិការប្រតិបត្តិ**

គណៈកម្មាធិការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះគណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារគឺជាគណៈកម្មាធិការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុង ការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការទាំងនោះរួមមាន គណៈកម្មាធិការ ធនធានមនុស្ស (HRC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) គណៈកម្មាធិការផលិតផល (MCC) គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និង អភិបាល (ALCO) និង គណៈកម្មាធិការគ្រប់គ្រងគម្រោង (PSC)។

**នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន៖**

- |  |                              |
|--|------------------------------|
| 1 លោក ហ៊ិន សុវចនា ប្រធាននាយកប្រតិបត្តិ   | ជាប្រធានគណៈកម្មការប្រតិបត្តិ |
| 2 លោក Leslie Lee Chee Wei នាយកប្រតិបត្តិអាជីវកម្ម                                  | ជាសមាជិក                     |
| 3 លោក Low Weng Haw នាយកប្រតិបត្តិហានិភ័យ   | ជាសមាជិក                     |
| 4 លោក Winston Tan នាយកប្រតិបត្តិហិរញ្ញវត្ថុ  | ជាសមាជិក                     |
| 5 លោក ឡេង សេងឡុន នាយកប្រតិបត្តិប្រតិបត្តិការ                                       | ជាសមាជិក                     |
| 6 លោក លីម លីវីឌី នាយកគ្រប់គ្រងសេវាកម្មធនធានមនុស្ស                                  | ជាសមាជិក                     |
| 7 លោកស្រី កែវ សុខលីន នាយិកាគ្រប់គ្រងកិច្ចការច្បាប់ និងលេខាធិការសាជីវកម្ម           | ជាសមាជិក                     |
| 8 លោកស្រី សៀ សុខលីន នាយិកាគ្រប់គ្រងប្រតិបត្តិការ                                   | ជាសមាជិក                     |
| 9 លោក Min Gang នាយកប្រតិបត្តិដីជម្រក   | ជាសមាជិក                     |
| 10 លោកស្រី ប៉េង លីយ៉ា នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល       | ជាសមាជិក                     |
| 11 លោកស្រី តៃ មុយនី នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម      | ជាសមាជិក                     |
| 12 លោក Ho Kok Wai នាយកគ្រប់គ្រងយុទ្ធសាស្ត្រសាខានិងបទពិសោធន៍អតិថិជន                 | ជាសមាជិក                     |
| 13 លោក កែវ វុឌ្ឍី នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង                    | ជាសមាជិក                     |
| 14 កញ្ញា ហាំង ហ៊ុយ នាយិកាគ្រប់គ្រងផលទាន  | ជាសមាជិក                     |
| 15 លោក អុង ពិសី នាយកគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យា                                  | ជាសមាជិក                     |
| 16 លោក Lim Eng Keat នាយកគ្រប់គ្រងការទំនាក់ទំនងសាជីវកម្មនិងទីផ្សារ                  | ជាសមាជិក                     |
| 17 លោកស្រី លាង សុខឡាង នាយិកាគ្រប់គ្រងការផ្លាស់ប្តូរនិងទិន្នន័យ                     | ជាសមាជិក                     |
| 18 លោក Tay Choon Wei នាយកគ្រប់គ្រងសេវាកម្មធនាគារសម្រាប់អាជីវកម្មនិងអ្នកសម្បូរធនធាន | ជាសមាជិក                     |
| 19 លោក យុន ប៊ុណ្ណារិទ្ធ នាយកគ្រប់គ្រងសាខា  | ជាសមាជិក                     |

# ទំនួលខុសត្រូវសង្គម



## ៤

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ៧១  
ទំនួលខុសត្រូវសង្គម ៧២



# ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព

ធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីជាសមាជិកនៃសមាគមធនាគារនៅកម្ពុជាបានទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះអាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ទន្ទឹមនឹងការថែរក្សាបរិស្ថាន និងគាំទ្រដល់វប្បធម៌ និងសហគមន៍។

ក្នុងឆ្នាំ២០២១ យើងបានបង្កើត និងដាក់ឱ្យដំណើរការក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលមានគោលនយោបាយទូទៅមួយ គោលនយោបាយស្នូលបួន គោលនយោបាយប្រធានបទពីរ និងគោលនយោបាយតាមឧស្សាហកម្មហានិភ័យប្រាំបួន ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មរបស់យើងនៅគ្រប់កម្រិត និងផ្តល់ជាឯកសារយោងសម្រាប់ស្វែងយល់ពីឱកាសនិងដោះស្រាយជាមួយហានិភ័យក្នុងបរិបទនៃផលប៉ះពាល់បរិស្ថាននិងសង្គមដោយផ្ទាល់ និងដោយប្រយោល។ គោលនយោបាយនីមួយៗបង្ហាញពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ដំណោះស្រាយដែលជាការប្តេជ្ញាចិត្តរបស់យើង និងអ្វីដែលយើងរំពឹងថាអភិវឌ្ឍន៍ និងដៃគូអាជីវកម្មរបស់យើងនឹងត្រូវប្រតិបត្តិតាម។

នីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការណែនាំជាជំហានៗ លើការកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។ បន្ថែមលើការបញ្ជូលការវាយតម្លៃហានិភ័យបរិស្ថាននិងសង្គមនៅក្នុងដំណើរការ ៧ធានានិងលទ្ធកម្ម យើងក៏ប្តេជ្ញាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាព និងការយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុបែកចែក ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មក្នុងតំលៃសមរម្យសម្រាប់ថាមពលកើតឡើងវិញ និងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាននិងសង្គមរបស់យើង។

## គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង៩ គឺ

- ការការពារបរិស្ថាន
- ការការពារមនុស្ស
- ការការពារវប្បធម៌
- ចំណេះដឹងហិរញ្ញវត្ថុ
- បរិយាប័ន្នហិរញ្ញវត្ថុ
- ហិរញ្ញប្បទានលើគំនិតច្នៃប្រឌិត
- ការបណ្តុះបណ្តាល និងផ្សព្វផ្សាយ
- ហេតុប៉ះពាល់បរិស្ថាន និងសង្គម



# ទំនួលខុសត្រូវសង្គម

## ក. កីឡា

ធនាគារ ព្រីនស៍ បានចូលរួមពិធីប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ របស់ក្លិបបាល់ទាត់វិសាខាក្នុងនាមជាអ្នកឧបត្ថម្ភក្លិប

លោកឡេង សេង ឡាន នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ ព្រីនស៍ បានអញ្ជើញចូលរួមក្នុងពិធីកាណ៍ ប្រគល់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ប្រាក់ជាតិ) របស់ក្លិបបាល់ទាត់វិសាខា ដែលរៀបចំឡើងនៅកីឡដ្ឋាន ព្រីនស៍។

ធនាគារ ព្រីនស៍ បានបង្ហាញនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ក្លិបបាល់ទាត់វិសាខាដែលបានឈ្នះពានរង្វាន់នាឱកាសនេះ។ ហើយយើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភ ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។



៧. ការផ្តល់ទៅកាន់សង្គម

អ្នកឧកញ៉ា ចេន ហ៊ឺ ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រប់ បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារបន្ថែមទៀតដើម្បី ចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ

អ្នកឧកញ៉ា ចេន ហ៊ឺ ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រប់ ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និង រីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ច ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរ អ្នកឧកញ៉ា ចេន ហ៊ឺ ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិកម្តងរួចមកហើយកាលពីដើមខែកញ្ញាកន្លងមកនេះ។ គូសបញ្ជាក់ផងដែរអំណោយទាំងពីរលើកត្រូវបានធ្វើឡើង ដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេតាគីលើបញ្ហា កូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។



ធនាគារ ព្រីនស៍ បានបន្តធ្វើយុទ្ធនាយើងរួមគ្នាដើម្បី កម្ពុជាដើម្បីប្រមូលថវិកាបរិច្ចាគសម្រាប់ទិញវ៉ាក់សាំង ទប់ស្កាត់ជំងឺកូវីដ១៩

ដើម្បីគាំទ្រនូវអនុសាសន៍របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រមូលមូលនិធិសម្រាប់ទិញវ៉ាក់សាំងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដែលកំពុង រាតត្បាតជាសកល ធនាគារ ព្រីនស៍ បានបន្តធ្វើយុទ្ធនាយើងរួមគ្នាដើម្បីកម្ពុជា ដើម្បីប្រមូលប្រាក់បរិច្ចាគសម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ ជំងឺកូវីដ១៩។ ដើម្បីជាការចូលរួម ក៏ផ្តល់សម្រួលដល់សាធារណជនក្នុងការបរិច្ចាគ ពួកគេអាចធ្វើការផ្ទេរប្រាក់ទៅកាន់គណនីឈ្មោះ Cambodians For Cambodia (Vaccine) ដែលមានលេខគណនី១១១៧៧៧៨៨៨(សម្រាប់ប្រាក់រៀល) និង១១១៧៧៧៨៨៨ (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគនេះទៀតសោតអាចធ្វើឡើងនៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស ឬតាមរយៈកម្មវិធី PRINCE Mobile App ។

ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភនូវម៉ាស៊ីនចំនួន ៥០០ ប្រអប់ និងទឹកលាងដៃចំនួន ២,៥០០ ដប ទៅកាន់ សាលារាជធានីភ្នំពេញ



ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភនូវម៉ាស៊ីនចំនួន ៥០០ប្រអប់ (២៥.០០០សន្លឹក) និងទឹកលាងដៃចំនួន ២,៥០០ ដប ទៅកាន់ សាលារាជធានីភ្នំពេញ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កម្មវិធីគ្រប់គ្រងនេះ ត្រូវបានរៀបចំឡើងនៅសាលារាជធានី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យូង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង ក្យុយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា លោក Lim Alex នាយក នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ នៃធនាគារព្រីនស៍និងមានតំណាងពីស្ថាប័នជាដៃគូផ្សេងទៀត។

ធនាគារព្រីនស៍បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាង កក់ក្តៅទៅកាន់មូលនិធិកុមារកម្ពុជាដោយបានបរិច្ចាគ នូវម៉ាស៊ីនចំនួន ២០០ ប្រអប់ និងសម្ភារៈសិក្សាផ្សេងៗ



ជំងឺកូវីដ១៩ បានរំខានដល់ការរស់នៅរបស់ប្រជាជនគ្រប់រូប ជាពិសេសកុមារ។ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ សាលារៀនត្រូវ បានបិទដោយសារជំងឺរាតត្បាតនេះការរំលែកបំបែកគេត្រូវបាន បង្អាក់ ហើយសុខុមាលភាពរបស់ពួកគេទៀតសោតក៏ទទួលរង ផលការប៉ះពាល់ផងដែរ។ ឥឡូវនេះជាមួយនឹងបើកបរសេនកាល វិញរបស់កុមារ ធនាគារ ព្រីនស៍បានបង្ហាញនូវការយកចិត្ត ទុកដាក់យ៉ាងកក់ក្តៅ ទៅកាន់មូលនិធិកុមារកម្ពុជាដោយបាន បរិច្ចាគនូវម៉ាស៊ីនចំនួន ២០០ ប្រអប់ (១០.០០០សន្លឹក) ទឹក លាងដៃចំនួន ២០០ប្រអប់ កាតាបចំនួន២០០ សៀវភៅកំត្រា ចំនួន១.០០០ ក្បាល និងខ្នើដៃចំនួន ១.០០០ដើម ដើម្បីចូលរួម ចំណែកក្នុងការជួយដល់កុមារកម្ពុជាក្នុងការបន្តការសិក្សា និង បង្ហាញពួកគេពីការឆ្លងជំងឺកូវីដ១៩។ សម្រាប់ការគាំទ្រដល់ មូលនិធិកុមារកម្ពុជា លោកអ្នកអាចបរិច្ចាគបានតាមរយៈ PRINCE Mobile App ដោយជ្រើសរើសយកមុខងារ "សប្បុរស និងការបរិច្ចាគ"។

# ការទទួលស្គាល់នានា



## សង្ខេប

ព័ត៌មានស្តារប័ន  
ពានរង្វាន់

៧៧  
៨១







ធនាគារ ព្រីនស៍ ដាក់ឱ្យដំណើរការម៉ាស៊ីន អេធីអឹម Drive-Through ថ្មីដំបូងគេបង្អស់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល និង សុវត្ថិភាពដល់អតិថិជន




ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៖ ស្របតាមការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាពដល់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ហាងកាហ្វេ Amazon Coffee, Global House Sen Sok ភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ការដាក់ដំណើរការម៉ាស៊ីន អេធីអឹម ថ្មីនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១១:១១ នាទីព្រឹក ពីសំណាក់លោក ហ៊ាន់ សុធានា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយកប្រតិបត្តិអាជីវកម្ម និងលោក ធាម សុភ័ក្ត្រ នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មីដែលតំណាងឱ្យគណៈគ្រប់គ្រងផ្នែកនៃធនាគារ ព្រីនស៍។



ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១៖ ធនាគារ ព្រីនស៍ និងក្រុមហ៊ុន ព្រីន ហ៊ាន យូ រៀល អ៊ីស្តេត គ្រុប បានរៀបចំពិធីចុះហត្ថលេខាក្នុងភាពជាដៃគូសហប្រតិបត្តិការនៅសាលលក់ប៊ូតូមីសំរោងដែលមានទីតាំងស្ថិតនៅក្នុងសួនសំរោងរាជធានីភ្នំពេញ។ ការសហការនេះផ្តល់ជូនអតិថិជននូវកញ្ចប់ផលិតផលធានារ៉ាប់រងសុវត្ថិភាពក្នុងការក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេនៅប៊ូតូមីសំរោងជាមួយគម្រោងបង់ប្រាក់ត្រឡប់ដែលមានភាពប្រកួតប្រជែង និងជម្រើសនៃការទូទាត់ដែលមានភាពបត់បែន ពីផលិតផលធានារ៉ាប់រងរបស់ធនាគារ ព្រីនស៍។

ធនាគារ ព្រីនស៍ ម.ក បានបោះទុនទិនិយោគបន្ថែម៣៥ លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិពេជ្រ (TIA)



ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៖ ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលសញ្ញាបណ្ណមានបុគ្គលធានាគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដោយបាននិយោគទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិកលើសញ្ញាបណ្ណដែលចេញដោយក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិនឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ពុង យាវែស អគ្គនាយកក្រុមហ៊ុនសាជីវកម្មនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហុយ ធាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជា ពួកដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ ផងដែរ។

ធនាគារ ព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហ៊ាន យូ រៀល អ៊ីស្តេត គ្រុប ចុះហត្ថលេខាក្នុងភាពជាដៃគូសហប្រតិបត្តិការលើការផ្តល់កម្ចីផលិតផលធានារ៉ាប់រងសម្រាប់គម្រោងប៊ូតូមីសំរោង

ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន ដាប់បៃលយូប៊ី ស្ត័ក រឺ លេច បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្តល់ផលិតផលធានារ៉ាប់រង និងភាពជាដៃគូ សម្រាប់គម្រោងភូមិកីឡដ្ឋាន វីលដ៍ប្រីដ



ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១៖ ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន ដាប់បៃលយូប៊ី ស្ត័ក រឺ លេច បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្តល់ផលិតផលធានារ៉ាប់រង និងភាពជាដៃគូ សម្រាប់គម្រោងភូមិកីឡដ្ឋាន វីលដ៍ប្រីដ។ អ្វីដែលពិសេសសម្រាប់ “ផលិតផលធានារ៉ាប់រង” នេះ គឺអតិថិជនដែលចុះកិច្ចសន្យាទិញលក់ជាមួយគម្រោងភូមិកីឡដ្ឋាន វីលដ៍ប្រីដ នឹងទទួលបានទំហំផលិតផលធានារ៉ាប់រង ៨០% ជាមួយនឹងអត្រាការប្រាក់ពិសេសនិងរយៈពេលផលិតផលធានារ៉ាប់រងដល់៥ឆ្នាំ។

ធនាគារ ព្រីនស៍ ម.ក និង អេក្លាស អូតូ ឯ.ក ចុះកិច្ចសម្របសម្រួលដាក់ដំណើរការប័ណ្ណឥណទាន Visa រួមគ្នា



ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ ព្រីនស៍ ម.ក និងអេក្លាស អូតូ ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលសហប្រតិបត្តិការក្នុងការផ្តល់ដំណើរការប័ណ្ណឥណទានវីសាថ្មី ដែលនឹងត្រូវផ្តល់ជូនដល់សមាជិកVIPរបស់អេក្លាស។ ជាមួយប័ណ្ណឥណទាននេះសមាជិកVIPរបស់អេក្លាសនឹងទទួលបាននូវប័ណ្ណឥណទានវីសា ប្រភេទ Classic របស់ធនាគារ ព្រីនស៍ដែលមានទំហំផលិតផលធានារ៉ាប់រងចំនួន៥០ដុល្លារក្នុងមួយខែដោយស្វ័យប្រវត្តិ នៅពេលស្នើប័ណ្ណ ព្រមទាំងទទួលបានប្រមូលនិធិ និងការផ្តល់ជូនផ្សេងៗពីធនាគារ ព្រីនស៍ ស្របពេលដែលទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីសមាជិកភាព និងដៃគូសហការរបស់អេក្លាស។

# ពានរង្វាន់ និងការទទួលស្គាល់



ធនាគារ ព្រីនស៍បានឈ្នះពានរង្វាន់ជាច្រើនពីស្ថាប័នអន្តរជាតិនៅក្នុងផ្នែកនៃការច្នៃប្រឌិត ធនធានមនុស្ស ធនាគារឌីជីថល និងជម្រក (ធនាគារពាណិជ្ជកម្ម)។ យើងមានមោទនភាព និងកិត្តិយសដែលសេវាធនាគារសម្រាប់អតិថិជន និងសុខុមាលភាពបុគ្គលិករបស់យើង ទទួលបានពានរង្វាន់ ជាមួយនឹងការទទួលស្គាល់។ លើសពីនេះ ទាំងនេះក៏ជាសក្ខីភាពមួយបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង និងផ្តោតសំខាន់លើការធ្វើឱ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារពាណិជ្ជកម្មមុខគេនៅកម្ពុជា។ ពានរង្វាន់ទាំងនេះ អាចកើតមានឡើងដោយការខិតខំប្រឹងប្រែង និងការលះបង់ទាំងអស់របស់ក្រុមការងារនៅធនាគារ ព្រីនស៍រួមទាំងដៃគូអាជីវកម្មរបស់យើងផងដែរ។ ការគាំទ្រឥតឈប់ឈររបស់អតិថិជននិងដៃគូអាជីវកម្មរបស់យើងនឹងធ្វើឱ្យធនាគារព្រីនស៍កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀតនាពេលអនាគត។ សូមថ្លែងអរគុណចំពោះការគាំទ្រ និងការបន្តជឿជាក់របស់អ្នកមកលើធនាគារ ព្រីនស៍ យើងនឹងរីករានរាលដាលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុត ដើម្បីបំពេញតម្រូវការរបស់លោកអ្នកនាពេលអនាគត។

**១. ធនាគារពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២១**  
*ខែសីហា ឆ្នាំ២០២១ ពីស្ថាប័ន International Banker*

ធនាគារត្រូវបានទទួលស្គាល់ដោយផ្អែកលើសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងបរិយាកាសបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍ជាបន្តបន្ទាប់ខណៈពេលដែលក្បួនទំនាក់ទំនងអតិថិជនលំដាប់កំពូលនិងពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ខ្លួនស្របពេលដែលមានចលាចលនៃជំងឺកក្កាតកូវីដ១៩។

**២. សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតធ្វើប្រចាំប្រទេសកម្ពុជាឆ្នាំ២០២១**  
*ខែសីហា ឆ្នាំ២០២១ ពីស្ថាប័ន International Banker*

ធនាគារត្រូវបានផ្តល់ពានរង្វាន់សម្រាប់ភាពច្នៃប្រឌិតល្អបំផុតនៅក្នុងសេវាធនាគារបុគ្គល ដោយផ្អែកលើផលិតផល និងសេវាកម្មរបស់ខ្លួនទាក់ទងនឹងប្រាក់កម្ចី និងប្រាក់បញ្ញើសាខារបស់ខ្លួន និងការពង្រីកបណ្តាញ ATM នៅទូទាំងប្រទេស និងការច្នៃប្រឌិតក្នុងទិដ្ឋភាពជាច្រើនដោយប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែប្រសើរឡើង ក្នុងការបម្រើអតិថិជនជាមួយនឹងការធ្វើប្រតិបត្តិការធនាគារដោយស្រួលដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។

**៣. ធនាគារដែលមានភាពច្នៃប្រឌិតជាអន្តរជាតិ ប្រចាំឆ្នាំ២០២១**  
*ខែសីហា ឆ្នាំ២០២១ ពីស្ថាប័នEnterprise Asia*

ធនាគារបានឈ្នះពានរង្វាន់ក្រោមប្រភេទសេវាកម្ម និងដំណោះស្រាយ -- កម្មវិធីឌីជីថលPRINCE MobileBiz។ កម្មវិធីនេះ គឺជាកំណត់ចំណុចដើម្បីផ្តល់នូវវេទិកាធនាគារពីចម្ងាយសម្រាប់អ្នកប្រើប្រាស់ដែលជាអតិថិជនប្រភេទអាជីវកម្មជាតិសេសអ្នកប្រើប្រាស់ដែលជាអតិថិជនសហគ្រាសធុនតូច និងមធ្យម ដែលគ្របដណ្តប់លើសេវាកម្មទាំងអស់ពីការគ្រប់គ្រងគណនីធនាគារ ការប្រមូលប្រាក់ និងការទូទាត់ការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិ ការទទួលយកឥណទាន អាជីវកម្មជាក្រុម និងក្រុយបត្រអាជីវកម្មអេឡិចត្រូនិច ព្រមទាំងដំណើរការផ្សេងៗ។

**៤. និយោជកធ្វើប្រចាំប្រទេសកម្ពុជាឆ្នាំ២០២១**  
*ខែមករា ឆ្នាំ២០២១ ពីស្ថាប័ន World HRD Congress*

ធនាគារបានឈ្នះពានរង្វាន់នេះក្រោមផ្នែក "ទឹកដីនៃការងារល្អបំផុត" ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យនៅកម្ពុជាសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគ្រប់គ្រងបុគ្គលិកនិងឧត្តមភាពនិយោជក។ ធនាគារតែងតែប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសការងារជាមួយនឹងនីតិវិធីដែលបានបង្កើតឡើងដំណើរការនៃការចូលរួមជាមួយបុគ្គលិកដែលមានលក្ខណៈងាយស្រួល ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍន៍បុគ្គលិក ទំនួលខុសត្រូវ និងប្តេជ្ញាចិត្តលើកម្រិតខណៈពេលដែលលើកទឹកចិត្តឱ្យមានទំនាក់ទំនងបើកចំហនិងស្មោះត្រង់នៅក្នុងធនាគារ។

**៥. និយោជកធ្វើជាសកលឆ្នាំ២០២១**  
*ខែកុម្ភៈ ឆ្នាំ២០២១ ពីស្ថាប័នWorld HRD Congress*

ធនាគារទទួលបានការទទួលស្គាល់ជាអន្តរជាតិ ក្នុងនាមជានិយោជកល្អបំផុត ផ្នែកធនធានមនុស្សធ្វើតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងបុគ្គលិករបស់ពួកគេ និងជំរុញដំណើរការរបស់ពួកគេ។ ធនាគារបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រព័ន្ធE-form កម្មវិធីPrince Bank HRIS និងកម្មវិធីHR In The Pocket ដែលអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ធ្វើការស្នើសុំឯកសារផ្សេងៗ ចូលរួមវគ្គបណ្តុះបណ្តាលរាយការណ៍ស្នេហាពាណិជ្ជកម្ម និងការដាក់ពាក្យស្នើសុំផ្សេងៗ តាមរយៈអនឡាញ ដែលជួយពន្លឿននូវដំណើរការការងារឱ្យកាន់តែលឿនជាងមុន។

**៦. និយោជកល្អបំផុតនៅអាស៊ីឆ្នាំ២០២១**  
*ខែធ្នូ ឆ្នាំ២០២១ ពីស្ថាប័ន HR Asia, Business Media International*

ធនាគារទទួលបានពានរង្វាន់នេះសម្រាប់ការលើកកម្ពស់រហូតដល់នៅកន្លែងធ្វើការបានល្អនិងការវិនិយោគក្នុងការអភិវឌ្ឍន៍ខ្លួនរបស់បុគ្គលិក។ ពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះសមិទ្ធផលដ៏ល្អឥតខ្ចោះរបស់ធនាគារ ព្រីនស៍ក្នុងការវិនិយោគនិងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនរួមមានបរិយាកាសការងារកម្មវិធីបណ្តុះបណ្តាល អត្ថប្រយោជន៍ និងការផ្តល់ប្រព័ន្ធគាំទ្រដល់បុគ្គលិក របស់ខ្លួនក្នុងគ្រាលំដាប់ដំណើរការ។

# របាយការណ៍ហិរញ្ញវត្ថុ



## ៦

របាយការណ៍ក្រុមប្រឹក្សាភិបាល	៨៥
របាយការណ៍សវនករឯករាជ្យ	៨៩
របាយការណ៍ហិរញ្ញវត្ថុ	៩៣

# របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម រួចរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការិយបរិច្ឆេទដែលបាន បញ្ចប់។

## អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនេន ភីអិលស៊ី ជា ក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើ ប្រតិបត្តិ ការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួង ពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

## សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យ ហិរញ្ញវត្ថុ។

## លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី១១។ ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

## ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០ លានដុល្លារអាមេរិក ជាមួយនឹងសន្លឹកហ៊ុនធម្មតាចំនួន ២៥០.០០០ សន្លឹក ហ៊ុន ដែលមានតម្លៃប្រាក់ ១.០០០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

## ឥណទាន និងបុរេប្រទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមរម្យពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសវិធានធនសម្រាប់ ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាជាឥណទាន និងបុរេប្រទានអាក្រក់ ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកក់ត្រាសវិធានធនសម្រាប់ការខាតបង់ឥណទាន និង បុរេប្រទានអាក្រក់ និងសង្ស័យ ពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួន សវិធានធន សម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមាន តម្លៃមិនគ្រប់គ្រាន់ជា សារវន្តនោះទេ។

## ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្ម ធម្មតា តាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកក់ត្រាបន្ថយឱ្យស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាន នៅ លើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវ ជា សារវន្តនោះទេ។

## បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានដូចជា៖

- ក** ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារដែលបានកើតឡើងចាប់តាំងពីចុង ការិយបរិច្ឆេទហិរញ្ញវត្ថុមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់ បុគ្គលណាម្នាក់ឡើយ ឬ
- ខ** ពុំមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុង ការិយបរិច្ឆេទហិរញ្ញវត្ថុ មកក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតា របស់ធនាគារនោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបាន ទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេល កំណត់សងនោះទេ។

## ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបាន រកឃើញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែល បាន បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។



### ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមាន រងនូវផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា នោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងការិយបរិច្ឆេទហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនីប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលនៅបម្រើការក្នុងអំឡុងឆ្នាំរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖



**លោក ចេន ហ្សឺ**

ប្រធានក្រុមប្រឹក្សាភិបាល



**លោក ហ្គុយ ឆាយ**

អនុប្រធានក្រុមប្រឹក្សាភិបាល



**លោក ហ៊ាន់ សុរុចនា**

ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង



**លោក ចេន សំរិសុទ្ធ**

អភិបាលឯករាជ្យ



**លោក ស៊ឹម ហ៊ុយឈ័ង**

អភិបាលឯករាជ្យ

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្ត ទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

### ០១

អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្រប តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព។

### ០២

អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬក៏ប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

### ០៣

រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

### ០៤

រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែមានការណី សន្មតសមរម្យថាធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតជុំវិញ និង

### ០៥

គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពតាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការនិងលទ្ធផលរបស់ធនាគារហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់និងរកឱ្យឃើញការកែតម្រូវបន្ត និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងសម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារភិកត្រីមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



**លោក ហ៊ិន សុរិន្ទា**  
ប្រធាននាយកប្រតិបត្តិ និង អភិបាលគ្រប់គ្រង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

## របាយការណ៍របស់សវនករឯករាជ្យ

### ជូនចំពោះភាគីទុនិករបស់ធនាគារព្រីនស៍ ម.ក

#### មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុភិកត្រីមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ និងរបាយការណ៍ចំណូលលម្អិតរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនានា ព្រមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដនិងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារភិកត្រីមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (CIFRSs) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

#### មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំ គឺឯករាជ្យពីធនាគារ អនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិក្រមសីលធម៌របស់គណនេយ្យករជំនាញ (“IESBA Code”) រួមជាមួយនិងកម្រិតក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើ របាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

#### ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយនឹងរបាយការណ៍សវនកររបស់យើងខ្ញុំដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។ ព័ត៌មានផ្សេងៗរួមបញ្ចូលទាំងរបាយការណ៍ប្រចាំឆ្នាំដែលរំពឹងទុកថាបានរៀបចំរួចរាល់ សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទាំងស្រុងទៅលើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបង្ហាញពីទម្រង់បែបបទនៃការធានាណាមួយ ឬធ្វើសេចក្តីសន្និដ្ឋានណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះមានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រទេសប្រចាំឆ្នាំនេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការធ្វើសវនកម្ម ថា តើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើយោងតាមការងារដែលយើងបានអនុវត្តយើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងរបស់ធនាគារទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជានិងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជានិង ទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើនិរន្តរភាពអាជីវកម្មរបស់ ធនាគារនិងធ្វើការលាតត្រដាងនូវបញ្ហាទាក់ទងនឹងនិរន្តរភាពអាជីវកម្មនិងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុង ការកត់ត្រាគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិសោយ ឬវិសោយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មាន ជម្រើសផ្សេងប៉ុន្តែចាំបាច់ត្រូវធ្វើ។

**ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមាន លក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលរួមមាន មតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផលគឺជាការធានាមួយដ៏ខ្ពស់បំផុតមិនបានធានាថាការ ធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជានឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែល មានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការកែប្រែបន្តឬកំហុសឆ្គងដែលអាចចាក់ទុកថាជាសារវន្តនៅពេលដែល កំហុសមួយឬកំហុសមួយច្រើនធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាយើងអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមជ្ឈត្តនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណនិងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុចាត់តាំងកើតឡើង ដោយការកែប្រែបន្ត ឬកំហុសឆ្គង រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលធ្វើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការ ប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីមូលដ្ឋានសម្រាប់បញ្ជាក់មតិយោបល់របស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការកែប្រែបន្តគឺជាកំហុសឆ្គង ដោយចេតនាដោយសារតែការកែប្រែបន្តមួយចំនួនទាំងការរួមគំនិត ការកែប្រែបន្តដោយចេតនា ការលុបចោល ដោយចេតនា ការបង្ហាញខុស ឬការលើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការ ត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់និងភាពសមហេតុផលនៃគណនេយ្យ ប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាលលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងសន្និដ្ឋាន ថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការ យកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះមតិយោបល់មិនត្រឹមត្រូវនឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបី យ៉ាងណាក៏ដោយស្ថានភាពឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជានិរន្តរភាព បាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមតិការបស់របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានាថា តើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមកម្រិតស្របសីលធម៌ ដែលទាក់ទងនឹងឯករាជ្យភាពហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលនូវបញ្ហាទាំងអស់ដែល នឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។



Grant Thornton

ហ្គ្រេន សនចុន (ខេមបូឌា) លីមីតធីត  
គណនេយ្យករជំនាញ  
សវនករប្រតិបត្តិបច្ចុប្បន្ន

*Ronald C. Almera*

Ronald C. Almera  
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៦	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារកណ្តាល	៧	១៤៤.៩១៨.១៥៥	៥៩០.៣៩៦.៥៦៣	៨៨.២៨៦.៩៧១	៣៥៧.១២០.៧៩៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេង	៨	៦០.៨៧៦.៣៨០	២៤៨.០១០.៣៧២	៦៨.១៤២.៣០១	២៧៥.៦៣៥.៦០៨
ឥណទាន និងបុរេប្រទាន	៩	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤
វិនិយោគលើមូលបត្រ	១០	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២	៥.០១៣.១៥៨	២០.២៧៨.២២៤
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល	១១	៥៨.១១៥.៦៥៦	២៣៦.៧៦៣.១៨៣	៤០.៩៥៤.៣៨៣	១៦៥.៦៦០.៤៧៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៥.៩៨០.៥០៦	២៤.៣៦៤.៥៨១	៥.៩០២.៤៥១	២៣.៨៧៥.៤១៤
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៣	១០.៩៦៧.០២៥	៤៤.៦៧៩.៦៦០	១២.៤៦៩.៣៤៨	៥០.៤៣៨.៥១៣
ទ្រព្យសកម្មអរូបី	១៤	៦.៦១៣.៨៣៩	២៦.៩៤៤.៧៨០	៥.២៧២.២១៦	២១.៣៦៦.១១៤
ពន្ធពន្យារលើទ្រព្យសកម្ម	១៥	៦២០.៥៣៤	២.៥២៨.០៥៦	១៧៩.៧៥៩	៧២៧.១២៥
ទ្រព្យសកម្មផ្សេងៗ	១៦	៥.២១២.១៨៧	២១.២៣៤.៤៥០	៣.៤៦៨.៥២៤	១៤.០៣០.១៨០
<b>ទ្រព្យសកម្មសរុប</b>		<b>៨០៥.៧១៣.៤២០</b>	<b>៣.២៨២.៤៧៦.៤៧៣</b>	<b>៥៩៩.៥១៣.៩២៤</b>	<b>២.៤២៥.០៣៣.៨២៤</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើពីអតិថិជន	១៧	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣	២០០.១៧៣.៦០២	៨០៩.៧០២.២២០
ប្រាក់កម្ចី	១៨	១១៧.៤១២.៦៨២	៤៧៨.៣៣៩.២៦៦	១១២.០៤៣.៦៥៥	៤៥៣.២១៦.៥៨៤
បំណុលភតិសន្យា	១៣	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤	១៣.៥៦៤.១៧០	៥៤.៨៦៧.០៦៨
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	១៩	១.១២៦.៦៨៥	៤.៥៩០.១១៥	៧៦៣.៦៦១	៣.០៨៩.០០៩
អត្ថប្រយោជន៍បុគ្គលិក	២០	៥៥.២២៨	២២៤.៩៩៩	៦៤.៩៥០	២៦២.៧២៣
បំណុលផ្សេងៗ	២១	១៣.១៩២.៤០៣	៥៣.៧៤៥.៨៥១	៩.១៤៤.៧៥៨	៣៦.៩៩០.៥៤៧
<b>បំណុលផ្សេងៗ</b>		<b>៥៣៨.៥៨០.១២៧</b>	<b>២.១៩៤.១៧៥.៤៣៨</b>	<b>៣៣៥.៧៥៤.៧៩៦</b>	<b>១.៣៥៨.១២៨.១៥១</b>
<b>មូលធន</b>					
ដើមទុន		២៥០.០០០.០០០	១.០១៨.៥០០.០០០	២៥០.០០០.០០០	១.០១១.២៥០.០០០
វិភាគទានដើមទុន	២២	១២.៦៦៩.៧៨៣	៥១.៦១៦.៦៩៦	១២.៦៦៩.៧៨៣	៥១.២៤៩.២៧២
ការខាតបង់បង្ក		(២.៤១៨.៨៧៤)	(៩.៦១៣.៨៦១)	(៥.០៨៦.៧១៨)	(២០.៥១៧.៤៦៤)
ទុនបម្រុងតាមបទប្បញ្ញត្តិ		៦.៨៨២.១៨៤	២៧.៩៥៨.៣៥១	៦.១៧៦.០៦៣	២៥.០៨៥.៨៥១
ទុនបម្រុងផ្សេងៗ		-	(១១០.១៥១)	-	(១៦១.៨៨៦)
<b>មូលធនសរុប</b>		<b>២៦៧.១៣៣.២៩៣</b>	<b>១.០៨៨.៣០១.០៣៥</b>	<b>២៦៣.៧៥៩.១២៨</b>	<b>១.០៦៦.៩០៥.៦៧៣</b>
<b>បំណុល និងមូលធនសរុប</b>		<b>៨០៥.៧១៣.៤២០</b>	<b>៣.២៨២.៤៧៦.៤៧៣</b>	<b>៥៩៩.៥១៣.៩២៤</b>	<b>២.៤២៥.០៣៣.៨២៤</b>

សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



## របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

	សម្គាល់	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៤៣.៦៥២.៨០៩	១៧៧.៥៧៩.៦២៧	៣៧.៨១៧.៨៧៦	១៥៤.១៩៩.៩០៥
ចំណាយការប្រាក់	២៣	(១២.៩១៣.៩៩៧)	(៥២.៥៣៤.១៤០)	(៧.៨៤៧.២២០)	(៣១.៩៩៦.៥២៤)
<b>ចំណូលការប្រាក់សុទ្ធ</b>	២៣	<b>៣០.៧៣៨.៨១២</b>	<b>១២៥.០៤៥.៤៨៧</b>	<b>២៩.៩៧០.៦៥៦</b>	<b>១២២.២០៣.៣៨១</b>
ចំណូលកម្រៃជើងសារ	២៤	១.៧៧៩.៨៧៩	៧.២៤០.៥៤៨	១.១៥៧.០៧៦	៤.៧១៧.៩០១
ចំណាយកម្រៃជើងសារ	២៤	(១០៥.៩៧៨)	(៤៣១.១១៩)	(៧៦.៦៧៤)	(៣១២.៦៣៣)
<b>ចំណូលកម្រៃជើងសារសុទ្ធ</b>	២៤	<b>១.៦៧៣.៩០១</b>	<b>៦.៨០៩.៤២៩</b>	<b>១.០៨០.៤០២</b>	<b>៤.៤០៥.២៦៨</b>
ចំណូលប្រតិបត្តិការផ្សេងៗ (ខាត)/ចំណេញផ្សេងៗ - សុទ្ធ	២៥	១៤៤.១៦២ (៣០៤.៥៧៧)	៥៨៦.៤៥១ (១.២៣៩.០១៩)	២៧០.១៦០ (៣៨៦.៣៣២)	១.១០១.៥៥៩ (១.៥៧៥.២៤៤)
<b>(ខាត)/ចំណូលប្រតិបត្តិការសរុប</b>		<b>(១៦០.៤១៥)</b>	<b>(៦៥២.៥៦៨)</b>	<b>៦៥៦.៤៩២</b>	<b>២.៦២៦.៨០៣</b>
ខាតពីការថយចុះតម្លៃឥណទាន	២៦	(៤៣៩.២២៥)	(១.៧៩៨.៧៦៧)	(៨២០.៧៦៨)	(៣.៣៤៦.៦២៨)
<b>ខាតប្រតិបត្តិការផ្សេងៗសុទ្ធ</b>		<b>(៥៩៩.៦៤០)</b>	<b>(២.៤៣៩.៣៣៥)</b>	<b>(១៦៤.២៧៦)</b>	<b>(៦៦៩.៨២៥)</b>
ចំណាយបុគ្គលិក	២៧	(១៥.៤២៦.២៦៧)	(៦២.៧៥៤.០៥៣)	(១២.៧៦៩.៨០៣)	(៥២.០៦៨.០៣២)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(៤.៧៣៣.៥៧៦)	(១៩.២៥៦.១៨៧)	(៣.៨០១.៩៦៥)	(១៥.៥០២.២៦៣)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៧.១៧៤.៦០១)	(២៩.១៨៦.២៧៨)	(៧.៥៨៦.០៩៩)	(៣០.៩៣១.៨២០)
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>		<b>៤.៤៧៨.៦២៩</b>	<b>១៨.២១៩.០៦៣</b>	<b>៦.៧២៨.៩១៥</b>	<b>២៧.៤៣៦.៧០៩</b>
ចំណាយពន្ធលើប្រាក់ចំណូល	៣០	(១.១០៤.៤៦៤)	(៤.៤៩២.៩៦០)	(១.៤៦៦.៧៦៧)	(៥.៩៨០.៦៤៦)
<b>ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ</b>		<b>៣.៣៧៤.១៦៥</b>	<b>១៣.៧២៦.១០៣</b>	<b>៥.២៦២.១៤៨</b>	<b>២១.៤៥៦.០៦៣</b>
<b>ចំណូលម្អិតផ្សេងៗ៖</b>					
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៥១.៨៣៥	-	(៣៣៦.៨៩៣)
<b>ចំណូលលម្អិតក្នុងការិយបរិច្ឆេទ</b>		<b>៣.៣៧៤.១៦៥</b>	<b>១៣.៧៧៧.៩៣៨</b>	<b>៥.២៦២.១៤៨</b>	<b>២១.១១៩.១៧០</b>
<b>ចំណេញដែលបានបែងចែកទៅ៖</b>					
ម្ចាស់ធនាគារ		៣.៣៧៤.១៦៥	១៣.៧២៦.១០៣	៥.២៦២.១៤៨	២១.៤៥៦.០៦៣
<b>លទ្ធផលលម្អិតដែលបានបែងចែកទៅ៖</b>					
ម្ចាស់ធនាគារ		៣.៣៧៤.១៦៥	១៣.៧៧៧.៩៣៨	៥.២៦២.១៤៨	២១.១១៩.១៧០

សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍បម្រែបម្រួលមូលធន

	ដែលជាប់សម្គាល់ធនាគារ											
	ដើមទុន		ការដាក់ដើមទុន		ប្រាក់ខាតរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	គុណវិបាក	ពាន់រៀល	គុណវិបាក	ពាន់រៀល	គុណវិបាក	ពាន់រៀល	គុណវិបាក	ពាន់រៀល	គុណវិបាក	ពាន់រៀល	គុណវិបាក	ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១</b>	២៥០.០០០.០០០	១.០១១.២៥០.០០០	១២.៦៦៩.៧៨៣	៥១.២៤៩.២៧២	(៥.០៨៦.៧១៨)	(២០.៥១៧.៤៦៤)	៦.១៧៦.០៦៣	២៥.០៨៥.៨៥១	-	(១៦១.៩៨៦)	២៦៣.៧៥៩.១២៨	១.០៦៦.៩០៥.៦៧៣
ចំណេញក្នុងឆ្នាំ	-	-	-	-	៣.៣៧៤.១៦៥	១៣.៧២៦.១០៣	-	-	-	-	៣.៣៧៤.១៦៥	១៣.៧២៦.១០៣
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	៥១.៨៣៥	-	៥១.៨៣៥
<b>លទ្ធផលសម្រេចសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	៣.៣៧៤.១៦៥	១៣.៧២៦.១០៣	-	-	-	៥១.៨៣៥	៣.៣៧៤.១៦៥	១៣.៧៧៧.៩៣៨
<b>ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាមជាភាគហ៊ុនិក</b>												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៧០៦.១២១)	(២.៨៧២.៥០០)	៧០៦.១២១	២.៨៧២.៥០០	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.២៥០.០០០	-	៣៦៧.៤២៤	-	-	-	-	-	-	-	៧.៦១៧.៤២៤
<b>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក</b>	-	៧.២៥០.០០០	-	៣៦៧.៤២៤	(៧០៦.១២១)	(២.៨៧២.៥០០)	៧០៦.១២១	២.៨៧២.៥០០	-	-	-	៧.៦១៧.៤២៤
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	២៥០.០០០.០០០	១.០១៨.៥០០.០០០	១២.៦៦៩.៧៨៣	៥១.៦១៦.៦៩៦	(២.៤១០.៥៩៣)	(១៧.៦៨៩.៩៦៤)	៦.៨៨២.១៨៤	២៧.៩៥៨.៣៥១	-	(១១០.១៥១)	២៦៧.១៣៣.២៩៣	១.០៨៤.៣០១.០៣៥
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០</b>	២៥០.០០០.០០០	១.០១៨.៧៥០.០០០	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)	២.៩៣៦.៩៤៨	១១.៨៧៧.៥៧២	-	១៧៤.៩០៧	២៥៨.៤៩៦.៩៨៣	១.០៥៣.៣៧៥.១៩២
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣
ខាតលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	(៣៣៦.៨៩៣)	-	(៣៣៦.៨៩៣)
<b>ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣	-	-	-	(៣៣៦.៨៩៣)	៥.២៦២.១៤៨	២១.១១៩.១៧០
<b>ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាមជាភាគហ៊ុនិក</b>												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៣.២៣៩.១១៥)	(១៣.២០៧.២៧៩)	៣.២៣៩.១១៥	១៣.២០៧.២៧៩	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៥០០.០០០)	-	(៨៨.៦៨៩)	-	-	-	-	-	-	-	(៧.៥៨៨.៦៨៩)
<b>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក</b>	-	(៧.៥០០.០០០)	-	(៨៨.៦៨៩)	(៣.២៣៩.១១៥)	(១៣.២០៧.២៧៩)	៣.២៣៩.១១៥	១៣.២០៧.២៧៩	-	-	-	(៧.៥៨៨.៦៨៩)
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	២៥០.០០០.០០០	១.០១១.២៥០.០០០	១២.៦៦៩.៧៨៣	៥១.២៤៩.២៧២	(៥.០៨៦.៧១៨)	(២០.៥១៧.៤៦៤)	៦.១៧៦.០៦៣	២៥.០៨៥.៨៥១	-	(១៦១.៩៨៦)	២៦៣.៧៥៩.១២៨	១.០៦៦.៩០៥.៦៧៣

សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

## របាយការណ៍លំហូរសាច់ប្រាក់

	សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ	៣២	២៧.៦៤៩.៩៤៣	១១២.៤៧៩.៩៦៨	៨១.៣៤៥.០៧២	៣៣១.៦៧៩.១៨៧
ការប្រាក់ដែលទទួលបាន		៤២.០៨៤.៩៥៤	១៧១.២០១.៥៩៣	៣៦.៧៩៨.៥២៧	១៥០.០៤៣.៥៧៦
ការប្រាក់ដែលបានទូទាត់		(៨.៧៧៣.៣៩៥)	(៣៥.៦៩០.១៧១)	(៤.២៥៨.៩០៩)	(១៧.៣៦៥.៤២២)
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	១៩	(១.១៨២.២១៥)	(៤.៨០៩.២៥១)	(៣៥២.៩៦៦)	(១.៤៣៩.១៩៦)
ចំណេញពីប្តូររូបិយប័ណ្ណមិនដាក់លាក់		២២៣.១២១	៩០៧.៦៥៦	(៣៣៨.៦៨៥)	(១.៣៨០.៩៦៦)
អត្ថប្រយោជន៍បុគ្គលិកដែលបានទូទាត់	២០	(៦៨០.៩៤៣)	(២.៧៧០.០៧៦)	(៥៥៨.២៣៥)	(២.២៧៦.១៦៧)
<b>សាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ</b>		<b>៥៩.៣២១.៤៦៥</b>	<b>២៤១.៣១៩.៧១៩</b>	<b>១១២.៦៣៤.៨០៤</b>	<b>៤៥៩.២៦១.០១២</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល- កាលកំណត់លើស៣ខែ		(១២.៥៩៣.២៥៥)	(៥១.២២៩.៣៦១)	(៦.៩៣៧.២២៥)	(២៥.២៨៣.០៦៦)
ទិញទ្រព្យសកម្មអរូបី	១៤	(២.០១៨.១៨៧)	(៨.២០៩.៩៨៥)	(២.០១៩.៦៦៩)	(៨.២៣៥.០៦៨)
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(២.៣២២.៤០៨)	(៩.៤៤៧.៥៥៦)	(១.២៣៣.៦៦៩)	(៥.០៣០.២០៤)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១៣.០៩៤	៥៣.២៦៧	៨៨៣	៣.៦០០
ទិញភាគហ៊ុនវិនិយោគ	១០	(១៥.០០០.០០០)	(៦១.០២០.០០០)	(៥.០០០.០០០)	(២០.៣៨៧.១៧២)
សាច់ប្រាក់បានពីភាគហ៊ុនវិនិយោគ	១០	៥.០០០.០០០	២០.៣៤០.០០០	-	-
<b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(២៦.៩២០.៧៩៦)</b>	<b>(១០៩.៥១៥.៦៣៥)</b>	<b>(១៥.១៨៩.៦៨០)</b>	<b>(៦១.៩៣១.៩១០)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ប្រាក់ដើមនៃការទូទាត់ភតិសន្យា		(១.៤៩០.៥២៣)	(៦.០៦៣.៤៤៧)	(១.២០៥.១៥២)	(៤.៩១៣.៩២៨)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៨	២.៧៣៦.១២០	១១.១៤៦.៩៥៣	១៥.៧៩២.២៤០	៦៣.៨៧៩.៦១១
<b>សាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន</b>		<b>១.២៤៥.៥៩៧</b>	<b>៥.០៨៣.៥០៦</b>	<b>១៤.៥៨៧.០៨៨</b>	<b>៥៨.៩៦៥.៦៨៣</b>
<b>បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសរុប</b>					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		១៦៩.១៧៦.៣៤៣	៦៨៤.៣១៨.៣០៦	៥៧.១៤៤.១៣១	២៣២.៨៦២.៣៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៥.០៩១.៥៧៦	-	(៤.៨៣៨.៨១៣)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ</b>	<b>៣១</b>	<b>២០២.៨២២.៦៤៩</b>	<b>៧២៦.២៩៩.៨៨២</b>	<b>១៦៩.១៧៦.៣៤៣</b>	<b>៦៨៤.៣១៨.៣០៦</b>

សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

**១ អំពីធនាគារ**

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ត្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) មានឈ្មោះថា ត្រីនស៍ ហ្វាយនេន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិ នៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរ នាមករណ៍ក្រុមហ៊ុន ទៅជា ធនាគារ ត្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារគឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទនិងសេវាផ្សេងៗទៀតដែល ពាក់ព័ន្ធ នឹងវិស័យហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ១៧៥ អាបេសេដ មហាវិថីម៉ៅសេទុង ភូមិ៥សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

**២ គម្រោងនៃរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវ របាយការណ៍ហិរញ្ញវត្ថុ**

**២.១ របាយការណ៍ដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា**

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។ CIFRS ដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRS”) ដែលបាន ចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យជាតិ (“IASB”) ពីព្រោះ IFRS ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) ដោយគ្មានការកែប្រែដូចជា CIFRS។

**២.២ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ត្រូវបានរៀបចំឡើងដោយអនុលោមតាម មូលដ្ឋានថ្លៃដើមប្រតិបត្តិការ លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរកស៊ីកំណត់ថ្លៃ ឡើងវិញ ឬតម្លៃសមស្របនៅចុងបញ្ចប់នៅកាលបរិច្ឆេទនីមួយៗនៃរបាយការណ៍ ដូចដែលបានបកស្រាយនៅក្នុង គោលនយោបាយ គណនេយ្យដូចខាងក្រោម។ ថ្លៃដើមប្រតិបត្តិការទូទៅផ្អែកទៅលើតម្លៃសមស្របនៃការពិចារណាដែលបានផ្តល់ឱ្យនៅក្នុង ការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅក្នុង ប្រតិបត្តិការ សមស្របរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការរកស៊ីដោយមិនគិតថាតម្លៃនោះអាចតាមដានបានដោយផ្ទាល់ឬត្រូវ បានប៉ាន់ស្មានដោយប្រើប្រាស់បច្ចេកទេសវាយតម្លៃផ្សេងទៀត។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្មនិងបំណុល ធនាគារគិតពីលក្ខណៈនៃទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារដែលគិតពី លក្ខណៈទាំងនោះនៅពេលដែល កំណត់តម្លៃទ្រព្យសកម្ម និងបំណុលនៅកាលបរិច្ឆេទនៃការរកស៊ីដោយ។ តម្លៃសមស្រប សម្រាប់ការរកស៊ីដោយ និង/ឬ ក្នុង គោលបំណងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ជាមូលដ្ឋាន។

បន្ថែមពីនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការរកស៊ីដោយនៃតម្លៃសមស្រប គឺត្រូវបានធ្វើ ចំណាត់ថ្នាក់ ទៅជាកម្រិតទី១ ២ និងកម្រិតទី៣ ផ្អែកទៅលើកម្រិតនៃធាតុចូលដើម្បីរកស៊ីដោយតម្លៃសមស្របដែលអាចតាមដានបានរួមទាំង ធាតុចូលសំខាន់ៗដើម្បីរកស៊ីដោយតម្លៃសមស្របទាំងអស់ដែលបានពិពណ៌នាដូចខាងក្រោម៖

កម្រិតទី១	កម្រិតទី២	កម្រិតទី៣
ធាតុចូលត្រូវបានដាក់តម្លៃ (មិនអាចកែប្រែបាន) នៅក្នុងទីផ្សារ សកម្មរបស់ទ្រព្យសកម្មនិងបំណុល ដែលសហគ្រាសអាចទទួលបាន នៅកាលបរិច្ឆេទនៃការរកស៊ីដោយ	ធាតុចូលក្រៅពីធាតុចូលដែលបាន ដាក់តម្លៃដោយរួមបញ្ចូលនៅក្នុង កម្រិតទី១ ដែលអាច តាមដានបាន ទៅលើទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ឬដោយប្រយោល និង	ធាតុចូល គឺជាធាតុចូលទាំងឡាយ ណាដែលមិនអាចតាមដានបាន របស់ទ្រព្យសកម្ម ឬបំណុល។

**២.៣ មូលដ្ឋាននៃការដាក់បញ្ចូលគ្នា**

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល ហើយនិងសាខាទាំង ៣២ របស់ខ្លួន បន្ទាប់ពីការជម្រះបញ្ជីលើសមតុល្យ និងប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

**២.៤ ការបង្កត់សមតុល្យសាច់ប្រាក់**

សមតុល្យសាច់ប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅជាសមតុល្យសាច់ប្រាក់ដុល្លារអាមេរិកដែលជិតបំផុតនិង ពាន់រៀលខ្មែរ (KHR០០០) សម្រាប់សមតុល្យសាច់ប្រាក់ជាដុល្លារអាមេរិក និងខ្មែររៀល រៀងគ្នា។

**៣ ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល**

**ក. ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ**

ធនាគារបានអនុវត្តទៅលើស្តង់ដារគណនេយ្យ និងមានការបកស្រាយទៅលើស្តង់ដារទាំងនោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល និងបានធ្វើការបកស្រាយនោះ ត្រូវបាន វាយតម្លៃថា អាចអនុវត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- COVID-១៩-ការលើកលែងដែលទាក់ទងទៅនឹងការផ្តល់ក្រោយពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (វិសោធនកម្មទៅលើ CIFRS ១៦ ភតិសន្យា)



គណៈគ្រប់គ្រងបានរាយកម្រៃថា ការអនុម័តស្តង់ដារគណនេយ្យខាងក្រោម មិនមានផលប៉ះពាល់ជាសារវន្តលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

- កំណែទម្រង់អត្រាការប្រាក់ — ដំណាក់កាលទី២ (វិសោធនកម្មចំពោះ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ CAS ៣៩ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ CIFRS 4 កិច្ចសន្យាធានារ៉ាប់រង និងCIFRS ១៦) ត្រូវបាន រាយកម្រៃថាមិនអនុវត្តចំពោះធនាគារទេ។
- ការបន្ថែមការលើកលែងបណ្តោះអាសន្នពីការអនុវត្ត CIFRS ៩ (វិសោធនកម្មទៅ CIFRS ៤)

**ខ. ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលមិនទាន់មានប្រសិទ្ធភាព**

- CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង
- ឯកសារយោងទាក់ទងនឹងក្របខណ្ឌទស្សនទាន (វិសោធនកម្មទៅលើ CIFRS ៣ ការរួមបញ្ចូលអាជីវកម្ម)
- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី និងរយៈពេលវែង- ពន្យារពេលចូលជាធរមាន (វិសោធនកម្មទៅលើ CAS ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)
- ទ្រព្យសម្បត្តិ និងបរិក្ខារ- ចំណូលពីការលក់មុនពេលប្រើប្រាស់ (វិសោធនកម្មទៅលើ CAS ១៦ ទ្រព្យសម្បត្តិ និងបរិក្ខារ)
- កិច្ចសន្យាស្មុគស្មាញ ថ្លៃដើមបំពេញកិច្ចសន្យា (វិសោធនកម្មទៅលើ CAS ៣៧ សិរិធានធន បំណុលយថាហេតុ និង ទ្រព្យសកម្មយថាហេតុ)

**៤ សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗ បានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺត្រូវបាន បង្ហាញដូច ខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅរាល់កាលបរិច្ឆេទដែលបាន បង្ហាញ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

**៤.១. ការប្តូររូបិយប័ណ្ណ**

**(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរាស់កម្រៃដោយប្រើប្រាស់រូបិយ ប័ណ្ណនៃ បរិយាកាសសេដ្ឋកិច្ចកម្ពុជាដែលធនាគារប្រើក្នុងកិច្ចប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ ប្រាក់ដុល្លារអាមេរិក ឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជាប្រាក់រូបិយប័ណ្ណគោលនិងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

**(ខ) ប្រតិបត្តិការ និងសមតុល្យ**

ប្រតិបត្តិការជាប្រិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់ នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីបម្រែបម្រួលអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្មនិងបំណុលរូបិយប័ណ្ណនានាដែលកំណត់ជាប្រិយប័ណ្ណ ផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

**(គ) ការបង្ហាញជាប្រាក់រៀល**

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរសមតុល្យសាច់ប្រាក់ក្នុង របាយការណ៍ ហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរ សាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរមធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្មនិងបំណុលដែលបានដាក់បង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗនិងមូលធនរបស់ភាគទុនិកត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការលបរិច្ឆេទ នៃការរាយការណ៍។ លម្អៀងពីការប្តូរនៃប្រតិបត្តិការមូលធនភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធនហើយរាល់លម្អៀង ពីការប្តូរផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ដូរការដែលផ្សព្វផ្សាយដោយធនាគារកណ្តាលសម្រាប់កាលបរិច្ឆេទឆ្នាំ២០២១និងឆ្នាំ២០២០ ។ គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ អត្រាប្តូរមធ្យមសម្រាប់ឆ្នាំនេះ គឺ ១ដុល្លារអាមេរិកស្មើនឹង ៤.០៦៨ រៀល (២០២០៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៧រៀល) ហើយអត្រាចុងត្រាគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៤ រៀល (២០២០៖ ១ដុល្លារ អាមេរិក ស្មើនឹង ៤.០៤៥ រៀល)។

**៤.២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃបញ្ជីនិង ការដាក់ប្រាក់តម្កល់មិនជាប់កម្រិតតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និង ការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬក្រីចជាងបីខែដែលធនាគារអាចមានលទ្ធភាព ពេញលេញក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

**៤.៣. ទ្រព្យសកម្មហិរញ្ញវត្ថុ**

**(ក) ចំណាត់ថ្នាក់**

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់វែងតាមថ្លៃដើមដករំលស់រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន នៃការរាស់វែងតាមថ្លៃដើមដករំលស់ ភាគហ៊ុនវិនិយោគ និងទ្រព្យសកម្មផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនិងលក្ខខណ្ឌ ក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្លៃដើមបានរំលស់ ប្រសិនបើវាពេញតាមលក្ខណៈ វិនិច្ឆ័យ ទាំងពីរ ហើយមិនត្រូវបានកំណត់ក្នុងកម្រិតសមស្របតាមរយៈប្រាក់ចំណេញ និងខាត("FVPL") ដូចខាងក្រោម៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុង កិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានការលក់រឹតតែខ្លាំងជាងការលក់រំលាយ ចំពោះលំហូរសាច់ប្រាក់ ដែលជាការ ទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ឧបករណ៍បំណុលត្រូវបានរាស់វែងតាមតម្លៃសមស្រប ក្នុងរបាយការណ៍លទ្ធផលចំណូលលម្អិត ("FVOCI") លុះត្រាតែវា បំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ដូចនៅ FVPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាក្រោមគំរូអាជីវកម្មក្នុងគោលបំណងគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនិងប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុធ្វើឱ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ដែលទាក់ទងនឹងការទូទាត់ សងលើប្រាក់ដើម និងការប្រាក់ដែលនៅសេសសល់។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធនដែលមិនត្រូវបានកាន់កាប់សម្រាប់ការធ្វើប្រតិបត្តិការធនាគារអាចជ្រើសរើស ដោយមិនអាចដកហូតវិញដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងរបាយការណ៍លទ្ធផលចំណូល លម្អិត។ ការជ្រើសរើសនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគ។

ទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់ជា FVPL។

លើសពីនេះទៀតធនាគារអាចកំណត់ឡើងវិញនូវការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការ ដែលត្រូវរាស់វែងដោយថ្លៃដើមដករំលស់ឬនៅ FVOCIដូចនៅ FVPLប្រសិនបើការធ្វើដូច្នេះលុបចោលឬក៏មានគណនេយ្យ ណាមួយដែលមានកំហុសឆ្គងជាសារវន្តបានកើតឡើង។

**(ខ) ការទទួលស្គាល់ និងការរាយបំបែកទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួមដោយផ្ទាល់ក្នុង ការទិញ ឬធានានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ នៅតម្លៃសមស្រប តាមរយៈចំណេញ ខាត) ត្រូវបាន បូកបន្ថែមឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលសមស្របក្នុងការទទួលស្គាល់ ដំបូង។ ចំណាយ ប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុដោយតម្លៃសមស្របតាមរយៈចំណេញឬខាតគឺត្រូវបាន ទទួលស្គាល់ក្នុងតម្លៃចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះ បានហួសកាលកំណត់ឬត្រូវបានផ្ទេរហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្តនិងភាពជាម្ចាស់ទាំងអស់។ ចំណេញ ឬខាតពីការលក់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុង ចំណេញឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់។

**(គ) ការរាស់វែង**

នាពេលទទួលស្គាល់លើកដំបូងធនាគាររាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របបូកបន្ថែមជាមួយនឹងចំណាយ ប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវ បានរាស់វែងតាមតម្លៃសមស្របក្នុងចំណេញ ឬខាត (FVPL)។

ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញឬខាត ។ បន្ទាប់ពីការកត់ត្រាលើកដំបូងក្លាយ សិទ្ធិធនសម្រាប់ការចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានកត់ត្រា សម្រាប់ទ្រព្យសកម្មដែលត្រូវបានរាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវ បានកត់ត្រាក្នុងចំណេញ ឬខាត នៅពេលទ្រព្យសកម្មមួយ ត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើមទើប ត្រូវបានគេកត់ទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរ សាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

**ឧបករណ៍បំណុល**

ការរាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និង លក្ខណៈនៃ លំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុដែល បានរាស់វែងតាមថ្លៃដើមបានរំលស់។

ថ្លៃដើមបានរំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរ សាច់ប្រាក់នោះគឺជាការទូទាត់ប្រាក់ដើមនិងការប្រាក់ទាំងស្រុង (SPPI) ត្រូវបានរាស់វែងតាមថ្លៃដើមបានរំលស់។ សមតុល្យ យោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសិទ្ធិធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកដែលបាន កត់ត្រា។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធី សាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ**

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រង ទ្រព្យសកម្មរបស់ ខ្លួនមានការប្រែប្រួល។

**(ង) ឱនភាពតម្លៃ**

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុកដោយផ្អែក ("ECL") តាមមូលដ្ឋានរំពឹងទុកថ្ងៃអនាគត ដែលទាក់ទង ជាមួយនឹងឧបករណ៍ទ្រព្យរបស់ខ្លួនដែលរាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ព្រមទាំងហានិភ័យដែលកើតពី កិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារបន៍ និងហ្វាស៊ីលីតឺរដ្ឋប្បវេណី) និងកិច្ចសន្យាធានាផ្នែកហិរញ្ញ វត្ថុ។ ធនាគារ កត់ត្រាសិទ្ធិធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះនាកាលបរិច្ឆេទរបាយការណ៍។ ការរាស់វែង ECL ឆ្លុះបញ្ចាំង ពី៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាច កើតឡើងមួយចំនួន
- ពេលវេលានៃសមតុល្យសាច់ប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការ ខំប្រឹងប្រែងលើសលប់នាកាលបរិច្ឆេទរបាយការណ៍អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ននិងការព្យាករណ៍អំពីលក្ខខណ្ឌ នាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការរាស់វែងការខាតឥណទានរំពឹងទុក (ECL) សម្រាប់ប្រភេទដូច ខាងក្រោម៖

- ឧបករណ៍បំណុលដែលរាស់វែងតាមថ្លៃដើមបានរំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

**ដំណាក់កាលទី ១ ECL ១២ខែ**

ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**ដំណាក់កាលទី ២ ECL ពេញមួយអាយុកាល - មិនមានការថយចុះតម្លៃឥណទាន**

ដំណាក់កាលទី ២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីការកត់ត្រាលើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**ដំណាក់កាលទី ៣ ECL ពេញមួយអាយុកាល - មានការថយចុះតម្លៃឥណទាន**

ដំណាក់កាលទី ៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រាហើយចំណូលការប្រាក់ត្រូវបានគណនា តាម សមតុល្យតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**ទ្រព្យសកម្មហិរញ្ញវត្ថុរៀបចំឡើងវិញ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយថ្មី ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ គួរត្រូវបានដកហូត ហើយ ECL ត្រូវបានរាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំនូវការស្តារឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់នោះលំហូរសាច់ប្រាក់ដែលបានរំពឹងទុកដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំចំនួនថ្មីឡើងវិញដែលរំពឹងទុកនឹងនាំឱ្យបាត់បង់ការទទួលស្គាល់ទ្រព្យសកម្ម

ដែលមានស្រាប់នោះតម្លៃសមស្របដែលបានរំពឹងទុកនៃទ្រព្យសកម្មថ្មីត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ នោះមិនបានទទួលស្គាល់។ សមតុល្យនេះ ត្រូវបានរួមបញ្ចូលក្នុងការគណនាការខ្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃដែលរំពឹងទុកនៃការទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារព័ត៌មានលេខ ៨៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធនឥណទានឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ("BFS") ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងការអនុវត្តសារព័ត៌មាន និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។

បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ៨៧-០២២-១៦៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុ ដែលត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

**៤.៤. បំណុលហិរញ្ញវត្ថុ**

បំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រានៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះ បំណុលហិរញ្ញវត្ថុទាំងអស់ដែលមិនរាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានរាស់វែងតាមថ្លៃដើម បានរំលស់។ បំណុលហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមថ្លៃដើមបានរំលស់មានដូចជាប្រាក់បញ្ញើរបស់ធនាគារប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគទុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ប្រាក់កម្ចីនេះត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សាររបស់ប្រាក់កម្ចី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងសមតុល្យសាច់ប្រាក់បានទទួល និងតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ត្រូវបានកត់ត្រាជាការដាក់ដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេយល់កត់ត្រានៅពេលដែលត្រូវបានបង្ខំលើអស់ឬបើមិនដូច្នោះទេត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

**៤.៥. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ**

កិច្ចសន្យាផ្តល់ឥណទាន(រួមមានឥណទានវិញ្ញាបន៍ដែលមិនទាន់បានដកប្រាក់និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ)ដែលធនាគារបានផ្តល់ ត្រូវបានរាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ ឥណទានណាមួយដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់ សុទ្ធ ឬតាមរយៈការផ្តល់ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិញ្ញាបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់) ការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាននិងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ហើយដែលធនាគារមិនអាចបំណាច់ការខាតឥណទានរំពឹងទុកដោយឡែកចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ត្រូវបានកត់ត្រាជាសំវិធានធនឥណទានបាត់បង់។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួន តម្លៃយោងដុលរបស់ឥណទាននោះការខាតឥណទានរំពឹងទុក ត្រូវបានកត់ត្រាជាសំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានាធ្វើការទូទាត់ជាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ចំពោះការខាតបង់ដែលកើតមានឡើងដោយសារកូនបំណុលណាមួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែក ហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារគ្រឹះស្ថានហិរញ្ញវត្ថុនិងអង្គភាពផ្សេងៗជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិញ្ញាបន៍ និងហ្វាស៊ីលីតឺធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាការល បរិច្ឆេទផ្តល់ ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌចំហោងដៃនិងតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបានពេលអនាគត មិនត្រូវបាន កត់ត្រាទេ។ បន្ទាប់មក កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុត្រូវបានរាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែក ទៅតាមគំរូការខាតព្រឹទ្ធនៃការទុកក្រោម CIFRS ៩ ស្តីពី 'ឧបករណ៍ហិរញ្ញវត្ថុ' និងចំនួនដែលត្រូវបានកត់ត្រាលើកដំបូងដក នឹងសមតុល្យសាច់ប្រាក់ចំណូលបង្ក ដែលត្រូវបានកត់ត្រាដោយផ្អែកទៅតាមគោល ការណ៍របស់ CIFRS ១៥ ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នានិងប្រវត្តិនៃការខាតបង់ក្នុង គ្រាកន្លងមកនិងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសហិយដែលរកបានត្រូវបានកត់ត្រា តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញប្រចាំឆ្នាំ ក្នុងខ្ទង់ចំណាយ ប្រតិបត្តិការ។

**៤.៦. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយសមតុល្យសាច់ប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបាន រាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងសមតុល្យ សាច់ប្រាក់ដែលបានកត់ត្រាហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានសមតុល្យសាច់ប្រាក់សុទ្ធបន្ទាប់មកបំណងកត់ត្រា ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**៤.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ។ ថ្លៃដើមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយ ក្នុងការទិញទ្រព្យនោះ។

ចំណាយបន្ទាប់បន្សំផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងសមតុល្យយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ដាច់ ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគតនៃទ្រព្យ នោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានរាស់វែងត្រឡប់វិញជាក់លាក់បានតែ ប៉ុណ្ណោះ។ រាល់ ចំណាយលើការជួសជុលនិងការថែទាំផ្សេងៗទៀតទាំងអស់ត្រូវបានកត់ត្រាជាបន្តកនៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយ បរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេរហូតទាល់តែរហូចរាល់សម្រាប់ប្រើប្រាស់។ ការដករំលស់លើទ្រព្យសម្បត្តិនិង បរិក្ខារ ត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យ ទៅតាមអាយុកាលប្រើ ប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

	រយៈពេលរំលស់គិតជាឆ្នាំ
ការកែលម្អលើទ្រព្យផ្តល់ យានយន្ត	រយៈពេលដែលខ្លីជាងរវាងថេរវេលានៃកិច្ចសន្យាជួលនិងអាយុកាល សេដ្ឋកិច្ចរបស់វាចំនួន ១០ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ឆ្នាំ - ៨ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារ	៤ឆ្នាំ

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាចុងការិយបរិច្ឆេទរាយការណ៍។ សមតុល្យយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចស្រង់មកវិញបានរក្រាបខ្ចយត្រូវបានកត់ត្រាបន្ថយត្រឹមតម្លៃ ប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និង សមតុល្យយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

**៤.៨. ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញចំណាយពាក់ព័ន្ធផ្សេងៗ និងកម្មវិធី ផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធី កុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមក ប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល១០ឆ្នាំ ។ ទ្រព្យសកម្មអរូបី កំពុងដំណើរការមិនត្រូវបានធ្វើរំលស់ទេ រហូតទាល់តែរហូចរាល់សម្រាប់ប្រើប្រាស់។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

**៤.៩. ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ធនាគាររាយតម្លៃថាមានស្ថានភាពណាមួយដែលបង្ហាញថាមាន ទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបីដែលអាចប្រឈមនឹងឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ សមតុល្យសាច់ប្រាក់ ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្ម គឺត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពីស្ថានភាពនៃ ឱនភាពនៃការខាតបង់ ប្រសិនបើមាន។ នៅពេលដែលមិនអាចប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃទ្រព្យសកម្មបុគ្គល ធនាគារប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់របស់សកម្មនោះ។ នៅពេលដែល មានមូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចកំណត់អត្តសញ្ញាណបាន ទ្រព្យសកម្មគឺត្រូវបានបែងចែក ឯកតាបង្កើតសាច់ប្រាក់ ឬបើមិនដូច្នោះទេទ្រព្យសកម្មទាំងនោះត្រូវបានបែងចែកទៅជាផ្នែក តូចបំផុតរបស់ឯកតាបង្កើត សាច់ប្រាក់សម្រាប់មូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចត្រូវបានកំណត់ អត្តសញ្ញាណ។

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់មិនត្រូវបានដករំលស់ទេនិងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំ រកការថយចុះតម្លៃរបស់វានៅពេលដែលមានព្រឹត្តិការណ៍ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាសមតុល្យយោង របស់វានឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រូវបានកត់ត្រាតាមចំនួនលម្អៀងរវាងតម្លៃ យោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញ បានគឺជាតម្លៃមូលដ្ឋានដែល ខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើ ប្រាស់។ ក្នុងការប៉ាន់ស្មានរកការ ថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាគ្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬគ្រុមទ្រព្យសកម្មដទៃ (គ្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃ ត្រឡប់ទៅវិញ នៅរៀងរាល់ចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការឱនភាពតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរយៈពេលមុនត្រូវបានរាយតម្លៃក្នុងចំណេញឬខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ឱនភាពតម្លៃគឺត្រូវបានកត់ត្រាបញ្ជាសមកវិញប្រសិនបើមានការ ផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានតម្លៃដែលត្រូវបានប្រើដើម្បីកំណត់ចំនួនទឹកប្រាក់ដែលអាចទទួលបានមកវិញ។ ការកត់ត្រា បញ្ជាសមកវិញនៃការខាតដែលបណ្តាលមកពីការឱនភាពតម្លៃត្រូវបានទទួលស្គាល់តែក្នុងវិសាលភាពដែលបរិមាណជាក់ស្តែង នៃទ្រព្យសកម្មមិនលើសពីតម្លៃយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ប្រសិនបើមិនបានទទួលស្គាល់ការខាតដែល បណ្តាលមកពីការថយចុះតម្លៃ។ ការកត់ត្រាបញ្ជាសមកវិញនៃឱនភាពតម្លៃនេះត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅក្នុង របាយការណ៍ចំណេញ ឬខាត។



### ៤.១០ ភតិសន្យា

#### ធនាគារជាតិអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគាររាយការណ៍ថា ភតិសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុង កិច្ចសន្យា ជាធាតុ ភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើច្បាប់ដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀង ភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយក្រៅពីអត្ថប្រយោជន៍ដែលបានធានានៅក្នុងទ្រព្យសកម្មភតិសន្យាដែល ត្រូវបានកាន់កាប់ដោយភតិសន្យាជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបាន ប្រើប្រាស់ជាទ្រព្យធានា ក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានកត់ត្រាជាសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនិងជាបំណុលពាក់ព័ន្ធនាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបាន ជួល មានភារកិច្ចសម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានកត់ត្រាជាដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

#### (ក) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការ លើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវ បានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់ បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភតិសន្យាត្រូវបាន ប្រើប្រាស់ អត្រាកំណើនប្រាក់កម្ចីនោះហើយវាគឺជាអត្រាដែលភតិសន្យានីមួយៗត្រូវចំណាយដើម្បីទទួលបានប្រាក់កម្ចីដែលមាន ភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម នៅក្នុង បរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចីធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភតិសន្យាដែលទទួលបានពីភតិសន្យាជួល នីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពី ហិរញ្ញប្បទានភតិ សិទ្ធិទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើមនិងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុង ចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមការកំណត់មួយ លើចំនួន សមតុល្យ បំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

#### (ខ) សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- សមតុល្យសាច់ប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើមឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើក ទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយ ដែលខ្លីជាងគេ រវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនិងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផល ក្នុងការទិញនោះ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនោះត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់ មូលដ្ឋានរបស់ទ្រព្យ សកម្មនោះ។

បន្ទាប់មកទៀត សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែល បណ្តាលមក ពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

#### (គ) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លីត្រូវបានកត់ត្រាតាមមូលដ្ឋានថេរនៅក្នុងចំណេញឬខាត ។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬតិចជាង១២ខែ។

### ៤.១១ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធ ត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាម អត្រាពន្ធលើប្រាក់ចំណូលដែលចូលធានា និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម និង បំណុលពន្ធ ពន្យារ ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដែលបានអនុម័តជាស្ថាពរឬត្រូវបានអនុម័ត រួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើត ប្រាក់ចំណេញ ជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញដោយប្រើវិធីសាស្ត្របំណុលលើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋាន ពន្ធនៃទ្រព្យសកម្ម និងបំណុល និងសមតុល្យរយៈពេលវែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបាន កំណត់ដោយ ប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទ រាយការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធពេល អនាគតសម្រាប់ យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាល បរិច្ឆេទរាយការណ៍ នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវ បានកត់ត្រា។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់ កងបំណុល ពន្ធក្នុងឆ្នាំជាមួយនឹងពន្ធពន្យារទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ ដោយអាជ្ញាធរ ពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានកត់ត្រាផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិត ផ្សេងៗ ឬត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធនដែរ។

**៤.១២. សំវិធានធន**

សំវិធានធនត្រូវបានកត់ត្រានៅពេលដែលមានភាពពិតប្រាកដច្បាស់ឬភាពពិតប្រាកដប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ ពីអតីតកាលហើយវាទំនងជាអាចត្រូវបានប្រើប្រាស់ឱ្យមានការចំណាយធនធានដើម្បីទូទាត់ភាពពិតប្រាកដនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានភាពពិតប្រាកដផ្សេងគ្នាច្រើនកម្រិតនៃលំហូរចេញដើម្បីទូទាត់ភាពពិតប្រាកដនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃភាពពិតប្រាកដទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាកម្រិតនៃលំហូរចេញដើម្បី ទូទាត់ភាពពិតប្រាកដនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់ភាពពិតប្រាកដនោះ ដោយប្រើអត្រាប្រាក់បញ្ញើ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលានិងហានិភ័យជាក់លាក់ផ្សេងៗនៃភាពពិតប្រាកដនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

**ពិន្ទុលើបង់ពណ៌ទានទៀងទាត់របស់អតិថិជន**

ធនាគារទទួលស្គាល់ការធ្វើសំវិធានធនពិន្ទុលើការបង់ពណ៌ទានទៀងទាត់របស់អតិថិជនជាប្រចាំខែ ដែលត្រូវបានរាស់រវែងដោយផ្អែកលើសមតុល្យសមមូលជាដុល្លារអាមេរិក នៃពិន្ទុសរុបដែលអតិថិជនទទួលបានពីប្រតិបត្តិការ។ សមតុល្យដែលបានទទួលស្គាល់ ត្រូវបានបញ្ចូលទៅក្នុងគណនីអតិថិជនក្នុងខែបន្ទាប់។ ការធ្វើសំវិធានធនលើការបង់ពណ៌ទានទៀងទាត់របស់អតិថិជន ត្រូវបានទទួលស្គាល់ថាជាបំណុលផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

**៤.១៣ ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ៧៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារព័ត៌មានលេខ ៧៧-០១៨-០១១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យគណនា និងសំវិធានធនលើអ៊ីមតែមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (ហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS ៩។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្ចាត់ចោលឱ្យទៅជាទ្រព្យដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**៤.១៤. អត្ថប្រយោជន៍បុគ្គលិក**

**(ក) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី**

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

**(ខ) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ**

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.លត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាសតម្រូវឱ្យអង្គការនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិតដែលមានកិច្ចសន្យាការងារមិនមានរយៈពេលកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ០១៨/២០ ក.ប/ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការបើកលើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០។ យោងតាមអនុស្សរណៈរបស់ធនាគារលេខ ០២៣/អន/២០២០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់ប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ជូននិយោជិតទាំងអស់ដែលកំពុងបន្តកិច្ចសន្យាមិនមាន រយៈពេលកំណត់ ទៅតាមកាលវិភាគដែលបានកំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ការបើកវិញប្រាក់បំណាច់អតីតភាពការងារត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់វិញប្រាក់អតីតភាពការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃភាពពិតប្រាកដដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ដោយប្រើវិធីសាស្ត្រ **projected unit credit** ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែល ធនាគារត្រូវបង់ឱ្យបុគ្គលិក ជាមួយនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការ បើកវិញប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើសមតុល្យសាច់ប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃប៊ុយប័ណ្ណរបស់បំណុលនោះ។

**៤.១៥ ចំណូល និងចំណាយការប្រាក់**

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុដែលរាស់រវែងតាមថ្លៃដើមបានរំលស់ត្រូវបានកត់ត្រាក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់មាន ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាពគឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែល ពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេល អនាគតប៉ាន់ស្មានឬបង្កាន់ដៃទទួលបានប្រាក់ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របសម្រួល ចំពោះសមតុល្យយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាពធនាគារបានកត់ត្រាលើលក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុនិងបានរួមបញ្ចូលនូវកម្រៃឬកំណើនចំណាយនានាដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតពណ៌ទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬដំណាក់កាលទី៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនិងសិរិទ្ធភាពខាតឥណទានរំពឹងទុក)។

**៤.១៦. ចំណូលកម្រៃជើងសា**

ចំណូលកម្រៃជើងសា ត្រូវបានកត់ត្រាជាចំណូល នៅពេលដែលវាបានបំពេញតាមតម្លៃក្នុងកិច្ចព្រមព្រៀងទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបាន ពន្យារ (ជាមួយនិងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

**៤.១៧. ប្រតិបត្តិការរបស់បុគ្គលទាក់ទង**

ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធហាត់ត្រាគឺជាពាក់ព័ន្ធនឹងការផ្ទេរធនធានសេវាកម្មឬកាតព្វកិច្ចរវាងធនាគារនិងបុគ្គលទាក់ទង ដោយមិនគិតថាតើតម្លៃត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកថាពាក់ព័ន្ធគ្នា ប្រសិនបើភាគីមួយបានគ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពល យ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គការដែលមានផែនការ អត្ថប្រយោជន៍ ក្រោយពេលបញ្ចប់កិច្ចសន្យាការងារសម្រាប់និយោជិកនិងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារក៏ត្រូវបានចាត់ទុកជាបុគ្គលទាក់ទងផងដែរ។

**៤.១៨. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍**

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថាព្រឹត្តិការណ៍នោះអំណោយផលនិងមិនអំណោយផលដែលកើតឡើងរវាងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ ទាំងនោះដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ដែលមិនអាចកែប្រែបានបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើ របាយការណ៍ហិរញ្ញវត្ថុប្រសិនបើវាមានភាពជាសារវន្ត។

**៥ ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ**

ធនាគារធ្វើការប៉ាន់ស្មាននិងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនិងលទ្ធផលជាក់ស្តែងណាស់។

ដើម្បីធ្វើឱ្យមតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែ មានភាពល្អប្រសើរឡើង ធនាគារបានកំណត់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និង ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការ ប៉ាន់ស្មាន និងការសន្មតចំពោះសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ ដូចខាងក្រោម៖

**៥.១. ការសន្មតគណនេយ្យជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ**

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយខ្សែកដូចខាងក្រោម) អភិបាលបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមតុល្យសាច់ប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**ក. រូបិយប័ណ្ណគោល**

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃ កាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រងបានកំណត់ រូបិយប័ណ្ណគោលរបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជា រូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែល ធនាគារដំណើរការ ហើយវាជា រូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអភិជន និងចំណូលការប្រាក់។

**ខ. ការវាយតម្លៃគុណភាពអធិរកម្ម**

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះរួមទាំងការសន្មតដែលទាក់ទងនឹងកត្តាដែលបង្កឱ្យមានហានិភ័យនៃហានិភ័យឥណទាន។

**គ. ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្ងៃដើមបានរំលស់**

ការខាតបង់ឥណទានដែលបានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរស់រវើកតាមថ្ងៃដើមបានរំលស់តម្រូវឱ្យមានការប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការ ឥណទាន (ឧទាហរណ៍លទ្ធភាពអភិជនខកខាននិងការខាតបង់លទ្ធផល) ។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានកម្រិតនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរស់រវើក ECL ផងដែរដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរស់រវើក ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការប្តឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារ នីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរស់រវើក ECL។

**ឃ. ភតិសន្យា**

ការវាយតម្លៃថាតើការរៀបចំរួមបញ្ចូលនូវភតិសន្យាអាស្រ័យលើសមាសធាតុដែលពាក់ព័ន្ធឬទេ។ ការរៀបចំមានឃ្លុមមានភតិសន្យានៅពេលដែលភតិសន្យាពេញលេញ ប្រសិនបើការរៀបចំអាស្រ័យទៅលើទ្រព្យសកម្មជាក់លាក់ ឬ ទ្រព្យសកម្មហើយបានបញ្ចូលទៅក្នុងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម។

៥.២. ធនធានសំខាន់ៗសម្រាប់ការប៉ាន់ស្មានមិនជាក់លាក់

ព័ត៌មានអំពីការប៉ាន់ស្មានមិនជាក់លាក់សំខាន់ៗដែលមានផលប៉ះពាល់ខ្លាំងបំផុត ទៅលើសមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានបង្ហាញដូចខាងក្រោម៖

ក. សំវិធានធននៃការខាតបង់

នៅពេលវាស់វែងលើការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតនូវចំនួន និងការវាស់វែងដែលទាក់ទង ទៅនឹងសេណារីយ៉ូទៅថ្ងៃអនាគត សម្រាប់ប្រភេទផលិតផលនីមួយៗ និងកំណត់ព័ត៌មានទៅថ្ងៃអនាគតដែលពាក់ព័ន្ធ ទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មានថ្ងៃអនាគតដែលសមហេតុផល និងអាចគាំទ្រ ដែលអាស្រ័យទៅលើការសន្មតសម្រាប់ការប្រែប្រួលនៃពេលវេលាអនាគតនៃការខុសគ្នារបស់កាតាលិករសេដ្ឋកិច្ច ហើយរបៀបដែល កាតាលិករ ទាំងនេះមានផលប៉ះពាល់គ្នាទៅវិញទៅមក។

ការខាតបង់ដែលមិនអាចទូទាត់បានគឺជាការប៉ាន់ស្មាននៃការខាតបង់ដែលបានកើតឡើងលើលទ្ធភាពលើការទូទាត់សង។ វាផ្អែកទៅលើភាពខុសគ្នានៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានគ្រោងទុក ហើយអ្នកឱ្យខ្លឹមរំពឹងថា នឹងទទួលបានដោយគិតពីលំហូរសាច់ប្រាក់ពីរតួបញ្ចាំ និងការពង្រឹងគុណភាពឥណទាន។

ប្រូបាប៊ីលីតេនៃលំនាំដើម គឺជាការបញ្ចូលដ៏សំខាន់ក្នុងការវាស់ ECL ។ ប្រូបាប៊ីលីតេនៃការដែលគ្មានលទ្ធភាព សង គឺជាការប៉ាន់ស្មានដែលដូចគ្នាទៅនឹងការដែលគ្មានលទ្ធភាពសង ខកខានក្នុងសងគ្រឿងប្រាក់តាមពេលវេលាកំណត់ ការគណនាដែលរួមបញ្ចូលទាំងទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃស្ថានភាពនាពេលអនាគត។

ក្បួនវិធាន និងផលប៉ះពាល់លើ ECL

ECL ត្រូវបានប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃសេដ្ឋកិច្ចដែលបានព្យាករណ៍គិតត្រឹមកាលបរិច្ឆេទនៃការ របាយការណ៍។ ការវាយតម្លៃនៃជំងឺកូវីដ-១៩ បានរីករាលដាលពេញប្រទេសចិន ព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានការរំខានដល់អាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។

ផលប៉ះពាល់លើសូចនាករសំខាន់ៗនឹងត្រូវបានពិចារណានៅពេលកំណត់ពីភាពធ្ងន់ធ្ងរនិងលទ្ធភាពនៃស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលត្រូវបានប្រើដើម្បីប៉ាន់ប្រមាណ ECL ។

ការគណនានៃ ECL នៅក្នុងបរិយាកាសបច្ចុប្បន្ននេះគឺស្ថិតក្រោមភាពមិនច្បាស់លាស់។ ការគ្រប់គ្រងផ្តល់នូវការប៉ាន់ប្រមាណដ៏ល្អបំផុតរបស់ខ្លួនលើលទ្ធផលដែលអាចកើតមាននៃជំងឺកូវីដ-១៩ លើធនាគារទោះបីជាយ៉ាងណាក៏ដោយការប៉ាន់ប្រមាណនេះអាចផ្លាស់ប្តូរជាសារវន្តនៅពេលដែលព្រឹត្តិការណ៍នេះបានកើតឡើង។ ក្នុងករណីដែលផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឬអ្នកសប្បាយជាងការរំពឹងទុកនៅក្នុងសេណារីយ៉ូ រ និងដុះឥទ្ធិពលដែលត្រូវគ្នាលើ ECL ទីតាំងហិរញ្ញវត្ថុ និងដំណើរការរបស់ធនាគារ។

គណៈគ្រប់គ្រង ក៏បានគិតគូរពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយ៖



ខ. អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

កម្រៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែល ត្រូវបានកំណត់ដោយមូលដ្ឋានមួយដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលបុគ្គលិក និងអត្រា អប្បហារ។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

គ. លក្ខខណ្ឌភកិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភកិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីអនុវត្តផ្ទេរសកម្មភាពបន្តការជួលឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភកិសន្យា ប្រសិនបើភកិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

ឃ. ពន្ធលើប្រាក់ចំណូល

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាច្រើនប្រភេទនិងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជាប្រធានបទត្រូវបានត្រួត ពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យពន្ធរបស់ធនាគារជាសារវន្ត។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបាន យល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេ ស្របតាមច្បាប់ ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូងភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សំវិធានធនលើប្រាក់ចំណូលនិងពន្ធពន្យារនៅក្នុងអំឡុងក្រាដែលការសម្រេចនេះត្រូវបានធ្វើឡើង។



### ង. ពន្ធពន្យារលើទ្រព្យសកម្ម

ធនាគារធ្វើការត្រួតពិនិត្យឡើងវិញនូវសមតុល្យសាច់ប្រាក់យោង នៅចុងបញ្ចប់ការិយបរិច្ឆេទនីមួយៗនៃ របាយការណ៍ ហើយកាត់បន្ថយពន្ធពន្យារលើទ្រព្យសកម្មទៅលើសាលកាលរបស់ពន្ធនេះដែលមិនមានប្រសិទ្ធភាពសម្រាប់ប្រាក់ចំណេញ ជាប់ពន្ធគ្រប់គ្រាន់ និងអាចប្រើប្រាស់បានសម្រាប់បង្ហាញពន្ធពន្យារលើទ្រព្យសកម្មទាំងស្រុង ឬមួយផ្នែក។ ទោះបីជា យ៉ាងណា មិនមានការធានាដែលធនាគារអាចបង្កើតប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ បង្ហាញពន្ធពន្យារលើទ្រព្យសកម្មទាំងស្រុង ឬមួយផ្នែក។

### ច. ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើ រយៈពេលដែលទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ ធនាគារដែលបានប៉ាន់ស្មាននិងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ហើយត្រូវបាន ធ្វើបច្ចុប្បន្នភាពប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមកដោយសារតែប្រែប្រួលនិងគុណភាពភាពហួសសម័យ នៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការ ប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់គឺផ្អែកភាពស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីយ៉ាងណាក៏ដោយអាច ទៅរួចដែលលទ្ធផលនាពេលអនាគតនៃប្រតិបត្តិការដែលអាចមានផលប៉ះពាល់ជាសារវន្តដោយផ្លាស់ប្តូរការប៉ាន់ស្មានដែល បានកើតឡើងដោយសារផ្លាស់ប្តូរកត្តាទាំងឡាយដែលបានបកស្រាយពីខាងលើ។ សមតុល្យនិងរយៈពេលនៃចំណាយដែល បានកត់ត្រាសម្រាប់រាល់កាលបរិច្ឆេទដែលនឹងប៉ះពាល់ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះរួមទាំង កាលៈទេសៈផង ដែរ។ ការកាត់បន្ថយនូវអាយុកាលនៃការប្រើប្រាស់ដែលបានប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ ហើយសិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្មនិងធ្វើឱ្យកើនឡើងនូវចំណាយប្រតិបត្តិការដែលបានទទួលស្គាល់ហើយថយចុះនូវទ្រព្យសកម្មរយៈពេលវែង ។

### ឆ. ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ការកំណត់ថ្លៃដើមសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មគិតបញ្ចូលទាំងបំណុលភតិសន្យាដែលបានទទួលស្គាល់និងថ្លៃដើមដែល បានប៉ាន់ស្មានដែលនឹងកើតឡើងនៅក្នុងការរុះរើនិងដកហូតទ្រព្យសកម្មមូលដ្ឋានឬការស្តារឡើងវិញនូវស្ថានភាពដែល តម្រូវដោយកិច្ចសន្យា។

បំណុលភតិសន្យា គឺត្រូវបានរាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាជួល ដែលនឹងត្រូវធ្វើឡើងតាម លក្ខខណ្ឌ នៃភតិសន្យាជួល។ នៅក្នុងការគណនាបំណុលភតិសន្យា ធនាគារបានប្រើប្រាស់ចំណាយកម្ចី នាកាលបរិច្ឆេទ ដំបូងនៃ លក្ខខណ្ឌរបស់ភតិសន្យា។

### ដ. ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពី ចំនួនដែល អាចស្តារមកវិញបាន គឺដោយយកតម្លៃសម្របដកចំណាយក្នុងការលក់និងតម្លៃក្នុងការប្រើប្រាស់។ ការ គណនាតម្លៃ សម្របដកចំណាយក្នុងការលក់ផ្អែកលើទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនិងប្រតិបត្តិការលក់ ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយបន្ថែម សម្រាប់ការលក់ ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើតម្លៃលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ ដែលបានមកពី គម្រោងថវិកាហើយដែលមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលធនាគារមិនទាន់បានធ្វើ ឬការ វិនិយោគនា ពេលអនាគត ដែលនឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តមានភាពប្រសើរឡើង។

សមតុល្យសាច់ប្រាក់ ដែលអាចស្តារមកវិញមានឥទ្ធិពលខ្លាំង ដោយសារអត្រាអប្បបរមាដែលត្រូវប្រើប្រាស់ សម្រាប់គំរូ លំហូរសាច់ប្រាក់ដែលធ្វើអប្បបរមាដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកនិងអត្រាកំណើនដែល ត្រូវបានប្រើ សម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

### ឈ. ការរាស់វែងតម្លៃសមស្រប

អភិបាលប្រើប្រាស់បច្ចេកទេសការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (នៅពេល ដែលការ ដាក់តម្លៃនៅក្នុងទីផ្សារសកម្មមិនត្រូវបានធ្វើឡើង)និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។នេះពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ការប៉ាន់ស្មាននិងការសន្មតដែលស្របជាមួយនឹងការដាក់តម្លៃឧបករណ៍ហិរញ្ញវត្ថុរបស់អ្នកចូលរួមក្នុងទីផ្សារ។អភិបាល ផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលអង្កេតបានតាមដែលអាចទៅរួចប៉ុន្តែមិនតែងតែកើតមានរហូត នោះទេ។ ក្នុងករណីនេះ អភិបាលបានប្រើប្រាស់ព័ត៌មានដែលច្បាស់លាស់បំផុត។ តម្លៃសមស្របដែលបានប៉ាន់ស្មាន អាចមានភាពខុសគ្នាពីតម្លៃជាក់ស្តែងដែលនឹងទទួលបានពីប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

## ៦ សាច់ប្រាក់ក្នុងដៃ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>រយៈពេលខ្លី</b>				
ពាន់ដុល្លារអាមេរិក	១៣.៩៣២.៩៧៦	៥៦.៧៦២.៩៤៤	១៥.៧៣០.៤៨៧	៦៣.៦២៩.៨២០
ខ្មែររៀល	២.៦៤៥.៣៦៤	១០.៧៧៧.២១៣	៣.៩៦៥.៧៥៩	១៦.០៤១.៤៩៥
	<b>១៦.៥៧៨.៣៤០</b>	<b>៦៧.៥៤០.១៥៧</b>	<b>១៩.៦៩៦.២៤៦</b>	<b>៧៩.៦៧១.៣១៥</b>

## ៧ ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារកណ្តាល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>រយៈពេលខ្លី</b>				
គណនីចរន្ត	១០៣.៥៤៣.៥១៩	៤២១.៨៣៦.២៩៦	៤៥.៣៥០.៩២៤	១៨៣.៤៤៤.៤៨៨
គណនីសម្រាប់ទូទាត់	៩.៦៨១.១៣៦	៣៩.៤៤០.៩៤៨	៣៥.៨៩៩.៧២៤	១៤៥.២១៤.៣៨៤
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចាត់ទុកបាន	៣១៦.៩៣០.៥០០	១២៩.១១៩.៣១៩	៧.០៣៦.៣២៣	២៨.៤៦១.៩២៦
	<b>១១០.២០១.៥៥៥</b>	<b>៥៩០.៣៩៦.៥៦៣</b>	<b>៨៨.២៨៦.៩៧១</b>	<b>៣៥៧.១២០.៧៩៨</b>

វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចាត់ទុកបាន

ធនាគារបានធ្វើវិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចាត់ទុកបាន ("NCD") ដែលមានសមតុល្យ ១៧.៨៥០.០០០ និង ៧.២៥០.០០០.០០០ រៀល (ឆ្នាំ២០២០៖ ៦.៨០០.០០០ ដុល្លារអាមេរិក និង ៥៥០.០០០.០០០ រៀល) ជាមួយធនាគារកណ្តាល ក្នុងនាមជាទ្រព្យធានាសម្រាប់ឧបករណ៍ក្នុងការទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០ ធនាគារក៏ មិនទាន់បានប្រើប្រាស់ឧបករណ៍ណាមួយក្នុងការទូទាត់នោះទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារកណ្តាលគឺមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីចរន្ត	គ្មាន	គ្មាន
គណនីសម្រាប់ទូទាត់	គ្មាន	គ្មាន
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចាត់ទុកបាន	០,០២% - ១,៦៤%	០,០៦% - ០,៧៧%

ចំណូលការប្រាក់សរុបដែលទទួលបានពីការដាក់ប្រាក់ជាមួយធនាគារកណ្តាលមានចំនួន ២៣.៣២៩ដុល្លារអាមេរិក ដែល ស្មើនឹង ៩៤.៩០២.០០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំនួន ៨០.៥៤៧ ដុល្លារអាមេរិក ដែលស្មើនឹង ៣២៨.៤២៥.០០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

៨ ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារផ្សេង

(ក). តាមប្រភេទធនាគារ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយ ធនាគារក្នុងស្រុក	៥៧.៥៨៦.២៦៩	២៣៤.៦០៦.៤៦០	៥៥.៨១៦.៤៨៧	២២៥.៧៧៧.៦៩០
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយ ធនាគារក្រៅប្រទេស	៣.៣៦៩.៤៦៣	១៣.៧២៧.១៩២	១២.៤១២.៩៦២	៥០.២១០.៤៣២
ដក៖ សិរិធានធននៃការខាតបង់ គណនីដែលបានរំពឹងទុក (សម្គាល់ ៣៥.១ (៣))	(៧៩.៣៥២)	(៣២៣.២៨០)	(៨៧.១៤៨)	(៣៥២.៥១៤)
	<b>៦០.៨៧៦.៣៨០</b>	<b>២៤៨.០១០.៣៧២</b>	<b>៦៨.១៤២.៣០១</b>	<b>២៧៥.៦៣៥.៦០៨</b>

(ខ). តាមប្រភេទគណនី

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយ ធនាគារក្នុងស្រុក				
គណនីចរន្ត	៦៤២.២៤៨	២.៦១៦.៥១៩	១.៦០២.៧៦២	៦.៤៨៣.១៧២
គណនីសន្សំ	១៣.០០២	៥២.៩៧០	៣៧៩.៦០៩	១.៥៣៥.៥១៨
គណនីបញ្ញើមានកាលកំណត់	៥៦.៩៣១.០១៩	២៣១.៩៣៦.៩៧១	៥៣.៨៣៤.១១៦	២១៧.៧៥៩.០០២
ដក៖ សិរិធានធននៃការខាតបង់ គណនីដែលបានរំពឹងទុក (សម្គាល់ ៣៥.១ (៣))	(៧៤.៩៤៩)	(៣០៥.៣៤២)	(៦៩.៨៩២)	(២៨២.៧១៣)
	<b>៥៧.៥១១.៣២០</b>	<b>២៣៤.៣០១.១១៨</b>	<b>៥៥.៧៤៦.៥៨៥</b>	<b>២២៥.៤៩៤.៩៧៩</b>
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយ ធនាគារក្រៅប្រទេស				
គណនីចរន្ត	៣.៣៦៩.៤៦៣	១៣.៧២៧.១៩២	១២.៤១២.៩៦២	៥០.២១០.៤៣០
ដក៖ សិរិធានធននៃការខាតបង់ គណនីដែលបានរំពឹងទុក (សម្គាល់ ៣៥.១ (៣))	(៤.៤០៣)	(១៧.៩៣៨)	(១៧.២៥៦)	(៦៩.៨០១)
	<b>៣.៣៦៥.០៦០</b>	<b>១៣.៧០៩.២៥៤</b>	<b>១២.៣៩៥.៧០៦</b>	<b>៥០.១៤០.៦២៩</b>
	<b>៦០.៨៧៦.៣៨០</b>	<b>២៤៨.០១០.៣៧២</b>	<b>៦៨.១៤២.៣០១</b>	<b>២៧៥.៦៣៥.៦០៨</b>

(គ). តាមកាលកំណត់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	<b>៦០.៨៧៦.៣៨០</b>	<b>២៤៨.០១០.៣៧២</b>	<b>៦៨.១៤២.៣០១</b>	<b>២៧៥.៦៣៥.៦០៨</b>

(ឃ). តាមអត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីចរន្ត	២,០៨%	២%
គណនីសន្សំ	០,៥០% ទៅ ១%	២%
គណនីបញ្ញើមានកាលកំណត់	១% ទៅ ៥,៥០%	១% ទៅ ៨%

៩ ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមផ្ទៃដើមបានរំលស់				
ឥណទានពាណិជ្ជកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	៦.៤៨៧.២៥២	២៦.៤២៩.០៦៥	៨.៥៤៦.១២១	៣៤.៥៦៩.០៥៩
រយៈពេលខ្លី	១៤.១៦២.៨៧៧	៥៧.៦៩៩.៥៦១	២១.៩២៦.៧៨០	៨៨.៦៩៣.៨២៥
ឥណទានវិបល្លាស	៥.៥៧៦.៩១០	២២.៧២០.៣៣១	៥.៣៥៦.៦៧៩	២១.៥៤២.៣៧២
ឥណទានរយៈពេលវែង	២៩៨.៨០៧.៣៧៩	១.២១៧.៣៤១.២៦២	២០៨.២៦៩.៤០២	៨៤២.៤៤៩.៧៣១
	<b>៣២៥.០៣៤.៤១៨</b>	<b>១.៣២៤.១៩០.២១៩</b>	<b>២៤៤.០៦៧.៩៨២</b>	<b>៩៨៧.២៥៤.៩៨៧</b>
ឥណទានអតិថិជន៖				
កម្ចីអចលនទ្រព្យ	១១០.៩៧៦.១៦៤	៤៥២.១១៦.៨៩២	៧៥.៧៧៨.៤៨៤	៣០៦.៥២៣.៩៦៨
កាតឥណទាន	២.៣១១.៦១២	៩.៤១៧.៥០៧	៣៥២.២៣២	១.៤២៤.៧៧៨
ផ្សេងៗ	៤៥.៨៨៧.២៦៦	១៨៦.៩៤៤.៧២២	៣២.៩៣៧.៦៥៩	១៣៣.២៣២.៨៣៦
	<b>១៥៩.១៧៥.០៤២</b>	<b>៦៤៨.៤៧៥.១២១</b>	<b>១០៩.០៦៨.៣៧៥</b>	<b>៤៤១.១៨១.៥៨២</b>
ឥណទានសរុប	៤៨៤.២០៩.៤៦០	១.៩៧២.៦៦៩.៣៤០	៣៥៣.១៣៦.៣៥៧	១.៤២៨.៤៨៦.៥៦៥
ដក៖ សិរិធានធននៃការខាតបង់				
ឥណទានដែលបានរំពឹងទុក	(៣.៤៥៧.១២១)	(១៤.០៨៤.៣១១)	(៣.០០៧.៧៩០)	(១២.១៦៦.៥១១)
(សម្គាល់ ៣៥.១ (៧))				
ឥណទានសរុបសុទ្ធ	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.៣២០.០៥៤</b>

(ក). សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក

ការប្រែប្រួលនៃប្រាក់សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សិរិធានធនការខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា	៣.០០៧.៧៩០	១២.១៦៦.៥១១	២.២៦៧.៦៥៧	៩.២៤០.៧០២
ការរាស់វែងឡើងវិញនៃសិរិធានធនការខាតបង់សុទ្ធ	(១៦១.៣៥០)	(៦៥៦.៣៧២)	៧១១.៨១៣	២.៩០២.០៦២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៥៥៤.០០១	៦.៣២១.៦៧៦	១.៣២០.២៩៦	៥.៣៨២.៤៤៧
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានដកហូតក្នុងអំឡុងកាលបរិច្ឆេទ ក្រៅពីការលុបចោល	(៨៣៣.៣១៥)	(៣.៣៨៩.៩២៥)	(១.១៩១.៨៧០)	(៤.៨៥៩.២៥៤)
ការបន្តបន្ថយនៃការធ្វើអប្បបរមា	(១១០.០០៥)	(៤៤៧.៥០០)	(១០០.១០៦)	(៤០៨.១៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨៩.៩២១	-	(៩១.៧១៤)
សិរិធានធនការខាតបង់គិតត្រឹមថ្ងៃទី១ ខែធ្នូ	<b>៣.៤៥៧.១២១</b>	<b>១៤.០៨៤.៣១១</b>	<b>៣.០០៧.៧៩០</b>	<b>១២.១៦៦.៥១១</b>

(ខ). វាយតម្លៃតាមប្រភេទឧស្សាហកម្ម

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពាណិជ្ជកម្មបោះដុំ និងលក់រាយ	១៣៩.៩៨០.៧៥២	៥៧០.២៨១.៥៨៤	១១៨.៤៤២.៨៥៨	៤៧៩.១០១.៣៦១
អចលនទ្រព្យ និងកម្ចី	១២០.៨៨៥.៣១៨	៤៩២.៤៨៦.៧៨៦	៦២.៤១៩.៨១២	២៥២.៤៨៨.១៤០
ការផ្តល់កម្ចីផ្ទាល់ខ្លួន	៤០.១១៥.៦៣៨	១៦៣.៤៣១.១០៩	៤៧.៥៤២.៧៤៨	១៩២.៣១០.៤១៦
អគារ និងការសាងសង់	៣៦.២៤៥.៧៥៧	១៤៧.៦៦៦.២១៤	៣២.៤៤៩.១៣១	១៣១.២៥៦.៧៣៥
សេវាកម្ម	២៨.៣៦១.៥០១	១១៥.៥៤៤.៧៥៥	១៤.៨៨៧.៤៨២	៦០.០៥៨.០៦៥
ផលិតកម្ម	២៦.១៩៨.១៩៥	១០៦.៧៣១.៤៤៦	១៣.៧៤៥.២០៩	៥៥.៥៩៩.៣៧០
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១២.១៨៦.៣៣៤	៤៩.៦៤៧.១២៥	៨.៧៤៩.៤៦៦	៣៥.៣៩១.៥៩០
គ្រឹះស្ថានហិរញ្ញវត្ថុ	៦.៧៨៥.៥៣៤	២៧.៦៤០.១៩២	៨.៥២២.៦០៥	៣៤.៤៧៣.៩៣៧
នាំចូល និងនាំចេញ	៥.៩៩៥.៤១៣	២៤.៤២៥.៣១៣	៥.៤០៩.៣៦៣	២១.៨៨០.៨៧៣
កម្ចីផ្សេងៗ	៦៣.៩៩៨.៨៩៧	២៦០.៧៣១.៥០៥	៣៧.៩៩៩.៨៩៣	១៥៣.៧០៩.៥៦៧
ឥណទានសរុបសុទ្ធ	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.៣២០.០៥៤</b>

(គ). វាយតម្លៃតាមចំណាត់ថ្នាក់ឥណទាន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានដំណើរការ				
សមតុល្យដុល	៤៥៨.០២៤.៩៥៦	១.៨៦៥.៩៩៣.៦៧១	៣៤៣.០៤២.៨៦៣	១.៣៨៧.៦០៨.៣៨២
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៧១១.០៨៩.១១៤	២.៨៩៦.៩៧៧.០៥០	៥៣៧.៤១៥.៤៤១	២.១៧៣.៨៤៥.៤៥៩
សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	១.៩៦៩.១២៣	៧.៨៣៤.៨០៣	១.៩៤៣.៨៣១	៧.៨៦២.៧៩៦
កំពុងដំណើរការ				
សមតុល្យដុល	២០.៧៩២.៣១០	៨៤.៧០៧.៨៧១	៦.៣៣៨.៨៩២	២៥.៦៤០.៨១៨
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៣០.៦៤៥.៦៣៥	១២៤.៨៥០.៣១៧	១២.៨០៨.៨៧៤	៥១.៨១១.៨៩៥
សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	២២៤.១០៧	៩១៣.០១២	២១៧.០២៣	៨៧៧.៥៥៨
មិនដំណើរការ				
សមតុល្យដុល	៥.៣៩២.១៩៤	២១.៩៦៧.៧៩៨	៣.៧៥៤.៦០២	១៥.១៨៧.៣៦៥
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៩.៤៣៨.២៨៦	៣៨.៤៥១.៥៧៧	៥.៥៧៨.១៨៧	២២.៥៦៣.៧៦៦
សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	១.៣០៩.៨៩១	៥.៣៣១.៤៩៦	៨៤២.៩៣៦	៣.៤២៥.៨៥៧
សរុប				
សមតុល្យដុល	<b>៤៨៤.២០៩.៤៦០</b>	<b>១.៩៧២.៦៦៩.៣៤០</b>	<b>៣៥៣.១៣៦.៣៥៧</b>	<b>១.៤២៨.៤៨៦.៥៦៥</b>
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	<b>៧៥១.១៧៣.០៣៥</b>	<b>៣.០៦០.២៧៨.៩៤៤</b>	<b>៥៥៥.៨០២.៥០២</b>	<b>២.២៤៨.២២១.១២០</b>
សិរិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	<b>៣.៤៥៧.១២១</b>	<b>១៤.០៨៤.៣១១</b>	<b>៣.០០៧.៧៩០</b>	<b>១២.១៦៦.៥១១</b>

(ឃ). វាយតម្លៃតាមកាលកំណត់ឥណទាន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពីមួយឆ្នាំ	៣៨.៨០០.០៥៥	១៥៨.០៧១.៤២៤	២៨.៨៩០.៩០២	១១៦.៨៦៣.៦៩៩
យូរជាងមួយឆ្នាំ និងមិនលើសពីបីឆ្នាំ	១៩.៣៣៧.០៣៩	៧៨.៧៧៩.០៩៧	៨.៤៨១.៨១៩	៣៤.៣០៨.៩៥៨
យូរជាងបីឆ្នាំ និងមិនលើសពីប្រាំឆ្នាំ	២៣.៩៧៣.៥៩០	៩៧.៦៦៨.៤០៦	២៥.២៧៦.១៩៩	១០២.២៤២.២២៥
យូរជាងប្រាំឆ្នាំ	៣៨៨.៦៤១.៦៥៥	១.៦២៤.០៦៦.១០២	២៨៧.៤៧៩.៦៤៧	១.១៦២.៨៥៥.១៧២
<b>ឥណទានសរុបសុទ្ធ</b>	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.២៧០.០៥៤</b>

(ង). វាយតម្លៃតាមផលប៉ះពាល់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផលប៉ះពាល់ចម្បង	-	-	-	-
ផលប៉ះពាល់បន្ទាប់បន្សំ	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤
<b>ឥណទានសរុបសុទ្ធ</b>	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.២៧០.០៥៤</b>

ហានិភ័យចម្បងត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលជាលក្ខណៈបុគ្គល ដែលលើសពី ១០ ភាគរយនៃទ្រព្យសម្បត្តិសុទ្ធរូបវន្តធនាគារ។

(ច). វាយតម្លៃតាមទំនាក់ទំនង

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលទាក់ទិន	១.៤៩១.២០៦	៦.០៧៥.១៧៣	១.០៣៧.២០៨	៤.១៩៥.៥០៦
មិនមែនបុគ្គលទាក់ទិន	៤៧៩.២៦១.១៣៣	១.៩៥២.៥០៩.៨៥៦	៣៤៩.០៩១.៣៥៩	១.៤១២.០៧៤.៥៤៨
<b>ឥណទានសរុបសុទ្ធ</b>	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.២៧០.០៥៤</b>

(ឆ). វាយតម្លៃតាមស្ថានភាពនិវាសន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤
អនិវាសនជន	-	-	-	-
<b>ឥណទានសរុបសុទ្ធ</b>	<b>៤៨០.៧៥២.៣៣៩</b>	<b>១.៩៥៨.៥៨៥.០២៩</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.២៧០.០៥៤</b>

(ជ). វាយតម្លៃតាមអត្រាការប្រាក់

ឥណទាន និងបុរេប្រទានទៅឱ្យអតិថិជនដែលទទួលបានពីអត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
<b>ឥណទានអាជីវកម្ម</b>		
គ្រឹះស្ថានហិរញ្ញវត្ថុ	៨,៥០% ទៅ ៩%	៨,៥០% ទៅ ៩%
ឥណទានរយៈពេលខ្លី	៧,៥០% ទៅ ១៤,៤០%	៧% ទៅ ១៨%
ឥណទានវិញ្ញាបន្ន	៦% ទៅ ១១%	៧% ទៅ ១២%
ឥណទានរយៈពេលវែង	៥% ទៅ ១៨%	៥% ទៅ ១៨%
<b>ឥណទានអតិថិជន</b>		
ឥណទានអចនលទ្រព្យ	៣% ទៅ ១៤,៤០%	៣% ទៅ ១៥%
កាតឥណទាន	១៨%	១៨%
ផ្សេងៗ	៦,៩០% ទៅ ២០,៤០%	៥% ទៅ ២០,៤០%

១០ វិនិយោគលើមូលបត្រ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិនិយោគមូលបត្រតាមថ្លៃដើមបានរំលស់	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២	៥.០២០.១៣៧	២០.៣០៦.៦៧៧
សំវិធានធននៃការខាតបង់ (សម្គាល់៣៥.១ (c)(iv))	-	-	(៦.៩៧៩)	(២៨.៤៥៣)
<b>វិនិយោគលើមូលបត្រសុទ្ធ</b>	<b>១៥.០៧៨.៤៥៩</b>	<b>៦១.៤២៩.៦៤២</b>	<b>៥.០១៣.១៥៨</b>	<b>២០.២៧៨.២២៤</b>



នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារបានវិនិយោគក្នុងមូលបត្របំណុល ចំនួន៣ ជាមួយតម្លៃចារឹក ស្មើនឹង ៥.០០០.០០០ ដុល្លារអាមេរិកក្នុងមួយមូលបត្រ។ មូលបត្របំណុល ទទួលបានអត្រាការប្រាក់ ប្រចាំឆ្នាំចំនួន ៣,៥០% ក្នុងរយៈពេល១ឆ្នាំ ៤,២៥% រយៈពេល ២ឆ្នាំ និង៥,៥០% រយៈពេល ៣ឆ្នាំ ហើយកាលកំណត់គឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មូលបត្របំណុលសាជីវកម្មរយៈពេល១ឆ្នាំ ចំនួន៥ ដែលមានតម្លៃ ១.០០០.០០០ ដុល្លារអាមេរិកក្នុងមួយមូលបត្រ ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រាចំនួន ៣% នៅពេលដែលប្រមូលបំណុលនោះបានពេញលេញ។

១១ ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងតាមតម្រូវការ	៣៣.១១០.១៩០	១៣៤.៨៩០.៩១៤	១៥.៩៤៣.០៧២	៦៤.៤៨៩.៧២៦
រយៈពេលវែង				
ប្រាក់កម្ចីលធានាដើមទុន	២៥.០០៥.៤៦៦	១០១.៨៧២.២៦៩	២៥.០១១.៣១១	១០១.១៧០.៧៥៣
	<b>៥៨.១១៥.៦៥៦</b>	<b>២៣៦.៧៦៣.១៨៣</b>	<b>៤០.៩៥៤.៣៨៣</b>	<b>១៦៥.៦៦០.៤៧៩</b>

(ក) ទុនបម្រុងតាមតម្រូវ

ទុនបម្រុងតាមតម្រូវកំណាងឱ្យទុនបម្រុងទាបបំផុត ដែលត្រូវបានគណនានៅអត្រា ៧% នៃប្រាក់បញ្ញើសរុបពីអតិថិជន ក្នុងអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២០ រៀងគ្នា ដូចដែលបានកម្រៃដោយធនាគារជាតិនៃកម្ពុជា តាមសេចក្តីប្រកាសលេខ ៨៧-០២០-២៣០ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណរបស់ធនាគារជូនដល់ MDRs។ ទុនបម្រុងតាមតម្រូវនៅប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីលដែលមិនទទួលបាននូវការប្រាក់។

(ខ) ប្រាក់កម្ចីលធានាដើមទុន

អនុលោមតាមប្រកាសលេខ ៨៧-០១-១៣៦ ស្តីពីការធានាដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ ដែលចេញដោយធនាគារកណ្តាលធនាគារត្រូវរក្សាទុក ១០% នៃដើមទុនដែលបានបង់របស់ខ្លួនជាប្រាក់កម្ចីលតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល។ ប្រាក់បញ្ញើដែលមិនមានសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ អាចស្តារមកវិញបាន បើសិនធនាគារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយស្ម័គ្រចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(គ) អត្រាការប្រាក់

	ឆ្នាំ២០២១	ឆ្នាំ២០២០
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់កម្ចីលធានាដើមទុន	០,០៤%	០,០៦%

១២ ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យ	យានយន្ត	បរិក្ខារកុំព្យូទ័រ	រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ការិយាល័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៨៧.៧៩១	១.៦៩៨.៧៤០	១.៥៤០.៥៤៨	១.៩៩៤.៩៥៤	៣៨០.៤១៨	៥.៩០២.៤៥១
បន្ថែម	៣៥.៥៧៤	៥៥១.១០០	៥១៧.១២០	៤០១.៧២៨	៨១៦.៨៨៦	២.៣២២.៤០៨
រដ្ឋ	៤.៨៩៥	-	៨៧២.៨៦៤	១២៥.៩៥០	(១.០០៣.៧០៨)	-
ជម្រះចេញពីបញ្ជី/ការលុបចោលរំលស់	-	-	(២.៩៨៦)	(១.០២៨)	(៤៥.៥៧៧)	(៤.៥៥៧)
	(៧៦.១៥០)	(៣២២.៤៨០)	(៩២៣.៦០៤)	(៨៧២.៤៤៨)	-	(២.១៩៥.៧៦២)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>២៥២.១១០</b>	<b>១.៩៧៦.៣៦០</b>	<b>២.០០៣.៨៧២</b>	<b>១.៦០៨.១៥៦</b>	<b>១៤៨.០១៨</b>	<b>៥.៩៨០.៥១៦</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
តម្លៃដើម	៦៨០.៩១៣	៣.១៣៦.១២២	៤.២៩១.៣២៧	៣.៧៧៣.៦៣៦	១៤៨.០១៨	១២.០៣០.០១៦
រំលស់បង្គរ	(៤២៨.៨០៣)	(១.២០៨.៧៦២)	(២.២៨៧.៤៥៥)	(២.១៦៥.៤៨០)	-	(៦.០៩៩.៥០០)
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>២៥២.១១០</b>	<b>១.៩២៧.៣៦០</b>	<b>២.០០៣.៨៧២</b>	<b>១.៦០៨.១៥៦</b>	<b>១៤៨.០១៨</b>	<b>៥.៩៨០.៥១៦</b>
គិតជាពាន់រៀល	<b>១.០២៧.០៩៦</b>	<b>៧.៨៥២.០៦៥</b>	<b>៨.១៦៣.៧៧៥</b>	<b>៦.៧១៨.៦២៥</b>	<b>៦០៣.០២៥</b>	<b>២៤.៣៦៤.៥៨១</b>
<b>សម្រាប់ការិយាល័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៨៩.០៣៦	១.៩៥៧.០៥៩	២.០២៨.៥១៩	២.០៤៤.៣៨៩	១៦៧.៣៩០	៦.៤៧៦.៣៩៣
បន្ថែម	៥៥.៨៨៥	៧២.០០០	១៧៨.៤៩២	៤៩៣.៧២៥	៤៣៣.៥៦៧	១.២៣៣.៦៦៩
រដ្ឋ	៤.៤៣៣	-	១៦.៧៩៤	១៧២.៣១៦	(២២០.៥៣៩)	(២៦.៩៩៦)
ជម្រះចេញពីបញ្ជី/ការលុបចោលរំលស់	(៣.៣១៧)	-	(៦០៥)	(១.០៣២)	-	(៤.៩៥៤)
	(៥៨.២១៦)	(៣៣០.៣១៨)	(៦៨៦.៦០៦)	(៧១៤.៤៤៤)	-	(១.៧៣៥.៦៦៤)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>២៨៧.៧៩១</b>	<b>១.៦២៦.៧៤១</b>	<b>១.៥៤០.៥០៨</b>	<b>១.៩៩៤.៩៥៤</b>	<b>៣៨០.៤១៨</b>	<b>៥.៩០២.៤៥១</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
តម្លៃដើម	៦៤០.៤៤៤	២.៥៨៩.០២២	២.៩០៨.៥២៦	៣.៦៤៤.៤២០	៣៨០.៤១៨	៩.១៦២.៨៣០
រំលស់បង្គរ	(៣៥២.៦៥៣)	(៨៦២.២៨១)	(១.៣៦៧.៩៧៨)	(១.៦៤៩.៤៦៦)	-	(៣.៨៦០.៣៧៧)
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>២៨៧.៧៩១</b>	<b>១.៧២៦.៧៤១</b>	<b>១.៥៤០.៥០៨</b>	<b>១.៩៩៤.៩៥៤</b>	<b>៣៨០.៤១៨</b>	<b>៥.៩០២.៤៥១</b>
គិតជាពាន់រៀល	<b>១.១៦៤.១១០</b>	<b>៦.៨៧១.៤០៥</b>	<b>៦.២៣១.៥១៨</b>	<b>៨.០៦៥.៥៩០</b>	<b>១.៥៣៨.៧៩១</b>	<b>២៣.៨៧៥.៤១៤</b>



(ii) សមតុល្យសាច់ប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត

របាយការណ៍ចំណេញខាត បង្ហាញនូវសមតុល្យសាច់ប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម</b>				
អគារ	១.៨០២.៣៧៨	៧.៣៣២.០៧៤	១.៦២១.៣០៩	៦.៦១០.៧៨១
បរិក្ខារ	១០៧.២១៨	៤៣៦.១៦៣	១០៥.៥៨៥	៤៣០.៥១៦
<b>រំលស់ (សម្គាល់ ២៨)</b>	<b>១.៩០៩.៥៩៦</b>	<b>៧.៧៦៨.២៣៧</b>	<b>១.៧២៦.៨៩៤</b>	<b>៧.០៤១.២៩៧</b>
<b>ចំណាយការប្រាក់លើបំណុលភតិសន្យា</b>				
អគារ	៩៣២.៣២០	៣.៧៩២.៦៧៨	៩៣០.៦៦៤	៣.៧៩៤.៧២២
បរិក្ខារ	១៦.៣៣៧	៦៦.៤៥៩	១១.៤៥៨	៤៦.៧១៩
<b>ចំណាយការប្រាក់ (សម្គាល់ ២៣)</b>	<b>៩៤៨.៦៥៧</b>	<b>៣.៨៥៩.១៣៧</b>	<b>៩៤២.១២២</b>	<b>៣.៨៤១.៤៤១</b>
<b>ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលវែងបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ</b>	<b>១១៨.៣១១</b>	<b>៤៨១.២៨៩</b>	<b>៩៦.៧៥២</b>	<b>៣៩៤.៥០០</b>

(iii) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យាសរុប</b>	<b>២.៤៣៩.១៨០</b>	<b>៩.៩២២.៥៨៤</b>	<b>២.១៤៧.២៧៤</b>	<b>៨.៧៥៥.៣៦៩</b>

១៤ ទ្រព្យសកម្មអរូបី

	កម្មវិធី កុំព្យូទ័រ	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>			
កម្មវិធីបញ្ជីសុទ្ធដើមគ្រា	៤.៤២២.២១៤	៨៥០.០០២	៥.២៧២.២១៦
បន្ថែម	៩០៥.៩៤០	១.១១២.២៤៧	២.០១៨.១៨៧
ផ្ទេរ	១.២៩៨.៨៣៩	(១.២៩៨.៨៣៩)	-
ការលុបចោល	(៤៧.៣៤៦)	-	(៤៧.៣៤៦)
រំលស់	(៦២៩.២១៨)	-	(៦២៩.២១៨)
<b>កម្មវិធីបញ្ជីសុទ្ធចុងគ្រា</b>	<b>៥.៩៥០.៤២៩</b>	<b>៦៦៣.៤១០</b>	<b>៦.៦១៣.៨៣៩</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១</b>			
ថ្លៃដើម	៧.០៧៥.៣៥៣	៦៦៣.៤១០	៧.៧៣៨.៧៦៣
រំលស់បង្គរ	(១.១២៤.៩២៤)	-	(១.១២៤.៩២៤)
<b>កម្មវិធីបញ្ជីសុទ្ធ</b>	<b>៥.៩៥០.៤២៩</b>	<b>៦៦៣.៤១០</b>	<b>៦.៦១៣.៨៣៩</b>
<b>គិតជាពាន់រៀល</b>	<b>២៤.២៤២.០៤៩</b>	<b>២.៧០២.៧៣២</b>	<b>២៦.៩៤៤.៧៨១</b>
<b>សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>			
កម្មវិធីបញ្ជីសុទ្ធដើមគ្រា	១.៨២០.០១១	១.៧២១.៩៤៦	៣.៥៤១.៩៥៧
បន្ថែម	៥៧១.៦០៥	១.៤៤៨.០៦៤	២.០១៩.៦៦៩
ផ្ទេរ	២.៣២០.០០៨	(២.៣២០.០០៨)	-
រំលស់	(២៨៩.៤១០)	-	(២៨៩.៤១០)
<b>កម្មវិធីបញ្ជីសុទ្ធចុងគ្រា</b>	<b>៤.៤២២.២១៤</b>	<b>៨៥០.០០២</b>	<b>៥.២៧២.២១៦</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
ថ្លៃដើម	៤.៩២៦.៨២៦	៨៥០.០០២	៥.៧៧៦.៨២៨
រំលស់បង្គរ	(៥០៤.៦១២)	-	(៥០៤.៦១២)
<b>កម្មវិធីបញ្ជីសុទ្ធ</b>	<b>៤.៤២២.២១៤</b>	<b>៨៥០.០០២</b>	<b>៥.២៧២.២១៦</b>
<b>គិតជាពាន់រៀល</b>	<b>១៧.៨៨៧.៨៥៦</b>	<b>៣.៤៣៨.២៥៨</b>	<b>២១.៣២៦.១១៤</b>

១៥ ពន្ធពន្យារទ្រព្យសកម្ម

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារទ្រព្យសកម្ម បំណុលពន្ធពន្យារ	៣.១៥០.០០៦ (២.៥២៩.៤៧២)	១២.៨៣៣.១៣០ (១០.៣០៥.០៧៤)	៣.២៧៩.១៩៨ (៣.០៩៩.៤៣៩)	១៣.២៦៤.៣៦១ (១២.៥៣៧.២៣៦)
<b>ពន្ធពន្យារទ្រព្យសកម្មសុទ្ធ - រយៈពេលវែង</b>	<b>៦២០.៥៣៤</b>	<b>២.៥២៨.០៥៦</b>	<b>១៧៩.៧៥៩</b>	<b>៧២៧.១២៥</b>

បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១៧៩.៧៥៩	៧២៧.១២៥	៥២៩.៨៩៩	២.១៥៩.៣៣៨
កក់ត្រួតពិនិត្យ(កណ្តាល) ក្នុងចំណេញខាត (សង្កេត ៣០ ក)	៤៤០.៧៧៥	១.៧៩៣.០៧៣	(៣៥០.១៤០)	(១.៤២៧.៦៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៨៥៨	-	(៤.៥៤០)
<b>នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>៦២០.៥៣៤</b>	<b>២.៥២៨.០៥៦</b>	<b>១៧៩.៧៥៩</b>	<b>៧២៧.១២៥</b>

ពន្ធពន្យារទ្រព្យសកម្ម បានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ដោយសារធនាគារ អាចនឹងប្រើប្រាស់  
លម្អៀងបណ្តោះអាសន្នទាំងនោះបាននាពេលអនាគត។

ពន្ធពន្យារទ្រព្យសកម្ម៖

	ខាតពីការថយ ចុះតម្លៃ	កម្រៃផលទាន មិនទាន់រំលស់	បំណុល ភតិសន្យា	ការទូទាត់ប្រាក់ បំណាច់អតិថិ ភាពបុគ្គលិក	ការប្តូររូបិយប័ណ្ណ មិនច្បាស់លាស់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	-	៤៩០.៣៤៨	២.៧១២.៨៣៤	១២.៩៩០	៦៣.០២៧	៣.២៧៩.១៩៩
កក់ត្រួតពិនិត្យ(កណ្តាល) ក្នុងចំណេញខាត	-	១៥៣.៦៩៨	(២១៧.៩១៩)	(១.៩៤៥)	(១០៧.៤៦៩)	(១៧៣.៦៣៥)
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>-</b>	<b>៦៤៤.០៤៦</b>	<b>២.៤៩៤.៩១៥</b>	<b>១១.០៤៥</b>	<b>(៤៤.៤៤២)</b>	<b>៣.១០៥.៥៦៤</b>
គិតជាពាន់រៀល	-	២.៦២៣.៨៨៣	១០.១៦៤.២៨៣	៤៤.៩៩៧	(១៨១.០៥៥)	១២.៦៥២.០៦៨
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១៥៨.១៣៤	៥២១.៦៤៩	២.៥៦៨.៥៦៧	១៥.៧០៧	-	៣.២៦៤.០៥៧
កក់ត្រួតពិនិត្យ(កណ្តាល) ក្នុងចំណេញខាត	(១៥៨.១៣៤)	(៣១.៣០១)	១៤៤.២៦៧	(២.៧១៧)	៦៣.០២៧	១៥.១៤២
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>-</b>	<b>៤៩០.៣៤៨</b>	<b>២.៧១២.៨៣៤</b>	<b>១២.៩៩០</b>	<b>៦៣.០២៧</b>	<b>៣.២៧៩.១៩៩</b>
គិតជាពាន់រៀល	-	១.៩៨៣.៤៥៨	១០.៩៧៣.៤១៤	៥២.៥៤៥	២៥៤.៩៤៤	១៣.២៦៤.៣៦១

បំណុលពន្ធពន្យារ៖

	រំលស់ពន្លឺន	សិទ្ធិប្រើប្រាស់ លើទ្រព្យសកម្ម	ខាតបង់ និរន្តរភាព	ខាតបង់ និរន្តរភាពផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បន្តកក់ត្រួតពិនិត្យ	(៣៣៩.៨៩៣)	(២.៤៩៣.៨៧០)	(២៦៤.២៨១)	(១.៣៩៦)	(៣.១៣៤.៤៤០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១៧៤.៤២២)	(២.១៩៣.៤០៤)	(១១៧.២០៤)	-	(៣.៤៨៥.០៣០)
គិតជាពាន់រៀល	(៧១០.៥៩៥)	(៨.៩៣៥.៩២៨)	(៤៨៧.៤៨៩)	-	(១០.១២៤.០១២)
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្តកក់ត្រួតពិនិត្យ	(៣១៣.៤៤៥)	(២.៤២០.៧១៣)	-	-	(២.៧៣៤.១៥៨)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(៣៣៩.៨៩៣)	(២.៤៩៣.៨៧០)	(២៦៤.២៨១)	(១.៣៩៦)	(៣.១៣៤.៤៤០)
គិតជាពាន់រៀល	(១.៣៧៤.៨៦៧)	(១០.០៨៧.៧០៤)	(១.០៦៩.០១៧)	(៥.៦៤៧)	(១២.៥៣៧.២៣៥)



១៦ ទ្រព្យសកម្មផ្សេងៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើដុល	២.៣២៣.៧៦០	៩.៤៦៦.៩៩៨	២.០៧០.៩៦១	៨.៣៧៧.៦២៦
សិទ្ធិធានានៃការទាញបង់ឥណទានដែលបានរំពឹងទុក (សម្គាល់៣៥.១ (c)(iv))	(២៧.៣០១)	(១១១.២២៤)	(១៨.៤០៤)	(៧៥.០៣៣)
ការទូទាត់ជាមុន	២.២៩៦.៤៥៩	៩.៣៥៥.៧៧៤	២.០៥២.៥៥៧	៨.៣០២.៥៩៣
	៩៥៩.៩៩៧	៣.៩១០.៧៨៣	១០៩.៥៩៦	២.៤៦៥.៨០០
ផ្សេងៗ	១.៩៥៥.៧៩១	៧.៩៦៧.៨៩៣	៨០៦.៣៧៥	៣.២៦១.៧៨៧
	<b>៥.២១២.១៨៧</b>	<b>២១.២៣៤.៤៥០</b>	<b>៣.៨៦៨.៥២៤</b>	<b>១៤.០៣០.១៨០</b>

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១.៥៤២.៩៩១	៦.២៨៦.១៤៥	៨០១.៩៥៥	៣.២៤៣.៩០៨
រយៈពេលវែង	៣.៦៦៩.១៩៦	១៤.៩៨១.៧០៥	២.២៦៦.៥៦៩	១០.៧៨៧.២៧២
	<b>៥.២១២.១៨៧</b>	<b>២១.២៣៤.៤៥០</b>	<b>៣.៨៦៨.៥២៤</b>	<b>១៤.០៣០.១៨០</b>

១៧ ប្រាក់បញ្ញើរបស់អតិថិជន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១៩៤.៦៨៧.៤២២	៧៩៣.១៥៦.៥៥៧	១១៥.៥៤៤.៥៦៥	៤៦៧.៣៧៧.៧៦៦
គណនីសន្សំ	២១.១៤១.០៨៣	៨៦.១២៨.៧៧២	១៨.១៧១.០៥២	៧៣.៥០១.៩០៥
ប្រាក់បញ្ញើមានកាលកំណត់	១៧៥.៤៩៦.៧៦៦	៧១៤.៩៧៣.៨២៥	៦៥.១៧២.១១៩	២៦៣.៦២១.២២១
	<b>៣៩១.៣២៥.២៧១</b>	<b>១.៥៩៤.២៥៩.១៥៤</b>	<b>១៩៨.៨៨៧.៧៣៦</b>	<b>៨០៤.៥០០.៨៩២</b>
បង្កការប្រាក់ត្រូវបង់	២.៩៩៣.២៨៤	១២.១៩៤.៦៣៩	១.២៨៥.៨៦៦	៥.២០១.៣២៨
	<b>៣៩៤.៣១៨.៥៥៥</b>	<b>១.៦០៦.៤៥៣.៧៩៣</b>	<b>២០០.១៧៣.៦០២</b>	<b>៨០៩.៧០២.២២០</b>

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៣៣៣.៤៩៤.០៨២	១.៣៥៨.៦៥៤.៨៩០	១៩៥.៧៦៦.៤៦៦	៧៩១.៨៧៥.៣៥៤
រយៈពេលវែង	៦០.៨២៤.៤៧៣	២៤៧.៧៩៨.៩០៣	៤.៤០៧.១៣៦	១៧.៨២៦.៨៦៦
	<b>៣៩៤.៣១៨.៥៥៥</b>	<b>១.៦០៦.៤៥៣.៧៩៣</b>	<b>២០០.១៧៣.៦០២</b>	<b>៨០៩.៧០២.២២០</b>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីចរន្ត	១% - ២%	គ្មាន
គណនីសន្សំ	១% - ១,៧៥%	១% - ១,២៥%
ប្រាក់បញ្ញើមានកាលកំណត់	២% - ៨%	២,៧៥% - ៨%

១៨ ប្រាក់កម្ចី

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង៖				
លោក Chen Zhi	៦៣.២០០.៥៩៧	២៥៧.៤៧៩.២៣៣	៦០.៧៦៩.៨០៥	២៤៥.៨១៣.៨៦២
OCEANIC OPPORTUNITY FUND	៥០.០០០.០០០	២០៣.៧០០.០០០	៥០.០០០.០០០	២០២.២៥០.០០០
SME Bank of Cambodia	៤.០១២.៣៦០	១៦.៣៤៦.៣៥៥	១.០៧៦.៥១៦	៤.៣៥៤.៥០៧
	<b>១១៧.២១២.៩៥៧</b>	<b>៤៧៧.៥២៥.៥៨៨</b>	<b>១១១.៨៤៦.៣២១</b>	<b>៤៥២.៤១៨.៣៦៩</b>

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុបចំនួន ៦លានដុល្លារអាមេរិក។ ក្នុងអំឡុងឆ្នាំ២០១៨ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានមួយទៀតជាមួយលោក Chen Zhi ដែលមានសមតុល្យសាច់ប្រាក់បន្ថែមសរុប ៥៥លានដុល្លារអាមេរិក។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទាន ជាមួយលោក Guy Chhay ដែលជាភាគទុនិកមួយរូបទៀតរបស់ធនាគារសម្រាប់ហ្វូន្ទឥណទាននេះមានសមតុល្យសាច់ប្រាក់២លានដុល្លារអាមេរិក និង ៣លានដុល្លារអាមេរិក។ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Guy Chhay បានចុះ កិច្ចព្រមព្រៀងទូទាត់ជាមួយលោក Chen Zhi ដើម្បីផ្ទេរហ្វូន្ទឥណទាននេះឱ្យលោក Chen Zhi វិញ។ ដូចនេះ ប្រាក់កម្ចីដែលនៅមិនទាន់ទូទាត់ជាមួយលោក Chen Zhi មានសមតុល្យសាច់ប្រាក់ ៦លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុប ៧៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។ ធនាគារបាន ដកប្រាក់សរុបចំនួន ៧៨លានដុល្លារអាមេរិក។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុប ១២៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់សូន្យភាគរយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានដកប្រាក់ចំនួន ៧៦លានដុល្លារអាមេរិក។ ធនាគារតម្រូវឱ្យសងប្រាក់ ក្នុង រយៈពេល៥ឆ្នាំ ពី ថ្ងៃដែលបានទទួលប្រាក់កម្ចីនីមួយៗ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ Oceanic Opportunity Fund Pcc សម្រាប់ ហ្វាន់ស៊ីលីធីដែលមានសមតុល្យសាច់ប្រាក់សរុប ៥០លានដុល្លារអាមេរិក ដែលត្រូវបានធានាដោយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ។ ឥណទាននេះមានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ។ កាលកំណត់នៃប្រាក់កម្ចី មានរយៈពេល៥ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការដកប្រាក់នីមួយៗ។

នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ SMEBank of Cambodia (SME) ដើម្បីទទួល បានមូលនិធិក្នុងការផ្តល់ជូនឥណទានទៅឱ្យអតិថិជន SME ។ ឥណទាននេះមានអត្រាការប្រាក់២% និង៣% ក្នុងមួយឆ្នាំ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារបានផ្តល់ឥណទានសមតុល្យសាច់ប្រាក់ ៣.៥៥៣.៩៣៧ ដុល្លារអាមេរិក ដែល ស្មើនឹង ១.៨៦៧.៦៣៤.៧០០ រៀល (ឆ្នាំ២០២០៖ ៩៣៧.៩៦១ ដុល្លារអាមេរិក និង ៧៣០.០០០.០០០ រៀល)។

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម	១១៧.២១២.៩៥៧	៤៧៧.៥២៥.៥៨៨	១១១.៨៤៦.៣២១	៤៥២.៤១៨.៣៦៩
ការប្រាក់ត្រូវបង់	១៩៩.៧២៥	៨១៣.៦៧៨	១៩៧.៣៣៤	៧៩៨.២១៥
	<b>១១៧.៤១២.៦៨២</b>	<b>៤៧៨.៣៣៩.២៦៦</b>	<b>១១២.០៤៣.៦៥៥</b>	<b>៤៥៣.២១៦.៥៨៤</b>

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី១១ ខែមករា	១១១.៨៤៦.៣២១	៤៥២.៤១៨.៣៦៩	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧
បន្ថែម	២.៧៣៦.១២០	១១.១៤៦.៩៥៣	១៥.៧៩២.២៤០	៦៣.៨៧៩.៦១១
បន្ទុកហិរញ្ញវត្ថុ	២.៦៣០.៥១៦	១០.៧១៦.៧២២	២.៥៣៤.៦៣៤	១០.២៥២.៥៩៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២៤៣.៥៤៤	-	(២.៨០៥.៥៨៤)
នៅថ្ងៃទី៣១ ខែធ្នូ	<b>១១៧.២១២.៩៥៧</b>	<b>៤៧៧.៥២៥.៥៨៨</b>	<b>១១១.៨៤៦.៣២១</b>	<b>៤៥២.៤១៨.៣៦៩</b>

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	១៩៧.៣៣៤	៧៩៨.២១៥	៨៦.៩៤៣	៣៥៤.២៩៣
កំណត់បន្ទុកក្នុងឆ្នាំ (សម្គាល់២៣)	៣.៩៦៥.២១៧	១៦.១៣០.៥០៣	៣.៨៣២.៤២៨	១៥.៦២៦.៤៧៣
បន្ទុកហិរញ្ញវត្ថុ	(២.៤៣០.៧៩២)	(៩.៨៨៨.៤៦២)	(២.៣៣៧.៣០០)	(៩.៥៣០.១៨៧)
ការប្រាក់ត្រូវបង់	(១.៥៣៦.០៥០)	(៦.៦៣២.៣១៥)	(១.៣៨៤.៧៧៧)	(៥.៦៤៦.១៧៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.៧៣៧	-	(៦.១៩០)
នៅថ្ងៃទី៣១ ខែធ្នូ	<b>១៩៩.៧២៥</b>	<b>៨១៣.៦៧៨</b>	<b>១៩៧.៣៣៤</b>	<b>៧៩៨.២១៥</b>

**១៩** បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៧៦៣.៦៦១	៣.០៨៩.០០៩	-	-
បន្ថែម	១.៥៤៥.២៣៩	៦.២៨៦.០៣៣	១.១១៦.៦២៧	៤.៥៥២.៩៧៣
ទូទាត់	(១.១៨២.២១៥)	(៤.៨០៩.២៥១)	(៣៥២.៩៦៦)	(១.៤៣៩.១៩៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៤.៣២៤	-	(២៤.៧៦៨)
នៅថ្ងៃទី៣១ ខែធ្នូ	<b>១.១២៦.៦៨៥</b>	<b>៤.៥៩០.១១៥</b>	<b>៧៦៣.៦៦១</b>	<b>៣.០៨៩.០០៩</b>

**២០** អត្ថប្រយោជន៍បុគ្គលិក

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៦៤.៩៥០	២៦២.៧២៣	៧៨.៥៣៤	៣២០.០២៦
បន្ថែម	៦៨០.៩៤៣	២.៧៧០.០៧៦	៥៥៨.២៣៥	២.២៧៦.១៦៧
ទូទាត់	(៦៨០.៩៤៣)	(២.៧៧០.០៧៦)	(៥៥៨.២៣៥)	(២.២៧៦.១៦៧)
និយ័តកម្ម	(៩.៧២២)	(៣៩.៥៤៩)	(១៣.៥៤៤)	(៥៤.៩៤៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៨២៥	-	(២.៣៥៦)
នៅថ្ងៃទី៣១ ខែធ្នូ	<b>៥៥.២២៨</b>	<b>២២៤.៩៩៩</b>	<b>៦៤.៩៥០</b>	<b>២៦២.៧២៣</b>

### ២១ បំណុលផ្សេងៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ (សម្គាល់ ៣៤.៥)	១០.២០៩.០៦០	៤១.៥៩១.៧១០	៧.៥២៦.០៧៨	៣០.៤៤២.៩៨៦
បង្គរប្រាក់រង្វាន់/ប្រាក់លើកទឹកចិត្តត្រូវបង់	១.៧១៧.៦៣៧	៦.៩៩៧.៦៥៣	១.០៣៩.០៨៥	៤.២០៣.០៩៩
ពន្ធត្រូវបង់	៥៤.៥៦៦	២២២.៣០២	១៤៤.៧៦១	៥៨៥.៥៥៨
ខាតបណ្តាលមកពីការចេញថវិកាសម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (សម្គាល់ ៣៥.១ (៣))	៣៩.៦០៨	១៦១.៣៦៣	៤៣.៨៣៥	១៧៧.៣១៣
ផ្សេងៗ	១.១៧១.៥៣២	៤.៧៧២.៨២៣	៣៩០.៩៩៩	១.៥៨១.៥៩១
	<b>១៣.១៩២.៤០៣</b>	<b>៥៣.៧៤៥.៨៥១</b>	<b>៩.១៤៤.៧៥៨</b>	<b>៣៦.៩៩០.៥៤៧</b>

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៣.១៩២.៤០៣	៥៣.៧៤៥.៨៥១	៩.១៤៤.៧៥៨	៣៦.៩៩០.៥៤៧
រយៈពេលវែង	-	-	-	-
	<b>១៣.១៩២.៤០៣</b>	<b>៥៣.៧៤៥.៨៥១</b>	<b>៩.១៤៤.៧៥៨</b>	<b>៣៦.៩៩០.៥៤៧</b>

### ២២ ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០ ភាគហ៊ុន (២០២០ ៖ ២៥០.០០០ ភាគហ៊ុន) ដែលមានតម្លៃប្រាក់១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (២០២០៖ ១០០០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងទូទាត់រួចរាល់។

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា លម្អៀងពីការប្តូររូបិយប័ណ្ណ	២៥០.០០០.០០០	១.០១១.២៥០.០០០	២៥០.០០០.០០០	១.០១៨.៧៥០.០០០
	-	៧២៥.០០០	-	(៧៥០០.០០០)
នៅថ្ងៃទី៣១ ខែធ្នូ	<b>២៥០.០០០.០០០</b>	<b>១.០១៨.៥០០.០០០</b>	<b>២៥០.០០០.០០០</b>	<b>១.០១១.២៥០.០០០</b>

ភាគទុនិក	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
លោក Chen Zhi	២៤៨.៩០០	៩៩,៥៦%	២៤៨.៩០០.០០០	២៤៨.៩០០	៩៩,៥៦%	២៤៨.៩០០.០០០
លោក Guy Chhay	១.១០០	០,៤៤%	១.១០០.០០០	១.១០០	០,៤៤%	១.១០០.០០០
	<b>២៥០.០០០</b>	<b>១០០%</b>	<b>២៥០.០០០.០០០</b>	<b>២៥០.០០០</b>	<b>១០០%</b>	<b>២៥០.០០០.០០០</b>
គិតជាពាន់រៀល			<b>១.០១៨.៥០០.០០០</b>			<b>១.០១១.២៥០.០០០</b>

### ២៣ ចំណូលការប្រាក់សុទ្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុរស់វែង តាមផ្ទៃដើមបានរំលស់៖				
ឥណទាន និងបុរេប្រទាន	៤០.៧៥៩.០៧២	១៦៥.៨០៧.៩០៥	៣៥.២៣៩.១៧៣	១៤៣.៦៨៥.៤១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១.៧២០.៤៣៦	៦.៩៩៨.៧៣៤	១.២៨៩.៦០១	៥.២៥៨.២៦៣
ប្រាក់កម្ចីលសម្រាប់ការវិនិយោគ	៧៨.៤៥៩	៣១៩.១៧១	២០.១៣៧	៨២.១០៨
កម្រៃសេវាផ្តល់ឥណទាន	១.០៧១.៥១៣	៤.៣៥៨.៩១៥	១.១១៨.៤១៨	៤.៨៤៥.៦៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៣.៣២៩	៩៤.៩០២	៨០.៥៤៧	៣២៨.៤២៥
	៤៣.៦៥២.៨០៩	១៧៧.៥៧៩.៦២៧	៣៧.៨១៧.៨៧៦	១៥៤.១៩៩.៩០៥
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុរស់វែង តាមផ្ទៃដើមដករំលស់៖				
ប្រាក់បញ្ញើរបស់អតិថិជន	៧.៩៧៤.៨៧៣	៣២.៤៤១.៧៨៣	៣.០៥១.៤៣៥	១២.៤៤២.០២៦
ប្រាក់កម្ចី (សម្គាល់ ១៨)	៣.៩៦៥.២១៧	១៦.១៣០.៥០៣	៣.៨៣២.៤២៨	១៥.៦២៦.៤៧៣
បំណុលភតិសន្យា (សម្គាល់ ១៣ (ii))	៩៤៨.៦៥៧	៣.៨៥៩.១៣៧	៩៤២.១២២	៣.៨៤១.៤៤១
ប្រាក់កម្ចីលធានាភតិសន្យា	២៥.២៥០	១០២.៧១៧	២១.២៣៥	៨៦.៥៨៤
	១២.៩១៣.៩៩៧	៥២.៥៣៤.១៤០	៧.៨៥៧.២២០	៣១.៩៩៦.៥២៤
ចំណូលការប្រាក់សុទ្ធ	<b>៣០.៧៣៨.៨១២</b>	<b>១២៥.០៤៥.៤៨៧</b>	<b>២៩.៩៧០.៦៤៦</b>	<b>១២២.២០៣.៣៨១</b>

**២៤** ចំណូលកម្រៃជើងសារសុទ្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ៖				
កម្រៃចំពោះការបង់យឺតយ៉ាវ	១.១៦៧.០៦០	៤.៧៤៧.៦០០	១.០១៥.៦១៧	៤.១៤១.១១២
សេវាឥណទានផ្សេងៗ	៥៥.៥០៨	២២៥.៨០៧	២.០១៧	៨.២២៤
កម្រៃផ្សេងៗ	៥៥៧.៣១១	២.២៦៧.១៤១	១៣៩.៤៤២	៥៦៨.៥៦៥
	១.៧៧៩.៨៧៩	៧.២៤០.៥៤៨	១.១៥៧.០៧៦	៤.៧១៧.៩០១
ចំណាយកម្រៃជើងសារ៖	(១០៥.៩៧៨)	(៤៣១.១១៩)	(៧៦.៦៧៤)	(៣១២.៦៣៣)
<b>ចំណូលកម្រៃជើងសារសុទ្ធ</b>	<b>១.៦៧៣.៩០១</b>	<b>៦.៨០៩.៤២៩</b>	<b>១.០៨០.៤០២</b>	<b>៤.៤០៥.២៦៨</b>

**២៥** (ខាត)/ចំណេញផ្សេងៗ - សុទ្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតលើការប្តូររូបិយប័ណ្ណ	(២២០.៧៣៤)	(៨៩៧.៩៤៦)	៣៥២.៧០១	១.៤៣៨.១១៦
កត់ត្រាបញ្ជាសំវិធានធនតារាងកុល្យការ	-	-	៣៧.៧០២	១៥៣.៧២៧
ខាតពីការលក់ទ្រព្យសកម្ម	(៨៣.៨៤៣)	(៣៤១.០៧៣)	(៤.០៧១)	(១៦.៥៩៩)
	(៣០៤.៥៧៧)	(១.២៣៩.០១៩)	៣៨៦.៣៣២	១.៥៧៥.២៤៤

**២៦** ការខាតបង់លើឱនភាពឥណទាន- សុទ្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖				
ឥណទាន និងបុរេប្រទាន	៤៤៩.៣៣១	១.៨៣៩.៨៧៩	៧៤០.១៣៣	៣.០១៧.៤៤៤
កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	(៤.២២៧)	(១៧.១៩៥)	៣០.៧៧១	១២៥.៤៦៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	(៧.៧៩៧)	(៣១.៧១៨)	២៤.៤៨១	៩៩.៨២០
វិនិយោគមូលបត្រ	(៦.៩៧៩)	(២៨.៣៩១)	៦.៩៧៩	២៨.៤៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨.៨៩៧	៣៦.១៩៣	១៨.៤០៤	៧៥.០៤៤
	<b>៤៣៩.២២៤</b>	<b>១.៧៨៦.៧៦៧</b>	<b>៨២០.៧៦៨</b>	<b>៣.៣៤៦.៦២៨</b>

**២៧** ចំណាយបុគ្គលិក

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងប្រាក់ម៉ោង	១០.៨២១.៨០៣	៤៤.០២៣.០៩៥	៩.៣៥៥.៥៦៩	៣៨.១៤៦.៧១៨
ប្រាក់រង្វាន់ និងចំណាយប្រាក់លើកទឹកចិត្ត	២.៩៩៦.២៦៣	១២.១៨៨.៧៩៨	២.០៧៦.៥៧១	៨.៤៦៧.០៨២
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៦៧១.២២១	២.៧៣០.៥២៧	៥៥៥.៦០០	២.២២៤.៦៤៨
ចំណាយបណ្តុះបណ្តាលបុគ្គលិក	៨៨.៤០៧	៣៥៩.៦៤០	៨៩.១៤១	៣៦៣.៤៦៧
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៨៤៨.៥៧៣	៣.៤៥១.៩៩៣	៧០២.៩២២	២.៨៦៦.១១៧
	<b>១៥.៤២៦.២៦៧</b>	<b>៦២.៧៥៤.០៥៣</b>	<b>១២.៧៦៩.៨០៣</b>	<b>៥២.០៦៨.០៣២</b>

**២៨** រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី



	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (សម្គាល់ ១២)	២.១៩៤.៧៦២	៨.៩២៨.២៩២	១.៧៨៥.៦៦១	៧.២៨០.៩១៥
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (សម្គាល់ ១៣)	១.៩០៩.៥៩៦	៧.៧៦៨.២៣៧	១.៧២៦.៨៩៤	៧.០៤១.២៩៧
រំលស់ទ្រព្យសកម្មអរូបី (សម្គាល់ ១៤)	៦២៩.២១៨	២.៥៥៩.៦៥៨	២៨៩.៤១០	១.១៨០.០៥១
	<b>៤.៧៣៣.៥៧៦</b>	<b>១៩.២៥៦.១៨៧</b>	<b>៣.៨០១.៩៦៥</b>	<b>១៥.៥០២.២៦៣</b>

**២៩** ចំណាយប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃសេវាវិជ្ជាជីវៈ	១.៨៦០.៩១០	៧.៥៧០.១៨១	៩៨០.៧៥១	៣.៩៩៨.៩៤៨
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	១.០៤៨.៧៧៥	៤.២៦៦.៤១៧	២.៧៤៩.៩០១	១១.២១២.៥៤១
កម្រៃអាជ្ញាប័ណ្ណ និងប័ណ្ណ	៤៤៣.៦៧២	១.៨០៤.៨៥៨	៤៣០.១៦១	១.៧៥៣.៩៥៣
ចំណាយកាត	៤៣៨.០៨៥	១.៧៨២.១៣០	៣៧១.៦០១	១.៥១៥.១៧៩
ចំណាយទំនាក់ទំនង	៤១៤.២៥៦	១.៦៨៥.១៩៣	៣៧៥.៤០៦	១.៥៣០.៦៩៣
ទឹកភ្លើង	៣៩៧.១១០	១.៦១៥.៤៤៣	៣៩០.០២០	១.៥៩០.២៨១
កម្រៃបស់អភិបាល	៣៥៤.២១៩	១.៤៤០.៩៦៣	៣១៤.៩៧៨	១.២៨៤.៣០២
ចំណាយសម្ភារៈផ្គត់ផ្គង់ការិយាល័យ	៣២១.៦០១	១.៣០៨.២៧៣	២៣១.១៤៤	៩៤២.៤៧៤
ចំណាយសន្តិសុខ	២៣៩.៧៣៦	៩៧៥.២៤៦	១៩៨.៨២២	៨១០.៦៨៤
ចំណាយជួសជុល និងថែទាំ	២២៤.៩៤៥	៩១៥.០៧៦	២១៦.១៧៣	៨៨១.៤៣១
ឃានយន្ត និងចំណាយដំណើរការ	១៧៦.២៣៩	៧១៦.៩៤០	១៨១.៦៥៦	៧៤០.៦៩០
ចំណាយអាជីវកម្ម និងទំនាក់ទំនងសាធារណៈ	១២១.៨៦៦	៤៩៥.៧៥១	៥៩.៩៦០	២៤៤.៤៨៣
ចំណាយការជួល	១១៨.៣១១	៤៨១.២៨៩	៩៦.៧៥២	៣៩៤.៥០០
ចំណាយធានារ៉ាប់រង	៥១.៦៩៨	២១០.៣០៧	៧១.០២៤	២៨៩.៥៩៦
ចំណាយធ្វើដំណើរ	៤៦.៥២៧	១៨៩.២៧២	១២៤.០៥៤	៥០៥.៨២២
ការបោះត្រា និងចំណាយចុះបញ្ជី	៤៣.២៣៩	១៧៥.៨៩៦	៤១.០៥៨	១៦៧.៤១១
ចំណាយបោះពុម្ព	៣០.៤០៤	១២៣.៦៨៣	៥៦.២៣២	២២៩.២៨២
ការបរិច្ចាគសប្បុរសធម៌	២៥.៨៨២	១០៥.២៨៨	២៨.៨៨៧	១១៧.៧៨៥
ផ្សេងៗ	៨១៧.១២៦	៣.៣២៤.០៧២	៦៦៧.៥១៩	២.៧២១.៧៦៥
	<b>៧.១៧៤.៦០១</b>	<b>២៩.១៨៦.២៧៨</b>	<b>៧.៥៨៦.០៩៩</b>	<b>៣០.៩៣១.៨២០</b>

**៣០** ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១.៥៤៥.២៣៩	៦.២៨៦.០៣៣	១.១១៦.៦២៧	៤.៥៥២.៩៧៣
ពន្ធពន្យារលើប្រាក់ចំណូល (សម្គាល់ ១៥)	(៤៤០.៧៧៥)	(១.៧៩៣.០៧៣)	៣៥០.១៤០	១.៤២៧.៦៧៣
	<b>១.១០៤.៤៦៤</b>	<b>៤.៤៩២.៩៦០</b>	<b>១.៤៦៦.៧៦៧</b>	<b>៥.៩៨០.៦៤៦</b>

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនពន្ធលើប្រាក់ចំណូល	៤.៤៧៨.៦២៩	១៨.២១៩.០៦៣	៦.៧២៨.៩១៥	២៧.៤៣៦.៧០៩
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	១.០៤៣.៦៩១	៤.២៤៥.៧៣៧	៦០៤.៩២០	២.៤៦៦.៥២១
(ខាត)/ប្រាក់ចំណេញជាប់ពន្ធ	៥.៥២២.៣២០	២២.៤៦៤.៨០០	៧.៣៣៣.៨៣៥	២៩.៩០៣.២៣០
ចំណាយពន្ធលើប្រាក់ចំណូល	<b>១.១០៤.៤៦៤</b>	<b>៤.៤៩២.៩៦០</b>	<b>១.៤៦៦.៧៦៧</b>	<b>៥.៩៨០.៦៤៦</b>

**ពន្ធអប្បបរមា**

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណា មួយដែលខ្ពស់ជាងរវាង ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុបដោយមិនរាប់បញ្ចូល អាករលើកម្រៃបន្ថែម។ ចាប់អនុវត្តពីឆ្នាំ២០១៧ ធនាគារអាចទទួលបានការលើកលែងពន្ធអប្បបរមា ដោយសារធនាគារគោរពតាម លក្ខខណ្ឌគ្រប់គ្រង និងថែរក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនបានត្រឹមត្រូវ។ បទប្បញ្ញត្តិពន្ធក៏បានកំណត់លក្ខណៈវិនិច្ឆ័យនៃកំណត់ត្រាគណនេយ្យ មិនត្រឹមត្រូវចំនួនប្រាំយ៉ាងផងដែរ។ នៅការិយបរិច្ឆេទនៃរបាយការណ៍ធនាគារមិនទាន់ធ្វើការ ទាមទារការលើកលែងពន្ធអប្បបរមា នោះទេ។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាន កាលបរិច្ឆេទ រាយការណ៍។ គណៈគ្រប់គ្រងរាយការណ៍មូលដ្ឋានទៅតាមការិយបរិច្ឆេទអំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិត ប្រកាសពន្ធដែល ទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រា សិរីធានធន តាមការ សមស្រប ទៅតាមមូលដ្ឋាននៃសមតុល្យសាច់ប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ ចុងក្រោយបំផុត លើចំនួនបំណុលពន្ធនឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ ខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូងនោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធការិយបរិច្ឆេទ ដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

**៣១** សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (សម្គាល់ ៦)	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥
<b>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល៖</b>				
គណនីចរន្ត (សម្គាល់ ៧)	១០៣.៥៤៣.៥១៩	៤២១.៨៣៦.២៩៦	៤៥.៣៥០.៩២៤	១៨៣.៤៤៤.៤៨៨
គណនីទូទាត់ (សម្គាល់ ៧)	៩.៦៨១.១៣៦	៣៩.៤៤០.៩៤៨	៣៥.៨៩៩.៧២៤	១៤៥.២១៤.៣៤៤
វិញ្ញាបនបត្រនៃប្រាក់បញ្ញើដែលបានចេញ(សម្គាល់ ៧)	១២.០៦៣.៩២២	៤៩.១៤៨.៤១៩	-	-
<b>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ៖</b>				
គណនីចរន្ត (សម្គាល់ ៨)	៤.០១១.៧១១	១៦.៣៤៣.៧១១	១៤.០១៥.៧២៤	៥៦.៦៩៣.៦០២
គណនីសន្សំ (សម្គាល់ ៨)	១៣.០០២	៥២.៩៧០	៣៧៩.៦០៩	១.៥៣៥.៥១៨
ប្រាក់បញ្ញើមានកាលកំណត់ (ផ្តុំកំណត់ក្នុងរយៈពេលបីខែ ឬ តិចជាង) (សម្គាល់ ៨)	៥៦.៩៣១.០១៩	២៣១.៩៣៦.៩៧១	៥៣.៨៣៤.១១៦	២១៧.៧៥៨.៩៩៩
	<b>២០២.៨៦២.៦៤៩</b>	<b>៨២៦.២៩៩.៤៧២</b>	<b>១៦៩.១៧៦.៣៤៣</b>	<b>៦៨៤.៣១៨.៣០៦</b>

**៣២** ព័ត៌មានលំហូរសាច់ប្រាក់

(ក) សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទាញមុនពន្ធលើប្រាក់ចំណូល</b>	៤.៤៧៨.៦២៩	១៨.២១៩.០៦៣	៦.៧២៨.៩១៥	២៧.៤៣៦.៧០៩
<b>និយ័តកម្មសម្រាប់៖</b>				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី (សម្គាល់ ២៨)	៤.៧៣៣.៥៧៦	១៩.២៥៦.១៨៧	៣.៨០១.៩៦៥	១៥.៥០២.២៦៣
ឱនភាពគណនា (សម្គាល់ ២៦)	៤៣៩.២២៥	១.៧៨៦.៧៦៧	៨២០.៧៦៨	៣.៣៤៦.៦២៨
លុបចោល និងលក់ចេញនូវទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី (សម្គាល់ ១២ និង១៤)	៩៦.៩៣៧	៣៩៤.៣៤០	៤.៩៥៤	២០.២០០
សិរីធានធនអត្ថប្រយោជន៍បុគ្គលិក	៦៨០.៩៤៣	២.៧៧០.០៧៦	៥៥៨.២៣៥	២.២៧៦.១៦៧
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(១៣.០៩៤)	(៥៣.២៦៧)	(៨៨៣)	(៣.៦០០)
ចំណូលការប្រាក់សុទ្ធ (សម្គាល់ ២៣)	(៣០.៧៣៨.៨១២)	(១២៥.០៤៥.៤៨៧)	(២៩.៩៧០.៦៥៦)	(១២២.២០៣.៣៨១)
<b>បម្រែបម្រួលដើមទុនបន្ទិល៖</b>				
ទុនបម្រុងភាពពូកិច្ច	(១៧.១៦៧.១១៨)	(៦៩.៨៣៥.៨៣៦)	(៥.១៧៩.៩០០)	(២១.១២០.៧០២)
គណនា និងប្រែប្រួល	(១២៩.៩០៤.៧៨៤)	(៥២៨.៤៥២.៦៦១)	(៤៨.១០០.៣២២)	(១៩៦.១២៥.៩០៣)
ទ្រព្យសកម្មផ្សេងៗ	(១.៤៤៥.៣៥៣)	(៥.៨៧៩.៦៩៨)	៣៤៤.៦៣១	១.៤០៥.២០៨
ប្រាក់បញ្ញើរបស់អតិថិជន	១៩២.៤៣៧.៥៣៥	៧៨២.៨៣៥.៨៩២	១៥៧.៣៩៨.១៤២	៦៤១.៧៨០.៥៨៤
បំណុលផ្សេងៗ	៤.០៥២.២៥៩	១៦.៤៨៤.៥៩២	(៥.០៦០.៧៧៧)	(២០.៦៣៤.៩៨៦)
<b>សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ</b>	<b>២៧.៦៤៩.៩៤៣</b>	<b>១១២.៤៧៩.៩៦៨</b>	<b>៨១.៣៤៥.០៧២</b>	<b>៣៣១.៦៧៩.១៨៧</b>

(ខ) សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគនិងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់បានបង្ហាញក្នុងសម្គាល់ដែលទាក់ទងនឹងការទិញសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (សម្គាល់ ១៣)។

**៣៣** បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

(ក) កិច្ចសន្យាផ្តល់គណនា លិខិតធានា និងហ្វានស៊ីលីដីហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានសមតុល្យសាច់ប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួនដែលត្រូវពន្យារពេលគណនាជូនអតិថិជន ប័ណ្ណធានា និងហ្វានស៊ីលីដីផ្សេងៗ ដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៧០.០០១	១១២.៣២០.១៨៤	៧.១៧៣.៥៦៣	២៩.០១៧.០៦២
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣.២៥៦.២៩០	១៣.២៦៦.១២៥	២.៦៩២.២៤៥	១០.៨៩០.១៣១
<b>ហានិភ័យសរុប</b>	<b>៣០.៨២៦.២៩១</b>	<b>១២៥.៥៨៦.៣០៩</b>	<b>៩.៨៦៥.៨០៨</b>	<b>៣៩.៩០៧.១៩៣</b>

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣០.៨២៦.២៩១	១២៥.៥៨៦.៣០៩	៩.៨៦៥.៨០៨	៣៩.៩០៧.១៩៣
សំវិធានធនការខាតបង់ឥណទាន រំពឹងទុក	(៣៩.៦០៨)	(១៦១.៣៦៣)	(៤៣.៨៣៥)	(១៧៧.៣១៣)
<b>ហានិភ័យសុទ្ធ</b>	<b>៣០.៧៨៦.៦៨៣</b>	<b>១២៥.៤២៤.៩៤៦</b>	<b>៩.៨២១.៩៧៣</b>	<b>៣៩.៧២៩.៨៨០</b>

(ខ) កិច្ចសន្យាដើមទុន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មអរូបី	២.០២៦.៦៦៥	៨.២៥៦.៦៣៣	៨៤០.០៦៦	៣.៣៩៤.០៦៧

(គ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាចំពោះកិច្ចសន្យា ភតិសន្យាដែលធនាគារជាតិកម្ពុជា លើកលែងតែភតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ៤.១០ និងសម្គាល់ ១៣ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

**៣៤** ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគី ពាក់ព័ន្ធ សមតុល្យនាការិយបច្ចេកទេសដែលបានបញ្ចប់ដែលនៅមិនទាន់ទូទាត់និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
លោក ចេន ហ្សឺ	ភាគទុនិក
លោក ហ្គុយ ធាយ	ភាគទុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគទុនិកតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗ ពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ បុគ្គលិកនិងគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធជាមួយសំបុកគេផងដែរ)។

(ខ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៩៣០.១៨០	៣.៧៨៩.៥៥៣	៩៧១.៤៣៣	៣.៩២៩.៤៤៦
ចំណូលការប្រាក់	៨៨.៤៥០	៣៥៩.៨១៥	៩៨.៣១២	៤០០.៨៦១

ឥណទាន និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយមានការធានា និងមានអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំ។

(គ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៦៣២.២៣០	២.៥៧៥.៧០៥	៨៧.៧៨៨	៣៥៥.១០២
ចំណូលការប្រាក់	២៨.៤២៨	១១៥.៦៤៥	៥.៤២៨	២២.១៣២

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៥,៥% ទៅ ៨% ក្នុងមួយឆ្នាំ។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	១០.២៩៧.៧៦៧	៤១.៩៥៣.១០៣	៣៧.២៤៨.៧៨៦	១៥០.៦៧១.៣៣៩
អតិថិជន និងគណៈគ្រប់គ្រងសំខាន់ៗ	១៣០.១៤៨.៧១៤	៥៣០.២២៥.៨១១	៤៦.១៤៧.០៥៤	១៨៦.៦៦៤.៨៣៣
	១៤០.៤៤៦.៤៨១	៥៧២.១៧៨.៩១៤	៨៣.៣៩៥.៨៤០	៣៣៧.៣៣៦.១៧២
<b>ចំណាយការប្រាក់</b>	<b>១.៨៨២.៨៦៩</b>	<b>៧.៦៥៩.៥១១</b>	<b>៤១៩.៤៤៩</b>	<b>១.៧១០.២៧៦</b>

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
ក្រុមហ៊ុនពាក់ព័ន្ធ	១% - ២%	១%
អតិថិជន និងគណៈគ្រប់គ្រងសំខាន់ៗ	១% - ២%	០,៤៧%

(ង) ប្រាក់កម្ចីពីភាគទុនិក

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគទុនិក	១៣.២០០.៥៩៧	២៥៧.៤៧៩.២៣៣	១០.៧៦៩.៨០៥	២៤៥.៨១៣.៨៦២
ចំណាយការប្រាក់ (កំណត់ដោយផ្អែកលើអត្រាទីផ្សារ ៤%)	២.៤៣០.៧៩២	៩.៨៨៨.៤៦២	៣.៧២២.០៣៧	១៥.១៧៦.៣១១

ប្រាក់កម្ចីពីភាគទុនិកមានអត្រាការប្រាក់សូន្យភាគរយសម្រាប់ឆ្នាំ ២០២១ (២០២០៖ ០% ក្នុងមួយឆ្នាំ) (សម្គាល់ ១៨)។

(ច) សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	១០.២០៩.០៦០	៤១.៥៩១.៧១០	៧.៥២៦.០៧៨	៣០.៤៤២.៩៨៦

សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ គឺជាបំណុលដែលមិនមានការប្រាក់ និងមិនមានការធានា ហើយអាចសងវិញតាមតម្រូវការ។

(ឆ) សំណងរបស់បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងអត្ថប្រយោជន៍រយៈពេលខ្លី	២.១៧១.៨៦២	៨.៨៤៨.១៦៦	១.៧០០.១០៤	៦.៨៧៦.៩២១

(ជ) ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលការិយាល័យ	១.៤០៦.៩០១	៥.៧២២.៧៧៣	១.០៩៥.០៤១	៤.៤៦៤.៩៥៨
ការទិញសេវាកម្ម	៨៨.៤៦១	៣៥៩.៨៥៩	៧៩.៨៨៤	៣២៥.៧២២
	<b>១.៤៩៥.៣៦២</b>	<b>៦.០៨៣.១៣២</b>	<b>១.១៧៤.៩២៥</b>	<b>៤.៧៩០.៦៨០</b>

### ៣៥ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្ត របស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុង បរិយាកាសអាជីវកម្ម ល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួល យកហានិភ័យ ដោយផ្តល់នូវ ការចូលរួមឯករាជ្យមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មីនិងកំណត់បរិមាណ តម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យធ្លាក់បន្ថែមផលចំណេញក្នុង ដែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃ សមស្រប ពាក់ព័ន្ធនឹងផលចំណេញ។



ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលបានហានិភ័យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យហើយស្ថានភាពនៃបណ្តាហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុរស់រវើកតាមថ្ងៃដើមបានរំលស់				
សាច់ប្រាក់ក្នុងដៃ	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់កម្ពុជា នៅធនាគារកណ្តាល	១៤៤.៩១៨.១៥៥	៥៩០.៣៩៦.៥៦៣	៨៨.២៨៦.៩៧១	៣៥៧.១២០.៧៩៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់កម្ពុជា នៅធនាគារផ្សេងៗ	៦០.៨៧៦.៣៨០	២៤៨.០១០.៣៧២	៦៨.១៤២.៣០១	២៧៥.៦៣៥.៦០៨
ប្រាក់បញ្ញើតាមបុគ្គលិកនៅធនាគារកណ្តាល	៥៨.១១៥.៦៥៦	២៣៦.៧៦៣.១៨៣	៤០.៩៥៤.៣៨៣	១៦៥.៦៦០.៤៧៩
ឥណទាន និងបុរេប្រទាន	៨៨០.៧៥២.៣៣៩	១.៩៥៥.៥៨៥.០២៩	៣៥០.១២៤.៥៦៧	១.៤១៦.២៧០.០៥៤
វិនិយោគមូលបត្រ	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២	៥.០១៣.១៥៨	២០.២៧៨.២២៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ*	២.៥០៣.៩៧១	១០.២០១.១៧៩	១.៣៨៨.២៣២	៥.៦១៤.៨១០
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៧៧៨.៨២៣.៣០០</b>	<b>៣.១៧២.៩២៦.១២៥</b>	<b>៥៧៧.៦០៩.៨៥៨</b>	<b>២.៣២០.២៥១.១៨៨</b>

\*លើកលែងចំណាយបង់មុន និងប្រាក់កម្មលំនៅដ្ឋានដែលមិនអាចដកមកវិញបាន

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលហិរញ្ញវត្ថុ</b>				
បំណុលហិរញ្ញវត្ថុរស់រវើកតាមថ្ងៃដើមបាន រំលស់				
ប្រាក់បញ្ញើរបស់អតិថិជន	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣	២០០.១៧៣.៦០២	៨០៩.៧០២.២២០
ប្រាក់កម្ចី	១១៧.៤១២.៦៨២	៤៧៨.៣៣៩.២៦៦	១១២.០៤៣.៦៥៥	៤៥៣.២១៦.៥៨៤
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	២២៥.៩៩៩	៦៤.៩៥០	២៦២.៧២៣
បំណុលហិរញ្ញវត្ថុផ្សេងៗ*	១៣.១៣៧.៨៣៧	៥៣.៥២៣.៥៤៩	៨.៩៩៩.៩៩៧	៣៦.៤០៤.៩៨៩
មិនស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩				
បំណុលភតិសន្យា	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤	១៣.៥៦៤.១៧០	៥៤.៨៦៧.០៦៨
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៥៣៧.៣៩៨.៨៧៦</b>	<b>២.១៨៥.៣៦៣.០២១</b>	<b>៣៣៤.៨៤៦.៣៧៤</b>	<b>១.៣៥៤.៤៥៣.៥៥៤</b>

\*មិនរាប់បញ្ចូលបំណុលពន្ធផ្សេងៗ

៣.៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុប្រសិនបើអតិថិជនរបស់ធនាគារឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកិច្ចសន្យាផ្សេងៗទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាននិងបុរេប្រទានទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាប្រចាំ។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅ គ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមប្រែប្រួលលក្ខខណ្ឌលើ ទីផ្សារលំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្ម មួយតម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុប្រតិបត្តិការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (“PD”) ចំនួនដែលមានហានិភ័យមិនសង (“EAD”) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (“LGD”) ក្នុងការវាស់វែងការ ខាតបង់ឥណទានរំពឹងទុក (“ECL”) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃ ឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹម ការខាតបង់ឥណទានរំពឹងទុកខ្ពស់ខ្លះ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗដែលត្រូវបានវាស់វែងតាមថ្ងៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប្រើប្រាស់កាល ដូចបានពណ៌នាក្នុងសម្គាល់ ៣.៥.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យនិងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះគឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាននិងបុរេប្រទានអតិថិជនដែលជាអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលបានចំណាត់ថ្នាក់ ដាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេ ប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការវាស់វែងសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុក ក្រោមវិធីសាស្ត្រប្រើដំណាក់កាលរបស់ CIFRS៩ គឺដើម្បីកត់ត្រាសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុកពេញមួយអាយុកាលចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យផលទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ផលទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ក្នុង ហានិភ័យផលទាន នឹងត្រូវបានកត់ត្រាក្នុងសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប្រើដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាម បម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យផលទាន។

**ដំណាក់កាលទី១**

ដំណាក់កាលទី១រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យផលទានជាសារវន្តចាប់តាំងពីការកត់ត្រាលើកដំបូងនិងមិនមានការថយចុះតម្លៃផលទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុក១២ខែ។

**ដំណាក់កាលទី២**

ដំណាក់កាលទី២រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យផលទានជាសារវន្តចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុកពេញមួយអាយុកាល។

**ដំណាក់កាលទី៣**

ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះត្រូវបានកត់ត្រាក្នុងសិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុកពេញមួយអាយុកាល។

ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃផលទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃផលទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃផលទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សិទ្ធិធនធានសម្រាប់ការខាតបង់ផលទានរំពឹងទុកតែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធានាបានអនុវត្តក្នុងការប្រឈមនឹងតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសិទ្ធិធនធាន មានដូចខាងក្រោម៖

**(i) កំណើនហានិភ័យផលទានជាសារវន្ត - ('SICR')**

ការប៉ាន់ស្មានSICRគឺជាការវិភាគហុកត្តា និងការវិភាគជារួមអាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណនិង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះផលទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេល បច្ចុប្បន្នប្រៀបធៀប

ជាមួយនឹងហានិភ័យ នៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ដែលត្រូវបានចាត់ទុក ថាមានកំណើនហានិភ័យផលទានជាសារវន្តចាប់តាំងពីការកត់ត្រាលើកដំបូងប្រសិនបើលក្ខខណ្ឌរបស់គ្រប់គ្រងទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះផលទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះផលទានរយៈពេលវែង។

**(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃផលទាន**

ស្របតាមការគ្រប់គ្រងហានិភ័យផលទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យ របស់ធនាគារកណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ការធ្វើចំណាត់ ថ្នាក់ហានិភ័យផលទាន និងសិទ្ធិធនធានលើមីមតែមិន”ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់និងមានការថយចុះតម្លៃផលទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃផលទាន ហួសកំណត់សងលើសពី៣០ថ្ងៃចំពោះ ផលទានរយៈពេលខ្លី និងហួសកំណត់សងលើសពី៩០ថ្ងៃ ចំពោះផលទានរយៈពេលវែង។ ក្នុងករណី ហ្វាស៊ីលីតឺរដ្ឋិល ជុំ (ឧ. ផលទានវិបល្លាស) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែល ចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់នៅសល់លើសពីកម្រិតដែលបានអនុម័តក្នុងរយៈពេល៩០ថ្ងៃឬលើសក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖

<b>១</b>	ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាម គ្រាត្រូវចាត់ទុកជាការសងយឺត។
<b>២</b>	នៅពេលដែលការបង់សងផលទានត្រូវបានផ្អាកឬពន្យារអាស្រ័យទៅតាមការចរាចរនិងការរៀបចំផលទានឡើងវិញនោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេគិតចាប់ពីកាលបរិច្ឆេទនៃ ពាក្យស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
<b>៣</b>	នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញក្នុងចន្លោះពេល៩០ថ្ងៃឬយូរជាងនេះនោះ ផលទានត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃនៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យត្រូវបានចាត់ថ្នាក់អាស្រ័យ ទៅតាមគោលការណ៍ចំណាត់ថ្នាក់ហានិភ័យផលទាន។

- ផលទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាដើម។ ក្នុងព្រឹត្តិការណ៍ដែលផលទានមិនស្ថិតក្នុងការមិនសង ប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ផលទាននោះត្រូវបាន ចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការផលទាន។

- ការរៀបចំ និងការកំណត់កាលវិភាគហ្វូស៊ីលីធីឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និងលក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វូស៊ីលីធីឥណទានអាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារ ការទូទាត់សង នោះការរាយកម្រៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួស ឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

**(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)**

ECLត្រូវបានវាស់វែងតាមមូលដ្ឋាន១២ខែឬតាមមូលដ្ឋានពេញមួយអាយុកាលអាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើងចាប់តាំងពីការកត់ត្រាលើកដំបូងឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានការថយចុះកម្រៃឥណទាន។ ECL ត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាពេលបរិច្ឆេទយកការណ៍និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

**ប្រូបាបនៃការមិនសងប្រាក់ (Probability of Default)**

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD ១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះ portfolio មួយចាប់ពីចំណុចកំណត់ដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់ អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតក្នុងគ្រាកន្លងមកនិងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

**ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)**

EAD គឺជាសមតុល្យស្រាប់ប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែល នៅជំពាក់។ EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលសំ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសង ប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬរយៈពេលផុតកំណត់ដែលនៅសល់។

- ចំពោះផលិតផលរដ្ឋប្រាក់ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករណ៍ដោយយកសមតុល្យទឹកប្រាក់ដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម “កត្តាបង្វិលឥណទាន” ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់ លើកម្រិតដែលនៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

**ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)**

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការ គាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិន សងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែនិងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើងប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ដោយសារមិនមានទិន្នន័យក្នុងគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាចអង្កេតបានលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានវាយតម្លៃថាមានភាពសមស្របក្នុងការកំណត់យក LGD ១០% សម្រាប់ហ្វូស៊ីលីធីដែលមានការធានាដោយប្លង់រឹង និង LGD ២០% សម្រាប់ហ្វូស៊ីលីធីដែលមានការធានាដោយប្លង់ទន់ ៥០% សម្រាប់ហ្វូស៊ីលីធីទ្រព្យសកម្មមានធានា និង ១០០% សម្រាប់ហ្វូស៊ីលីធីដែលមិនមានការធានា។ ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មានឬការសន្មតដាក់លាក់ណាមួយត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទយកការណ៍នេះទេ។

**(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL**

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD EAD និង LGD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេសក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករណ៍ក្នុងគ្រាកន្លងមកចំពោះធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ (“សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន”) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ និងផ្នែកលើសមាសធាតុនៃ LGD និង EAD ។

បន្ថែមពីលើសេណារីយ៉ូដែលតឹងផ្អែកទៅលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗ ទៀតជាមួយនឹងការកម្លាំងសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities ។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទយកការណ៍នីមួយៗ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារបានសន្និដ្ឋានថា មានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាង សមស្រប។ ការកម្លាំងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិត្រឡប់ថយរបស់អ្នកជំនាញខាងផ្នែកឥណទានដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមាន សេណារីយ៉ូនីមួយៗជាក់លាក់។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោង ទាំងនេះ។

ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីនៃ portfolios ខុសៗគ្នាបន្ថែមទៀត ដើម្បីកំណត់ថា សេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាកំណងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

**ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច**

ការសន្មតនានាចុងការិយបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ “មូលដ្ឋាន” “ល្អបំផុត” និង “អាក្រក់បំផុត” ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	២០២២	២០២៣	២០២៤	២០២៥	២០២៦
<b>ការវិនិយោគថេរដុល</b>					
មូលដ្ឋាន	៨,៤០	៨,៤០	៨,៤០	៨,៤០	៨,៤០
ល្អបំផុត	១០,២៥	១០,៤៥	១០,៤៥	១០,៤៥	១០,៤៥
អាក្រក់បំផុត	៦,១៥	៦,៣៥	៦,៣៥	៦,៣៥	៦,៣៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
	២០២២	២០២៣	២០២៤	២០២៥	២០២៦
<b>ការវិនិយោគថេរដុល</b>					
មូលដ្ឋាន	៨,២០	៨,៤០	៨,៤០	៨,៤០	៨,៤០
ល្អបំផុត	១០,១៣	១០,៣៣	១០,៣៣	១០,៣៣	១០,៣៣
អាក្រក់បំផុត	៦,២៨	៦,៤៨	៦,៤៨	៦,៤៨	៦,៤៨

ការប៉ាន់ស្មានដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

**ការប៉ាន់ស្មាន portfolios ទាំងអស់**

មូលដ្ឋាន	៥០%
ល្អបំផុត	២៥%
អាក្រក់បំផុត	២៥%
	១០០%

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀតដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើដូចជាផលប៉ះពាល់ ដោយបទប្បញ្ញត្តិ បម្រែបម្រួលផ្លូវច្បាប់ ឬនយោបាយ ក៏ត្រូវបានយកពិចារណាដែរ ប៉ុន្តែវាមិនត្រូវបានចាត់ទុកថាមានផល ប៉ះពាល់ជាសារវន្តទេដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះECLដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាជាបន្តបន្ទាប់។

**ការវិភាគភាពប្រែប្រួល Sensitivity analysis**

ការសន្មតដែលមានភាពជាសារវន្តបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិធនECLគឺការវិនិយោគថេរដុលដែលវាធ្វើឱ្យមានផល ប៉ះពាល់ជាសារវន្តលើលទ្ធភាពរបស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ចសន្យា ក៏ដូចជាដំណើរការ អាជីវកម្ម និងតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលអាចកើតមាន ដោយសារការប្រែប្រួល ប៉ារ៉ាម៉ែត្រដ៏សំខាន់ៗដូចជា ឧបសគ្គសន្មតស្តីពីការសន្មតជាក់ស្តែងដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុអថេរសេដ្ឋកិច្ចរបស់ធនាគារ មានដូចខាងក្រោម៖

	ECL ដុល្លារអាមេរិក
<b>ការវិនិយោគថេរដុល</b>	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២៥%	២.៧៥២.៨៣៥
មិនមានការប្រែប្រួល	៣.៤៩៦.៧២៩
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២៥%	៤.២៤០.៥៩៤

**(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ**

ចំពោះសិទ្ធិធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំការប្រមូលផ្តុំ ហានិភ័យត្រូវ បានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យផ្សេងៗ ក៏ដូចជាបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាព ដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មាន ផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើ ប្រាស់សម្រាប់ ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុមត្រូវបានតាមដាននិងត្រួតពិនិត្យតាមមូលដ្ឋានប្រចាំការិយបរិច្ឆេទដោយផ្នែកហានិភ័យ ឥណទាន។

**(vi) គោលការណ៍ជម្រះចេញពីបញ្ជី**

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់ មធ្យោបាយរួចហើយឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបានឬមិនអាចទទួលយកបានដោយភាព សមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបានវាត្រូវបានជម្រះចេញពី បញ្ជីក្នុងគណនីសិទ្ធិធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជី ទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យ បញ្ជី (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថាមិនមានលទ្ធភាពក្នុងការប្រមូលប្រាក់ មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាលឬអាជ្ញាធរដែល បានទទួលសិទ្ធិ។

**(vii) ការកែប្រែឥណទានឡើងវិញ**



ពេលខ្លះ ធនាគារបានចេញឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគាររាយការណ៍ថា ធនាគារបានលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយ គិតពីការណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិការអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថា កើតមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់។
- ការផ្លាស់ប្តូរប្រភេទប្រាក់បញ្ញើរបស់ឥណទាន។
- ការដាក់បញ្ចូលទ្រព្យបញ្ជី ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

បន្ទាប់ពីបានធ្វើការកែប្រែហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាពេលបរិច្ឆេទរបាយការណ៍និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកក់ត្រាដំបូងនៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កក់ត្រាឥណទានដំបូង។ ធនាគារតាមដាន ដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អឱ្យខ្ពស់ សម្គាល់បន្ទាប់ពីការរៀបចំឡើងវិញ ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែល មានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

**(viii) ហានិភ័យក្រៅតារាងតុល្យការ**

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វូស៊ីលីធីតាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ ដោយប្រើ CCF។

**(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលបង្កើតបុគ្គលិក ឬមុនពេលពង្រីកឥណទានផ្សេងៗ**

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកក់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុហានិភ័យឥណទានអតិបរមាគឺស្មើនឹងសមតុល្យសាច់ប្រាក់អតិបរមាដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទានហានិភ័យឥណទានអតិបរមាគឺជាសមតុល្យសាច់ប្រាក់ទាំងស្រុងនៃហ្វូស៊ីលីធីឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ</b>				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦០.៩៥៥.៧៣២	២៤៨.៣៣៣.៦៥២	៦៨.២២៩.៤៤៩	២៧៥.៩៨៨.១២២
ឥណទាន និងប្តូរប្រទាន	៤៨៤.២០៩.៤៦០	១.៩៧២.៦៦៩.៣៤០	៣៥៣.១៣៦.៣៥៧	១.៤២៨.៤៣៦.៥៦៥
វិនិយោគមូលបត្រ	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២	៥.០២០.១៣៧	២០.៣០៦.៦៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៧៥.៤៨១	២.៣៤៤.៥១០	៦០០.២៦១	២.៤២៨.០៥៦
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	២៧.៥៧០.០០១	១១២.៣២០.១៨៤	៧.១៧៣.៥៦៣	២៩.០១៧.០៦២
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣.២៥៦.២៩០	១៣.២៦៦.១២៥	២.៦៩២.២៤៥	១០.៨៩០.១៣១
ហានិភ័យឥណទានដុលសរុប	<b>៥៩១.៦៤៥.៤២៣</b>	<b>២.៤១០.៣៦៣.៤៥៣</b>	<b>៤៣៦.៨៥២.០១២</b>	<b>១.៧៦៧.០៦៦.៣៩០</b>
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៣.៦០៣.៣៨២)	(១៤.៦៨០.១៧៨)	(៣.១៦៤.១៥៦)	(១២.៧៩៩.៦០១)
ហានិភ័យឥណទានសុទ្ធសរុប	<b>៥៨៨.០៤២.០៤១</b>	<b>២.៣៩៥.៦៨៣.២៧៥</b>	<b>៤៣៣.៦៨៧.៨៥៦</b>	<b>១.៧៥៤.២៦៦.៧៨៩</b>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ជីដែលបានកាន់កាប់ និង/ឬការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ដូចបានបង្ហាញខាងលើ ៨០.៤% (២០២០៖ ៨០.៤%) នៃហានិភ័យ ឥណទានអតិបរមាសរុបកើតមកពីឥណទាននិងប្តូរប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រងនិងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងប្តូរប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាននិងប្តូរប្រទានទាំងអស់ត្រូវបានធានាដោយទ្រព្យបញ្ជីហើយទ្រព្យបញ្ជីមានតម្លៃក្នុងចន្លោះពី ៥០% ទៅ ៨០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងប្តូរប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់កម្ពស់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

**(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាននិងប្តូរប្រទាននិងហិរញ្ញប្បទានដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុងដែលត្រូវបានកក់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះបង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង្ខេប០៥ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ទាំងចំពោះហ្វានស៊ីលីធីរយៈពេលខ្លីនិងហ្វានស៊ីលីធីរយៈពេលវែងគឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង្ខេប០៥ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ចំពោះហ្វានស៊ីលីធីរយៈពេលខ្លីឬហួសកាលកំណត់សងចាប់ពី០៥ថ្ងៃដល់០៩ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ចំពោះហ្វានស៊ីលីធីរយៈពេលខ្លីហ្វានស៊ីលីធីរយៈពេលវែងត្រូវបានរួមបញ្ចូលទៅក្នុងការតាមដានពិសេស។
ការមិនសងប្រាក់/ឱនភាពតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានឱនភាពតម្លៃ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីប្រាក់កម្ចី បុរេប្រទាន និងហិរញ្ញប្បទានត្រូវបានកំណត់ដោយផ្អែកលើការវាយតម្លៃរបស់ដៃគូដែលជាភារាយតម្លៃសមមូលដែលបានកំណត់របស់អ្នកវាយតម្លៃអន្តរជាតិផ្សេងទៀតដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
សញ្ញាប័ណ្ណ Sovereign	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/អភិបាល ឬការធានាដោយធនាគារកណ្តាល/អភិបាល។
ចំណាត់ថ្នាក់នៃការវិនិយោគ	សំដៅលើគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអ្នកអនុម័តអាចបំពេញកាតព្វកិច្ចទូទាត់និងបង្ហាញម្ចាស់បំណុលនៃហានិភ័យឥណទានទាបនៃការបាត់បង់នោះ។
ចំណាត់ថ្នាក់មិនបានវិនិយោគ	សំដៅទៅលើគុណភាពឥណទានទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រឈមខ្ពស់នឹងហានិភ័យដែលមិនអាចទូទាត់បាន។
មិនមានចំណាត់ថ្នាក់	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្នមិនត្រូវបានចាត់ថ្នាក់ជាមួយនឹងការវាយតម្លៃដោយសារតែមិនមានគំរូនៃការវាយតម្លៃ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលត្រូវបានបាត់បង់។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ECL ១ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប	ECL ១ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ</b>								
មានចំណាត់ថ្នាក់វិនិយោគ	៤៣.៧៩៨.៥៥៥	-	-	៤៣.៧៩៨.៥៥៥	៥១.៨៧៤.០២៣	-	-	៥១.៨៧៤.០២៣
មិនមានចំណាត់	១៧.១៥៧.១៧៧	-	-	១៧.១៥៧.១៧៧	១៦.៣៥៥.៤២៦	-	-	១៦.៣៥៥.៤២៦
តម្លៃយោងដុល	៦០.៩៥៥.៧៣២	-	-	៦០.៩៥៥.៧៣២	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៧៩.៣៥២)	-	-	(៧៩.៣៥២)	(៨៧.១៤៨)	-	-	(៨៧.១៤៨)
តម្លៃយោងសុទ្ធ	៦០.៨៧៦.៣៨០	-	-	៦០.៨៧៦.៣៨០	៦៨.១៤២.៣០១	-	-	៦៨.១៤២.៣០១
គិតជាពាន់រៀល	២៤៨.០១០.៣៧២	-	-	២៤៨.០១០.៣៧២	២៧៥.៦៣៥.៦០៨	-	-	២៧៥.៦៣៥.៦០៨
<b>ឥណទាន និងបុរេប្រទានរស់វែងតាមថ្ងៃដើមដកលក់</b>								
ការតាមដានស្តង់ដារ	៤៥៨.០២៤.៩៥៦	-	-	៤៥៨.០២៤.៩៥៦	៣៤៣.០៤២.៨១៣	-	-	៣៤៣.០៤២.៨១៣
ការតាមដានពិសេស	-	២០.៧៩២.៣១០	-	២០.៧៩២.៣១០	-	៦.៣៣៨.៨៩២	-	៦.៣៣៨.៨៩២
ការមិនសងប្រាក់	-	-	៥.៣៩២.១៩៤	៥.៣៩២.១៩៤	-	-	៣.៧៥៤.៦០២	៣.៧៥៤.៦០២
តម្លៃយោងដុល	៤៥៨.០២៤.៩៥៦	២០.៧៩២.៣១០	៥.៣៩២.១៩៤	៤៨៤.២០៩.៥៤០	៣៤៣.០៤២.៨១៣	៦.៣៣៨.៨៩២	៣.៧៥៤.៦០២	៣៥៣.១៣៦.៣៥៧
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(១.៩២៣.១២៣)	(២២៤.១០៧)	(១.៣០៩.៨៩១)	(៣.៤៥៧.១២១)	(១.៩៤៣.៨៣១)	(២១៧.០២៣)	(៨៤៦.៩៣៦)	(៣.០០៧.៧៩០)
តម្លៃយោងសុទ្ធ	៤៥៦.១០១.៨៣៣	២០.៥៦៨.២០៣	៤.០៨២.៣០៣	៤៨០.៧៥២.៣៣៩	៣៤១.០៩៩.០៣២	៦.១២១.៨៦៩	២.៩០៧.៦៦៦	៣៥០.១២៨.៥៦៧
គិតជាពាន់រៀល	១.៨៥៨.១៥៨.៨៦៨	៨៣.៧៩៤.៨៥៩	១៦.៦៣១.៣០២	១.៩៥៨.៥៨៥.០២៩	១.៣៧៩.៧៤៥.៥៨៥	២៤.៧៦២.៩៦០	១១.៧៦១.៥០៩	១.៩១៦.២៧០.០៥៤

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ECL ១ខែ	ECL ពេញមួយអាយុកាល-មិនថយចុះកម្រៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះកម្រៃឥណទាន	សរុប	ECL ១ខែ	ECL ពេញមួយអាយុកាល-មិនថយចុះកម្រៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះកម្រៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗតាមថ្លៃដើមរំលស់</b>								
ការតាមដានស្តង់ដារ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០២០.១៣៧	-	-	៥.០២០.១៣៧
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
កម្រៃយោងដុល	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០២០.១៣៧	-	-	៥.០២០.១៣៧
សំវិធានធនសម្រាប់ការខាតបង់ (ECL)	-	-	-	-	(៦.៩៧៩)	-	-	(៦.៩៧៩)
កម្រៃយោងសុទ្ធ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០១៣.១៥៨	-	-	៥.០១៣.១៥៨
គិតជាពាន់រៀល	១១.៤២៩.៦៤២	-	-	១១.៤២៩.៦៤២	២០.២៧៨.២២៤	-	-	២០.២៧៨.២២៤
<b>កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានា ហិរញ្ញវត្ថុ</b>								
ការតាមដានស្តង់ដារ	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
កម្រៃយោងដុល	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៣៩.៦០៨)	-	-	(៣៩.៦០៨)	(៤៣.៨៣៥)	-	-	(៤៣.៨៣៥)
កម្រៃយោងសុទ្ធ	៣០.៧៨៦.៦៨៣	-	-	៣០.៧៨៦.៦៨៣	៩.៨២១.៩៧៣	-	-	៩.៨២១.៩៧៣
គិតជាពាន់រៀល	១២៥.៤២៤.៩៤៦	-	-	១២៥.៤២៤.៩៤៦	៣៩.៧២៩.៨៨០	-	-	៣៩.៧២៩.៨៨០
<b>ទ្រព្យសកម្មផ្សេងៗ (ថ្លៃជួលកក់)</b>								
ការតាមដានស្តង់ដារ	៥៧៥.៤៨១	-	-	៥៧៥.៤៨១	៦០០.២៦១	-	-	៦០០.២៦១
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
កម្រៃយោងដុល	៥៧៥.៤៨១	-	-	៥៧៥.៤៨១	៦០០.២៦១	-	-	៦០០.២៦១
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(២៧.៣០១)	-	-	(២៧.៣០១)	(១៨.៤០៤)	-	-	(១៨.៤០៤)
កម្រៃយោងសុទ្ធ	៥៤៨.១៨០	-	-	៥៤៨.១៨០	៥៨១.៨៥៧	-	-	៥៨១.៨៥៧
គិតជាពាន់រៀល	២.២៣៣.២៨៥	-	-	២.២៣៣.២៨៥	២.៣៥៣.៦១១	-	-	២.៣៥៣.០២៣

(ច) សវិធានធនបាក់បង់

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សវិធានធនបាក់បង់	១.៩៤៣.៨៣១	២១៧.០២៣	៨៤៦.៩៣៦	៣.០០៧.៧៩០	១.៧៣៨.៦៨៥	៤០.៩៨៤	៤៨៧.៩៨៨	២.២៦៧.៦៥៧
<b>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</b>								
ផ្ទេរទៅដំណាក់កាលទី១	(២៤.៤៨៤)	១៧.៦២៩	៦.៨៥៥	-	(៣៩.៩៦១)	៣០.៦៦៤	៩.២៩៧	-
ផ្ទេរទៅដំណាក់កាលទី២	(៣.០៥៤)	-	៣.០៥៤	-	(៧៧)	៧៧	-	-
ផ្ទេរទៅដំណាក់កាលទី៣	៣២.៦០៥	៣.០៧៨	(៣៥.៦៨៣)	-	២៣.០២៦	-	(២៣.០២៦)	-
ការរស់រវើកសវិធានធនបាក់បង់ឡើងវិញសុទ្ធ (*)	(៥២.៨៨៨)	(៦៨.៣៦៨)	(៤០.០៩៤)	(១៦១.៣៥០)	៥៦៨.៨០១	១៥៤.០៣៤	(១១.០២២)	៧១១.៨១៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃ	៦៣៣.០៩៤	១៤២.៣៣១	៧៧៨.៥៧៦	១.៥៥៣.០០១	៥៨៦.៣៨០	៣២.០១៩	៧០១.៨៩៧	១.៣២០.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រាក្នុងអំឡុងកាលបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជីការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា	(៦០៥.៩៨១)	(៨៧.៥៨៦)	(១៣៩.៧៤៨)	(៨៣៣.៣១៥)	(៩៣៣.០២៣)	(៤០.៧៥៥)	(២១០.០៩២)	(១.១៩១.៨៧០)
	-	-	(១១០.០០៥)	(១១០.០០៥)	-	-	(១០០.១០៦)	(១០០.១០៦)
<b>សវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>១.៩២៣.១២៣</b>	<b>២២៤.១០៧</b>	<b>១.៣០៩.៨៩១</b>	<b>៣.៤៥៧.១២១</b>	<b>១.៩៤៣.៨៣១</b>	<b>២១៧.០២៣</b>	<b>៨៤៦.៩៨៨</b>	<b>៣.០០៧.៧៩០</b>
<b>គិតជាពាន់រៀល</b>	<b>៧.៨៣៤.៨០៣</b>	<b>៩១៣.០១២</b>	<b>៥.៣៣៦.៤៩៧</b>	<b>១៤.០៨៤.៣១១</b>	<b>៧.៨៦២.៧៩៦</b>	<b>៨៧៧.៨៥៨</b>	<b>៣.៤២៥.៨៥៧</b>	<b>១២.១៦៦.៥១១</b>
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៣៤៣.០៤២.៨៦៣	៦.៣៣៨.៨៩២	៣.៧៥៤.៦០២	៣៥២.១៣៦.៣៥៧	៣០០.០៣៣.៥០៤	២.៨៧៧.៤៦៣	២.៣៣៥.៣០០	៣០៥.២៤៦.២៦៧
<b>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖</b>								
ផ្ទេរទៅដំណាក់កាលទី១	(៤.៧៧២.៥៣៧)	៣.៤៧៨.២០៦	១.២៩៤.៣៣១	-	(៧.២៧៨.៥១៦)	៥.៣០៨.០០៨	១.៩៧០.៥០៨	-
ផ្ទេរទៅដំណាក់កាលទី២	(១០៣.៤២០)	-	១០៣.៤២០	-	(៥.៧៨៣)	៥.៧៨៣	-	-
ផ្ទេរទៅដំណាក់កាលទី៣	២៤១.៧៦៩	១២.៧៨០	(២៥៤.៥៤៩)	-	៧៦.៩២២	-	(៧៦.៩២២)	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃ	៣០៤.៦៥៤.៩១៦	១៤.៣៤៥.៤៦៩	១.៥៨៦.១៧៨	៣២០.៥៨៦.៥៦៣	២០០.៣៣១.២២៩	១.០១៩.៤៧៩	៥៣៩.១៥៧	២០១.៨៨៩.៨៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រាក្នុងអំឡុងកាលបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១៨៥.០៣៨.៦៣៥)	(៣.៣៨៣.០៣៧)	(១.០៩១.៧៨៨)	(១៨៩.៥១៣.៤៦០)	(១៥០.១១៤.៤៩៣)	(២.៨៧១.៨៤១)	(១.០១៣.៤៤១)	(១៥៣.៩៩៩.៧៧៥)
<b>តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>៤៥៨.០២៤.៩៥៦</b>	<b>២០.៧៩២.៣១០</b>	<b>៥.៣៩២.១៩៤</b>	<b>៤៨៤.២០៩.៤៦០</b>	<b>៣៤៣.០៤២.៨៦៣</b>	<b>៦.៣៣៨.៨៩២</b>	<b>៣.៧៥៤.៦០២</b>	<b>៣៥៣.១៣៦.៣៥៧</b>
<b>គិតជាពាន់រៀល</b>	<b>១.៨៦៥.៩៩៣.៦៧១</b>	<b>៨៤.៧០៧.៨៧១</b>	<b>២១.៩៦៧.៧៩៨</b>	<b>១.៩៧៦.៦៦៩.៣៤០</b>	<b>១.៣៨៧.៦០៨.៣៨២</b>	<b>២៥.៦៤០.៨១៨</b>	<b>១៥.១៨៧.៣៦៥</b>	<b>១.៤២៨.៤៣៦.៥៦៥</b>

(\*) ផលប៉ះពាល់នៃការរស់រវើក ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងគំរូថ្មីជាប្រចាំ។



(ii) ការផ្ទៀងផ្ទាត់ការទាត់បង់ឥណទានរំពឹងទុក - កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការទាត់បង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់	៤៣.៨៣៥	-	-	៤៣.៨៣៥	៥០.៧៦៦	-	-	៥០.៧៦៦
<b>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</b>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការកត់ត្រាបញ្ជាសំវិធានធនផ្តាច់	(៤០.៧០៩)	-	-	(៤០.៧០៩)	(៣៧.៧០២)	-	-	(៣៧.៧០២)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	៣៦.៤៨២	-	-	៣៦.៤៨២	៣០.៧៧១	-	-	៣០.៧៧១
សំវិធានធនសម្រាប់ការទាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ	៣៩.៦០៨	-	-	៣៩.៦០៨	៤៣.៨៣៥	-	-	៤៣.៨៣៥
<b>កិត្តិយសរៀបរយ</b>	<b>១៦១.៣៦៣</b>	<b>-</b>	<b>-</b>	<b>១៦១.៣៦៣</b>	<b>១៧៧.៣១៣</b>	<b>-</b>	<b>-</b>	<b>១៧៧.៣១៣</b>
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦
<b>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖</b>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	២០.៩៦០.៤៨៣	-	-	២០.៩៦០.៤៨៣	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយប់កត់ត្រា	-	-	-	-	(៣.៩៩៣.៩៧៨)	-	-	(៣.៩៩៣.៩៧៨)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨
<b>កិត្តិយសរៀបរយ</b>	<b>១២៥.៥៨៦.៣០៩</b>	<b>-</b>	<b>-</b>	<b>១២៥.៥៨៦.៣០៩</b>	<b>៣៩.៩០៧.១៩៣</b>	<b>-</b>	<b>-</b>	<b>៣៩.៩០៧.១៩៣</b>

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សិទ្ធិធនធានបាត់បង់នៅថ្ងៃទី០១ ខែមករា	៨៧.១៤៨	-	-	៨៧.១៤៨	៦២.៦៦៧	-	-	៦២.៦៦៧
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	-	-	-	-	២៤.៤៨១	-	-	២៤.៤៨១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់គ្រា	(៧.៧៩៦)	-	-	(៧.៧៩៦)	-	-	-	-
សិទ្ធិធនធានសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៧៩.៣៥២	-	-	៧៩.៣៥២	៨៧.១៤៨	-	-	៨៧.១៤៨
គិតជាពាន់រៀល	៣២៣.២៨០	-	-	៣២៣.២៨០	៣៥២.៥១៤	-	-	៣៥២.៥១៤
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩	៤៨.១៦៧.៨២៧	-	-	៤៨.១៦៧.៨២៧
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់គ្រានៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	-	-	-	-	២០.០៦១.៦២២	-	-	២០.០៦១.៦២២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់គ្រា	(៧.២៧៣.៧១៧)	-	-	(៧.២៧៣.៧១៧)	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៦០.៩៥៥.៧៣២	-	-	៦០.៩៥៥.៧៣២	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩
គិតជាពាន់រៀល	២៤៨.៣៣៣.៦៥៣	-	-	២៤៨.៣៣៣.៦៥៣	២៧៥.៩៨៨.១២២	-	-	២៧៥.៩៨៨.១២២

(iv) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក វិនិយោគមូលបត្រ

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាក់បង់នៅថ្ងៃទី០១ ខែមករា	៦.៩៧៩	-	-	៦.៩៧៩	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	-	-	-	-	៦.៩៧៩	-	-	៦.៩៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ក្រា	(៦.៩៧៩)	-	-	(៦.៩៧៩)	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-	៦.៩៧៩	-	-	៦.៩៧៩
កិត្តិយសរៀបរយ	-	-	-	-	២៨.៤៥៣	-	-	២៨.៤៥៣
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៥.០២០.១៣៧	-	-	៥.០២០.១៣៧	-	-	-	-
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ក្រានៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការប្រមូល	(៥.០២០.១៣៧)	-	-	(៥.០២០.១៣៧)	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០២០.១៣៧	-	-	៥.០២០.១៣៧
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០២០.១៣៧	-	-	៥.០២០.១៣៧
កិត្តិយសរៀបរយ	៦១.៤២៩.៦៤២	-	-	៦១.៤២៩.៦៤២	២០.៣០៦.៦៧៧	-	-	២០.៣០៦.៦៧៧

(v) ការផ្ទៀងផ្ទាត់ការទាត់បង់ឥណទានដែលបានរំពឹងទុក ប្រាក់តម្កល់ការជួល

	ឆ្នាំ២០២១				ឆ្នាំ២០២០			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការទាត់បង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាក់បង់នៅថ្ងៃទី០១ ខែមករា	១៨.៤០៤	-	-	១៨.៤០៤	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	៨.៨៩៧	-	-	៨.៨៩៧	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	-	-	-	-	១៨.៤០៤	-	-	១៨.៤០៤
សំវិធានធនសម្រាប់ការទាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ	២៧.៣០១	-	-	២៧.៣០១	១៨.៤០៤	-	-	១៨.៤០៤
គិតជាពាន់រៀល	១១១.២២៤	-	-	១១១.២២៤	៧៥.០៣៣	-	-	៧៥.០៣៣
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៦០០.២៦១	-	-	៦០០.២៦១	-	-	-	-
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងឬបានទិញ	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា	(២៤.៧៨០)	-	-	(២៤.៧៨០)	៦០០.២៦១	-	-	៦០០.២៦១
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៥៧៥.៤៨១	-	-	៥៧៥.៤៨១	៦០០.២៦១	-	-	៦០០.២៦១
គិតជាពាន់រៀល	២.៣៤៤.៥១០	-	-	២.៣៤៤.៥១០	២.៤២៨.០៥៦	-	-	២.៤២៨.០៥៦

(ធ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំរាប់ ដោយចាត់ចែងតាមតំបន់ភូមិសាស្ត្រគិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដែលរូបសំខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ី	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥៧.៥១១.៣២០	៣.៣៦៥.០៦០	៦០.៨៧៦.៣៨០
ឥណទាន និងបុរេប្រទាន	៤៨០.៧៥២.៣៣៩	-	៤៨០.៧៥២.៣៣៩
វិនិយោគមូលបត្រ	១៥.០៧៨.៤៥៩	-	១៥.០៧៨.៤៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៤៨.១៨០	-	៥៤៨.១៨០
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៣០.៣៩៣	-	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣.២៥៦.២៩០	-	៣.២៥៦.២៩០
<b>ហានិភ័យឥណទានសរុប</b>	<b>៥៨៤.៦៧៦.៩៨១</b>	<b>៣.៣៦៥.០៦០</b>	<b>៥៨៨.០៤២.០៤១</b>
គិតជាពាន់រៀល	<b>២.៣៨១.៩៧៤.០១៧</b>	<b>១៣.៧០៩.២៥៨</b>	<b>២.៣៩៥.៦៨៣.២៧៥</b>
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥៥.៧៤៦.៥៩៥	១២.៣៩៥.៧០៦	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	៣៥០.១២៨.៥៦៧	-	៣៥០.១២៨.៥៦៧
វិនិយោគមូលបត្រ	៥.០១៣.១៥៨	-	៥.០១៣.១៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨១.៨៥៧	-	៥៨១.៨៥៧
កិច្ចសន្យាផ្តល់ឥណទាន	៧.១២៩.៧២៨	-	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	-	២.៦៩២.២៤៥
<b>ហានិភ័យឥណទានសរុប</b>	<b>៤២១.២៩២.១៥០</b>	<b>១២.៣៩៥.៧០៦</b>	<b>៤៣៣.៦៨៧.៨៥៦</b>
គិតជាពាន់រៀល	<b>១.៧០៤.១២៦.៧៤៧</b>	<b>៥០.១៤០.៦៣១</b>	<b>១.៧៥៤.២៦៧.៣៧៨</b>



(iii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំរាប់ ដកការថយចុះតម្លៃប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

	កសិកម្ម ព្រៃឈើ និងនេសាទ	អគារ និងសំណង់	គ្រឹះស្ថាន ហិរញ្ញវត្ថុ	នាំចូល និងនាំចេញ	ផលិតកម្ម	ឥណទាន ផ្សេងៗ	ឥណទាន ឯកជន	ឥណទាន អចលនទ្រព្យ	សេវាកម្ម	ជំនួញលក់ដុំ និងលក់រាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>											
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	-	-	៦០.៨៧៦.៣៨០	-	-	-	-	-	-	-	៦០.៨៧៦.៣៨០
ឥណទាន និងបុរេប្រទាន វិនិយោគមូលបត្រ	១២.១៨៦.៣៣៤	៣៦.២៤៥.៧៥៧	៦.៧៨៤.៥៣៤	៥.៩៩៥.៤១៣	២៦.១៩៨.១៩៥	៦៣.៩៩៨.៨៩៧	៤០.១១៥.៦៣៨	១២០.៨៨៥.៣១៨	២៨.៣៦១.៥០១	១៣៩.៩៨០.៧៥២	៤៨០.៧៥២.៣៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	៥៧៥.៤៨១	-	៥៧៥.៤៨១
កិច្ចសន្យាផ្តល់ឥណទាន	៤០២.៣៩៤	១៤៩.៩៧១	-	៧៤.១៧៩	៤៣១.៨៧៨	៣១៨.០២០	៨.៩០៤.៤៨៤	៧.៣២៤.៣០៩	៧.២៣៧.១៤៨	២.៦៨៨.០១០	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	-	-	-	-	២.៦៤១.០០០	-	៦១៥.២៩០	៣.២៥៦.២៩០
<b>ហានិភ័យឥណទានសរុប</b>	<b>១២.៥៨៨.៧២៨</b>	<b>៣៦.៣៩៥.៧២៨</b>	<b>៨២.៧៣៩.៣៧៣</b>	<b>៦.១៦៩.៥៩២</b>	<b>២៦.៦៣០.០៧៣</b>	<b>៦៤.៣១៦.៩១៧</b>	<b>៤៩.០២០.១២២</b>	<b>១៣០.៨៥០.៦២៧</b>	<b>៣៦.១៧៤.១៣០</b>	<b>១៤៣.២៨៤.០៥២</b>	<b>៥៨៨.០៦៩.៣៤២</b>
គិតជាពាន់រៀល	៥១.២៨៦.៤៧៨	១៤៨.២៧៦.១៩៦	៣៣៧.០៨០.២០៦	២៤.៧២៧.៥១៨	១០៨.៤៩០.៩១៧	២៦២.០២៧.១២០	១៩៩.៧០៧.៩៧៧	៥៣៣.០៨៥.៤៥៤	១៤៧.៣៧៣.៤០៥	៥៨៣.៧៣៩.២២៦	២.៣៩៥.៧៩៤.៤៩៧
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>											
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	-	-	៦៨.១៤២.៣០១	-	-	-	-	-	-	-	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន វិនិយោគមូលបត្រ	៨.៧៤៩.៤៦៦	៣២.៤៤៩.១៣១	៨.៥២២.៦០៥	៥.៤០៩.៣៦៣	១៣.៧៤៥.២០៩	៣៧.៩៩៩.៨៩៣	៤៧.៥៤២.៧៤៨	៦២.៤១៩.៨១២	១៤.៨៤៧.៤៨២	១១៨.៤៤២.៨៥៨	៣៥០.១២៨.៥៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	២.៨៥៨.៩៣២	-	២.៨៥៨.៩៣២
កិច្ចសន្យាផ្តល់ឥណទាន	១២៤.៩៣៣	៣៥៩.៥៧០	-	-	៦៨០.១៧០	៧៣២.៤៨៤	១.០០៩.៩៦៤	១.៤៤២.១៧៩	១.៣៧៦.១៤៤	១.៤០៤.២៨៤	៧.១២៩.៧៧៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	-	-	-	-	២.៣៤១.០០០	-	៣៥១.២៤៥	២.៦៩២.២៤៥
<b>ហានិភ័យឥណទានសរុប</b>	<b>៨.៨៧៤.៣៩៩</b>	<b>៣២.៨០៨.៧០១</b>	<b>៨៦.៦៦៤.៩០៦</b>	<b>៥.៤០៩.៣៦៣</b>	<b>១៤.៤២៥.៣៧៩</b>	<b>៣៨.៧៣២.៣៧៧</b>	<b>៤៨.៥៥២.៧១២</b>	<b>៦៦.២០២.៩៩១</b>	<b>១៩.០៨៦.៥៥៨</b>	<b>១២០.១៩៨.៣៨៧</b>	<b>៤៣៥.៩៦៤.៩៣១</b>
គិតជាពាន់រៀល	៣៥.៨៩៦.៩៤៣	១៣២.៧១១.១៩៦	៣៣០.៣៨៧.៧៦៩	២១.៨៨០.៨៧៣	៥៨.៣៥០.៦៥៨	១៥៦.៦៧២.៤៦៧	១៩៦.៣៩៥.៧១៩	២៦៧.៧៩១.០៩៨	៧៧.១៨៨.៩៤៨	៤៨៦.២០២.៤៧៤	១.៧៦៣.៤៧៨.១៤៥

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមិនបានរឹបអូស ទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៥.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្របឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាព បើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារ ជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជាភិក្ខុសន្យាប្តូររូបិយប័ណ្ណនិងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាដោយប្រើរូបិយវត្ថុច្រើនប្រភេទដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណដោយធៀបនឹងរូបិយប័ណ្ណគោលប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគតទ្រព្យសកម្មនិងបំណុលដែលបានកត់ត្រាដោយប្រើភិក្ខុសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះគឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
	ជាប្រាក់ដុល្លារអាមេរិក			
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	១៣.៩៣២.៩៧៦	២.៦៤៥.៣៦៤	-	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៤២.៦៨៣.៣៦៤	២.២៣៤.៧៩១	-	១៤៤.៩១៨.១៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦០.៣៤៧.៣១៨	១៦២.០២៨	៣៦៧.០៣៤	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៥៨.១១៥.៦៥៦	-	-	៥៨.១១៥.៦៥៦
ឥណទាន និងប្តូរប្រទាន	៤២៦.៨១៥.៩៤៧	៥៣.៩៣៦.៣៩២	-	៤៨០.៧៥២.៣៣៩
វិនិយោគមូលបត្រ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៥០៣.៩៧១	-	-	២.៥០៣.៩៧១
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៧១៩.៤៧៧.៦៩១</b>	<b>៥៨.៩៧៨.៥៧៥</b>	<b>៣៦៧.០៣៤</b>	<b>៧៧៨.៨២៣.៣០០</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់អតិថិជន	៣៨៦.៩៥១.៥៩៧	៧.៣៦៦.៩៥៨	-	៣៩៤.៣១៨.៥៥៥
ប្រាក់កម្ចី	១១៦.៩៥៤.២៥៤	៤៥៨.៤២៨	-	១១៧.៤១២.៦៨២
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	-	-	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.១១៧.៤៣៨	២០.៣៩៩	-	១៣.១៣៧.៨៣៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៥១២.០៣៨.៥១៧</b>	<b>៧.៨៤៥.៧៨៥</b>	<b>-</b>	<b>៥២៤.៩២៤.៣០២</b>
<b>ស្ថានភាពសុទ្ធ</b>	<b>២០៧.៤៣៩.១៧៤</b>	<b>៥១.១៣២.៧៩០</b>	<b>៣៦៧.០៣៤</b>	<b>២៥៣.៨៩៨.៩៩៨</b>
<b>គិតជាពាន់រៀល</b>	<b>៨២៤.៥៧៤.២៣៥</b>	<b>២០៨.៣១៤.៩៨៦</b>	<b>១.៤៩៥.២៩៧</b>	<b>១.០៣៤.៣៨៤.៥១៨</b>

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
	ជាប្រាក់ដុល្លារអាមេរិក			
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>				
<b>ក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាផ្តល់ឥណទាន	២៦.៥០៣.០០០	១.០២៧.៣៨៣	-	២៧.៥៣០.៣៨៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣.២៥៦.២៨០	-	-	៣.២៥៦.២៨០
	<b>២៩.៧៥៩.២៨០</b>	<b>១.០២៧.៣៨៣</b>	<b>-</b>	<b>៣០.៧៨៦.៦៦៣</b>
គិតជាពាន់រៀល	<b>១២១.២៣៩.៣៤៧</b>	<b>៤.១៨៥.៥៩៩</b>	<b>-</b>	<b>១២៥.៤២៤.៩៤៦</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	១៥.៧៣០.៤៨៧	៣.៩៦៥.៧៥៩	-	១៩.៦៩៦.២៤៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៨៤.៥០០.៩០៨	៣.៧៨៦.០៦៣	-	៨៨.២៨៦.៩៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦៧.២៥០.៣២០	៣៤៧.៩៧២	៥៤៤.០០៩	៦៨.១៤២.៣០១
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៤០.៩៥៤.៣៨៣	-	-	៤០.៩៥៤.៣៨៣
ឥណទាន និងប្តូរប្រទាន	៣១១.៣៣៧.២៦៦	៣៨.៧៩១.៣០១	-	៣៥០.១២៨.៥៦៧
វិនិយោគមូលប័ត្រ	៥.០១៣.១៥៨	-	-	៥.០១៣.១៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៨១៦.៦៧៦	៤២.២៥៦	-	២.៨៥៨.៩៣២
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៥២៦.១៣២.៤៨៨</b>	<b>៤៦.៩៣៣.៣៥១</b>	<b>៥៤៤.០០៩</b>	<b>៥៧៣.៦១០.៨៤៨</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់អតិថិជន	១៩៦.០៤៦.០២៦	៤.១២៧.៥៧៦	-	២០០.១៧៣.៦០២
ប្រាក់កម្ចី	១១១.៨៦៨.៧៦០	១៧៤.៨៩៥	-	១១២.០៤៣.៦៥៥
អត្ថប្រយោជន៍បុគ្គលិក	៦៤.៩៥០	-	-	៦៤.៩៥០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.៩៨៦.៨៤៣	១៣.១៥៤	-	៨.៩៩៩.៩៩៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៣១៣.៩៦៦.៥៧៩</b>	<b>៤.៣១៥.៦២៥</b>	<b>-</b>	<b>៣១៨.២៨២.២០៤</b>
<b>ស្ថានភាពសុទ្ធ</b>				
	<b>២០៩.១៦៥.៩១៩</b>	<b>៤២.៦១៧.៧២៦</b>	<b>៥៤៤.០០៩</b>	<b>២៥២.៣២៧.៦៥៤</b>
គិតជាពាន់រៀល	<b>៨៤៦.០៧៦.១៤២</b>	<b>១៧២.៣៨៨.៧០២</b>	<b>២២០០.៥១៦</b>	<b>១.០២០.៦៦៥.៣៦០</b>
<b>ក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាផ្តល់ឥណទាន	៦.៦៧៧.៩៨៧	៤៥១.៧៤១	-	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	-	-	២.៦៩២.២៤៥
	<b>៩.៣៧០.២៣២</b>	<b>៤៥១.៧៤១</b>	<b>-</b>	<b>៩.៨២១.៩៧៣</b>
គិតជាពាន់រៀល	<b>៣៧.៩០២.៥៨៨</b>	<b>១.៨២៧.២៩២</b>	<b>-</b>	<b>៣៩.៧៣០.៨៨០</b>

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញឬខាតចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់តាមច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុមូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ឆ្នាំ២០២១</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(១.៦៨៣.០៦៣)	(៦.៨៥៦.៧៩៩)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ថយចុះ ៥%	១.៨៦០.២២៧	៧.៥៧៨.៥៦៥	-	-
<b>ឆ្នាំ២០២០</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(១.៤៧៩.៨៥២)	(៥.៩៨៦.០០១)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	១.៦៣៥.៦២៦	៦.៦១៦.១០៧	-	-

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគប្តូរទុកការវិនិយោគដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របគឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់ លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួលប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ ដែលមានភ្ជាប់នៅទំព័របន្ទាប់ បានសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ កិរិយាបញ្ជូននូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រាប្រតិបត្តិការហិរញ្ញវត្ថុ ផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមូលដ្ឋានដែលកើតឡើងមុន។

	១ខែ		១ខែទៅ៣ខែ		៣ខែទៅ១២ខែ		១ឆ្នាំទៅ៥ឆ្នាំ		លើស៥ឆ្នាំ		មិនមានការប្រាក់		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>														
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>														
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	-	-	-	១៦.៥៧៨.៣៤០	-	១៦.៥៧៨.៣៤០	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៣១.៦៩០.០១០	-	-	-	-	-	-	-	-	១១៣.២២៨.១៤៥	-	១៤៤.៩១៨.១៥៥	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	៥៦.៨៦៤.៧៦៥	-	-	-	-	-	-	-	-	៤.០១១.៦១៥	-	៦០.៨៧៦.៣៨០	-
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	-	-	-	២៥.០០៥.៤៦៦	-	-	-	-	-	-	៣៣.១១០.១៩០	-	៥៨.១១៥.៦៥៦	-
ឥណទាន និងបុរេប្រទាន	១៣.៤៦១.៧៤២	៩.៣៨៣.៨៨២	១៨.២៤១.៤២៧	៤១.០២៣.៦៣៣	៣៨.៦៤១.៦៥៥	-	-	-	-	-	-	-	៤៨០.៧៥២.៣៣៩	-
វិនិយោគមូលបត្រ	-	១.២៣៥.៩៦២	១៣.៨៤២.៤៩៧	-	-	-	-	-	-	-	-	-	១៥.០៧៨.៤៥៩	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	២.៥០៣.៩៧១	-	២.៥០៣.៩៧១	-
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១៣.៤៦១.៧៤២</b>	<b>៤៩.១៧៤.៦១៩</b>	<b>៥៧.០៨៩.៣៥០</b>	<b>៤១.០២៣.៦៣៣</b>	<b>៨៦.៦៨៣.៦៥៥</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១៦៩.៤៣២.២៦១</b>	<b>-</b>	<b>១៦៩.៤៣២.២៦១</b>	<b>-</b>
<b>បំណុលហិរញ្ញវត្ថុ</b>														
ប្រាក់បញ្ញើរបស់អតិថិជន	២.៦៩៥.៤៧៣	៨.៣៩២.៩៦៧	៣១០.៧៨១.០៩២	៦០.៨២៤.៤៧៤	-	-	-	-	-	-	១១.៦២៤.៥៤៩	-	៣៩៤.៦១៨.៥៥៥	-
ប្រាក់កម្ចី	-	-	-	៥៤.២១២.០៨៥	-	-	-	-	-	-	៦៣.២០០.៥៩៧	-	១១៧.៤១២.៦៨២	-
អត្ថប្រយោជន៍បុគ្គលិក	-	-	-	-	-	-	-	-	-	-	៥៥.២២៨	-	៥៥.២២៨	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	-	-	១៣.១៣៧.៨៣៧	-	១៣.១៣៧.៨៣៧	-
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២.៦៩៥.៤៧៣</b>	<b>៨.៣៩២.៩៦៧</b>	<b>៣១០.៧៨១.០៩២</b>	<b>១១៥.០៣៦.៥៥៩</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៨៨.០១៨.២១១</b>	<b>-</b>	<b>៤១៦.៥៦៨.៣០២</b>	<b>-</b>
<b>គម្លាតតម្លៃអត្រាការប្រាក់សរុប</b>	<b>១០.៧៦៦.២៦៩</b>	<b>៤០.៧៨១.៦៥២</b>	<b>(២៥៣.៦៩១.៧៤២)</b>	<b>(៧៤.០១២.៩២៦)</b>	<b>៨៦.៦៨៣.៦៥៥</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៨១.៤១៤.០៥០</b>	<b>-</b>	<b>២៥២.៨៤៩.៩៩៤</b>	<b>-</b>
<b>គិតជាពាន់រៀល</b>	<b>៤៣.៨៦១.៧៨០</b>	<b>៣៦៩.៨៤៤.៤៥០</b>	<b>(១.០៣៣.៥៣៩.៩៩៤)</b>	<b>(៣០១.៥២៨.៦៦១)</b>	<b>១.១៦២.០៦៦.១០២</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៣៣១.៦៨០.៨៤០</b>	<b>-</b>	<b>១.០៣៤.៣៨៤.៥១៨</b>	<b>-</b>
<b>ក្រៅតារាងគុណភាព</b>														
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៣០.៣៩៣	-	-	-	-	-	-	-	-	-	-	-	២៧.៥៣០.៣៩៣	-
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៣.២៥៦.២៩០	-	-	-	-	-	-	-	-	-	៣.២៥៦.២៩០	-
<b>គម្លាតកំណត់ការប្រាក់ឡើងវិញសរុប</b>	<b>២៧.៥៣០.៣៩៣</b>	<b>-</b>	<b>៣.២៥៦.២៩០</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៣០.៧៨៦.៦៨៣</b>	<b>-</b>
<b>សមមូលពាន់រៀល</b>	<b>១១២.១៥៨.៨២២</b>	<b>-</b>	<b>១៣.២៦៦.១២៥</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១២៥.៤២៤.៩៤៧</b>	<b>-</b>

	១ខែ		១ខែទៅ៣ខែ		៣ខែទៅ១២ខែ		១ឆ្នាំទៅ៥ឆ្នាំ		លើស៥ឆ្នាំ		មិនមានការប្រាក់		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>														
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>														
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	-	-	១៩.៦៩៦.២៤៦	-	១៩.៦៩៦.២៤៦	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៧.០៣៤.៨៥៨	-	-	-	-	-	-	-	៨១.២៥២.១១៣	-	៨៨.២៨៦.៩៧១	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	៥៤.១៤៦.៨៧៤	-	-	-	-	-	-	-	១៣.៩៩៥.៤២៧	-	៦៨.១៤២.៣០១	-	-
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	-	-	-	២៥.០១១.៣១១	-	-	-	-	-	១៥.៩៤៣.០៧២	-	៤០.៩៥៤.៣៨៣	-	-
ឥណទាន និងបុរេប្រទាន	១.៨៨៧.០៧៦	១៣.៣៣៦.៦១៧	១៣.៩៩៧.៩៧៩	៣៣.៤២៧.២៥១	៣៣.៤២៧.២៥១	៣៣.៤២៧.២៥១	៣៣.៤២៧.២៥១	៣៣.៤២៧.២៥១	៣៣.៤២៧.២៥១	២៨៧.៤៧៩.៦៤៤	-	៧៧៧.១២៤.៥៦៧	-	-
វិនិយោគមូលបត្រ	-	១.២៣៥.៩៦២	-	៣.៧៧៧.១៩៦	-	-	-	-	-	-	-	៥.០១៣.១៥៨	-	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	១.៣៨៨.២៣២	១.៣៨៨.២៣២	-	-
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១.៨៨៧.០៧៦</b>	<b>៧៥.៧៥៤.៣១១</b>	<b>៤២.៧៧៦.៤៨៦</b>	<b>៣៣.៤២៧.២៥១</b>	<b>៣៣.៤២៧.២៥១</b>	<b>៣៣.៤២៧.២៥១</b>	<b>៣៣.៤២៧.២៥១</b>	<b>៣៣.៤២៧.២៥១</b>	<b>៣៣.៤២៧.២៥១</b>	<b>២៨៧.៤៧៩.៦៤៤</b>	<b>១៣២.២៧៥.០៩០</b>	<b>៥៧៧.៧៥៤.៧៣៤</b>	<b>៥៧៧.៧៥៤.៧៣៤</b>	<b>៥៧៧.៧៥៤.៧៣៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>														
ប្រាក់បញ្ញើរបស់អតិថិជន	៨០៧.៦០៣	៦.៩០៥.៨១៣	១៧៦.៥៥៨.៨២២	-	-	-	-	-	-	១៥.៩០១.៣៦៤	-	២០០.១៧៧.៦០២	-	-
ប្រាក់កម្ចី	-	-	-	-	-	៥១.២៧៣.៨៥០	-	-	-	៦០.៧៦៩.៨០៥	-	១១២.០៤៣.៦៥៥	-	-
អត្ថប្រយោជន៍បុគ្គលិក	-	-	-	-	-	-	-	-	-	៦៤.៩៥០	-	៦៤.៩៥០	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	-	៨.៩៩៩.៩៩៧	-	៨.៩៩៩.៩៩៧	-	-
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៨០៧.៦០៣</b>	<b>៦.៩០៥.៨១៣</b>	<b>១៧៦.៥៥៨.៨២២</b>	<b>៥១.២៧៣.៨៥០</b>	<b>៥១.២៧៣.៨៥០</b>	<b>៥១.២៧៣.៨៥០</b>	<b>៥១.២៧៣.៨៥០</b>	<b>៥១.២៧៣.៨៥០</b>	<b>៥១.២៧៣.៨៥០</b>	<b>៨៥.៦៦៦.១១៦</b>	<b>៨៥.៦៦៦.១១៦</b>	<b>៨៥.៦៦៦.១១៦</b>	<b>៨៥.៦៦៦.១១៦</b>	<b>៨៥.៦៦៦.១១៦</b>
<b>គម្លាតតម្លៃអត្រាការប្រាក់សរុប</b>	<b>១.០៧៩.៤៧៣</b>	<b>៦៨.៨៤៨.៤៩៨</b>	<b>(១៣៣.៧៧២.៣៣៦)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>(១៧.៨៤៦.៥៩៩)</b>	<b>២៨៧.៤៧៩.៦៤៤</b>	<b>៤៦.៥៣៨.៩៧៤</b>	<b>២៥២.៣៧៧.៦៥៤</b>	<b>២៥២.៣៧៧.៦៥៤</b>	<b>២៥២.៣៧៧.៦៥៤</b>
<b>គិតជាពាន់រៀល</b>	<b>៤.៣៦៦.៤៦៨</b>	<b>២៧៨.៤៩២.១៧៤</b>	<b>(៥៤១.១០៩.០៩៩)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>(៧២.១៨៩.៤៩៣)</b>	<b>១.១៦២.៨៥៥.១៦០</b>	<b>១៨៨.២៥០.១៥០</b>	<b>១.០២០.៦៦៥.៣១០</b>	<b>១.០២០.៦៦៥.៣៦០</b>	<b>១.០២០.៦៦៥.៣៦០</b>
<b>ក្រៅតារាងតុល្យការ</b>														
កិច្ចសន្យាផ្តល់ឥណទាន	៧.២១៧.៣៩៨	-	-	-	-	-	-	-	-	-	-	៧.២១៧.៣៩៨	-	-
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	២.៦៩២.២៤៥	-	-	-	-	-	-	-	២.៦៩២.២៤៥	-	-
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ</b>	<b>៧.២១៧.៣៩៨</b>	<b>-</b>	<b>២.៦៩២.២៤៥</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៩.៩០៩.៦៤៣</b>	<b>៩.៩០៩.៦៤៣</b>	<b>៩.៩០៩.៦៤៣</b>
<b>គិតជាពាន់រៀល</b>	<b>២៩.១៩៤.៣៧៥</b>	<b>-</b>	<b>១០.៨៩០.១៣១</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៤០.០៨៤.៥០៦</b>	<b>៤០.០៨៤.៥០៦</b>	<b>៤០.០៨៤.៥០៦</b>



### ៣.៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

#### (ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសាររាជរាយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃ ការដកសាច់ប្រាក់របស់ពួកគេ។

#### (ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិកប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាង ទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

#### (គ) លំហូរសាច់ប្រាក់មិននិស្សន្ទ

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៦.៥៧៨.៣៤០	-	-	-	-	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១១៣.២២៨.១៤៥	៣១.៦៩០.០១០	-	-	-	១៤៤.៩១៨.១៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤.០១១.៦១៥	៥៦.៨៦៤.៧៦៥	-	-	-	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	-	-	៣៣.១១០.១៩០	-	២៥.០០៥.៤៦៦	៥៨.១១៥.៦៤៦
ឥណទាន និងប្តូរពន្ធ	១៣.៥៥៦.៩៥៧	៩.៦៩៩.២២៣	១៩.៣៥៤.០៤៧	៤៩.៦២១.០១១	៦៥៨.៩៤១.៧៩៨	៧៥១.១៧៣.០៣៦
វិនិយោគមូលបត្រ	-	-	៥.០៧៨.៤៥៩	១០.០០០.០០០	-	១៥.០៧៨.៤៥៩
ទ្រព្យសកម្មផ្សេងៗ	២.៥០៣.៩៧១	-	-	-	-	២.៥០៣.៩៧១
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលដុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>១៤៩.៨៧៩.០២៨</b>	<b>៤១.៤៥៣.៩៩៨</b>	<b>៥៧.៥៤២.៦៩៦</b>	<b>៥៩.៦២១.០១១</b>	<b>-</b>	<b>១.០៤៩.២៤៣.៩៩៧</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់អតិថិជន	១៤.៦០៣.៩៧៦	៨.៩៨៧.៧៩៨	៣១៦.៦៧៣.២៩៣	៦៨.៩៥៤.០៣៩	-	៤០៩.២១៩.១០៦
ប្រាក់កម្ចី	-	-	១.៥៩១.០០២	១២៣.៧៧៦.៦៩១	-	១២៥.៣៦៧.៦៩៣
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	-	-	-	-	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.១៣៧.៨៣៧	-	-	-	-	១៣.១៣៧.៨៣៧
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលដុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>២៧.៧៩៧.០៤១</b>	<b>៨.៩៨៧.៧៩៨</b>	<b>៣១៨.២៦៤.២៩៥</b>	<b>១៩២.៧៣០.៧៣០</b>	<b>-</b>	<b>៥៤៧.៧៧៩.៨៦៤</b>
<b>(ទ្រុឌលើស សាច់ប្រាក់ងាយស្រួលសុទ្ធ)</b>	<b>១២២.០៨១.៩៨៧</b>	<b>៤៩.៦៦៦.២០០</b>	<b>(២៦០.៧២១.៥៩៩)</b>	<b>(១៣៣.១០៩.៧១៩)</b>	<b>៦៨៣.៩៤៧.២៦៤</b>	<b>៥០១.៤៦៤.១៣៣</b>
គិតជាពាន់រៀល	៤៩៧.៣៦២.០១៥	៣៦៣.៦៧០.៤៩៩	(១.០៦២.១៧៩.៧៩៤)	(៥៤២.២៨៨.៩៩៥)	២.៧៨៦.៤០១.១៥៤	២.០៤២.៩៦៤.៨៧៩
<b>ក្រៅតារាងតុល្យការ</b>						
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៣០.៣៩៣	-	-	-	-	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៣.២៥៦.២៩០	-	-	៣.២៥៦.២៩០
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ</b>	<b>២៧.៥៣០.៣៩៣</b>	<b>-</b>	<b>៣.២៥៦.២៩០</b>	<b>-</b>	<b>-</b>	<b>៣០.៧៨៦.៦៨៣</b>
គិតជាពាន់រៀល	១១២.១៥៨.៨២១	-	១៣.២៦៦.១២៥	-	-	១២៥.៤២៤.៩៤៦



**៣៥.៤ ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល**

តារាងខាងក្រោមនេះគឺជាការបង្ហាញពីការវិភាគនៃទ្រព្យសកម្មនិងបំណុលដែលវិភាគដោយយោងទៅតាមរយៈពេលដែលគេបានរំពឹងថា នឹងអាចទទួលបានមកវិញ ឬបានទូទាត់មកវិញ។

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៦.៥៧៨.៣៤០	-	១៦.៥៧៨.៣៤០	១៩.៦៩៦.២៤៦	-	១៩.៦៩៦.២៤៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៤៤.៩១៨.១៥៥	-	១៤៤.៩១៨.១៥៥	៨៨.២៨៦.៩៧១	-	៨៨.២៨៦.៩៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦០.៨៧៦.៣៨០	-	៦០.៨៧៦.៣៨០	៦៨.១៤២.៣០១	-	៦៨.១៤២.៣០១
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៣៣.១១០.១៩០	២៥.០០៥.៤៦៦	៥៨.១១៥.៦៥៦	១៥.៩៤៣.០៧២	២៥.០១១.៣១១	៤០.៩៥៤.៣៨៣
ឥណទាន និងបុរេប្រទាន	៤២.៦១០.២២៧	៧០៨.៥៦២.៨០៩	៧៥១.១៧៣.០៣៦	២៥.១៨០.៨៤៤	៥២៤.៩៩២.០០២	៥៥០.១៧២.៨៤៦
វិនិយោគមូលបត្រ	៥.០៧៨.៤៥៩	១០.០០០.០០០	១៥.០៧៨.៤៥៩	៥.០១៣.១៥៨	-	៥.០១៣.១៥៨
ទ្រព្យសកម្មផ្សេងៗ	៥៨៧.០០៧	១.៩១៦.៩៦៤	២.៥០៣.៩៧១	១៩២.៣៦៣	១.១៩៥.៨៦៩	១.៣៨៨.២៣២
	<b>៣០៣.៧៥៨.៧៥៨</b>	<b>៧៤៥.៤៨៥.២៣៩</b>	<b>១.០៤៩.២៤៣.៩៩៧</b>	<b>២២២.៤៥៤.៩៥៥</b>	<b>៥៥១.១៩៩.១៨២</b>	<b>៧៧៣.៦៥៤.១៣៧</b>
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>						
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	៥.៩៨០.៥០៦	៥.៩៨០.៥០៦	-	៥.៩០២.៤៥១	៥.៩០២.៤៥១
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	-	១០.៩៦៧.០២៥	១០.៩៦៧.០២៥	-	១២.៤៦៩.៣៤៨	១២.៤៦៩.៣៤៨
ទ្រព្យសកម្មអរូបី	-	៦.៦១៣.៨៣៩	៦.៦១៣.៨៣៩	-	៥.២៧២.២១៦	៥.២៧២.២១៦
ពន្ធពន្យារទ្រព្យសកម្ម	-	៦២០.៥៣៤	៦២០.៥៣៤	-	១៧៩.៧៥៩	១៧៩.៧៥៩
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	៩៥៥.៩៨៤	១.៧៥២.២៣២	២.៧០៨.២១៦	៦០៩.៥៩២	១.៤៧០.៧០០	២.០៨០.២៩២
	<b>៩៥៥.៩៨៤</b>	<b>២៥.៩៣៤.១៣៦</b>	<b>២៦.៨៩០.១២០</b>	<b>៦០៩.៥៩២</b>	<b>២៥.២៩៤.៤៧៤</b>	<b>២៥.៩០៤.០៦៦</b>
<b>ទ្រព្យសកម្មសរុប</b>	<b>៣០៤.៧១៤.៧៤២</b>	<b>៧៧១.៤១៩.៣៧៥</b>	<b>១.០៧៦.១៣៤.១១៧</b>	<b>២២៣.០៦៤.៥៤៧</b>	<b>៥៧៦.៤៩៣.៦៥៦</b>	<b>៧៩៩.៥៥៨.២០៣</b>
គិតជាពាន់រៀល	១.២៤១.៤០៧.៨៥៩	៣.១៤២.៧៦២.៥៣៤	៤.៣៨៤.១៧០.៣៩៣	៩០២.២៩៦.០៩៣	២.៣៣១.៩១៦.៨៣៩	៣.២៣៤.២១២.៩៣២

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើពីអតិថិជន	៣៤០.២៦៥.០៦៧	៦៨.៩៥៤.០៣៩	៤០៩.២១៩.១០៦	២០៣.៤៥៩.៣៩៩	១.១៥៥.១៩៨	២០៤.៦១៤.៥៩៧
ប្រាក់កម្ចី	១.៥៩១.០០២	១២៣.៧៧៦.៦៩១	១២៥.៣៦៧.៦៩៣	១.៥៧៧.២៥៥	១១៨.១៣៣.១២៩	១១៩.៧១០.៣៨៤
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	-	៥៥.២២៨	៦៤.៩៥០	-	៦៤.៩៥០
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.១៣៧.៨៣៧	-	១៣.១៣៧.៨៣៧	៨.៩៩៩.៩៩៧	-	៨.៩៩៩.៩៩៧
	<b>៣៥៥.០៤៩.១៣៤</b>	<b>១៩២.៧៣០.៧៣០</b>	<b>៥៤៧.៧៧៩.៨៦៤</b>	<b>២១៤.១១១.៦០១</b>	<b>១១៩.២៨៨.៣២៧</b>	<b>៣៣៣.៣៨៩.៩២៨</b>
<b>បំណុលមិនមែនហិរញ្ញវត្ថុ</b>						
បំណុលភតិសន្យា	១.៧៣៨.៩២០	១០.៧៣៥.៦៥៤	១២.៤៧៤.៥៧៤	១.៦០៦.៧០២	១១.៩៥៧.៤៦៨	១៣.៥៦៤.១៧០
បំណុលពន្ធលើប្រាក់ចំណូលរយៈពេលខ្លី	១.១២៦.៦៨៥	-	១.១២៦.៦៨៥	៧៦៣.៦៦១	-	៧៦៣.៦៦១
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	៥៤.៥៦៦	-	៥៤.៥៦៦	១៤៤.៧៦១	-	១៤៤.៧៦១
	<b>២.៩២០.១៧១</b>	<b>១០.៧៣៥.៦៥៤</b>	<b>១៣.៦៥៥.៨២៥</b>	<b>២.៥១៥.១២៤</b>	<b>១១.៩៥៧.៤៦៨</b>	<b>១៤.៤៧២.៥៩២</b>
<b>បំណុលសរុប</b>	<b>៣៥៧.៩៦៩.៣០៥</b>	<b>២០៣.៤៦៦.៣៨៤</b>	<b>៥៦១.៤៣៥.៦៨៩</b>	<b>២១៦.៦២៦.៧២៥</b>	<b>១៣១.២៤៥.៧៩៥</b>	<b>៣៤៧.៨៦២.៥២០</b>
ភិតភាពរៀន	១.៤៥៨.៣៦៦.៩៤៩	៨២៨.៩២២.០៤៨	២.២៨៧.២៨៨.៩៩៧	៨៧៦.២១៤.៦៥៣	៥៣០.៨៨៩.២៤១	១.៤០៧.១០៣.៨៩៤



### ៣៥.៥ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុរក្សាសំរែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុរក្សាសំរែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនរក្សាសំរែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

#### i. ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើនិងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាលនិងធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះត្រូវបានគ្រប់គ្រងដោយប្រើប្រាស់អត្រាប្រាក់បញ្ញើរយៈពេលខ្លី។

#### ii. ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្រប ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននា ពេលបច្ចុប្បន្នដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានរាយការណ៍ថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាននិងបុរេប្រទានអតិថិជនរយៈពេលវែងអាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរបាយការណ៍។

#### iii. ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលកំណត់តិចជាង ១ ឆ្នាំ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វាដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបាន ផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាសមតុល្យសាច់ប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរបាយការណ៍។

### iv. ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

### v. ប្រាក់កម្ចី

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹង តម្លៃយោងរបស់វា។

### ៣៥.៦ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ដើមទុនប្រាក់ទី១</b>				
ដើមទុន	២៥០.០០០.០០០	១.០១៨.៥០០.០០០	២៥០.០០០.០០០	១.០១១.២៥០.០០០
ខាតបង្គរ	(២.៤១៨.៦៧៤)	(៩.៨៥៣.៦៧៨)	(៥.០៨៦.៧១៨)	(២០.៥៧៥.៧៧៤)
ដក៖ ទ្រព្យសកម្មអរូបី	(៦.៦១៣.៨៣៩)	(២៦.៩៤៤.៧៨០)	(៥.២៧២.២១៦)	(២១.៣២៦.១១៤)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.៥៦២.៤១០)	(៦.៣៦៥.២៥៨)	(១.០៥៩.២២១)	(៤.២៨៤.៥៥០)
	<b>២៣៩.៤០៥.០៧៧</b>	<b>៩៧៥.៣៣៦.២៨៤</b>	<b>២៣៨.៥៨១.៨៤៥</b>	<b>៩៦៥.០៦៣.៥៦២</b>
<b>ដើមទុនប្រាក់ទី២-ដើមទុនបន្ថែម</b>				
សិរិធានធនទូទៅ	៥.៦៤៧.២២៤	២៣.០០៦.៧៩១	៤.០៦៩.១៦០	១៦.៤៥៩.៧៥២
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ	-	-	-	-
គ្រឹះស្ថានហិរញ្ញវត្ថុ	៥.៦៤៧.២២៤	២៣.០០៦.៧៩១	៤.០៦៩.១៦០	១៦.៤៥៩.៧៥២
<b>សរុប ដើមទុនប្រាក់ទី១ + ដើមទុនប្រាក់ទី២</b>	<b>២៤៥.០៥២.៣០១</b>	<b>៩៩៨.៣៤៣.០៧៥</b>	<b>២៤២.៦៥១.០០៥</b>	<b>៩៨១.៥២៣.៣១៤</b>

### ៣៦ ព្រឹត្តិការណ៍កើតឡើងបន្តបន្ទាប់នៃការិយបរិច្ឆេទរាយការណ៍

លើកលែងតែផលប៉ះពាល់ជាបន្តនៃកូវីដ-១៩ ចំពោះធនាគារដូចដែលបានបង្ហាញក្នុងសម្គាល់៥ នៃរបាយការណ៍ហិរញ្ញវត្ថុ ហើយក៏មិនមានព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍និងកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវឬការបង្ហាញត្រូវធ្វើក្នុង របាយការណ៍ហិរញ្ញវត្ថុនោះឡើយ។

### ៣៧ សេចក្តីអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។